

រីកចម្រើនទៅមុខ ជាមួយអ្នក



លើកកម្ពស់ហិរញ្ញប្បទាន ប្រកបដោយចីរភាព

បង្កើតប្រភេទផលិតផល ដែលទាក់ទងនឹង
ការលើកកម្ពស់ចីរភាព
ទំព័រ៩១១

ពង្រឹងភាពខ្លាំង ផ្នែកបច្ចេកវិទ្យា

ដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័ត ជាមួយនឹង
ផ្ទៃរចនាថ្មី មុខងារកាន់តែច្រើន និងបទពិសោធន៍
ប្រើប្រាស់កាន់តែល្អប្រសើរ
ទំព័រ៩១៥

ជួយត្រឡប់ ដល់សហគមន៍

រៀបចំគម្រោងទំនួលខុសត្រូវសង្គមជាច្រើន
លើវិស័យអប់រំ សុខាភិបាល បរិស្ថាន
និងសង្គមកិច្ចជាដើម
ទំព័រ៩៦៤

វត្តមាន របស់យើងខ្ញុំ

អតិថិជន ជាលក្ខណៈបុគ្គល
និងក្រុមហ៊ុនរបស់យើង៖ ជាង



២០
លាននាក់

ទីតាំងម៉ាស៊ីនស្វ័យប្រវត្តិរបស់យើង៖



៧,៣៨៣កន្លែង

សាខារបស់យើងខ្ញុំ៖



៦០៤កន្លែង

បុគ្គលិកបម្រើការរបស់យើង៖ ជាង



៣៣.០០០នាក់





ផ្នែកខាងក្នុង

០១

ទិដ្ឋភាពទូទៅ

- ០៨ សាវតារធនាគារ
- ០៩ ការប្តេជ្ញា លើគុណភាពសេវាកម្ម និងខុត្តមភាព
- ០៩ តម្លៃស្នូលរបស់ស្ថាប័ន
- ១០ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ១២ សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
- ១៤ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

០២

ការពិនិត្យមើលធុរកិច្ច

- ១៨ សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
- ១៩ សេវាកម្មហិរញ្ញវត្ថុបុគ្គល
- ២០ សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
- ២១ រតនាភិបាល និងទីផ្សារ
- ២២ ហិរញ្ញវត្ថុ
- ២៣ ធនធានសាជីវកម្ម
- ២៤ ទីផ្សារ និងទំនាក់ទំនង
- ២៦ បច្ចេកវិទ្យា និងទិន្នន័យ
- ២៧ ប្រតិបត្តិការ
- ២៨ យុទ្ធសាស្ត្រ
- ៣០ គ្រប់គ្រងហានិភ័យ
- ៣៤ ប្រតិបត្តិការ
- ៣៥ សវនកម្មផ្ទៃក្នុង
- ៣៥ នីតិកម្ម និងលេខាធិការក្រុមហ៊ុន

០៥

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការគ្រប់គ្រង

- ៧២ ក្រុមប្រឹក្សាភិបាល
- ៧៨ លេខាធិការក្រុមហ៊ុនរួម
- ៨២ គណៈកម្មាធិការគ្រប់គ្រង

នៃរបាយការណ៍

០៣

អភិបាលកិច្ចធនាគារ

៣៨ សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ
 ៥០ របាយការណ៍គណៈកម្មាធិការសវនកម្ម
 ៥៣ សេចក្តីថ្លែងការណ៍ ស្តីពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
 ៥៦ រចនាសម្ព័ន្ធក្រុមហ៊ុនមេ
 ៥៧ រចនាសម្ព័ន្ធក្រុមហ៊ុន
 ៥៨ របាយការណ៍ព័ត៌មានរបស់ធនាគារ

០៤

ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយ
ក្នុងសារព័ត៌មាន នៅឆ្នាំ២០២៣

៦២ ព្រឹត្តិការណ៍សំខាន់ៗ
 ៦៨ ការចុះផ្សាយ ក្នុងសារព័ត៌មាន

០៦

របាយការណ៍ហិរញ្ញវត្ថុ



៩២ របាយការណ៍ក្រុមប្រឹក្សាភិបាល
 ៩៤ របាយការណ៍សវនកម្មឯករាជ្យ
 ៩៦ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
 ៩៧ របាយការណ៍ចំណេញ-ខាត
 និងលទ្ធផលលម្អិតផ្សេងៗ
 ៩៨ របាយការណ៍បម្រែបម្រួលមូលធន
 ៩៩ របាយការណ៍លំហូរសាច់ប្រាក់
 ១០០ កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
 ១៤២ ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការ
 របស់ធនាគារជាតិ នៃកម្ពុជា

០៧

បណ្តាញរបស់ធនាគារ

១៥៨ បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
 ១៦០ បណ្តាញសាខារបស់ក្រុមហ៊ុនមេ

09



ទិដ្ឋភាពទូទៅ

០៨ សាវតារធនាគារ

០៩ ការប្តេជ្ញា លើគុណភាពសេវាកម្ម និងឧត្តមភាព


០៩ តម្លៃស្នូលរបស់ស្ថាប័ន

១០ សារពីប្រធានក្រុមប្រឹក្សាភិបាល

១២ សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ

១៤ ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

សាវតារធនាគារ



➤ អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកដំណើរការសាខាធនាគារពាណិជ្ជទី១ នៅចំណុចរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះ ធនាគារមានសាខាចំនួន ១៤កន្លែង ជាមួយនឹងម៉ាស៊ីនដាក់ប្រាក់ ១១១កន្លែង ម៉ាស៊ីនដាក់មូលប្បទានប្រត្រ ១០កន្លែង និងម៉ាស៊ីនអេធីអិម ៤០កន្លែងនៅក្នុងខេត្ត និងរាជធានីសំខាន់ៗ ចំនួនប្រាំ នៃព្រះរាជាណាចក្រកម្ពុជា រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

បច្ចុប្បន្ននេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី កំពុងបម្រើសេវាកម្ម និងផ្តល់ផលិតផលធនាគារជូនដល់អតិថិជន ប្រមាណ ៣៥.០០០នាក់ ដែលរួមមានទាំងអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ចំនួនអតិថិជន នៅក្នុងប្រទេសកម្ពុជា ធនាគារមានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មាននិយោជិតជាង ៥០០នាក់ ដែលមានបទពិសោធន៍និងជំនាញផ្សេងៗគ្នាទាំងក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការកសាងវិស័យហិរញ្ញវត្ថុឲ្យរឹងមាំ និងយូរអង្វែងមួយ សម្រាប់អតិថិជនរបស់ខ្លួន ហើយនឹងបន្តព្យាយាមបង្កើតឱកាស និងគុណតម្លៃតាមរយៈផលិតផលនិងសេវាកម្មថ្មីៗដែលមានអត្ថប្រយោជន៍ខ្ពស់។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានមោទនភាពក្រៃលែង ដោយសារតែយើងមិនត្រឹមតែជាអ្នកបម្រើសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយរបស់អតិថិជនផងដែរ ក្នុងការគាំទ្រពួកគេឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ លើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ។ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាសាខារបស់ស៊ីអាយអិមប៊ី ក្រុប។

➤ អំពី ស៊ីអាយអិមប៊ី ក្រុប

ស៊ីអាយអិមប៊ី ក្រុប គឺជាធនាគារឈានមុខគេមួយ ដែលផ្តោតលើតំបន់អាស៊ាន និងជាដៃគូប្រឹក្សាសាជីវកម្មធំបំផុតមួយ ក្នុងតំបន់។ ស៊ីអាយអិមប៊ី ក្រុប ក៏នាំមុខគេ ក្នុងពិភពលោក លើផ្នែកហិរញ្ញវត្ថុស្នូលផងដែរ។

ស៊ីអាយអិមប៊ី ក្រុប មានទីស្នាក់ការកណ្តាល នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយមានផ្តល់សេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម សេវាកម្មគ្រប់គ្រងទ្រព្យធន និងផលិតផល ព្រមទាំងសេវាកម្មទូទាត់ឌីជីថលផងដែរ។ ស៊ីអាយអិមប៊ី ក្រុប គឺស្ថិតក្នុងលំដាប់លេខ៥ នៅអាស៊ីអាគ្នេយ៍ បើគិតលើទ្រព្យសកម្ម នៅចុងឆ្នាំ២០២៣ ដែលមានបុគ្គលិកជាង ៣៣.០០០នាក់ និងអតិថិជនប្រហែល ២៥លាននាក់។

ស៊ីអាយអិមប៊ី ក្រុប ហូលឌីង ប៊ីហាដ ត្រូវបានចុះបញ្ជី នៅលើទីផ្សារភាគហ៊ុន ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាំងពីឆ្នាំ១៩៨៧ ជាមួយតម្លៃលើទីផ្សារភាគហ៊ុន ៦២,៤ពាន់លានរឹងហ្គីតម៉ាឡេស៊ី បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសរុបមានចំនួន ៧៣៣,៦ពាន់លានរឹងហ្គីតម៉ាឡេស៊ី ជាមួយនឹងប្រាក់បម្រុងរបស់ភាគហ៊ុនិកសរុបចំនួន ៦៩,៨ពាន់លានរឹងហ្គីតម៉ាឡេស៊ី ហើយទ្រព្យសរុបរបស់ធនាគារឥស្លាម មានចំនួន ២០៥,៧ពាន់លានរឹងហ្គីតម៉ាឡេស៊ី។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ភាគហ៊ុនិក ដែលមានភាគហ៊ុនច្រើនបំផុត គឺ Khazanah Nasional ដែលមាន ២៣% នៃភាគហ៊ុនសរុប។ ប្រាក់បម្រុងសម្រាប់បុគ្គលិក (EPF) មានចំនួន ១២,៣%។ Permodalan Nasional Berhad មានចំនួន ១២,៣% និង Kumpulan Wang Persaraan (Diperbadankan) មានចំនួន ៦%។


ការប្តេជ្ញា លើគុណភាពសេវាកម្ម និងឧត្តមភាព

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាក្រុមហ៊ុន ដែលផ្តោតលើការដឹកនាំរបស់មនុស្ស។ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អ្វីដែលយើងផ្តោតជាសំខាន់ នោះ គឺការផ្តល់សេវាកម្ម ដល់អតិថិជន ឬក៏គាំទ្រដល់អ្នក ដែលផ្តល់សេវាកម្ម ដល់អតិថិជន។

តាំងពីដើមរៀងមក អតិថិជន គឺជាចំណុចស្នូល នៃគ្រប់ការងារទាំងអស់ ដែលយើងបានធ្វើ។ គុណតម្លៃស្នូលទី១ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺយើងផ្តោតការយកចិត្តទុកដាក់ លើអតិថិជន។ វត្តមានរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺដើម្បីអតិថិជន ហើយយើងផ្តល់លទ្ធផល និងសេវាកម្ម ដែលអតិថិជនយល់ និងផ្តល់តម្លៃឱ្យ។

យើងក៏ផ្តោតសំខាន់ដូចគ្នាផងដែរ ទៅលើគុណតម្លៃស្នូលចំនួនបួនផ្សេងទៀត រួមមានសមិទ្ធផលខ្ពស់ ការផ្តល់លទ្ធភាពដល់បុគ្គលិក កម្លាំងចម្រុះ និងសុចរិតភាព។ យើងជឿជាក់ថា ការរួមបញ្ចូលគ្នា នៃ គុណតម្លៃស្នូលទាំងអស់នេះ ទៅលើអ្វីគ្រប់យ៉ាង ដែលយើងធ្វើ នឹងបង្កើតនូវគុណតម្លៃយូរអង្វែង មិនត្រឹមតែសម្រាប់អតិថិជនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់បុគ្គលិក និងភាគីពាក់ព័ន្ធរបស់យើងផងដែរ។

ដើម្បីសម្រេចបានគោលដៅសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានកំណត់គោលការណ៍ នៃសេវាកម្មអតិថិជនរបស់ខ្លួន ដើម្បីផ្តល់សេវាកម្មល្អប្រសើរ ជូនដល់អតិថិជន។ គ្រប់ពេលវេលាទាំងអស់ យើងនឹង៖



ធ្វើការកិច្ចអតិថិជន
ដោយការសំពះ



ផ្តល់សេវាកម្ម ភ្ជាប់
ជាមួយនឹងស្មារតីញញឹម



បម្រើសេវាកម្មអតិថិជន ដោយ
កាត់បន្ថយរយៈពេលរង់ចាំ
មិនលើសពី ៥នាទី



ផ្តោតទៅលើដំណោះស្រាយ
សម្រាប់អតិថិជន

នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អតិថិជន គឺជាអ្វីដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។

តម្លៃស្នូលរបស់ស្ថាប័ន



E

ការបណ្តុះបណ្តាលធនធានមនុស្ស

យើងខ្ញុំបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្សរបស់ យើងខ្ញុំ។ យើងខ្ញុំចង់កសាង កន្លែងការងារល្អបំផុត សម្រាប់ ធនធានមនុស្សល្អបំផុត របស់យើងខ្ញុំ។



P

ការមានឆន្ទៈខ្ពស់

យើងខ្ញុំប្រកាន់ខ្ជាប់ នូវភាពល្អឥតខ្ចោះ ចំពោះ គ្រប់សកម្មភាព ដែល យើងខ្ញុំប្រព្រឹត្ត ហើយខិតខំ បំពេញការងារលើសពី ការរំពឹងទុក។



I

សុចរិតភាព និងការទទួលខុសត្រូវ

យើងខ្ញុំបំពេញការងារ ជាមួយនឹង អកប្បកិរិយា ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងភាព ជឿទុកចិត្តបាន។ យើងខ្ញុំមាន ភាពម្ចាស់ការ ចំពោះគ្រប់ សកម្មភាព ដែលបានប្រព្រឹត្ត។



C

កិច្ចសហប្រតិបត្តិការ

យើងខ្ញុំប្តេជ្ញាចិត្ត លើភាពជោគជ័យរួម ជាលក្ខណៈក្រុមការងារ ជាជាងបុគ្គល។ ភាពជោគជ័យ របស់ស៊ីអាយអិមប៊ី គឺជាភាព ជោគជ័យរបស់ខ្ញុំ។



C

ការផ្តោតសំខាន់ លើអតិថិជន

យើងខ្ញុំប្រកាន់ខ្ជាប់ថា អតិថិជន គឺជាអ្វី ដែលយើងខ្ញុំ ផ្តោតការយកចិត្តទុកដាក់ ខ្លាំងបំផុត។ យើងខ្ញុំតែងតែ ប្រព្រឹត្តទង្វើត្រឹមត្រូវ ចំពោះអតិថិជន។

សារពីប្រធានក្រុមប្រឹក្សាភិបាលធនាគារ

ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចសាកលលោក បានជួបប្រទះនឹងបញ្ហាប្រឈមចម្បងៗ ដែលបណ្តាលមកពីការរីកបន្តនៃវិបត្តិឡែងត្រូវបានកាត់បន្ថយ និងភាពតានតឹងរបស់ប្រទេសចិន លើការចុះខ្សោយនៃតម្លៃការក្នុងស្រុក។ ធនាគារកណ្តាលជាច្រើន នៃប្រទេសសេដ្ឋកិច្ចធំៗ បានដាក់ចេញវិធានការក្នុងការគ្រប់គ្រងកម្រិតអតិផរណា ដែលនាំឲ្យមានការផ្លាស់ប្តូរដ៏ប្រុងប្រយ័ត្ន លើគោលនយោបាយរូបិយប័ណ្ណ។ ជាមួយគ្នានេះ ខ្សែចង្វាក់ផ្គត់ផ្គង់ បានបង្ហាញនូវសញ្ញា នៃការរក្សាបាននូវភាព បន្ទាប់ពីបានទទួលរងផលវិបាក រយៈពេលវែងកន្លងមក បើទោះបីជាមានការអនុវត្តយ៉ាងបញ្ជាក់ដោយជាពិសេសពាក់ព័ន្ធនឹងបញ្ហាកង្វះខាតធាតុដើម និងការកាត់បន្ថយ ផ្នែកដឹកជញ្ជូន។ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានភាពយឺតយ៉ាវ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក បានថយចុះ ពីអត្រា ៣,៥% ក្នុងឆ្នាំ២០២២ ដល់អត្រា ៣% ក្នុងឆ្នាំ២០២៣។


ចំពោះតំបន់អាស៊ានវិញ ទស្សនវិស័យសេដ្ឋកិច្ច ក្នុងឆ្នាំ២០២៣ បានបង្ហាញនូវភាពធន់ និងភាពបត់បែនយ៉ាងល្អ ដែលអាចប្រឈមនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពពិភពលោក។ ខណៈដែលជួបប្រទះនឹងបញ្ហា ដែលបានកើតឡើងស្រដៀងគ្នា ទៅនឹងសហភាពអឺរ៉ុប និងប្រទេសចិន ដូចជាការវិវាទ ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ ប្រទេស ក្នុងតំបន់អាស៊ាន បានឆ្លើយតប ដោយភាពបត់បែន និងភាពស្វាហាប់គួរឲ្យកត់សម្គាល់។ តាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្ម និងការលើកកម្ពស់ឌីជីថលភាពនីមួយៗ ក្នុងតំបន់ សេដ្ឋកិច្ចអាស៊ាន បានបន្តឆ្ពោះទៅរកភាពរីកចម្រើន និងការធ្វើពិពិធកម្ម ដែលបានក្លាយជាទីតាំងគោលដៅដ៏ទាក់ទាញ សម្រាប់ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ តំបន់អាស៊ាន ត្រូវបានរំពឹងថា អាចរក្សាបាននូវចំណុចខ្លាំងរបស់ខ្លួន ចំពោះការវិនិយោគផ្ទាល់ ពីប្រទេស ទាំងលើការវិនិយោគ កម្រិតពាណិជ្ជកម្ម និងកម្រិតរដ្ឋក្នុងឆ្នាំកន្លងមកនេះ។

ដោយមានការជួយគាំទ្រ ពីគោលដៅរយៈវែង របស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជា បានរាយការណ៍ថា សេដ្ឋកិច្ចកម្ពុជា មានកំណើន ក្នុងអត្រា ៥,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញជាចម្បង ដោយកំណើនវិស័យ ក្នុងវិស័យទេសចរណ៍ និងវិស័យផលិតកម្មមិនមែនកាត់ដេរ។ វិស័យទេសចរណ៍ មានកំណើនល្អប្រសើរ ក្នុងអត្រា ១៩,៨% ជាមួយនឹងចំនួនភ្ញៀវទេសចរអន្តរជាតិ រហូតដល់ ៥,៥លាននាក់។ វិស័យផលិតកម្មមិនមែនកាត់ដេរ ជាពិសេសផ្នែកគ្រឿងអេឡិចត្រូនិក និងយានជំនិះ បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ វិស័យផលិតកម្មសម្រាប់ទីផ្សារក្នុងស្រុក បានធ្លាក់ចុះផងដែរ។ វិស័យកសិកម្ម មានកំណើនតិចតួច ដែលគាំទ្រដោយកំណើន លើផលិតកម្មស្រូវ ដំឡើង និងផលិតផល។ វិស័យសំណង់ និងអចលនទ្រព្យ បានកើនឡើង ក្នុងអត្រាយឺតយ៉ាវផងដែរ។ តុល្យភាព នៃការទូទាត់ទំនិញ ត្រូវបានរំពឹងថា មានទំហំអតិរេកចំនួន ២២៦,១លានដុល្លារអាមេរិក ជាមួយនឹងកំណើនទុនបម្រុងអន្តរជាតិ រហូតដល់ ២០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួនប្រាំពីរខែ នៃការនាំចូលទំនិញ ដែលលើសពីកម្រិតកំណត់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

▶ បរិយាកាសប្រតិបត្តិការ ឆ្នាំ២០២៣

ទោះបីជាប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ បានធ្លាក់ចុះ ក្នុងអត្រា ៣៤% មកត្រឹមចំនួន ២១,៧លានដុល្លារអាមេរិក សមិទ្ធផលហិរញ្ញវត្ថុរបស់យើង ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញនូវនិរន្តរភាពប្រសើរមួយចំនួនផងដែរ។ ប្រាក់បញ្ញើរបស់យើង មានកំណើនប្រចាំឆ្នាំ ក្នុងអត្រា ១៧% ដែលជាលទ្ធផលគួរឲ្យកត់សម្គាល់មួយ។ កំណើននេះ បានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធ្វើឲ្យប្រសើរឡើងនូវអនុបាតឥណទាន ធៀបនឹងប្រាក់បញ្ញើ ក្នុងឆ្នាំ២០២៣។

ប្រាក់ចំណូល ពីការប្រាក់របស់យើង មានកំណើនប្រចាំឆ្នាំ ក្នុងអត្រា ១៤% ដែលជំរុញដោយកំណើនឥណទានរឹងមាំ និងប្រាក់ចំណូល ពីការប្រាក់ខ្ពស់ លើការវិនិយោគ។ យ៉ាងណាមិញ លទ្ធផលនេះ បាននាំឲ្យមានកំណើនប្រចាំឆ្នាំ នៃចំណាយការប្រាក់ខ្ពស់ ក្នុងអត្រា ៦៤%។ បរិយាកាសសេដ្ឋកិច្ចមិនប្រាកដប្រជា បានផ្តល់ផលប៉ះពាល់ ដល់ការវិនិយោគ ក្នុងឆ្នាំកន្លងមកនេះ ដែលជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទំហំប្រាក់ចំណូល លើកម្រៃសេវាកម្មរបស់យើង។ ក្នុងបរិបទនេះ យើងបានរៀបចំផែនការ ក្នុងការពង្រីកទំហំប្រាក់ចំណូល លើកម្រៃសេវាកម្មរបស់យើងផងដែរ។ ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី បានដាក់ឲ្យប្រើប្រាស់កំណែថ្មី នៃកម្មវិធីធនាគារចល័ត CIMB Mobile ជាមួយនឹងមុខងារច្រើនជាងមុន។ ស្របពេលដែលយើងពង្រីកកញ្ចប់ផលិតផល និងសេវាកម្មរបស់យើង ដើម្បីបំពេញតាមតម្រូវរបស់អតិថិជនកាន់តែល្អប្រសើរ យើងបាននាំយកផលិតផលថ្មីៗ សម្រាប់ផ្នែកសហគ្រាសជុនតូច និងមធ្យម និងគណនីចរន្ត Prime ជាដើម។



ភាពធន់រឹងមាំរបស់យើង សបញ្ជាក់ឲ្យឃើញ តាមរយៈការរក្សាបាននូវអនុបាតឥណទានមិនដំណើរការល្អ ក្នុងអត្រា ១,៦៩% បើធៀបនឹងអត្រា ៥,៣២% នៃឧស្សាហកម្មធនាគារទាំងមូល។

▶ ស្ថាប័ន ដែលឆ្ពោះទៅមុខ តាមចក្ខុវិស័យ

នៅធនាគារ ស៊ីអាយអិមប៊ី យើងជឿជាក់ថា វប្បធម៌ការងារល្អ ជួយដល់ការសម្រេចសមិទ្ធផលបានល្អ។ យើងខិតខំរក្សានូវវប្បធម៌ការងារមួយ ដែលផ្តោតអាទិភាពលើការរៀនសូត្រ ការអភិវឌ្ឍសមត្ថភាព និងគុណតម្លៃស្ថាប័ន ដែលជាមូលដ្ឋានគ្រឹះ នៃទីកន្លែងការងារ ដែលមានការភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ និងសម្រេចបានសមិទ្ធផលខ្ពស់។

ក្នុងនាមជាស្ថាប័នមួយ ដែលមានភាពរីកចម្រើន តាមរយៈធនធានមនុស្ស ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានកិត្តានុបត្តិយុត្តិធម៌ ក្នុងនាមជាទីកន្លែងការងារមួយ ដែលបណ្តុះបណ្តាលធនធានមនុស្ស។ យើងតែងតែខិតខំទាក់ទាញ រក្សា និងបណ្តុះសមត្ថភាពនិយោជិតរបស់យើង ដើម្បីឲ្យពួកគេបានត្រៀមខ្លួនជាស្រេច សម្រាប់អនាគត ទាំងនៅក្នុងស្រុក និងថ្នាក់តំបន់។ យើងផ្តល់ឲ្យនិយោជិតរបស់យើង នូវក្របខណ្ឌផ្សេងៗគ្នា និងយន្តការ ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាដល់ការបង្កើនចំណេះដឹង ការបន្ថែមគុណតម្លៃ ភាពច្នៃប្រឌិត និងការចែករំលែក នៃការអនុវត្តការងារល្អរបស់ពួកគេ។ ការវិនិយោគរបស់យើង ក្នុងការអភិវឌ្ឍធនធានមនុស្ស ត្រូវបានឆ្លុះបញ្ចាំង តាមរយៈវគ្គសិក្សាបណ្តុះបណ្តាល ទាំងក្នុងប្រទេស និងក្រៅប្រទេស ចំនួន ១៨,៥០០ម៉ោង ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ ៣៨ម៉ោង ក្នុងមួយម៉ោងម្នាក់។ លទ្ធផល ដែលបានមកពីកិច្ចខិតខំរបស់យើងនេះ បានជំរុញដល់ការកើនឡើងសមត្ថភាពការងាររបស់និយោជិត ដែលបានកសាង និងពង្រីកចំណុចខ្លាំងខ្ពស់បំផុតរបស់យើង ដើម្បីនាំយកគុណប្រយោជន៍ល្អបំផុត ក្នុងការរក្សាភាពរឹងមាំរបស់ធនាគារសម្រាប់ការប្រកួតប្រជែងដ៏យូរអង្វែង នៅក្នុងទីផ្សារ។



ពិធីដាំកូនឈើ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក នៅប្រសាទអង្គរវត្ត



លើសពីការបង្កើតនូវភាពរីកចម្រើន ប្រកបដោយចីរភាព សម្រាប់អតិថិជន និងនិយោជិត ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្ត ក្នុងការជួយត្រឡប់ ដល់សហគមន៍ ដែលជាផ្នែកមួយ នៃគុណតម្លៃស្នូល របស់ធនាគារ ស៊ីអាយអិមប៊ី។ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា បានរួមចំណែក ក្នុងគម្រោងទំនួលខុសត្រូវសង្គម លើវិស័យជាច្រើន រួមមានវិស័យអប់រំ សុខាភិបាល បរិស្ថាន និងអភិវឌ្ឍន៍សង្គមជាដើម។ ក្នុងឆ្នាំ២០២៣ យើងបានរៀបចំកម្មវិធីសប្បុរសធម៌ មួយចំនួនរួមមានកិច្ចសហការ ជាមួយនឹងអាជ្ញាធរជាតិអប្សរា សម្រាប់យុទ្ធនាការដាំកូនឈើ និងស្មៅ នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។ កម្មវិធីនេះ ត្រូវបានអញ្ជើញជាអធិបតី ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា។

ចំពោះការបន្តគាំទ្រ លើវិស័យអប់រំ និស្សិតខ្មែរឆ្លើយតប ទទួលបានអាហារូបករណ៍អាស៊ាន របស់ធនាគារ ស៊ីអាយអិមប៊ី សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី។ យើងមានមោទនភាព ដែលរហូតមកដល់ពេលនេះ មាននិស្សិតខ្មែរឆ្លើយតបចំនួនបីរូប ដែលប្រកួតប្រជែង ជាមួយនឹងនិស្សិតដទៃទៀត ក្នុងតំបន់អាស៊ាន ដើម្បីទទួលបានអាហារូបករណ៍ពេញលេញនេះ។

ចីរភាព នៅតែជាចំណុចផ្ដោតអាទិភាពសំខាន់ សម្រាប់ធនាគារ ស៊ីអាយអិមប៊ី និងជាផ្នែកដ៏សំខាន់ នៃផែនការយុទ្ធសាស្ត្រ Forward23+ របស់យើង។ យើងរក្សាបាននូវការសម្រេចគោលដៅរបស់យើងយ៉ាងទៀងទាត់ ហើយថែមទាំងទទួលបានលើសផែនការចីរភាពរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ បន្ថែមពីលើផលិតផល និងសេវាកម្មរបស់យើង នាពេលបច្ចុប្បន្ន ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតប្រភេទផលិតផល ដែលទាក់ទងនឹងការលើកកម្ពស់ចីរភាព រួមមានឥណទានរថយន្តអគ្គិសនី និងឥណទានដំបូលសូឡាជាដើម ដើម្បីលើកទឹកចិត្ត ដល់ការទទួលយកជម្រើស នៃប្រើប្រាស់កម្រិតកាបូនទាប។

គុណតម្លៃ EPICC ដែលត្រូវបានណែនាំ ក្នុងឆ្នាំ២០២២ ត្រូវបានរួមបញ្ចូលគ្នា ទៅក្នុង #TeamCIMB ក្នុងឆ្នាំ២០២៣ផងដែរ។ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការមានឆន្ទៈខ្ពស់ សុចរិតភាព និងការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការ និងការផ្ដោតសំខាន់ លើអតិថិជន EPICC បានត្រួសត្រាយផ្លូវ ដល់បុគ្គលិករបស់យើង ក្នុងការអនុវត្តការងារ ដោយត្រឹមត្រូវ ហើយនេះគឺជាចំណុចផ្ដោតអាទិភាពខ្ពស់បំផុតរបស់យើង ក្នុងឆ្នាំ២០២៣។ ខ្ញុំមានមោទនភាព ដែលបានបំពេញការងារ ជាមួយនឹងក្រុមការងារ ដែលបានចែករំលែកនូវគុណតម្លៃស្នូលដូចគ្នានេះ ហើយថែមទាំងលើកកម្ពស់គុណតម្លៃ នៃភាពចម្រុះបែបផងដែរ។ ការបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើង សប្បាយក្នុងចិត្ត តាមរយៈសុខុមាលភាព នៃធនធានមនុស្សរបស់យើង ដែលជាវិធីសាស្ត្រថ្មីមួយ នៃការបំពេញការងារ និងការបង្កើតនូវទឹកនៃការងារកាន់តែរីករាយ ការលើកទឹកចិត្ត ដល់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងជំនាញវិជ្ជាជីវៈការងារ អមជាមួយនឹងការផ្ដោតអាទិភាព ផ្នែកអាជីវកម្មផងដែរ។

តាងនាមឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ខ្ញុំសូមសម្តែងការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃកម្ពុជា និងអតិថិជនទាំងអស់ ដែលបានបន្តគាំទ្រ និងជឿទុកចិត្ត ចំពោះធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេស ដល់លោកប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រង និងសហសេរីកទាំងអស់ ក្នុងក្រុមការងារ #teamCIMB ដែលសម្រេចបានឆ្នាំគួរជាទីមោទនៈ ជាថ្មីម្តងទៀត។ យើងរំពឹងជឿជាក់ថា ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំ នៃភាពរីកចម្រើនម្តងទៀត សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។


Datuk Mohd Nasir Ahmad
 ប្រធានក្រុមប្រឹក្សាភិបាល

សារពីប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ

ជូនចំពោះ ភាគទុនិកទាំងអស់

ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ប្រឈមមួយ សម្រាប់ប្រទេសកម្ពុជា ដោយសារស្ថានភាពសាកលលោក មិនអំណោយផល ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់ និងការបន្តជំរុញកំណើនកម្រិត អតិផរណា ព្រមទាំងភាពតានតឹង ផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាដើម។ ទោះជាយ៉ាង ណាក៏ដោយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានរក្សានូវកំណើនល្អ ក្នុងអត្រា ៥,៦% ដែលជំរុញ ដោយកត្តាសំខាន់ៗ រួមមានការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផល សម្រាប់ការធ្វើ ដំណើរ ព្រមទាំងការវិវឌ្ឍយ៉ាងល្អប្រសើរ នៃវិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងសំណង់។ ក្រៅពីនេះ មានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលលើកស្ទួយ ទំនាក់ទំនងពាណិជ្ជកម្មគួរឲ្យកត់សម្គាល់ ជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជួយ កាត់បន្ថយការពឹងផ្អែក ពីទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។

ស្របតាមបរិបទសេដ្ឋកិច្ចដ៏លំបាក សមិទ្ធផលហិរញ្ញវត្ថុ របស់ធនាគារ ស៊ីអាយអិមប៊ី ក្នុង ប្រទេសកម្ពុជា ក៏បានទទួលរងផលប៉ះពាល់ផងដែរ។ ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ មាន ចំនួន ២១,៤លានដុល្លារអាមេរិក ដែលស្ថិតក្នុងចំនួនទាបជាងឆ្នាំ២០២២ ប្រមាណ ១០,៧លាន ដុល្លារអាមេរិក។ ជាមួយគ្នានេះ ប្រាក់ចំណូលប្រតិបត្តិការ មានចំនួន ៤៥,៧លានដុល្លារអាមេរិក ដែលបានធ្លាក់ចុះ ក្នុងអត្រា ១៣% ដោយសារការធ្លាក់ចុះប្រាក់ចំណូល ពីការប្រាក់ (NII) និង ប្រាក់ចំណូល មិនមែនពីការប្រាក់ (NOII)។ ឥណទានសរុប បានធ្លាក់ចុះ ក្នុងអត្រា ៤% ខណៈដែល ប្រាក់បញ្ញើសរុប បានកើនឡើងយ៉ាងរឹងមាំ ក្នុងអត្រា ១៧% ខណៈដែលធនាគារបានផ្តោតអាទិភាព លើកំណើនសន្ទនីយភាព ជាងការបង្កើនទំហំទ្រព្យសកម្ម។ ផលលើមូលធន (ROE) បានធ្លាក់ចុះ ក្នុងអត្រា ៨,៦៦% ហើយប្រាក់ចំណេញសុទ្ធ បានរងផលប៉ះពាល់ផងដែរ ដោយសារប្រាក់ចំណូល មានកម្រិតទាប។



សមិទ្ធផលសំខាន់ៗរបស់ស៊ីអាយអិមប៊ី គ្រប ក្នុងឆ្នាំ២០២៣



ទី៨៨

ក្នុងកម្មវិធីវាយតម្លៃនិរន្តរភាព
ក្រុមហ៊ុនសាកល S&P (CSA)



ធនាគារសាកលទីមួយ

សម្រេចបានគោលដៅលុបចំបាត់ឧស្ម័នកាបូនឌីអុកស៊ីត
ក្នុងកម្រិតសូន្យ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ



១០,៧%

ផលលើមូលធន



ចំណាត់ថ្នាក់កំពូល គិតជាត្រីមាស

ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ាន

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

ទោះបីជាសមិទ្ធផលហិរញ្ញវត្ថុ មានការថមថយក៏ដោយ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេស កម្ពុជា នៅតែបន្តផ្ដោតលើផ្នែកមួយចំនួន ដូចជាផ្នែកឌីជីថល និងបទពិសោធន៍សេវាកម្មអតិថិជន ដោយរក្សាការប្តេជ្ញាចិត្តរបស់យើង ក្នុងការកែលម្អសេវាធនាគារឌីជីថល ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អ ឥតខ្ចោះ ដល់អតិថិជនរបស់យើង។ ធនាគារបានដាក់ឱ្យប្រើប្រាស់នូវកំណែទម្រង់ ១.២ នៃកម្មវិធីធនាគារ ចល័ត ជាមួយនឹងផ្ទៃចនាទី ដែលនាំមកនូវបទពិសោធន៍ធនាគារល្អប្រណី និងភាពងាយស្រួល ក្នុងការ ប្រើប្រាស់សេវាកម្មធនាគារផងដែរ។ មិនតែប៉ុណ្ណោះ មានការវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ស្នូល ផ្នែកបច្ចេកវិទ្យាព័ត៌មាន រួមមានប្រព័ន្ធបណ្តាញការពារសុវត្ថិភាព ការផ្លាស់ប្តូរបណ្តាញ និង វិធានការសន្តិសុខ រួមទាំងការធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងទ្រព្យសកម្ម និងការពិនិត្យតាមដាន វិមជ្ឈការ ផ្នែកបច្ចេកវិទ្យាព័ត៌មានទៀតផង។

នៅកម្រិតក្រុមហ៊ុនមេ យើងបានធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែសម្បូរ សម្រាប់ផែនការយុទ្ធសាស្ត្រ Forward23+ របស់យើង តាមរយៈការវិនិយោគ តាមគោលដៅ ដោយពង្រឹងគុណភាពគណនី ចរន្ត / គណនីសន្សំ និងពង្រីកទំហំប្រាក់ចំណូល មិនមែនពីការប្រាក់។ ការរួមបញ្ចូលគ្នា ជាមួយនឹង បទប្បញ្ញត្តិ ពីការលើកកម្ពស់គុណភាពទ្រព្យសកម្មដ៏ល្អប្រសើរ បានជួយឱ្យក្រុមហ៊ុនមេ សម្រេច បានផលលើមូលធនដ៏រឹងមាំ ក្នុងអត្រា ១០,៧% ក្នុងឆ្នាំ២០២៣។

តាមរយៈការផ្លាស់ប្តូរវប្បធម៌ការងារ យើងមានមោទនភាព ដែលពិន្ទុសុខុមាលភាពស្ថាប័ន របស់យើង សម្រេចបានចំណាត់ថ្នាក់កំពូល គិតជាត្រីមាស ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ ក្នុងតំបន់ អាស៊ាន ហើយធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ក៏មានភាពប្រសើរឡើងផងដែរ ដោយ ទទួលបានចំណាត់ថ្នាក់កំពូលទាំង៣ ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រប់។

សម្រាប់ផ្នែកចីរភាព យើងទទួលបានភាពរីកចម្រើនឱ្យកាន់តែសម្បូរ ដោយសម្រេចបាន ចំណាត់ថ្នាក់ គិតជាភាគរយ ទី៨៨ ក្នុងកម្មវិធីវាយតម្លៃនិរន្តរភាពក្រុមហ៊ុនសាកល S&P។ មិនតែ ប៉ុណ្ណោះ យើងបានកែសម្រួលគោលដៅ នៃនិរន្តរភាពហិរញ្ញវត្ថុ ចំនួន ១០០លានរឹងហ្គីតម៉ាឡេស៊ី ត្រឹមឆ្នាំ២០២៤ បើធៀបនឹងចំនួន ៣០លានរឹងហ្គីត ដែលធ្លាប់បានកំណត់កាលពីមុន ដើម្បីនាំមក នូវភាពរីកចម្រើនដ៏រឹងមាំ តាមកាលបរិច្ឆេទ។ ជាងនេះទៅទៀត យើងបានក្លាយជាធនាគារសាកល ដំបូងគេបង្អស់ ដែលសម្រេចបានគោលដៅលុបបំបាត់ឧស្ម័នកាបូនឌីអុកស៊ីត ក្នុងកម្រិតសូន្យ ដោយ ឈរលើមូលដ្ឋានវិទ្យាសាស្ត្រ សម្រាប់ផលិតផលប្រេងឆ្នុង។

ស្របពេលដែលស៊ីអាយអិមប៊ី គ្រប ឈានចូលដល់ឆ្នាំចុងក្រោយ នៃដំណើរផ្លាស់ប្តូររបស់ខ្លួន កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងបន្តការផ្ដោតសំខាន់ លើការកែលម្អគុណភាពប្រាក់បញ្ញើ និង គណនីចរន្ត / គណនីសន្សំ ពង្រីកទំហំប្រាក់ចំណូល មិនមែនពីការប្រាក់ និងគ្រប់គ្រងការចំណាយ ដោយឃ្លាតចំ ដើម្បីសម្រេចបានគោលដៅ Forward23+ ក្នុងឆ្នាំ២០២៤។ សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងវិញយ៉ាងរឹងមាំ ក្នុងឆ្នាំ២០២៤ ជាមួយនឹងកំណើនផលិតផល ក្នុងស្រុកសរុប ក្នុងអត្រា ៦,៦%។ ការវិវឌ្ឍជាវិជ្ជមាននេះ ត្រូវបានជំរុញដោយកត្តាសំខាន់ៗមួយចំនួន រួមមានការងើបឡើងវិញ នៃវិស័យទេសចរណ៍ កំណើន នៃតម្រូវការប្រើប្រាស់ក្នុងស្រុក ការពង្រីក វិស័យផលិតកម្មមិនមែនកាត់ដេរ ការវិនិយោគដោយផ្ទាល់ដ៏រឹងមាំ ពីបរទេស និងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះ កំណែទម្រង់រចនាសម្ព័ន្ធ បានរួមចំណែកយ៉ាងល្អប្រសើរ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា ក្នុងការទប់ ស្កាត់បម្រែបម្រួលអាកាសធាតុ ត្រូវបានអនុវត្ត ហើយការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ នឹងជួយសម្រួល ដល់ការឆ្ពោះទៅរកភាពបៃតង និងសេដ្ឋកិច្ចឌីជីថល។

សម្រាប់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា អាទិភាពចម្បងរបស់យើង គឺរក្សានូវកំណើន ប្រាក់បញ្ញើ និងគណនីចរន្ត / គណនីសន្សំ ដោយបង្កើនចំនួនអតិថិជន និងធ្វើពិពិធកម្មមូលដ្ឋាន អតិថិជន តាមរយៈការបម្រើជូនសេវាកម្មហិរញ្ញវត្ថុបុគ្គល សហគ្រាសធុនតូច និងមធ្យម ព្រមទាំង សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម។ ទាំងនេះត្រូវបានជំរុញដោយការបង្កើនផលិតភាពសាខា និងផ្នែក លក់ ដោយបង្កើតនូវគំនិតផ្តួចផ្តើម នៃក្របខណ្ឌឌីជីថល ក៏ដូចជាកែលម្អរចនាសម្ព័ន្ធក្រុមហ៊ុន និង សមត្ថភាពបុគ្គលិក។ យើងមានសុច្ឆន្ទៈនិយមថា ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹងសម្រេច បានភាពរីកចម្រើនល្អប្រសើរ និងសមិទ្ធផលហិរញ្ញវត្ថុរឹងមាំ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ដែល បានដាក់ចេញ។

តាងនាមឱ្យស៊ីអាយអិមប៊ី គ្រប ខ្ញុំសូមសម្តែងការរំលឹកគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល កម្ពុជា និងធនាគារជាតិ នៃកម្ពុជា ចំពោះការបន្តជួយជ្រោមជ្រែង រៀបរហូតមក។ ជាមួយគ្នានេះ ខ្ញុំ សូមថ្លែងអំណរគុណ ដល់ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលធនាគារ អតិថិជន ភាគទុនិក និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការបន្តជឿទុកចិត្ត និងគាំទ្រ ដល់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា។ ជាចុងបញ្ចប់ ខ្ញុំសូមសម្តែងការកោតសរសើរ អស់ពីដួងចិត្ត ដល់ គណៈគ្រប់គ្រងទាំងអស់ ក្រោមការដឹកនាំយ៉ាងរឹងមាំរបស់លោក ប៊ុន យ៉ែន ប្រធាននាយកប្រតិបត្តិ ព្រមទាំងសហលេវិកទាំងអស់ ក្នុងក្រុមការងារ #TeamCIMB ក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងការជួយរួមចំណែក ដែលមិនអាចកាត់ថ្លៃបានរបស់អ្នកទាំងអស់គ្នា ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងរយៈពេលដ៏លំបាក នាពេលកន្លងមកនេះ។ តាមរយៈការបន្តគាំទ្រ របស់អ្នកទាំងអស់គ្នា ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា នឹង រក្សាគោលជំហរដ៏រឹងមាំរបស់ខ្លួនក្នុងឧស្សាហកម្មធនាគារក្នុងស្រុកហើយបន្តសម្រេចបានជោគជ័យមួយ កម្រិតទៀត ក្នុងឆ្នាំខាងមុខ។



Abdul Rahman Ahmad
ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនមេ
ស៊ីអាយអិមប៊ី គ្រប ហូលខ្យង បើកាដ

ការពិនិត្យមើលលទ្ធផលប្រតិបត្តិការរបស់ប្រធាននាយកប្រតិបត្តិ

➤ បរិយាកាសប្រតិបត្តិការ ឆ្នាំ២០២៣

លក្ខខណ្ឌប្រតិបត្តិការដែលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានរើបប្រទះ ក្នុងឆ្នាំ២០២៣ គឺជាបញ្ហាប្រឈមដ៏ធំ បើគិតចាប់តាំងពីពេលបើកដំណើរអាជីវកម្មដំបូងមក។ ការមិនចម្ងាយនៃលក្ខខណ្ឌអវិជ្ជមានដែលរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីសម្ពាធអតិផរណា អត្រាការប្រាក់ខ្ពស់ជាងពេលណាៗទាំងអស់ ការកើនឡើងតម្លៃដុល្លារអាមេរិកខុសធម្មតា និងការបន្តរំខាន ដល់ទីផ្សារទំនិញនិងថាមពលដែលបានជះឥទ្ធិពលដល់ការដើរឡើងវិញមិនស្មើគ្នានៃសេដ្ឋកិច្ចប្រទេសធំៗដែលមួយចំនួន គឺជាដៃគូពាណិជ្ជកម្មចម្បងៗរបស់ប្រទេសកម្ពុជា។

ការវិវឌ្ឍជាសាកលទាំងអស់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ការកើនឡើង នៃតម្លៃទំនិញជាសាកលនេះ បានបណ្តាលឲ្យមានអតិផរណាកម្រិតខ្ពស់បំផុតដែលត្រូវបានកត់សម្គាល់នៅក្នុងប្រទេសក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ។ អត្រាការប្រាក់ខ្ពស់ ជាពិសេសចំពោះទ្រព្យសកម្ម គិតជាដុល្លារអាមេរិក បានបណ្តាលឲ្យមានការហាក់ឡើងជាតំហុកលើការទទួលបានការប្រាក់ពីការដាក់បញ្ញើក្នុងស្រុកដែលនាំឲ្យមានការប្រកួតប្រជែងខ្ពស់ សម្រាប់ប្រភពទុន និងសន្ទនីយភាព។ ការកើនឡើងថ្លៃចំណាយ នៃប្រភពទុនត្រូវបានបូករួមបន្ថែមនឹងការប្រែប្រួលនៃការកំណត់ការប្រាក់ឥណទាន ដែលគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានរារាំងដោយមួយផ្នែកធំនៃ អត្រាការប្រាក់ថេរ ។ ជាលទ្ធផល យើងឃើញផលចំណេញពីការប្រាក់សុទ្ធ (NIM) ត្រូវបានថយចុះយ៉ាងខ្លាំង ក្នុងចំណោមធនាគារភាគច្រើន ក្នុងឆ្នាំ២០២៣ ដោយរួមមានទាំងធនាគារ ស៊ីអាយអិមប៊ី ផងដែរ។

ទោះបីជាជួបប្រទះនូវលក្ខខណ្ឌដ៏លំបាកទាំងនេះក៏ដោយខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា រក្សាបាននូវកំណត់ត្រាជ័យជំនះ នៃផលចំណេញរបស់ខ្លួន។ ជាងនេះទៅទៀត យើងបន្តប្រកាន់ខ្ជាប់ តាមគោលការណ៍រយៈពេលវែង នៃការគ្រប់គ្រងគុណភាពទ្រព្យសកម្មរបស់យើង ដែលត្រូវបានផ្តោតអាទិភាពសំខាន់បំផុត។ យើងមានជំនឿចិត្តយ៉ាងមុតមាំថាខ្សែការពារជ័យជំនះបំផុត ចំពោះលក្ខខណ្ឌទីផ្សារ ដែលមិនប្រាកដប្រជានេះ គឺការរក្សាឲ្យបាន នូវកម្រិតឥណទានដែលភាពធន់ និងវិជ្ជមាន។ ក្នុងបរិបទនេះ ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ពិតជាបានរក្សាបាននូវអនុបាតឥណទានមិនដំណើរការ ក្នុងកម្រិតទាបបំផុតមួយ ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសកម្ពុជា។ ក្រៅពីការបន្ថយដល់អប្បបរមានៃការខាតបង់ផ្នែកឥណទានបញ្ជីឥណទានដ៏វិជ្ជមានរបស់យើង ផ្តល់ឲ្យយើងនូវលទ្ធភាព ក្នុងការពង្រីកទំហំឥណទាន ប្រកបដោយទំនុកចិត្ត ខណៈដែលយើងរំពឹងនូវផលចំណេញមកវិញ ពីស្ថិរភាពសេដ្ឋកិច្ច ក្នុងឆ្នាំខាងមុខ។




សមិទ្ធផលសំខាន់ៗរបស់ស៊ីអាយអិមប៊ី គ្រុប ក្នុងឆ្នាំ២០២៣



២១,១៧លានដុល្លារអាមេរិក
ប្រាក់ចំណូលមុនបង់ពន្ធ



១,៦៩%
អនុបាតឥណទានមិនដំណើរការ



១៧%
កំណើនប្រចាំឆ្នាំ
នៃប្រាក់បញ្ញើ



១៤%
កំណើនប្រចាំឆ្នាំ
នៃប្រាក់ចំណូល ពីការប្រាក់

➤ លទ្ធផលប្រតិបត្តិការ ឆ្នាំ២០២៣

ធនាគារស៊ីអាយអិមប៊ីក្នុងប្រទេសកម្ពុជាបានកត់ត្រាប្រាក់ចំណូលមុនបង់ពន្ធចំនួន២១,១៧លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះ ក្នុងអត្រាប្រមាណ ៣៤% បើធៀបនឹងឆ្នាំមុន។ លទ្ធផល នេះបណ្តាលមកពីកត្តាចម្បង ពីការថយចុះ នៃផលចំណេញពីការប្រាក់សុទ្ធ (NIM) ដែលកើតមានលើ វិស័យហិរញ្ញវត្ថុទាំងមូលនៅក្នុងប្រទេស។ ទិន្នន័យនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសមាសភាព នៃប្រាក់ចំណូលពីការប្រាក់សុទ្ធរបស់យើង ដែលការចំណាយលើការប្រាក់ប្រចាំឆ្នាំរបស់យើង បាន កើនឡើងខ្ពស់ ដល់អត្រា ៦៤% បើទោះបីជាប្រាក់ចំណូលពីការប្រាក់របស់យើង មានកំណើនប្រចាំឆ្នាំ ល្អប្រសើរ ក្នុងអត្រា ១៤% ក៏ដោយ។ ភាពខុសគ្នាជិតប្រាំដង រវាងកំណើន នៃចំណូលពីការប្រាក់ និង កំណើន នៃចំណាយការប្រាក់នេះ បានជះឥទ្ធិពលគួរឲ្យកត់សម្គាល់ លើទំហំផលចំណេញរបស់យើង ដែលនាំឲ្យចំនួនប្រាក់ចំណេញមុនបង់ពន្ធប្រចាំឆ្នាំរបស់យើង ទាបជាងឆ្នាំមុន។

ផ្អែកលើកំណើនឥណទានយើងបានផ្តោតជាអាទិភាពលើការរក្សានូវគុណភាពទ្រព្យសកម្ម ខ្ពស់ជាងការពង្រីកទំហំឥណទានទាំងមូលរបស់យើង ដូចដែលបានឃើញ តាមរយៈលទ្ធផល ធ្លាក់ចុះប្រចាំឆ្នាំនៃទំហំឥណទានរបស់យើង ក្នុងអត្រា ៧%។ គុណប្រយោជន៍នៃយុទ្ធសាស្ត្រក្នុង ការសម្រេចបាននូវ គុណភាពទ្រព្យសកម្ម ក្នុងកម្រិតខ្ពស់របស់យើង ត្រូវបានបង្ហាញឲ្យឃើញ តាមរយៈអនុបាតឥណទានមិនដំណើរការក្នុងអត្រាត្រឹមតែ ១,៦៩% ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែល ជាអត្រាទាបបំផុត បើធៀបនឹងអត្រា ៥,៣២% នៃវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាទាំងមូល។

យើងបង្កើតបានឆ្នាំដ៏ល្អប្រសើរមួយ សម្រាប់ផ្នែកប្រាក់បញ្ញើ ជាមួយនឹងកំណើនប្រចាំឆ្នាំដ៏ លេចធ្លោក្នុងអត្រា ១៧%។ សមិទ្ធផលប្រកបដោយផ្លែផ្កានេះសប្បាយចិត្តខិតខំប្រឹងប្រែងរបស់ យើង ក្នុងការធ្វើឲ្យប្រសើរឡើង នូវអនុបាតឥណទាន ធៀបនឹងប្រាក់បញ្ញើ ក្នុងឆ្នាំ២០២៣។ ជាមួយនឹងអត្រាការប្រាក់ ដែលមិនមានស្ថិរភាពខ្លាំង ជាពិសេសលើការផ្តល់ឥណទាន ក្នុងអន្តរ ធនាគារ យើងបានអនុវត្តយន្តការយ៉ាងប្រុងប្រយ័ត្ន នៃការទទួលយកប្រាក់បញ្ញើរបស់អតិថិជន បន្ថែម ខណៈពេលកាត់បន្ថយហានិភ័យចំពោះការកម្ចី ពីអន្តរធនាគារ។ សកម្មភាពនេះ បានជួយ កាត់បន្ថយហានិភ័យហិរញ្ញប្បទាននិងសន្ទនីយភាពរបស់ធនាគារស៊ីអាយអិមប៊ីក្នុងប្រទេសកម្ពុជា ហើយថែមទាំងបានជំរុញធនាគារ ក្នុងការគ្រប់គ្រងចំណាយ លើប្រភពទុនបានយ៉ាងល្អប្រសើរ។

យើងបានបន្តភាពរីកចម្រើន នៅគ្រប់ផ្នែកអាជីវកម្ម ផ្នែកប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យារបស់យើង។ សម្រាប់ផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល យើងទទួលបានកំណើនប្រាក់បញ្ញើ ប្រចាំឆ្នាំ ក្នុងអត្រា ១៧% ខណៈពេលដែលរក្សាបាននូវអនុបាតឥណទានមិនដំណើរការ ក្នុងកម្រិត ល្អ សម្រាប់ឥណទានបុគ្គលផងដែរ។ មិនតែប៉ុណ្ណោះ យើងបានកែលម្អសាខាធនាគារចំនួនបីទីតាំង ដើម្បីធានានូវការផ្តល់ជូនស្តង់ដារខ្ពស់សម្រាប់បទពិសោធន៍សេវាកម្មអតិថិជននៅតាមបណ្តាទីតាំង បម្រើសេវាកម្មរបស់យើងនៅទូទាំងប្រទេស។ ស្របទៅនឹងកំណើនតម្រូវការរបស់អតិថិជនសម្រាប់ សេវាកម្មធនាគារឌីជីថល យើងបានដាក់ឲ្យប្រើប្រាស់កម្មវិធីធនាគារចល័ត ជាមួយនឹងផ្ទៃរចនាថ្មី មុខងារកាន់តែច្រើន និងបទពិសោធន៍ប្រើប្រាស់កាន់តែល្អប្រសើរផងដែរ។

សម្រាប់ផ្នែកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម យើងសម្រេចបានកំណើនប្រាក់បញ្ញើប្រចាំឆ្នាំ គួរឲ្យ កត់សម្គាល់ក្នុងអត្រា ៤០% ខណៈពេលដែលរក្សាបាននូវកម្រិតឥណទានល្អប្រសើរដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ឥណទានដ៏រឹងមាំផងដែរ។ សម្រាប់ផ្នែកសេវាកម្មហិរញ្ញវត្ថុសាធារណជនសេវាប្រតិបត្តិ ការ និងគ្រឹះស្ថានហិរញ្ញវត្ថុ យើងមានក្តីសោមនស្សរីករាយ ដែលរក្សាបាននូវអនុបាតឥណទានមិន ដំណើរការ ក្នុងកម្រិតទាប និងអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើដ៏រឹងមាំ បើទោះបីជាអតិថិជន ភាគច្រើនរបស់យើងងាយរងផលប៉ះពាល់ពីកត្តាសេដ្ឋកិច្ចខាងក្រៅក៏ដោយ។ ក្រុមការងាររក្សាភិបាល និងទីផ្សាររបស់យើងបានបំពេញតួនាទីយ៉ាងល្អក្នុងការគ្រប់គ្រងបម្រែបម្រួលក្នុងការងារគុណភាពខណៈ ពេលដែលជំរុញប្រាក់ចំណូលមិនមែនពីការប្រាក់ ដែលយើងមានមោទនភាពក្នុងការឃើញនូវកំណើន ប្រាក់ចំណូល ពីការប្តូររូបបិយប័ណ្ណប្រទេស ក្នុងអត្រា ៣១%។


តាមរយៈសមិទ្ធផល ដែលសម្រេចបាន ក្នុងឆ្នាំដ៏គួរឲ្យកត់សម្គាល់នេះ ខ្ញុំមានក្តីសោមនស្ស រីករាយ ដោយបញ្ជាក់ថា ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា រក្សាបាននូវមូលដ្ឋានគ្រឹះរបស់ ខ្លួនយ៉ាងរឹងមាំ។ យើងមានទំហំអតិថិជនធំនិងចម្រុះបែបដែលមានចំនួនកើនឡើងជាលំដាប់ហើយ យើងមានមោទនភាពក្រៃលែង ដែលយើងមានក្រុមការងារដ៏ឆ្លើម លើវិស័យធនាគារ ក្នុងប្រទេស កម្ពុជាដោយជំរុញសមិទ្ធផលទាំងនេះទៅកាន់កម្រិតកាន់តែល្អប្រសើរថែមទៀត។ យុទ្ធសាស្ត្ររក្សា គុណភាពទ្រព្យសកម្ម និងវិធីសាស្ត្រគ្មានការយោគយល់ ចំពោះគោលការណ៍ឥណទានរបស់យើង បានឆ្លងកាត់ការសាកល្បងយ៉ាងច្រើនហើយនៅតែទទួលបានលទ្ធផលល្អ។ ហើយយើងបានបង្ហាញ នូវសមត្ថភាពរបស់យើងក្នុងការនាំយកប្រាក់បញ្ញើដែលមានគុណភាពនៅចំពោះមុខការប្រកួតប្រជែង ស្វិតស្វាញ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ ចំពោះឆ្នាំ២០២៤ ហើយខ្ញុំក៏មានទំនុកចិត្តយ៉ាងមុតមាំផងដែរថាធនាគារស៊ីអាយអិមប៊ីក្នុងប្រទេសកម្ពុជានឹងជម្នះបាន នូវរាល់ឧបសគ្គប្រឈម ក្នុងឆ្នាំខាងមុខ។

តាំងនាមឲ្យគណៈគ្រប់គ្រង នៃធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ខ្ញុំសូមសម្តែងការ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ក្រុមប្រឹក្សាភិបាល និងសហការី ទាំងអស់ ចំពោះភាពជោគជ័យដ៏គួរឲ្យចងចាំ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងការ កោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិ នៃកម្ពុជា ដែលបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការបន្តដឹកនាំដ៏ល្អៗសរុប និងការចង្អុលបង្ហាញផ្លូវដ៏ត្រឹមត្រូវ។ យើងខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះការបន្តគាំទ្រ រៀបរៀងរហូតមក ដែល នាំមកភាពរីកចម្រើន ដល់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ដូចពេលបច្ចុប្បន្ន ហើយយើងខ្ញុំ សង្ឃឹមយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ក្នុងឆ្នាំខាងមុខ។



ប៊ុន យ៉ែន
ប្រធាននាយកប្រតិបត្តិ

၀၆



ការពិនិត្យមើលធុរកិច្ច

១៨	សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
១៩	សេវាកម្មហិរញ្ញវត្ថុបុគ្គល
២០	សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ
២១	រតនាភិបាល និងទីផ្សារ
២២	ហិរញ្ញវត្ថុ
២៣	ធនធានសាជីវកម្ម
២៤	ទីផ្សារ និងទំនាក់ទំនង
២៦	បច្ចេកវិទ្យា និងទិន្នន័យ
២៧	ប្រតិបត្តិការ
២៨	យុទ្ធសាស្ត្រ
៣០	គ្រប់គ្រងហានិភ័យ
៣៤	ប្រតិបត្តិការ
៣៥	សវនកម្មផ្ទៃក្នុង
៣៥	នីតិកម្ម និងលេខាធិការក្រុមហ៊ុន

សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម




នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បម្រើសេវាកម្ម និងបំពេញតម្រូវការដល់អតិថិជន ដែលជាអាជីវករ ដោយផ្តល់ជូននូវផលិតផលឥណទាន និងប្រាក់បញ្ញើ ព្រមទាំងសេវាកម្មផ្សេងៗទៀតទៅដល់អតិថិជន ដែលជាសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗផងដែរ។

➤ លទ្ធផលហិរញ្ញវត្ថុ និងសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២២


នៅក្នុងឆ្នាំ២០២២ ប្រាក់បញ្ញើរបស់សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម រក្សាបានកំណើនប្រចាំឆ្នាំរឹងមាំ ក្នុងកម្រិត ៤០% ខណៈដែលឥណទានរក្សាបាននូវស្ថេរភាពល្អ បើធៀបនឹងឆ្នាំចាស់ៗ។ អនុបាតគណនីចរន្ត/គណនីសន្សំ ក្នុងកម្រិត ៥៦% គឺជាសញ្ញាបញ្ជាក់ពីការគ្រប់គ្រងតារាងតុល្យការដ៏មានប្រសិទ្ធភាព ដែលនាំឲ្យមានការចំណាយថវិកាជាតិ ក្នុងកម្រិតទាប។ គុណភាពឥណទាន របស់នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៅតែមានភាពរឹងមាំ ដោយរក្សាបាននូវកម្រិតឥណទានមិនដំណើរការត្រឹមតែ ១,៤១% ប៉ុណ្ណោះ។

គិតត្រឹមចុងឆ្នាំ២០២២ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មានបុគ្គលិកប្រកបដោយសក្តានុពលសរុបចំនួន ៦២នាក់ រួមមានមជ្ឈមណ្ឌលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មចំនួនពីរ ផ្នែកសហគ្រាសធុនតូច និងមធ្យម ផ្នែកគាំទ្រអាជីវកម្ម ព្រមទាំងផ្នែកគ្រប់គ្រង និងថែរក្សាគុណភាពទ្រព្យសកម្ម។ ជាមួយនឹងការផ្តោតសំខាន់ លើការលើកកម្ពស់ការផ្ទេរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងដំណើរអភិវឌ្ឍន៍អាជីពយ៉ាងច្បាស់លាស់ យើងបានផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលផ្សេងៗគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក នៅគ្រប់កម្រិត។ ជាលទ្ធផល សមត្ថភាពរបស់បុគ្គលិកមានការរីកចម្រើន គួរឲ្យកត់សម្គាល់ទៅលើប្រសិទ្ធភាព និងផលិតភាពការងារ ហើយបុគ្គលិក ដែលមានស្មារតីខ្ពស់ ត្រូវបានដំឡើងតំណែង នៅក្នុងចំណោមក្រុមការងារផងដែរ។

យើងបាននាំយកបណ្តាញទំនាក់ទំនងថ្នាក់តំបន់ របស់ស៊ីអាយអិមប៊ី គ្រប សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក រវាងធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា និងទីផ្សារសំខាន់ៗផ្សេងទៀត របស់ស៊ីអាយអិមប៊ី គ្រប នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និងថៃ។ ជាមួយនឹងក្របខណ្ឌទំនាក់ទំនងថ្នាក់តំបន់នេះ យើងបានបង្កើតនូវគុណតម្លៃប្រសើរបន្ថែមទៀត សម្រាប់អតិថិជនរបស់យើង ដោយសម្រួល ដល់ការស្វែងរកធនធាន និងការពង្រីកអាជីវកម្មឆ្លងប្រទេស សម្រាប់ពួកគេ។



កំណើនប្រាក់បញ្ញើ



អនុបាតគណនីចរន្ត/ គណនីសន្សំ



កម្រិតឥណទានមិនដំណើរការ

➤ ផែនការ សម្រាប់ឆ្នាំ២០២៤

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសមត្ថភាពបុគ្គលិកដ៏ខ្លាំងក្លា យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងរីកចម្រើន ជាមួយលទ្ធផលប្រសើរ និងនៅតែរក្សាបានគុណភាពទ្រព្យសកម្ម ក្នុងឆ្នាំ២០២៤។ ទោះបីជាបានឆ្លងកាត់នូវភាពតានតឹងអស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងឆ្នាំ២០២២ ដែលជះឥទ្ធិពលពីជំងឺរាតត្បាត និងវិបត្តិសកលក៏ដោយ យើងរំពឹងថា ស្ថានភាពនេះនឹងវិវឌ្ឍទៅរកភាពប្រសើរឡើងវិញ ហើយប្រទេសកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងឆ្នាំ២០២៤ ដោយផ្តល់នូវឱកាសអាជីវកម្មកាន់តែច្រើន នៅក្នុងប្រទេស។

ក្នុងឆ្នាំ២០២៤ យើងនឹងបន្តលើកកម្ពស់ដំណើរការនៃការងាររបស់យើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសេវាកម្មបម្រើអតិថិជន ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក៏ដូចជាការអភិវឌ្ឍផលិតភាពជាមធ្យមផងដែរ។ យើងនឹងបន្តវិនិយោគ លើការអភិវឌ្ឍសមត្ថភាពនិយោជិត តាមរយៈកម្មវិធីបណ្តុះបណ្តាល និងទិសដៅលើកកម្ពស់ជំនាញបន្ថែមទៀត។

ផលិតផលសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មទាំងអស់ រួមមាន៖



ឥណទាន
មានកាលកំណត់



ឥណទានវិបារូបន៍



ឥណទាន
សម្រាប់ទុនបង្វិល



លិខិតធានា
ពីធនាគារ



លិខិតឥណទាន



គណនីចរន្ត



ផលិតផល និងសេវាកម្ម
ហិរញ្ញប្បទានពាណិជ្ជកម្មផ្សេងៗ



គណនីបញ្ញើ
មានកាលកំណត់



គណនីរូបិយប័ណ្ណ
បរទេស



គណនីបញ្ញើទុក
ក្នុងដៃតិចជន



សេវាកម្មប្រតិបត្តិការ



សេវាកម្មប្តូរប្រាក់



ឥណទានអាជីវកម្ម
ធុនតូច និងមធ្យម

សេវាកម្មហិរញ្ញវត្ថុបុគ្គល



នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល គឺជាគ្រឹះយ៉ាងសំខាន់ សម្រាប់ដំណើរការអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងប្រទេសកម្ពុជា ដែលមានបុគ្គលិកប្រមាណ ៥០% នៃចំនួនបុគ្គលិកសរុបរបស់ធនាគារ។ នាយកដ្ឋាននេះ ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែប ដល់អតិថិជន។ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល មានអង្គភាពក្រោមចំណុះចំនួន៧ រួមមានផ្នែកបណ្តាញសាខា ផ្នែកប្រាក់បញ្ញើ ផ្នែកឥណទានហិរញ្ញវត្ថុ ផ្នែកឥណទានបុគ្គល ផ្នែកផលិតផលឌីជីថល ផ្នែកលក់ និងចែកចាយ ព្រមទាំងផ្នែកបទពិសោធន៍សេវាកម្មអតិថិជន។

➤ លទ្ធផលហិរញ្ញវត្ថុ និងសមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២២

ក្នុងឆ្នាំ២០២៣ ទោះបីការរាតត្បាត នៃជំងឺកូវីដ-១៩ បានកន្លងផុតហើយក៏ដោយ តែផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច នៃជំងឺរាតត្បាតសាកលនេះ ចំពោះសេវាកម្មធនាគារបុគ្គល នៅតែបន្តកើតមានឡើង ដែលធ្វើឲ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដ៏កាន់តែតានតឹងបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២។ តែទោះជាយ៉ាងណាក៏ដោយ នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនផ្នែក រួមមានការរក្សាបានអត្រាកំណើនប្រាក់បញ្ញើជាវិជ្ជមាន និងការគ្រប់គ្រងបាននូវឥណទានមិនដំណើរការ ឲ្យស្ថិតនៅក្នុងកម្រិតមួយដ៏ទាបបំផុតផងដែរ។

សមិទ្ធផលសំខាន់ៗ រួមមាន៖



សម្រេចបានកំណើនប្រាក់បញ្ញើ ក្នុងកម្រិត **១៧%** ធៀបនឹងឆ្នាំ២០២២



ដាក់ដំណើរការ**កម្មវិធីធនាគារ តាមទូរសព្ទដៃ** ដើម្បីទាក់ទាញអតិថិជន កាន់តែច្រើន និងធ្វើឲ្យប្រសើរឡើង នូវបទពិសោធន៍សេវាកម្មអតិថិជន



ផ្លាស់ប្តូរទីតាំង ដើម្បីកែលម្អ និងធ្វើ ទំនើបកម្មសាខាចំនួន **៣ទីតាំង** ដែលមាន ចំនួន ២ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ១ទីតាំងទៀត ស្ថិតនៅខេត្តកំពង់ចាម



ធ្វើឲ្យប្រសើរឡើងនូវ**ប្រព័ន្ធ និងដំណើរការ ធនាគារ** ដើម្បីលើកកម្ពស់បទពិសោធន៍ សេវាកម្ម ដល់អតិថិជនផ្ទៃក្នុង និងខាងក្រៅ



រក្សាបានគុណភាពទ្រព្យសកម្ម ជាមួយនឹងឥណទានមិនដំណើរការ ក្នុងកម្រិត **៣,៣២%**

កម្មវិធីអភិវឌ្ឍន៍សមត្ថភាពនិយោជិត គឺជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពផ្សេងៗរបស់ធនាគារ។ តាមរយៈការគាំទ្រ ពីក្រុមការងារអភិវឌ្ឍន៍ធនធានមនុស្ស ធនាគារបានរៀបចំវគ្គសិក្សា ជំនាញ និងបណ្តុះបណ្តាលសមត្ថភាពដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍បន្ថែម ដល់និយោជិតរបស់យើង។ វគ្គបណ្តុះបណ្តាលទាំងអស់នោះ ផ្តោតលើចំណេះដឹង និងជំនាញអនុវត្តន៍ការងារ រួមមាន ការពង្រឹងសេវាកម្ម និងជំនាញផ្នែកលក់ ការសិក្សាវាយតម្លៃឥណទាន ការគ្រប់គ្រងហានិភ័យ បទប្បញ្ញត្តិនានា ដែលទាក់ទងនឹងការអនុវត្តច្បាប់ ព្រមទាំងកម្មវិធីបង្កើនការយល់ដឹង ពីប្រព័ន្ធ និងដំណើរការ ធនាគារជាដើម។

➤ ផែនការ សម្រាប់ឆ្នាំ២០២៤

ផែនការយុទ្ធសាស្ត្រសំខាន់ៗជាច្រើន នឹងត្រូវដាក់ឲ្យអនុវត្ត ដើម្បីលើកកម្ពស់សេវាកម្មបម្រើអតិថិជន និងបង្កើនសមិទ្ធផលអាជីវកម្ម។

សម្រាប់ឆ្នាំ២០២៤ យើងនឹងផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖



កែលម្អកម្មវិធីធនាគារ តាមទូរសព្ទដៃ ដើម្បីធ្វើឲ្យប្រសើរឡើងនូវ បទពិសោធន៍សេវាកម្មអតិថិជន



នាំយកផលិតផលថ្មីៗ ដែលមានអត្ថប្រយោជន៍ខ្ពស់



ផ្តោតលើការកែលម្អ សេវាកម្មបម្រើអតិថិជន



បន្តជំរុញឥណទានអតិថិជន និងប័ណ្ណឥណទាន



បន្តកែលម្អ និងអភិវឌ្ឍជំនាញ ចំពោះការងាររបស់បុគ្គលិក

សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ



សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ ទទួលបានលើការទំនាក់ទំនងរបស់ធនាគារ ជាមួយនឹងអតិថិជន ជាប្រភេទក្រុមហ៊ុន ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនថ្នាក់តំបន់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនសាកល របស់ស៊ីអាយអិមប៊ី គ្រប ដែលកំពុងដំណើរការអាជីវកម្ម ក្នុងប្រទេសកម្ពុជា។ វិសាលភាព នៃនាយកដ្ឋាននេះ គឺរួមមានការស្វែងរកចំណូលពីប្រាក់កម្ចី សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ និងសេវាកម្មប្រតិបត្តិការ ព្រមទាំងភាពច្នៃប្រឌិតផលិតផលជាដើម។

➤ សេចក្តីសង្ខេប ក្នុងឆ្នាំ២០២៣

ខណៈដែលសេដ្ឋកិច្ចពិភពលោក បានជួបប្រទះនឹងបញ្ហាប្រឈមនានា ក្រោយពីជំងឺរាតត្បាតសាកល ការបន្តរអាក់រអួល នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពតានតឹង នៃភូមិសាស្ត្រនយោបាយ វិស័យធនាគារ ក៏បានដំឡើងអត្រាការប្រាក់ខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយសារគោលនយោបាយរបស់ធនាគារកណ្តាល ក្នុងការរក្សាកម្រិតអតិផរណា។ កត្តាទាំងអស់នេះ បានដាក់សម្ពាធដល់ការកំណត់ការប្រាក់ ដែលជាប្រភពចម្បង នៃប្រាក់ចំណូល សម្រាប់ធនាគារ។ ស្របទៅលើសកម្មភាពសេដ្ឋកិច្ចមានភាពថមថយ អតិថិជនបានជួបការលំបាក ក្នុងការបង់សងប្រាក់កម្ចីរបស់ពួកគេ ដោយសារប្រាក់ចំណូលទាប ជាងមុន ភាពមិនប្រាកដប្រជាតើនឡើង និងប្រតិបត្តិការអាជីវកម្មរអាក់រអួលជាដើម។ ជាលទ្ធផល គុណភាពទ្រព្យសកម្ម នៃវិស័យធនាគារ បានរងផលប៉ះពាល់យ៉ាងដំណាច់ដែរ។ ទោះបីជាមានឧបសគ្គ យ៉ាងនេះក៏ដោយ សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុ សម្រេចបានឆ្លាំហិរញ្ញវត្ថុគួរជាទីគាប់ចិត្ត ជាមួយនឹង គុណភាពទ្រព្យសកម្មល្អនិងអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ ក្នុងកម្រិតខ្ពស់ ។

➤ ទស្សនវិស័យ ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា មានកំណើនល្អប្រសើរ ក្នុងកម្រិតប្រហែល ៦% ក្នុងឆ្នាំ២០២៤។ ទស្សនវិស័យជាវិជ្ជមាននេះ គឺអាស្រ័យដោយការងើបឡើងយ៉ាងរឹងមាំ ពីវិស័យទេសចរណ៍ កំណើនឆាប់រហ័ស ពីផ្នែកឧស្សាហកម្មសេវាកម្ម ការពង្រីកផលិតកម្មមិនមែនកាត់ដេរ ការវិនិយោគដោយផ្ទាល់ពីបរទេស និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការងើបឡើងវិញនេះ ក៏អាចជួបប្រទះនឹងបញ្ហាប្រឈម ព្រមទាំងហានិភ័យមួយចំនួន ដូចជាភាពតានតឹង នៃភូមិសាស្ត្រនយោបាយ និងភាពយឺតយ៉ាវ នៃសកម្មភាពសេដ្ឋកិច្ចជាសាកល ក្នុងចំណោមដៃគូ ពាណិជ្ជកម្មធំៗ។

ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការសំខាន់ៗ ក្នុងការរក្សាប្រព័ន្ធធនាគារឲ្យមានស្ថេរភាព។ ធនាគារជាតិ នៃកម្ពុជា បានលើកស្ទួយការប្រើប្រាស់រូបិយប័ណ្ណជាតិ ដែល ជាប្រាក់រៀល ព្រមទាំងលើកកម្ពស់តួនាទីប្រាក់រៀល លើអត្រាប្តូរប្រាក់ ឯកតានៃគណនី និងគ្រឹះនៃការរក្សាតម្លៃ ដល់ការអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ចឌីជីថល មានដូចជាផ្នែកហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធ និងទម្រង់ទូទាត់ប្រាក់ ដែលមានភាពច្នៃប្រឌិតខ្ពស់ ដូចជាកម្មវិធីបាតង និងកូដ QR។ ធនាគារជាតិ នៃកម្ពុជា បានបន្តពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្នែកច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ និងវិធីសាស្ត្រអនុវត្តល្អបំផុត ចំពោះវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

ក្រុមការងាររបស់យើង នឹងបង្កើនភាពច្នៃប្រឌិត ដើម្បីស្របតាមតម្រូវការ ក្នុងវិស័យធនាគារសម័យទំនើប ការគ្រប់គ្រងហានិភ័យ និងសន្តិសុខបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការប្តេជ្ញាចិត្តចម្បងរបស់យើង គឺបន្តប្រកាន់ខ្ជាប់នូវការផ្តល់សេវាកម្មធនាគារ ដោយប្រុងប្រយ័ត្ន ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា និងស្តង់ដារអន្តរជាតិ។

រតនាភិបាល និងទីផ្សារ



នាយកដ្ឋានរតនាភិបាល និងទីផ្សារ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដោយមានកិច្ចសហការ ជាមួយនឹងអង្គភាពអាជីវកម្មផ្សេងទៀត តែងតែផ្តល់នូវដំណោះស្រាយសេវាកម្មចម្រុះបែប ដល់អតិថិជន ទាំងក្នុងប្រទេស និងក្រៅប្រទេស សម្រាប់តម្រូវការពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុ។ សេវាកម្មទាំងអស់នេះ គឺរួមមានប្រតិបត្តិការទិញលក់រូបិយវត្ថុ-រូបិយប័ណ្ណ សម្រាប់ការទូទាត់ភ្លាមៗ និងការព្រមព្រៀងគ្នាទុកជាមុន ប្រាក់បញ្ញើជាប្រចាំប្រចាំខែ ប្រចាំខែ និងសេវាផ្ទេរប្រាក់ក្រៅប្រទេសជាដើម។ នាយកដ្ឋានរតនាភិបាល និងទីផ្សារ ក៏ទទួលបានបន្ទុក លើការចាត់ចែងគ្រប់គ្រងមូលនិធិរបស់ធនាគារ ដោយធានាឲ្យបាននូវកម្រិតសន្ទនីយភាពមួយ ដែលឈុតគ្រប់គ្រាន់ និងមានប្រសិទ្ធភាពលំហូរសាច់ប្រាក់ខ្ពស់ ដល់ធនាគារ ព្រមទាំងបង្កើតប្រភពផ្សេងៗគ្នា សម្រាប់មូលនិធិ តាមរយៈការរក្សាទុកទំនាក់ទំនងជាមួយធនាគារដៃគូផ្សេងៗ នៅលើទីផ្សារ។

➤ ការពិនិត្យមើលសមិទ្ធផល ក្នុងឆ្នាំ២០២៣

ក្នុងឆ្នាំ២០២៣ វិស័យធនាគារ ក្នុងប្រទេសកម្ពុជា បានជួបប្រទះនឹងការកើនឡើងតម្លៃមូលនិធិ ដែលបណ្តាលមកពីសម្ពាធប្រាក់ដុល្លារអាមេរិកដ៏ខ្លាំងក្លា នៅក្នុងទីផ្សារសាកលលោក និងការកើនឡើងផលប៉ះពាល់នៃហានិភ័យឥណទានស្របទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ចជាតិ។ ធនាគារជាច្រើនបានប្រឈមនឹងការលំបាកក្នុងការរក្សាប្រតិបត្តិការអាជីវកម្ម និងការកំណត់អាត្រាឥណទានរបស់ខ្លួនឲ្យនៅធម្មតា។ ដូចគ្នានេះដែរ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញប្រតិបត្តិការធនាគារប្រចាំថ្ងៃ និងចំណែកទីផ្សាររបស់ខ្លួន ដោយរក្សានូវការផ្តល់គុណតម្លៃខ្ពស់ ដល់អតិថិជន។ ក្នុងអំឡុងពេលប្រឈមនេះ នាយកដ្ឋានរតនាភិបាល និងទីផ្សារ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានានូវស្ថេរភាព និងភាពរឹងមាំរបស់ធនាគារ តាមរយៈការបំពេញការងារ និងការឆ្លើយតប ទៅនឹងលក្ខខណ្ឌទីផ្សារ ដែលកំពុងប្រែប្រួល និងសម្របសម្រួល តាមការឡើងចុះ និងគោលដៅ នៃតារាងតុល្យការរបស់ធនាគារផងដែរ។

ដើម្បីសម្រេចបានកិច្ចការងារទាំងអស់នេះ ក្រុមការងារ ផ្នែកមូលនិធិ របស់នាយកដ្ឋានរតនាភិបាល និងទីផ្សារ បានខិតខំយ៉ាងស្វាហាប់ និងបង្កើតនូវកិច្ចសហការអាជីវកម្មថ្មីមួយ ជាមួយនឹងដៃគូពាក់ព័ន្ធទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ក្រុមការងាររបស់យើង បានពង្រីកបណ្តាញដៃគូថ្មីៗ ដើម្បីធ្វើពិពិធកម្មប្រភពមូលនិធិ កាត់បន្ថយតម្លៃ និងពង្រីកការវិនិយោគ។ សមិទ្ធផលការងាររបស់យើង សម្រេចបានលើសថវិកាហិរញ្ញវត្ថុ ច្រើនជាងបីដង។ ទន្ទឹមជាមួយគ្នាផងដែរ នាយកដ្ឋានរតនាភិបាល និងទីផ្សារ ដោយមានកិច្ចសហការ ជាមួយនឹងនាយកដ្ឋានគ្រប់គ្រងហានិភ័យ បានបំពេញតាមការតម្រូវ ដោយជោគជ័យសម្រាប់ការពិនិត្យមើល និងការធ្វើតេស្តប្រចាំឆ្នាំ នៃផែនការមូលនិធិបម្រុងទុក។ ការធ្វើតេស្តនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងប្រមើលមើលទុកជាមុន អំពីហានិភ័យសន្ទនីយភាព ព្រមទាំងកាត់បន្ថយផលប៉ះពាល់មូលនិធិចម្បងៗ ដែលអាចកើតមានឡើង។

ចំណែកផ្នែកខាងទិញលក់វិញ របស់នាយកដ្ឋានរតនាភិបាល និងទីផ្សារ ក៏បានរៀបចំ បំពេញកិច្ចការបានយ៉ាងល្អប្រសើរ ដោយសម្រេចបានលើប្រាក់ចំណេញរបស់ខ្លួន លើប្រតិបត្តិការទិញលក់រូបិយវត្ថុ-រូបិយប័ណ្ណ ក្នុងស្រុក និងបរទេសដែលបានកំណត់សម្រាប់ឆ្នាំ ២០២៣ ព្រមទាំងទទួលបាននូវកំណើនប្រចាំឆ្នាំ ក្នុងអត្រាខ្ពស់ប្រហែល ៣០%។ លទ្ធផលកំណើនដែលគួរឲ្យកត់សម្គាល់នេះ គឺទទួលបានតាមរយៈការគាំទ្រនិងសហការយ៉ាងពេញលេញ ពីអង្គភាពអាជីវកម្មផ្សេងៗខាងក្នុង ក៏ដូចជាតាមរយៈបរិយាកាសប្រកួតប្រជែងលើ តម្លៃគួរឲ្យទាក់ទាញ និងគុណតម្លៃបន្ថែមដែលធនាគារ ស៊ីអាយអិមប៊ី បានផ្តល់ទៅដល់អតិថិជន និងដៃគូរបស់ខ្លួន។ បន្ថែមពីលើនេះ នាយកដ្ឋានរតនាភិបាល និងទីផ្សារ បានផ្តល់ជូននូវភាពខុសប្លែកពីគេ នៃសេវាកម្ម តាមរយៈបណ្តាញដ៏ទូលំទូលាយ និងកិត្តិសព្ទថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រប់។

➤ ទស្សនវិស័យ និងយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤

ទោះបីជាមានការរីកចម្រើនគោលនយោបាយរូបិយប័ណ្ណ ពីនិយ័តកម្ពុជា ដែលដាក់បន្ទុកកាន់តែខ្លាំង ដល់ប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យធនាគារ រួមទាំងភាពមិនប្រាកដប្រជា នៃស្ថានភាពទីផ្សារហិរញ្ញវត្ថុ បញ្ហាអត្រាអតិផរណាខ្ពស់ជាសាកល និងជម្លោះនៅអឺរ៉ុបក៏ដោយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែមានសញ្ញាល្អប្រសើរ នៃការងើបឡើងវិញ។ បើតាមរបាយការណ៍របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករ ក្នុងរង្វង់ ៥,៤% ក្នុងឆ្នាំ២០២៣ ហើយនឹងហាក់ឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤។

ជាមួយនឹងការព្យាករ ប្រកបដោយសុទិដ្ឋិនិយម និងវិធីសាស្ត្របែបរៀបចំត្រៀមទុកជាមុន របស់ធនាគារជាតិ នៃកម្ពុជា នាយកដ្ឋានរតនាភិបាល និងទីផ្សារ ក៏មានផែនការពង្រឹងយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងអង្គភាពអាជីវកម្មដទៃទៀត ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មមួយដ៏ប្រកួតប្រជែង ទៅដល់អតិថិជន ដែលមានស្រាប់ និងអតិថិជនថ្មីៗ។ លើសពីនេះ នាយកដ្ឋានរតនាភិបាល និងទីផ្សារ មានគោលដៅលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដោយពង្រីកបណ្តាញឲ្យកាន់តែទូលំទូលាយ ជាមួយនឹងធនាគារដៃគូ និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូផ្សេងទៀតផងដែរ។ នាយកដ្ឋានរតនាភិបាល និងទីផ្សារ នឹងបន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការមូលនិធិបម្រុងទុក ដើម្បីឆ្លើយតបនឹងហេតុការណ៍បន្ទាន់ចាំបាច់ណាមួយ ក៏ដូចជារក្សាភាពខ្លាំងនៃសន្ទនីយភាព ដើម្បីបំពេញតម្រូវការរបស់អតិថិជនបានពេញលេញ។

មិនតែប៉ុណ្ណោះ នាយកដ្ឋានរតនាភិបាល និងទីផ្សារ នឹងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើប្រតិបត្តិការប្រាក់រៀលរបស់ធនាគារ ក្នុងឆ្នាំ២០២៤។ យើងនឹងបន្តខិតខំ ក្នុងការធ្វើពិពិធកម្ម ទៅលើភាគីដៃគូ និងស្វែងរកមធ្យោបាយនានា ដើម្បីត្រៀមបម្រុងឲ្យបានគ្រប់គ្រាន់ សម្រាប់ការកើនឡើង លើតារាងតុល្យការ និងសេវាកម្មទូទាត់ជាប្រាក់រៀល នៅក្នុងធនាគារ ស្របតាមគំនិតផ្តួចផ្តើមជាចម្បងរបស់ធនាគារជាតិ នៃកម្ពុជាផងដែរ។

ហិរញ្ញវត្ថុ



នាយកដ្ឋានហិរញ្ញវត្ថុ មានតួនាទីរៀបចំ និងអនុវត្តគោលការណ៍ និងនីតិវិធីគណនេយ្យ ដើម្បីឲ្យស្របតាមគម្របស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ដែលបានរៀបចំ ដោយធនាគារជាតិ នៃកម្ពុជា។ នាយកដ្ឋាននេះ ក៏ដើរតួនាទីគ្រប់គ្រងរបាយការណ៍ និងការវិភាគលទ្ធផលហិរញ្ញវត្ថុ ជូនគ្រប់អង្គភាពអាជីវកម្មផងដែរ។

ក្នុងការរៀបចំគណនេយ្យហិរញ្ញវត្ថុ យើងធានាថា រាល់ដំណើរការ នៃការរៀបចំ បញ្ជី គណនេយ្យ មានភាព សុក្រឹត តម្លាភាព និងមានការរក្សាទុកយ៉ាងត្រឹមត្រូវ។ យើងក៏ធានាការប្រតិបត្តិតាមបទប្បញ្ញត្តិគ្រប់ពេលវេលា នូវរាល់របាយការណ៍ ដែលតម្រូវស្របតាមបទប្បញ្ញត្តិ របស់ធនាគារជាតិ នៃកម្ពុជា ក៏ដូចជាការប្រកាសពន្ធ ជូននាយកដ្ឋានពន្ធដារ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ យ៉ាងសុក្រឹត និងទាន់ពេលវេលា សម្រាប់គណៈគ្រប់គ្រង និងក្រុមហ៊ុនមេផងដែរ។

➤ សមិទ្ធផលសំខាន់ៗ សម្រាប់ឆ្នាំ ២០២៣

យើងបានធ្វើការ ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ជំនាញក្នុងស្រុក ដើម្បីបង្កើតមូលដ្ឋាន សម្រាប់ការគណនា Expected Credit Loss (ECL) របស់ធនាគារ ដោយផ្អែកលើទិន្នន័យ ដែលមានកន្លងមករបស់ធនាគារ។ យើងបានសហការ ជាមួយនឹងក្រុមការងារជំនាញ ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ដើម្បីជួយក្នុងការរៀបចំការងារនេះ និងធានាឲ្យបាននូវភាពស្របគ្នា រវាងមូលដ្ឋាន នៃការគណនា ECL ដែលអភិវឌ្ឍ នៅក្នុងស្រុក និងក្រុមហ៊ុនមេ។ យើងក៏បានធ្វើការ ជាមួយនាយកផ្នែកអាជីវកម្ម និងក្រុមការងារ នៃនាយកដ្ឋានគ្រប់គ្រងហានិភ័យ សម្រាប់ការរៀបចំ នៃមូលដ្ឋាន សម្រាប់ការគណនា និងមូលដ្ឋានទិន្នន័យផងដែរ។ ក្រុមការងារអនុវត្តគម្រោង បានបញ្ចប់គម្រោង នៃការរៀបចំមូលដ្ឋាន សម្រាប់ការគណនា ECL ហើយបាននិងកំពុងអនុវត្តការគណនា ECL ថ្មីនេះ សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៣។ ដំណាក់កាលនៃការអនុវត្តនេះ បានរួមបញ្ចូលការរៀបចំឯកសារ នៃដំណើរការ ការពិនិត្យមើលគោលនយោបាយ និងការបន្តពិនិត្យតាមដានមូលដ្ឋាន សម្រាប់ការគណនានេះ។

ក្នុងខែធ្នូ ឆ្នាំ២០២២ ធនាគារជាតិ នៃកម្ពុជា បានរៀបចំសិក្ខាសាលាមួយ ស្តីពីទម្រង់របាយការណ៍ថ្មីដែលតម្រូវដោយច្បាប់ សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឲ្យអនុលោមតាម។ ទម្រង់ថ្មីនេះ ត្រូវបានអនុវត្ត ក្នុងដំណាក់កាលសាកល្បង សម្រាប់របាយការណ៍ឆ្នាំហិរញ្ញវត្ថុ ២០២៣។ ក្រុមការងាររបស់យើង បានធ្វើការសិក្សា លើទម្រង់របាយការណ៍ថ្មីនេះ និងបានធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីធានាថា ធនាគារអាចបំពេញតាមតម្រូវការ នៃទម្រង់របាយការណ៍ថ្មី ដែលតម្រូវដោយច្បាប់នេះ ដោយត្រឹមត្រូវ និងទាន់ពេលវេលា។

យើងបានដាក់ចេញនូវគម្រោងអនុវត្តន៍ នៃកម្មវិធីចុះបញ្ជីទ្រព្យសកម្មរយៈពេលវែង និងបានដាក់ដំណើរការកម្មវិធី ដល់អ្នកប្រើប្រាស់ឲ្យបានកាន់តែច្រើន រួមមានសាខា ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម។ កិច្ចការទាំងអស់នេះ បានជួយដល់ការកាត់ត្រាតាមដាន នៃបម្រែបម្រួលទ្រព្យសកម្មរយៈពេលវែង និងភាពត្រឹមត្រូវ និងទាន់ពេលវេលា នៃការរាយការណ៍។

យើងបានបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ការគណនា ECL របាយការណ៍បង់ប្រាក់ឥណទានបែងចែក តាមពេលវេលា និងប្រព័ន្ធចុះបញ្ជីការទូទាត់ប្រាក់អេឡិកត្រូនិក ដោយមានការគាំទ្រ ពីក្រុមការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន។ គម្រោងទាំងនេះ បានជួយក្រុមការងាររបស់យើង ក្នុងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ និងពន្លឿនពេលវេលាបិទបញ្ជីចុងខែ។ មិនតែប៉ុណ្ណោះ វាបានផ្តល់នូវការថែរក្សាមូលដ្ឋានទិន្នន័យឲ្យកាន់តែប្រសើរឡើងផងដែរ។

➤ ផែនការ សម្រាប់ឆ្នាំ២០២៤


ក្រុមការងាររបស់យើង នឹងផ្តោតសំខាន់ លើការអនុវត្ត និងពិនិត្យតាមដានមូលដ្ឋាន សម្រាប់ការគណនា ECL។ ការបន្តពិនិត្យតាមដានមូលដ្ឋាន សម្រាប់ការគណនា ECL នេះ គឺជាផ្នែកមួយ នៃដំណើរការអភិបាលកិច្ច ដើម្បីធានាថា មូលដ្ឋាន សម្រាប់ការគណនានេះ មានភាពត្រឹមត្រូវ និងនៅតែមានសុពលភាព សម្រាប់ការអនុវត្តបន្តទៀត។

ការធ្វើឲ្យប្រសើរឡើង លើប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង និងការរាយការណ៍ នឹងបន្តធ្វើ សម្រាប់ឆ្នាំ២០២៤ ដែលរួមមានស្វ័យប្រវត្តិភាព លើការកាត់រំលស់កម្រៃជើងសារឥណទាន ការបែងចែកឥណទានតាមប្រភេទ នៃវិស័យស្ថាប័ន និងសកម្មភាពសេដ្ឋកិច្ច និងការធ្វើបច្ចុប្បន្នភាព លើកម្មវិធី GFMS។ ក្រុមការងាររបស់យើង នឹងបន្តធ្វើការ ជាមួយនឹងក្រុមការងារ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងក្រុមការងារជំនាញរបស់ក្រុមហ៊ុនមេ សម្រាប់គម្រោងទាំងនេះ ដែលជាផ្នែកមួយ នៃការបង្កើនផលិតភាព ការពន្លឿនពេលវេលាបិទបញ្ជីចុងខែ និងការថែរក្សាមូលដ្ឋានទិន្នន័យឲ្យកាន់តែប្រសើរឡើង។

បន្ថែមពីលើការធ្វើស្វ័យប្រវត្តិភាព នៃប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង យើងនឹងគ្រោងដាក់ចេញនូវគម្រោងផែនការត្រួតពិនិត្យដំណើរការ នៃការគ្រប់គ្រងផ្ទៃក្នុង និងលើការផ្ទៀងផ្ទាត់ ដែលជាផ្នែកមួយ នៃគម្រោងថ្នាក់តំបន់របស់ក្រុមហ៊ុនមេ។ ផែនការនេះ នឹងជួយពង្រឹង ព្រមទាំងលើកកម្ពស់ការគ្រប់គ្រង និងអភិបាលកិច្ចជាមួយ លើប្រតិបត្តិការ នៃនាយកដ្ឋានហិរញ្ញវត្ថុ ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៃនាយកដ្ឋាននេះផងដែរ។

ការគ្រប់គ្រងដើមទុន នឹងនៅតែជាចំណុចផ្តោតសំខាន់ ក្នុងឆ្នាំ២០២៤ ខណៈដែលធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវសេចក្តីប្រកាសថ្មី អំពីដើមទុនបទប្បញ្ញត្តិ និងហានិភ័យឥណទាន សម្រាប់អនុបាតភាពគ្រប់គ្រាន់ នៃដើមទុន សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ កាលពីខែមិថុនា ឆ្នាំ២០២៣។ យើងនឹងបន្តត្រួតពិនិត្យដើមទុន ទាំងថ្នាក់ទី១ និងថ្នាក់ទី២ ដើម្បីអនុលោមតាមដើមទុនបទប្បញ្ញត្តិអប្បបរមារបស់ធនាគារ ក៏ដូចជាការប្រើប្រាស់ឲ្យអស់លទ្ធភាព នៃដើមទុនបទប្បញ្ញត្តិ ដើម្បីគាំទ្រកំណើនអាជីវកម្មស្នូលរបស់ធនាគារ ក្នុងឆ្នាំ ២០២៤-២០២៦។

ធនធានសាជីវកម្ម



នាយកដ្ឋានធនធានសាជីវកម្ម ទទួលបន្ទុកផ្នែកធនធានមនុស្ស រដ្ឋបាល និងការគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការយុទ្ធសាស្ត្រលទ្ធកម្ម។ តួនាទីសំខាន់របស់ផ្នែកធនធានមនុស្ស គឺរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការអភិវឌ្ឍស្ថាប័ន និងការធ្វើផែនការបុគ្គលិករបស់អង្គភាព / ការគិតគូរពីប្រាក់រង្វាន់ និងការគ្រប់គ្រងការអនុវត្តការងារ / ការសិក្សា និងការអភិវឌ្ឍទេពកោសល្យ / ការរួមបញ្ចូលវប្បធម៌ការងារ / ការកសាងកិត្តិនាមស្ថាប័ន / កម្មវិធីទទួលខុសត្រូវសង្គម និងការចូលរួមរបស់បុគ្គលិក ក្នុងស្ថាប័ន។ ផ្នែករដ្ឋបាល និងគ្រប់គ្រងទ្រព្យសម្បត្តិ ព្រមទាំងដំណើរការលទ្ធកម្មយុទ្ធសាស្ត្រ ចាត់ចែងការងាររដ្ឋបាលទូទៅ ការរៀបចំគម្រោង និងការថែរក្សាទ្រព្យសម្បត្តិក្រុមហ៊ុន រួមទាំងដំណើរការលទ្ធកម្ម / ដេញថ្លៃ និងសន្តិសុខ។

ការអភិវឌ្ឍធនធានមនុស្ស និងទេពកោសល្យ

“ យើងពេញចិត្ត ជាមួយការអភិវឌ្ឍទេពកោសល្យ ហើយយើងផ្តល់តម្លៃ ដល់បុគ្គលិកគ្រប់រូប ដែលរួមចំណែកជួយគាំទ្រធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រហូតដល់មានថ្ងៃនេះ។ ”

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺទឹកនៃង

បណ្តុះទេពកោសល្យ



ក្នុងនាមជាស្ថាប័នមួយ ដែលមានភាពរីកចម្រើន តាមរយៈធនធានមនុស្ស ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវបានទទួលស្គាល់ថាជាទីកន្លែងដ៏ល្អមួយ ដែលបណ្តុះទេពកោសល្យ។ យើងតែងតែខិតខំទាក់ទាញ រក្សា និងបណ្តុះសមត្ថភាពនិយោជិតរបស់យើង ដើម្បីឲ្យពួកគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់អនាគត។ ជាការពិតណាស់ យើងក៏ផ្តល់ឲ្យពួកគេ នូវឱកាសនៅខាងក្នុង បន្ទាប់ពីការបញ្ចប់ការសិក្សា និងថ្នាក់តំបន់ផងដែរ។ យើងផ្តល់ឱកាស ដល់និយោជិត ក្នុងការបង្ហាញសមត្ថភាព ទៅតាមក្របខណ្ឌ និងយន្តការ ដែលមានប្រសិទ្ធភាពផ្សេងៗ ដើម្បីធានាដល់ការបង្កើនចំណេះដឹង ការបន្ថែមគុណតម្លៃ ភាពច្នៃប្រឌិត និងការចែករំលែក នៃការអនុវត្តការងារល្អរបស់ពួកគេ។ ចំនួនម៉ោងសិក្សាសរុប ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលជាម្ចាស់នៃការវិនិយោគ លើធនធានមនុស្សរបស់យើង បានកើនដល់ ១៨.៥០០ម៉ោង ក្នុងមួយឆ្នាំ ដែលស្មើនឹង ៣៨ម៉ោងសិក្សា ក្នុងបុគ្គលិកម្នាក់។ លទ្ធផល ដែលបានមកពីកិច្ចខិតខំរបស់យើងនេះ បានជំរុញដល់ការកើនឡើងសមត្ថភាពការងាររបស់និយោជិត ដែលបានកសាង និងពង្រីកចំណុចខ្លាំងខ្ពស់បំផុតរបស់យើង ដើម្បីនាំយកគុណប្រយោជន៍ល្អបំផុត ក្នុងការរក្សាភាពរឹងមាំរបស់ធនាគារ សម្រាប់ការប្រកួតប្រជែងដ៏យូរអង្វែង នៅក្នុងទីផ្សារ។

ភ្ជាប់ទំនាក់ទំនងនិយោជិត



យើងខិតខំបំពេញការងារ ដើម្បីធានាថា ការភ្ជាប់ទំនាក់ទំនងនិយោជិត និងការបំពេញការងារជាក្រុម គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមួយ ដែលត្រូវបានបណ្តុះ តាមរយៈការរៀបចំកម្មវិធីសំខាន់ៗ ដូចជាវគ្គបណ្តុះបណ្តាលចែករំលែកយុទ្ធសាស្ត្រភាពជាអ្នកដឹកនាំ កិច្ចប្រជុំបង្ហាញលទ្ធផលការងារប្រចាំឆ្នាំ (Town Hall) កម្មវិធីជួបជុំជាមួយបុគ្គលិកថ្មីអង្គារ កម្មវិធីកសាងភាពជាក្រុមការងារ និងកម្មវិធីជួបជុំបុគ្គលិកទូទាំងធនាគារជាដើម។ ជាញឹកញយ យើងក៏បានរៀបចំកម្មវិធីស្ទង់មតិការបំពេញការងារផ្ទៃក្នុង ដើម្បីអនុញ្ញាតឲ្យបុគ្គលិករបស់យើង ចែករំលែកសំឡេងរបស់ពួកគេ ដោយជំរុញឲ្យស្ថាប័នទាំងមូល កាន់តែប្រសើរមួយកម្រិតទៀត។ យើងបណ្តុះផ្គត់ផ្គង់ នៃវប្បធម៌បើកចំហ ដើម្បីនាំយកភាពរីកចម្រើន និងភាពប្រសើរឡើង ក្នុងស្ថាប័នការងារ។ យើងជឿជាក់ថា និយោជិត ដែលមានការភ្ជាប់ទំនាក់ទំនងល្អ គឺជាបុគ្គលិក ដែលប្រកបដោយផលិតភាពខ្ពស់ផងដែរ។

មានសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់



យើងមានប្រព័ន្ធគ្រប់គ្រងការអនុវត្តការងារជីវីងមាំ ដែលកំណត់ដោយសូចនាករអនុវត្តន៍ការងារ (KPI)។ យើងធានាថា សូចនាករអនុវត្តន៍ការងារ គឺស្របទៅតាមគោលដៅអាជីវកម្ម និងទិសដៅរបស់ស៊ីអាយអិមប៊ី គ្រប់។ សូចនាករអនុវត្តន៍ការងារ តម្រូវឲ្យមានសមាសធាតុប្រតិបត្តិការ (Compliance) និងអភិបាលកិច្ច (Governance) ដែលផ្សារភ្ជាប់ភាពសមាមាត្រគ្នា រវាងលទ្ធផលការងារ និងប្រាក់រង្វាន់។ ក្រៅពីសូចនាករអនុវត្តន៍ការងារ យើងលើកកម្ពស់វប្បធម៌ នៃការបន្តសម្រេចសមិទ្ធផល នៅក្នុងស្ថាប័ន ដើម្បីធានាថា និយោជិតរបស់យើង គឺស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរ និងអាចទទួលបានការលើកទឹកចិត្តទៀងទាត់ ដែលជួយឲ្យពួកគេអាចសម្រេចបានលទ្ធផលការងារកាន់តែល្អប្រសើរ។

ផ្ដោតអាទិភាព លើការជួយត្រឡប់ ដល់សង្គម



អាទិភាពចម្បង នៃកម្មវិធីទទួលខុសត្រូវសង្គមរបស់យើង គឺរួមមានវិស័យអប់រំ សុខាភិបាល បរិស្ថាន និងអភិវឌ្ឍន៍សង្គម។ និយោជិតរបស់យើង មានឱកាសទាំងជាលក្ខណៈស្ថាប័ន និងបុគ្គល ក្នុងការរួមចំណែកជួយដល់សហគមន៍ ដែលយើងកំពុងប្រកបអាជីវកម្ម។ ការជួយត្រឡប់ ដល់សង្គមនេះ មិនត្រឹមតែជាអាទិភាពចម្បងរបស់យើងប៉ុណ្ណោះទេ តែវាថែមទាំងបានក្លាយជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាផងដែរ ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជីវីងមាំរបស់យើង ក្នុងនាមជាស្ថាប័នគម្រោងមួយ ក៏ដូចជាការបណ្តុះក្តីស្រឡាញ់ និងផ្គត់ផ្គង់ នៃការផ្តល់ឲ្យ ក្នុងចំណោមនិយោជិតរបស់យើង។

លើកកម្ពស់វប្បធម៌ របស់ធនាគារ ស៊ីអាយអិមប៊ី



ក្នុងនាមជាស្ថាប័នមួយ ដែលឆ្ពោះទៅរក តាមចក្ខុវិស័យ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចាត់តាំងវប្បធម៌ការងារ EPICC ដែលផ្ដោតលើគុណតម្លៃស្នូលទាំង៥ រួមមានការបណ្តុះបណ្តាល និងគាំទ្របុគ្គលិកសក្តានុពល ការមានឆន្ទៈខ្ពស់ សុចរិតភាព និងការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការ និងការផ្ដោតលើអតិថិជនជាសំខាន់។ គោលការណ៍ណែនាំនេះ ត្រូវប្រកាន់ខ្ជាប់ នៅគ្រប់សកម្មភាព ដែលយើងប្រព្រឹត្ត ដែលរួមបញ្ចូលទាំងការលើកកម្ពស់ទេពកោសល្យរបស់យើង ដើម្បីបង្កើតសមិទ្ធផល ដល់ស្ថាប័ន ការបណ្តុះផ្គត់ផ្គង់ ដើម្បីសម្រេចបានភាពល្អប្រសើរ ការបំពេញការងារឲ្យបានត្រឹមត្រូវ ទោះបីគ្មានអ្នកណាកំពុងពិនិត្យមើលយើងក៏ដោយ ព្រមទាំងការប្រឹងប្រែង ដើម្បីសម្រេចជោគជ័យរួមស្របពេលដែលយើងខិតខំអស់ពីសមត្ថភាព ក្នុងការផ្តល់ជូនបទពិសោធន៍បម្រើសេវាកម្មដ៏ល្អប្រសើរ។

ទីផ្សារ និងទំនាក់ទំនង



នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រកម្មវិធីទំនាក់ទំនងរបស់ធនាគារ ដើម្បីលើកកម្ពស់សាវតារ និងស្លាកសញ្ញា របស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសកម្ពុជា។ នាយកដ្ឋាននេះ ត្រួតពិនិត្យ លើការទំនាក់ទំនងផ្ទៃក្នុង និងសកម្មភាពទំនាក់ទំនងខាងក្រៅ ដើម្បីជំរុញការលក់ផលិតផល និងសេវាកម្មរបស់ធនាគារ។

នាយកដ្ឋាននេះអភិវឌ្ឍ និងលើកកម្ពស់ការកំណត់ទិសដៅស្លាកសញ្ញាធនាគារ និងរបៀបវារៈទំនាក់ទំនង តាមរយៈក្របខណ្ឌចម្រុះមួយដែលមានមុខងារផ្សេងៗគ្នា ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ / ទំនាក់ទំនងសាធារណៈ និងសារព័ត៌មាន / គ្រប់គ្រងការឧបត្ថម្ភ និងការរៀបចំកម្មវិធីទីផ្សារ ព្រមទាំងការគ្រប់គ្រងទំនាក់ទំនងផ្ទៃក្នុង។

➤ សមិទ្ធផលសំខាន់ៗ ក្នុងឆ្នាំ២០២៣

យើងបានកំណត់ទិសដៅយ៉ាងជាក់លាក់ របស់ធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសកម្ពុជា ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងជាដៃគូពាណិជ្ជកម្ម ដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៅក្នុងស្រុក និងមានបណ្តាញដ៏ទូលំទូលាយ នៅទូទាំងតំបន់អាស៊ាន។ ក្រៅពីបង្កើតយុទ្ធសាស្ត្រ ក្នុងការចាក់គ្រឹះអត្តសញ្ញាណ នៅក្នុងស្រុករបស់ធនាគារ ស៊ីអាយអិមប៊ី យើងបានពឹងផ្អែកលើធនធាន ក្នុងតំបន់របស់ស៊ីអាយអិមប៊ី គ្រប និងភ្ជាប់សេវាកម្មថ្នាក់តំបន់ ដែលសមស្របបំផុត សម្រាប់អតិថិជន ក្នុងប្រទេសកម្ពុជា ដែលរួមមានសេវាកម្មបណ្តាញអេឌីអិម ក្នុងតំបន់អាស៊ាន សេវាផ្ទេរប្រាក់តេលេក្រាម ក្នុងថ្ងៃតែមួយ សម្រាប់៥ប្រទេស ក្នុងតំបន់អាស៊ាន ព្រមទាំងកម្មវិធី និងបុព្វសិទ្ធិពិសេសថ្នាក់តំបន់ សម្រាប់ការទិញទំនិញក្នុងហាង ការទទួលទានអាហារ និងដំណើរកម្សាន្តជាដើម។ មិនតែប៉ុណ្ណោះ យើងបានផ្សព្វផ្សាយលក្ខណៈស្លាកសញ្ញាថ្មីរបស់ ស៊ីអាយអិមប៊ី គ្រប គឺ «រីកចម្រើនទៅមុខ ជាមួយអ្នក» ដែលត្រូវបានប្រើប្រាស់រួមគ្នា នៅគ្រប់ក្រុមហ៊ុនបុគ្គលិករបស់ស៊ីអាយអិមប៊ី គ្រប ពីការប្តេជ្ញាចិត្តរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងការលើកកម្ពស់ភាពរីកចម្រើនរបស់អតិថិជន និងសង្គម ដោយជំរុញការបន្តគាំទ្ររបស់យើង ចំពោះភាគីពាក់ព័ន្ធទាំងអស់ ចំពោះការកសាងជីវិត និងជីវភាពរស់នៅរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើង។

ក្នុងការបំពេញមុខងាររបស់ខ្លួន នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានដឹកនាំរៀបចំសកម្មភាព និងព្រឹត្តិការណ៍របស់ធនាគារនានា។ យើងបានរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់តំបន់ ដែលជាការប្រជុំប្រចាំឆ្នាំកំពូលជាន់ខ្ពស់ថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រប ក្នុងខេត្តសៀមរាប។ លើសពីនេះ យើងបានផ្តល់ជូននូវបទពិសោធន៍ដ៏គួរឲ្យចងចាំមិនអាចបំភ្លេចបាន នៃដំណើរទស្សនាកម្សាន្តពិសេស នៅប្រាសាទអង្គរវត្ត និងកម្មវិធីពិសោធន៍វិស័យហិរញ្ញវត្ថុនៅប្រាសាទធម្មនុដ្ឋ ដល់សមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ទាំងអស់របស់យើង ដែលអញ្ជើញមកពីប្រទេសនានា ក្នុងតំបន់អាស៊ាន។ ចំពោះកម្មវិធីក្នុងស្រុក យើងបានដឹកនាំការរៀបចំពិធីសម្ពោធជាផ្លូវការ នៃទីស្នាក់ការកណ្តាលថ្មី និងការប្តូរទីតាំងសាខាថ្មីចំនួនបី ដែលមានពីរសាខា ក្នុងរាជធានីភ្នំពេញ និងមួយសាខា ក្នុងខេត្តកំពង់ចាម ដើម្បីផ្តល់ជូនអតិថិជន នូវភាពងាយស្រួល និងបរិយាកាស នៃការបម្រើសេវាកម្មធនាគារកាន់តែងាយស្រួល និងកាន់តែស្និទ្ធស្នាល ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយនឹងផលិតផល និងសេវាកម្មធនាគារ ប្រកបដោយភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់។ ជាផ្នែកមួយ នៃកម្មវិធីលើកកម្ពស់បទពិសោធន៍សេវាកម្មអតិថិជន យើងបានប្រារព្ធទិវាថ្លែងអំណរគុណអតិថិជននៅគ្រប់សាខា ទូទាំងប្រទេស ដើម្បីបង្កើតការជួបជុំ និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងអតិថិជន និងបង្ហាញនូវការថ្លែងអំណរគុណរបស់ធនាគារ ដល់អតិថិជន ដែលតែងតែបន្តគាំទ្រ និងជឿជាក់ចំពោះធនាគារ នាពេលកន្លងមក។

ក្នុងនាមជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី បានប្តេជ្ញាចិត្ត ក្នុងការបម្រើជូនអតិថិជន នូវផលិតផល និងសេវាកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងគុណប្រយោជន៍ខ្ពស់។ កាលពីឆ្នាំមុន ធនាគារ ស៊ីអាយអិមប៊ី បាននាំយកផលិតផលថ្មី គឺគណនីសន្សំវីដេអូ ដល់អតិថិជន ដើម្បីទទួលបានបទពិសោធន៍ថ្មី នៃការធ្វើប្រតិបត្តិការធនាគារ និងសន្សំប្រាក់ ក្នុងគណនីតែមួយ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ រហូតដល់ ៣,២៥% ក្នុងមួយឆ្នាំ។ ដើម្បីជំរុញឲ្យគណនីនេះ ទៅដល់ទីផ្សារ នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រទីផ្សារដើម្បីផ្សព្វផ្សាយផលិតផលថ្មីនេះ ទៅកាន់ទាំងអតិថិជនចាស់ និងថ្មី តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗគ្នា រួមមានការចុះផ្សាយព័ត៌មាន បណ្តាញសង្គម និងស្តង់ដារព័ត៌មានជាដើម។ គួរឲ្យកត់សម្គាល់ផងដែរ យើងបានបង្កើនការទាក់ទាញ និងចំណាប់អារម្មណ៍ ពីសាធារណៈជន មកកាន់គណនីសន្សំវីដេអូ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយប្រចាំសប្តាហ៍ ដោយរៀបចំស្តង់ដារព័ត៌មានស្រស់ស្អាត ក្នុងផ្សារទំនើប អ៊ីអេស ភ្នំពេញ និងផ្សារទំនើប អ៊ីអេស សែនសុខ។ តាមរយៈកម្មវិធីកម្សាន្តសប្បាយ រួមទាំងឈុតសម្លែង ពីតារាល្បីឈ្មោះ កម្មវិធីពិព័រណ៍របស់យើង បានទាក់ទាញអ្នកចូលរួមទស្សនាបាត់ពាន់នាក់ ហើយអតិថិជនរាប់រយនាក់ បានបើកគណនី នៅស្តង់ដារព័ត៌មានផ្ទាល់តែម្តង។

ស្របតាមការប្តេជ្ញាចិត្ត ក្នុងការកសាងស្ថាប័នមួយ ប្រកបដោយចីរភាព ដែលអាចជួយគ្រឡប់ ដល់អតិថិជន និងសង្គម ធនាគារ ស៊ីអាយអិមប៊ី បានរៀបចំគម្រោងកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើននៅទូទាំងប្រទេស ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានវិស័យអប់រំ សុខាភិបាល សង្គម និងបរិស្ថាន។ ដោយមានកិច្ចសហការ ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានរៀបចំកម្មវិធីជាកូនឈើ របស់ធនាគារ ស៊ីអាយអិមប៊ី ដោយជោគជ័យ នៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ សកម្មភាពដ៏ល្អប្រពៃនេះ បានសប្បាយភ័យឃើញពីការយកចិត្តទុកដាក់របស់យើង ក្នុងការអភិរក្សតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាផ្សព្វផ្សាយវិស័យទេសចរណ៍ទាំងមូលផងដែរ។ សម្រាប់វិស័យអប់រំ យើងបានគាំទ្រជាដៀងរាល់ឆ្នាំ ដល់ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងការចុះផ្សាយព័ត៌មាន អំពីកម្មវិធីអាហារូបករណ៍អាស៊ាន របស់ស៊ីអាយអិមប៊ី ដោយប្រកាសជាសាធារណៈ និងលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរ ក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ពេញលេញនេះ នៅតាមសាកលវិទ្យាល័យល្បីឈ្មោះ ជុំវិញពិភពលោក។ ជាលទ្ធផល និស្សិតខ្មែរមួយរូប ទទួលបានអាហារូបករណ៍នេះ ក្នុងឆ្នាំ២០២៣ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី។ រហូតមកដល់ពេលនេះ យើងមានមោទនភាព ដែលនិស្សិតខ្មែរចំនួនបីរូប បានប្រកួតប្រជែង ជាមួយនឹងនិស្សិតដទៃទៀត ក្នុងតំបន់អាស៊ាន ហើយទទួលបានអាហារូបករណ៍នេះ។

សម្រាប់មុខងារផ្សេងៗទៀតមាន និងទំនាក់ទំនងសាធារណៈ នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង បានខិតខំបង្កើនការផ្សព្វផ្សាយព័ត៌មានរបស់ធនាគារ ជាមួយនឹងស្ថាប័នសារព័ត៌មាននានា រាប់ចាប់ពីសារព័ត៌មានប្រពៃណី រហូតដល់សារព័ត៌មានឌីជីថល ដូចជាកាសែត ទស្សនាវដ្តី វីឡូ និងទូរទស្សន៍ ព្រមទាំងគេហទំព័រជាដើម។ កម្មវិធីទំនាក់ទំនងសាធារណៈដ៏រឹងមាំរបស់យើង បានបង្កើតនូវទំនុកចិត្តខ្ពស់ក្នុងចំណោមអតិថិជនចាស់ និងថ្មីរបស់យើង ព្រមទាំងបានកសាងស្លាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ធនាគារ ក្នុងទីផ្សារកម្ពុជាផងដែរ។ ក្រៅពីនេះ យើងបានបង្កើត និងធ្វើបច្ចុប្បន្នភាពជាប្រចាំ លើគេហទំព័រទំព័រហ្វេសប៊ុក (Facebook) និងលីងអ៊ីន (LinkedIn) របស់ធនាគារ ដែលជាផ្នែកមួយ នៃកម្មវិធីភ្ជាប់ទំនាក់ទំនង ដើម្បីជួយដល់ធនាគារ ក្នុងការខិតខំកាន់តែជិត ជាមួយនឹងអតិថិជនថ្មីៗ ដែលជួយពង្រីកដល់ទិសដៅអាជីវកម្មរបស់យើង។

➤ ផែនការអាទិភាព សម្រាប់ឆ្នាំ២០២៤

ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំដ៏គួរឲ្យកត់សម្គាល់មួយ សម្រាប់នាយកដ្ឋានទីផ្សារ និងទំនាក់ទំនង។ ធនាគារ ស៊ីអាយអិមប៊ី បានចាក់គ្រឹះ និងបង្កើតកេរ្តិ៍ដ៏ណែនាំយ៉ាងរឹងមាំ សម្រាប់រយៈពេល១៤ឆ្នាំ នៃដំណើរការ និងការសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការឈ្នះពានរង្វាន់ «ទីកន្លែងការងារល្អបំផុត» ដែលផ្តល់ដោយ HR Asia យើងនឹងលើកកម្ពស់ស្លាកសញ្ញា នៃទីកន្លែងការងាររបស់យើង ទៅដល់អ្នកដែលកំពុងស្វែងរកការងារដំបូង និងបុគ្គលិកជំនាញ ដែលមានបទពិសោធន៍ការងារ តាមរយៈការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ និងការគាំទ្រសុខុមាលភាពបុគ្គលិក ព្រមទាំងគោលនយោបាយលើកកម្ពស់ធនធានមនុស្សរបស់ធនាគារ។ តួនាទីស្នូលរបស់យើង គឺលើកកម្ពស់ស្លាកសញ្ញារបស់ធនាគារ ស៊ីអាយអិមប៊ី ជាមួយនឹងនិយមន័យថ្មី «រីកចម្រើនឈានមុខ ជាមួយអ្នក» ក្នុងនាមជាធនាគារអន្តរជាតិ ដែលអាចជំរុញឲ្យបំណងប្រាថ្នា និងគោលដៅ ទាំងផ្ទាល់ខ្លួន និងអាជីវកម្មរបស់អតិថិជន ឈានទៅរកភាពជោគជ័យ។

ស្របតាមយុទ្ធសាស្ត្រ របស់ស៊ីអាយអិមប៊ី គ្រុប យើងនឹងបន្តរក្សា និងពង្រីកអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះ នៃស្លាកសញ្ញាធនាគារ ក្នុងនាមជា «ធនាគារ ដែលផ្តោតលើតំបន់អាស៊ាន» ព្រមទាំងប្រែក្លាយទៅជា «ធនាគារក្នុងស្រុកថ្នាក់តំបន់»។ ឆ្លើយតបទៅនឹងតម្រូវការ និងបរិបទទីផ្សារបច្ចុប្បន្ន យើងនឹងបន្តជំរុញ និងផ្សព្វផ្សាយផលិតផល និងសេវាកម្មសំខាន់ៗ តាមរយៈយុទ្ធនាការទីផ្សារ ដែលពេញនិយម និងថ្មីប្រឌិតខ្ពស់។ មិនតែប៉ុណ្ណោះ យើងនឹងបន្តពង្រីកកម្មវិធីទំនាក់ទំនងសាធារណៈរបស់ធនាគារ ដោយភ្ជាប់ទំនាក់ទំនងកាន់តែទូលំទូលាយ ជាមួយនឹងស្ថាប័នសារព័ត៌មាននានា ទាំងបែបប្រពៃណី និងឌីជីថល។ យើងនឹងបន្តធ្វើឲ្យកាន់តែសកម្ម និងកាន់តែទាក់ទាញ នៅលើបណ្តាញទំនាក់ទំនងសង្គម ស្របតាមទំនោរផ្លាស់ប្តូររបស់អតិថិជន។ តាមរយៈចំណុចខ្លាំងរបស់ធនាគារ ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស យើងនឹងពង្រីកការផ្សព្វផ្សាយឱកាសការងាររបស់ធនាគារ ស៊ីអាយអិមប៊ី ព្រមទាំងបង្ហាញវត្តមានកាន់តែច្រើន និងខ្ជរខ្ជាវជាងមុន ក្នុងទីផ្សារ ជាមួយនឹងក្របខណ្ឌ និងទម្រង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗគ្នា។

បច្ចេកវិទ្យា និងទិន្នន័យ



នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ ប្រតិបត្តិការការងារទូទាំងធនាគារ ដោយមានតួនាទីផ្តល់សេវាកម្ម បច្ចេកវិទ្យាព័ត៌មាន វិទ្យា និងការគ្រប់គ្រងទិន្នន័យ។ បទដ្ឋានប្រតិបត្តិការទាំងមូល យកគំរូតាមនាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យរបស់ ស៊ីអាយអិមប៊ី គ្រប។ នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ រាយការណ៍ដោយផ្ទាល់ទៅកាន់នាយកប្រតិបត្តិ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងរាយការណ៍តាមមុខងារ ទៅកាន់នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ របស់ស៊ីអាយអិមប៊ី គ្របផងដែរ។ នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ ផ្តល់រាល់សេវាកម្មព័ត៌មានវិទ្យា ជូនគ្រប់អង្គភាពអាជីវកម្ម គ្រប់គ្រង រាល់គម្រោងបច្ចេកវិទ្យាព័ត៌មាន ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដែលមានស្រាប់ បង្កើតកម្មវិធី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗ នៅក្នុងក្រុមហ៊ុន ដើម្បីគាំទ្រអាជីវកម្ម និងគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងតាមដានប្រព័ន្ធ សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានជាប្រចាំ។

ក្នុងឆ្នាំ២០២៣ នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ សម្រេចបានគម្រោងយុទ្ធសាស្ត្រចម្បងៗ រួមមាន -គម្រោងទី១៖ ការដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់/ផ្ទេរប្រាក់ តាមរយៈប្រព័ន្ធបាគង -គម្រោងទី២៖ ការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា នៃប្រព័ន្ធហិរញ្ញប្បទានពាណិជ្ជកម្ម -គម្រោងទី៣៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជាធ្វើឱ្យប្រសើរឡើង នូវម៉ាស៊ីនមេ និងប្រព័ន្ធជុកទិន្នន័យ ព្រមទាំងបន្ថែម ប្រព័ន្ធការពារសុវត្ថិភាព ទៅលើប្រព័ន្ធបណ្តាញមួយជាន់ទៀត -គម្រោងទី៤៖ ការកែលម្អប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងប្រព័ន្ធសុវត្ថិភាពរបស់កុំព្យូទ័រទាំងអស់ ដោយធ្វើការជំនួសកម្មវិធីប្រឆាំងមេរោគ ដែលហួស សម័យ ព្រមទាំងធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា នៃប្រព័ន្ធសុវត្ថិភាព Hardware Security Module (HSM) សម្រាប់ប្រព័ន្ធគ្រប់គ្រងប័ណ្ណ -គម្រោងទី៥៖ ការកែលម្អប្រព័ន្ធ ដែលមានស្រាប់ ដើម្បីកាត់បន្ថយ ការងារ ដែលប្រតិបត្តិការដោយដៃ និងគាំទ្រដល់ភាពរីកចម្រើន នៃអាជីវកម្ម ព្រមទាំងអនុលោមតាមនិយ័តករ និងបទប្បញ្ញត្តិច្បាប់។


គម្រោងយុទ្ធសាស្ត្រ ដែលសម្រេចបាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ២០២៣



ការដាក់ឱ្យប្រើប្រាស់ កម្មវិធីទូទាត់/ផ្ទេរប្រាក់ តាមរយៈប្រព័ន្ធបាគង




ការធ្វើបច្ចុប្បន្នភាព បច្ចេកវិទ្យា នៃប្រព័ន្ធ ហិរញ្ញប្បទានពាណិជ្ជកម្ម



ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន



ការកែលម្អប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុង និងប្រព័ន្ធសុវត្ថិភាព របស់កុំព្យូទ័រទាំងអស់



ការកែលម្អប្រព័ន្ធ ដែលមានស្រាប់

ក្នុងឆ្នាំ២០២៤ នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ នឹងផ្តោតលើគម្រោងឌីជីថលថ្មីៗ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុបុគ្គល និងសេវាកម្មហិរញ្ញវត្ថុប្រតិបត្តិការ។ មិនតែប៉ុណ្ណោះ នាយកដ្ឋានបច្ចេកវិទ្យា និងទិន្នន័យ នឹងកែលម្អប្រព័ន្ធដំណើរការ ដោយស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការងារដោយដៃ និងកំហុស និងបន្តធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា នៃប្រព័ន្ធ ដែលហួសសម័យទាំងអស់ ព្រមទាំងបន្តពង្រឹង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធសុវត្ថិភាពផងដែរ។

គម្រោងផ្តោតសំខាន់ ក្នុងឆ្នាំ២០២៣



គម្រោងឌីជីថលថ្មីៗ



ប្រព័ន្ធដំណើរការ ដោយស្វ័យប្រវត្តិ



ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន



ប្រព័ន្ធសុវត្ថិភាព

ប្រតិបត្តិការ



នាយកដ្ឋានប្រតិបត្តិការ ប្រតិបត្តិការងារទូទាំងធនាគារ ដោយបំពេញមុខងារគាំទ្រ ដើម្បីធានាថា រាល់ប្រតិបត្តិការប្រចាំថ្ងៃ របស់អតិថិជន ត្រូវបានប្រព្រឹត្តទៅតាមលក្ខខណ្ឌត្រឹមត្រូវ និងទាន់ពេលវេលា។ តួនាទីចម្បងរបស់នាយកដ្ឋានប្រតិបត្តិការ គឺរួមមានប្រតិបត្តិការផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស ហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់មូលប្បទានបត្រ ការគ្រប់គ្រងម៉ាស៊ីនប្រតិបត្តិការស្វ័យប្រវត្តិ ការគ្រប់គ្រងសាច់ប្រាក់របស់ធនាគារទាំងមូល ប្រតិបត្តិការសេវាធនាគារ តាមប្រព័ន្ធអ៊ីនធឺណិត និងកម្មវិធីធនាគារតាមទូរសព្ទដៃ សេវាកម្មបើកប្រាក់បៀវត្ស ប្រតិបត្តិការធនាគារ ការបញ្ចេញ ឬបង់ផ្តាច់ឥណទាន និងការរក្សាទុកឯកសារសុវត្ថិភាព ព្រមទាំងប្រតិបត្តិការទូទាត់ប្រាក់ តាមប្រព័ន្ធបាគង និងសេវាកម្ម ដទៃទៀត។

ក្នុងឆ្នាំ២០២៣ ក្រៅពីគាំទ្រអង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្មផ្សេងៗទៀតរបស់ធនាគារ នាយកដ្ឋានប្រតិបត្តិការ សម្រេចបានគម្រោងការងារចំនួន១៧ និងធ្វើមជ្ឈការ ទៅលើមុខងារ ចំនួន២ ព្រមទាំងឈ្នះពានរង្វាន់ចំនួន១ ដូចខាងក្រោម៖

- ១៥គម្រោង ផ្ដោតលើការកែលម្អដំណើរការផ្ទៃក្នុង និងពេលវេលាប្រតិបត្តិការ ការបង្កើនផលិតភាពបុគ្គលិក ការទប់ស្កាត់ហានិភ័យ និងការកាត់បន្ថយការព្រិនក្រដាស
- ២គម្រោង ទៅលើការដាក់ឱ្យប្រើប័ណ្ណមានលើប EMV និងប្រព័ន្ធ SWIFT ដើម្បីអនុលោមតាមនិយ័តករ និងច្បាប់
- ការធ្វើមជ្ឈការ ចំពោះមុខងារចំនួន២ ដោយការធ្វើបច្ចុប្បន្នភាព លើអត្រាអនុគ្រោះរបស់អតិថិជន ពីសាខាធនាគារ និងការទូទាត់ធានារ៉ាប់រង ពីផ្នែកលក់ និងចែកចាយផលិតផល
- ការឈ្នះពានរង្វាន់ចំនួន១ គឺពានរង្វាន់ «ប្រតិបត្តិការទូទាត់ប្រាក់ឆ្លើម ឆ្នាំ២០២២» ពីស្ថាប័ន BNY Mellon

តួនាទីចម្បងរបស់នាយកដ្ឋានប្រតិបត្តិការ



ប្រតិបត្តិការផ្ទេរប្រាក់
ក្នុងប្រទេស និងក្រៅប្រទេស



ហិរញ្ញប្បទានពាណិជ្ជកម្ម



ការទូទាត់មូលប្បទានបត្រ



ការគ្រប់គ្រងម៉ាស៊ីន
ប្រតិបត្តិការស្វ័យប្រវត្តិ



ការគ្រប់គ្រងសាច់ប្រាក់
របស់ធនាគារទាំងមូល



ប្រតិបត្តិការសេវាធនាគារ
តាមប្រព័ន្ធអ៊ីនធឺណិត



កម្មវិធីធនាគារ តាមទូរសព្ទដៃ
និងសេវាកម្មបើកប្រាក់បៀវត្ស



ការបញ្ចេញ ឬបង់ផ្តាច់ឥណទាន
និងការរក្សាទុកឯកសារសុវត្ថិភាព



ប្រតិបត្តិការធនាគារ



ប្រតិបត្តិការទូទាត់ប្រាក់ តាម
ប្រព័ន្ធបាគង និងសេវាកម្មដទៃទៀត

ក្នុងឆ្នាំ២០២៤ នាយកដ្ឋានប្រតិបត្តិការ នឹងបន្តយកចិត្តទុកដាក់ លើផែនការដែលបានដាក់ចេញ កាលពីឆ្នាំ២០២៣ ដោយផ្ដោតសំខាន់ ទៅលើការកែសម្រួលប្រព័ន្ធ និងដំណើរការ ពង្រឹងហានិភ័យ ប្រតិបត្តិការ និងអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញផ្ទាល់ខ្លួន និងជំនាញអនុវត្តន៍ការងារ។ ក្រៅពីនេះ យើងនឹងជំរុញឱ្យក្រុមការងារ នៃនាយកដ្ឋានប្រតិបត្តិការ អនុលោមតាម គោលការណ៍ថិរភាព។

គម្រោងផ្ដោតសំខាន់ ក្នុងឆ្នាំ២០២៣



កែសម្រួលប្រព័ន្ធ
និងដំណើរការ



ពង្រឹងហានិភ័យប្រតិបត្តិការ



អភិវឌ្ឍសមត្ថភាពបុគ្គលិក



ជំរុញគោលការណ៍ថិរភាព

យុទ្ធសាស្ត្រ



នាយកដ្ឋានយុទ្ធសាស្ត្ររបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០២២ ដោយទទួលបានបន្ទុកលើការអភិវឌ្ឍ និងការអនុវត្ត នៃផែនការយុទ្ធសាស្ត្ររបស់ធនាគារ ដែលរួមមានយុទ្ធសាស្ត្រអាជីវកម្ម ក្នុងរយៈពេលមធ្យម ដល់រយៈពេលវែង ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម លើកកម្ពស់ការកម្រិតចំណេញ និងចាប់យកឱកាសល្អៗ។ មុខងារផ្ដោតចម្បងដទៃទៀត គឺរួមមានរក្សានូវប្រសិទ្ធភាព នៃស្ថាប័ន និងគំរូប្រតិបត្តិការ។

បន្ថែមពីលើតួនាទីស្នូល ផ្នែកយុទ្ធសាស្ត្រ អង្គភាពគ្រប់គ្រងផលិតផល ចីរភាព និងប្រមូលទិន្នន័យ និងវិភាគអាជីវកម្ម ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានយុទ្ធសាស្ត្រផងដែរ។

គ្រប់គ្រងផលិតផល

អង្គភាពគ្រប់គ្រងផលិតផល គឺជាផ្នែកដ៏សំខាន់មួយ នៃសកម្មភាពអាជីវកម្មរបស់ធនាគារ។ មុខងាររបស់នាយកដ្ឋាននេះ គឺជួយជំរុញធនាគារឲ្យរក្សាបាននូវភាពប្រកួតប្រជែង និងបន្តបង្កើនចំណែកទីផ្សារ ដោយធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជន។

នាយកដ្ឋានគ្រប់គ្រងផលិតផល រួមចំណែករក្សានូវភាពប្រកួតប្រជែង នៅក្នុងទីផ្សាររបស់ធនាគារ តាមរយៈការណែនាំ និងលើកកម្ពស់ផលិតផល និងសេវាកម្មថ្មីៗបន្ថែមទៀត។ ទាំងអស់នេះ ជួយជំរុញធនាគារ ក្នុងការបំពេញតម្រូវការអតិថិជន ស្របតាមការវិវឌ្ឍ ផ្នែកបច្ចេកវិទ្យាទំនើប។ មិនតែប៉ុណ្ណោះ យើងបានសហការជាមួយអង្គភាពពាក់ព័ន្ធនានា រួមមានផ្នែកសេវាកម្មធនាគារឌីជីថល និងប្រតិបត្តិការ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសេវាកម្មធនាគារឌីជីថល។ សេវាកម្មទាំងអស់នេះ គឺរួមមានកម្មវិធីធនាគារចល័ត CIMB Mobile និងសេវាកម្មបណ្តាញអេធីអិម ប្រចាំតំបន់ដែលអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី អាចដកប្រាក់ជាប្រចាំប្រចាំថ្ងៃក្នុងស្រុក តាមប្រទេស ក្នុងតំបន់អាស៊ាន រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។

ការបំពេញចិត្តអតិថិជន គឺជាទិសដៅស្នូល នៃយុទ្ធសាស្ត្រផលិតផលរបស់យើង។ យើងនឹងបន្តជំរុញឲ្យផលិតផលឥណទាន សម្រាប់បុគ្គល និងប្រាក់បញ្ញើរបស់យើង កាន់តែមានភាពងាយស្រួល និងទាក់ទាញ ដោយធ្វើការទទួលយករាល់មតិយោបល់ដ៏មានតម្លៃ ពីអតិថិជន និងប្រើប្រាស់ការអនុវត្តយុទ្ធសាស្ត្រទីផ្សារល្អបំផុត។ មិនតែប៉ុណ្ណោះ យើងមានផែនការនាំយកសេវាកម្ម និងផលិតផលបន្ថែមទៀតផងដែរ ដើម្បីផ្តល់ជាប្រយោជន៍ ដល់សង្គម និងសហគមន៍ ស្របតាមគោលការណ៍អភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ប្រមូលទិន្នន័យ និងវិភាគអាជីវកម្ម

នាយកដ្ឋានប្រមូលទិន្នន័យ និងវិភាគអាជីវកម្ម មានទិសដៅ ក្នុងការជួយធ្វើវិមជ្ឈការទិន្នន័យរបស់ធនាគារទាំងមូល ដោយធ្វើការសម្រួលដំណើរការសម្អាតទិន្នន័យ និងរាយការណ៍តាមស្តង់ដារ។ យើងបង្កើតស្វ័យប្រវត្តិកម្ម នៃទិន្នន័យ និងការវិភាគអាជីវកម្ម ពីដើមដល់ចប់ ដែលផ្តល់ឱកាស ដល់អង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្ម ក្នុងការសម្រេចចិត្តកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន។ ទំនួលខុសត្រូវសំខាន់ៗរបស់នាយកដ្ឋានប្រមូលទិន្នន័យ និងវិភាគអាជីវកម្ម គឺរួមមាន៖

- ការបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ៖ ជាប្រព័ន្ធ ដែលផ្តល់កន្លែងផ្ទុកទិន្នន័យដ៏មានសុវត្ថិភាពមួយ នឹងដើរតួនាទីជាប្រភពដ៏សំខាន់ នៃភាពពិតប្រាកដ ដោយផ្តល់នូវទិន្នន័យ សម្រាប់ការប្រើប្រាស់រួមគ្នា និងងាយយកមកប្រើបានទាន់ពេល។
- វិភាគអាជីវកម្ម៖ វិធីសាស្ត្រវិភាគអាជីវកម្ម និងរាយការណ៍ផ្សេងៗ ផ្តល់ឲ្យអ្នកប្រើប្រាស់ នូវរបាយការណ៍ និងព័ត៌មានយ៉ាងស៊ីជម្រៅ។
- ស្វ័យប្រវត្តិកម្មដំណើរការ៖ ស្វ័យប្រវត្តិកម្ម នៃការប្រមូលទិន្នន័យ និងដំណើរការអាជីវកម្ម ជួយកាត់បន្ថយការងារ និងកំហុសឆ្គងដោយដៃ ហើយបង្កើនផលិតភាពអាជីវកម្មផងដែរ។

ចីរភាព

ធនាគារ ស៊ីអាយអិមប៊ី ប្តេជ្ញាចិត្ត ក្នុងការកសាងស្ថាប័នមួយ ប្រកបដោយចីរភាព ដែលជួយដល់អតិថិជន និងសង្គមទាំងមូល។ តាមរយៈគោលការណ៍ចីរភាព ដែលបានចែងក្នុងផែនការ អាជីវកម្មរបស់ធនាគារ យើងប្តេជ្ញាចិត្ត ក្នុងការប្រតិបត្តិការអាជីវកម្ម ផ្អែកលើបរិបទមួយ ដែលយើងទទួលខុសត្រូវ លើសកម្មភាពរបស់យើង។ ដោយប្រកាន់ខ្ជាប់នូវចីរភាព យើងរួមបញ្ចូលការ យកចិត្តទុកដាក់ អំពីសង្គម បរិស្ថាន និងសេដ្ឋកិច្ច នៅគ្រប់ការសម្រេចចិត្ត ផ្នែកអាជីវកម្មរបស់យើង ដែលរួមមានការផ្តល់ហិរញ្ញប្បទាន ការទទួលប្រាក់បញ្ញើ ដំណើរការលទ្ធកម្ម និងប្រតិបត្តិការ អាជីវកម្មផ្សេងៗ។

វត្ថុបំណងរបស់យើង គឺដើម្បីបង្កើតផលវិជ្ជមាន ក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង។ យើងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងខ្ពស់ ក្នុងការវាយតម្លៃ និងបង្កើតវិធានការ ដែលកាត់បន្ថយ ផលវិបាក ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយសមភាព និងសមធម៌សង្គម ដែលរួមមានការការពារសិទ្ធិមនុស្ស នៅគ្រប់គុណតម្លៃស្នូលរបស់យើង។ ហានិភ័យចីរភាព ត្រូវបានគ្រប់គ្រង តាមរយៈការ ខិតខំស្វែងយល់ស៊ីជម្រៅ និងដំណើរការស្នើសុំអនុម័ត ដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ យើងភ្ជាប់ទំនាក់ទំនង ដោយបើកចំហ ជាមួយអតិថិជន និងភាគីពាក់ព័ន្ធ ហើយព្យាយាមជះឥទ្ធិពល ជាវិជ្ជមាន លើការបំពេញការងារ និងការប្តេជ្ញាចិត្ត នៃចីរភាពផ្ទាល់ខ្លួនរបស់ពួកគេ។

អាជីវកម្ម ប្រកបដោយចីរភាព គឺជាឱកាសទីផ្សារ ដែលកំពុងកើនឡើងខ្លាំង។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ យើងស្គាល់ច្បាស់ នូវសមត្ថភាព និងទំនួលខុសត្រូវរបស់យើង ក្នុងការបង្កើត នូវបណ្តាញធនធាន ដើម្បីទទួលបានសេដ្ឋកិច្ចបែកចែក និងសមភាពមួយ។ ស្របតាមតម្រូវការលើទីផ្សារ យើងនឹងអភិវឌ្ឍផលិតផល និងសេវាកម្ម ជាមួយនឹងការជះឥទ្ធិពលជាវិជ្ជមាន ដែលលើក កម្ពស់ស្តង់ដារជីវិតរបស់អតិថិជន ហើយជាមួយគ្នានេះដែរ អាចរួមចំណែកដល់បរិស្ថាន និងសង្គមទាំងមូល។

ការគ្រប់គ្រងហានិភ័យ



ភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ការផ្លាស់ប្តូរ លើតម្រូវការបទប្បញ្ញត្តិ និងហានិភ័យថ្មីៗ បានកើតចេញពីទស្សនវិស័យ នៃការអនុលោមតាមច្បាប់ និងផ្នែកបច្ចេកវិទ្យា។ ដូច្នេះហើយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតនូវប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តសម្រេចបានផលចំណេញ ដែលសមតុល្យ នឹងហានិភ័យ និងបង្កើតភាគហ៊ុនិក និងគុណតម្លៃរបស់ភាគហ៊ុនិក។ ធនាគារបានចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាផ្នែកមួយយ៉ាងសំខាន់ នៃយុទ្ធសាស្ត្រ ផែនការអាជីវកម្ម ប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ បានចូលរួមតាំងពីដំណាក់កាលដំបូង នៃកិច្ចពិភាក្សាអំពីយុទ្ធសាស្ត្រ និងដំណើរការ ទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ រួមមានការវាយតម្លៃផែនការ ការវិភាគសេណារីយ៉ូ ការវាយតម្លៃ ឥណទាន ការវាយតម្លៃ និងកំណត់ផលិតផលថ្មីៗ នៃតម្រូវការដើមទុន ព្រមទាំងការវិភាគ/ធ្វើតេស្តផលវិបាក នៃហានិភ័យ ដែលពាក់ព័ន្ធផងដែរ។ ការងារគាំទ្រទាំងអស់នេះ អនុញ្ញាតឲ្យអង្គភាពអាជីវកម្ម ក្នុងការប៉ាន់ស្មាននូវហានិភ័យ រៀបចំ និង ផលចំណេញ ពីការសម្រេចចិត្តរបស់ពួកគេ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី គ្រប បានប្រើប្រាស់ក្របខណ្ឌ គ្រប់គ្រងហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (EWRM) ដើម្បីគ្រប់គ្រងហានិភ័យ និង ឱកាសរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព។ ក្របខណ្ឌ EWRM ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង នូវឧបករណ៍មួយ ដើម្បីធ្វើការប្រមូលមើលទុកជាមុន និងគ្រប់គ្រងហានិភ័យ ដែលមានស្រាប់ និង ហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើការពិចារណា ទៅលើការប្រែប្រួលហានិភ័យ ស្របតាមការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម បរិយាកាសពីខាងក្រៅ និង/ឬ បទប្បញ្ញត្តិច្បាប់។

គណៈកម្មាធិការហានិភ័យ គឺជាគណៈកម្មាធិការមួយ ដែលទទួលសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល និងរាយការណ៍ ទៅក្រុមប្រឹក្សាភិបាល នូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។ កិច្ចប្រជុំរបស់គណៈកម្មាធិការហានិភ័យ បានធ្វើឡើងជាប្រចាំរាល់ខែ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តការងារ ចំពោះការគ្រប់គ្រងហានិភ័យ និងសកម្មភាពការងារទាំងអស់របស់ធនាគារ។

ដោយមានការគាំទ្រ ពីគណៈកម្មាធិការឥណទានកម្ពុជា គណៈកម្មាធិការគុណភាពទ្រព្យសកម្មកម្ពុជា និងក្រុមការងារគ្រប់គ្រងហានិភ័យ គណៈកម្មាធិការហានិភ័យមានទំនួលខុសត្រូវ ក្នុងការធានានូវ ការប្រកាន់ខ្ជាប់ ទៅនឹងវិស័យអាចកែច្នៃយកម្រិតហានិភ័យ និងឥរិយាបថហានិភ័យ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវបន្ថែមលើនោះ គឺរួមមានការត្រួតពិនិត្យ និងការវិភាគនិន្នាការ វិសាលភាពគុណភាពទ្រព្យសកម្មរបាយការណ៍បញ្ជីតាមដាននិងការត្រួតពិនិត្យគោលនយោបាយ។ គណៈកម្មាធិការហានិភ័យក៏មានទំនួលខុសត្រូវក្នុងការបញ្ជាក់ភាពគ្រប់គ្រាន់នៃវិធានការសម្រាប់ដោះស្រាយ បញ្ហាឥណទានសំខាន់ៗផងដែរ។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម មានទំនួលខុសត្រូវប្រចាំថ្ងៃ ក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាព ទម្រង់សាច់ប្រាក់ តារាងតុល្យការ និងយុទ្ធសាស្ត្រការពារ ហានិភ័យអត្រា ការប្រាក់ជារួម ក្នុងទម្រង់បញ្ជីធនាគារ ព្រមទាំងការធានានូវទម្រង់ហានិភ័យផ្សេងៗ ស្ថិតក្នុងវិស័យអាចកែច្នៃយកម្រិតហានិភ័យ ដែលបានកំណត់។ កិច្ចប្រជុំ នៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង ទ្រព្យអកម្ម ត្រូវបានប្រព្រឹត្តទៅ ជាប្រចាំរាល់ខែ ហើយរាយការណ៍បន្ត ទៅគណៈកម្មាធិការហានិភ័យ។

ហានិភ័យឥណទាន

ហានិភ័យឥណទាន សំដៅដល់លទ្ធភាពនៃការខាតបង់ ដោយសារអតិថិជន ដែលមានបំណុល ជាមួយធនាគារ ដៃគូទីផ្សារ ឬអ្នកចេញមូលបត្រ ឬភាគីពាក់ព័ន្ធដទៃទៀត បរាជ័យ ក្នុងការ បំពេញកាតព្វកិច្ច សម្រាប់ការទូទាត់សងមកធនាគារវិញ តាមការសន្យា។

គោលបំណង នៃការគ្រប់គ្រងហានិភ័យឥណទាន គឺដើម្បីរក្សាបាននូវហានិភ័យឥណទាន ស្ថិតក្នុងកម្រិតសមស្របមួយ រៀបចំដើមទុន ហើយធានាថា ផលចំណេញ គឺសមស្របទៅនឹង ហានិភ័យ។ បើគ្មានការគ្រប់គ្រងហានិភ័យឥណទានទេ ផលប៉ះពាល់ ពីការខាតបង់នានា អាចនឹងកើតមានឡើងខ្ពស់។

ក្របខណ្ឌផ្តល់សិទ្ធិវាយតម្លៃហានិភ័យ មានបញ្ចូលអ្នកជំនាញវាយតម្លៃមធ្យម ដែលធ្វើឲ្យប្រសើរឡើង នូវដំណើរការអនុម័តឥណទាន និងការកំណត់ច្បាស់លាស់ នៃគោលនយោបាយ និង នីតិវិធី ដែលចែងពីដែនកំណត់ និងប្រភេទ នៃសិទ្ធិអំណាច ដែលផ្តល់ឲ្យបុគ្គលឯករាជ្យនោះ។ ធនាគារបានអនុវត្តការអនុម័តឥណទានច្រើនកម្រិត គិតចាប់ពីអ្នកជំនាញវាយតម្លៃ នៅកម្រិតអាជីវកម្ម អ្នកជំនាញវាយតម្លៃមធ្យម រវាងអង្គភាពអាជីវកម្ម និងកត្តាហានិភ័យ រហូតដល់គណៈកម្មាធិការឥណទាន និង/ឬ កម្រិតលើសពីនេះទៀត។

ទំហំឥណទាន ត្រូវបានតាមដានយ៉ាងសកម្ម ពិនិត្យមើលជាប្រចាំ និងរាយការណ៍យ៉ាងទៀងទាត់ ជូនគណៈកម្មាធិការហានិភ័យ និងក្រុមប្រឹក្សាភិបាល។ គុណភាពទ្រព្យសកម្ម ត្រូវបាន តាមដានយ៉ាងជិតស្និទ្ធ ហើយផលអវិជ្ជមាន ត្រូវបានកំណត់អត្តសញ្ញាណ វិភាគ និងពិភាក្សា ជាមួយនឹងអង្គភាពអាជីវកម្ម ដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការកែលម្អឲ្យបានសមស្រប បើចាំបាច់។

ការអនុវត្តបច្ចេកទេសកាត់បន្ថយហានិភ័យឥណទាន ដូចជាការរៀបចំឥណទាន និងការដាក់ទ្រព្យបញ្ចាំ និង/ឬ ការគាំទ្រភាគីទីបី គឺជាផ្នែកដ៏សំខាន់មួយ នៃដំណើរការគ្រប់គ្រងហានិភ័យ ឥណទាន។ អ្នកជំនាញកាត់បន្ថយហានិភ័យឥណទាន ត្រូវបានបង្កើតឡើង តាមកាលៈទេសៈជាក់ស្តែង ហើយត្រូវបានចាត់ទុកជាបុគ្គលសំខាន់បន្ទាប់ សម្រាប់ការសិក្សាហានិភ័យឥណទានរបស់ អតិថិជន។

ហានិភ័យសន្ទនីយភាព និងប្រភពទុន

ហានិភ័យសន្ទនីយភាព និងប្រភពទុនសំដៅដល់ហានិភ័យដែលកំពុងមាន និងអាចកើតមាន ដែលប៉ះពាល់ដល់ប្រាក់ចំណូល ប្រភពទុនរបស់ភាគហ៊ុនិក ឬកេរ្តិ៍ឈ្មោះរបស់ធនាគារ ដែលបណ្តាលមកពីធនាគារពុំមានលទ្ធភាព ក្នុងការបំពេញតម្រូវការសាច់ប្រាក់ នាពេលបច្ចុប្បន្ន និងពេលអនាគត ឬមិនអាចបំពេញកាតព្វកិច្ច តាមបទប្បញ្ញត្តិ ហើយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងរងការខាតបង់ លើសពីការរំពឹងទុក។ ហានិភ័យសន្ទនីយភាព កើតចេញពីភាពមិនត្រូវគ្នា នៃពេលវេលាលំហូរសាច់ប្រាក់។

គោលបំណង ក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាព គឺដើម្បីធានាថា ធនាគារអាចបំពេញតាមកាតព្វកិច្ចលំហូរសាច់ប្រាក់ទាន់ពេលវេលា និងគ្រប់គ្រងខ្ទង់ចំណាយ ដោយប្រសិទ្ធភាពខ្ពស់។ ការតាមដាន និងគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃ គឺផ្អែកលើមូលដ្ឋាន នៃការព្យាករណ៍លំហូរសាច់ប្រាក់របស់ធនាគារ ទាំងស្ថិតក្រោមស្ថានភាពអាជីវកម្មធម្មតា និងស្ថានភាពកំពុងមានវិបត្តិ។ អនុបាតក្របខណ្ឌសន្ទនីយភាព គឺជាឧបករណ៍ក្រិតសន្ទនីយភាពមួយដ៏សំខាន់ និងជាតម្រូវការបទប្បញ្ញត្តិ ដែលកំណត់ឡើង ដើម្បីធានាថា ធនាគារមានទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសន្ទនីយភាព ក្នុងស្រ្តូសសេណារីយ៉ូ សម្រាប់រយៈពេល ៣០ថ្ងៃ។

ធនាគារក៏បានធ្វើស្រ្តូសតេស្ត (Stress Test) យ៉ាងទៀងទាត់ជារៀងរាល់ឆមាស រួមទាំងការធ្វើស្រ្តូសតេស្ត ទៅលើសន្ទនីយភាព ដើម្បីកំណត់ប្រភព នៃវិបត្តិសន្ទនីយភាព ដែលអាចកើតមាន និងទំហំផលបត្រ ដែលងាយរងគ្រោះ ដើម្បីប៉ាន់ស្មានផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងបង្កការងាយស្រួល ដល់គណៈគ្រប់គ្រងរបស់ធនាគារ ក្នុងការចាត់វិធានការ ទុកជាមុន។

បន្ថែមលើការអនុវត្ត ស្របតាមបទប្បញ្ញត្តិ ដែលតម្រូវដោយនិយ័តករ ធនាគារបានបង្កើតផែនការកំណត់ផ្ទៃក្នុង និងកម្រិតវិសាមញ្ញភាព ជាមធ្យមសម្រាប់គ្រប់គ្រងហានិភ័យសន្ទនីយភាព។ ចំណាត់ការគ្រប់គ្រង ត្រូវបានបង្កើតឡើង ដើម្បីជូនដំណឹងដល់គណៈគ្រប់គ្រង ចំពោះវិបត្តិសន្ទនីយភាពចម្បងៗ ដែលអាចនឹងកើតមាន។ ផែនការកំណត់ និងកម្រិតវិសាមញ្ញភាព ព្រមទាំងគោលនយោបាយ និងនីតិវិធី ដែលពាក់ព័ន្ធទាំងអស់នេះ ត្រូវបានត្រួតពិនិត្យ យ៉ាងទៀងទាត់ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរបទប្បញ្ញត្តិ ការផ្លាស់ប្តូរតម្រូវការអាជីវកម្ម និងលក្ខខណ្ឌបម្រែបម្រួលទីផ្សារ។ ការធ្វើតេស្តលើផែនការទុនយថាភាព ត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីផ្តល់ជាសញ្ញា ដល់ថ្នាក់គ្រប់គ្រង ក្នុងការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល អំឡុងពេលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារអវិជ្ជមាន។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ មានទំនួលខុសត្រូវ ក្នុងការពិនិត្យតាមដាន ដោយឯករាជ្យ ចំពោះហានិភ័យសន្ទនីយភាពរបស់ធនាគារ និងរៀបចំរបាយការណ៍ប្រចាំខែ ជូនគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កិច្ចប្រជុំមិនបានគ្រោងទុកជាច្រើន របស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រូវបានរៀបចំឡើង ដើម្បីកំណត់យុទ្ធសាស្ត្រអាជីវកម្មផ្សេងៗ ក្នុងការធ្វើពិធីកម្មប្រភពទុន ដើម្បីបង្ការលំហូរចេញប្រាក់បញ្ញើ ដែលអាចកើតមាន និងពង្រីកទំហំប្រាក់បញ្ញើរបស់អតិថិជន។

ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ សំដៅដល់ហានិភ័យ នៃការខាតបង់ដោយផ្ទាល់ ឬប្រយោល ដែលបណ្តាលមកពីភាពមិនគ្រប់គ្រាន់ ឬបរាជ័យ នៃដំណើរការស្តង់ដារផ្ទៃក្នុង មនុស្ស ប្រព័ន្ធកុំព្យូទ័រ ឬកត្តាពីខាងក្រៅ។ ហានិភ័យប្រតិបត្តិការ គឺជាបញ្ចូលនូវហានិភ័យនីតិកម្ម តែមិនជាប់ពាក់ព័ន្ធនឹងហានិភ័យយុទ្ធសាស្ត្រឡើយ។

ធនាគារបានបង្កើតស្តង់ដារវិធីសាស្ត្រ ឧបករណ៍ និងដំណើរការ ក្នុងការកំណត់ វាយតម្លៃ រាយការណ៍ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ សម្រាប់អ្នកគ្រប់គ្រងហានិភ័យគ្រប់គ្នា នៅទូទាំងធនាគារ។ ធនាគារបានដាក់ដំណើរការឧបករណ៍គ្រប់គ្រងហានិភ័យប្រតិបត្តិការ រួមមានការគ្រប់គ្រងព្រឹត្តិការណ៍ប្រតិបត្តិការ និងទិន្នន័យបាត់បង់ ការវាយតម្លៃដោយខ្លួនឯង លើការគ្រប់គ្រង និងហានិភ័យ ការគ្រប់គ្រងបញ្ហាត្រួតពិនិត្យ សូចនាករហានិភ័យគន្លឹះ និងដំណើរការអនុម័តផលិតផលថ្មីៗ។

យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារ គឺអាស្រ័យលើក្របខណ្ឌគ្រប់គ្រងហានិភ័យរឹងមាំមួយ ដែលផ្តល់នូវគោលការណ៍ណែនាំរួម ជាមួយនឹងរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីបណ្តុះបណ្តាលគ្រប់គ្រងហានិភ័យដ៏សកម្មមួយ។ ការពិនិត្យតាមដាន ដើម្បីកំណត់ហានិភ័យ ត្រូវបានបង្កើតឡើងជាចម្បង ដោយក្រុមការងារគ្រប់គ្រងហានិភ័យ តាមរយៈការផ្តល់របាយការណ៍ប្រចាំខែ ជូនគណៈកម្មាធិការហានិភ័យ ដែលចាត់ចែង និងពិនិត្យតាមដានបរិយាកាសគ្រប់គ្រងរួមរបស់ធនាគារ។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅដល់ហានិភ័យ ដែលធ្វើឲ្យខាតបង់ ដោយសារការប្រែប្រួល លើអត្រាការប្រាក់ ក្នុងទីផ្សារ អត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស គម្លាតឥណទាន តម្លៃមូលធន និងតម្លៃវត្ថុធាតុដើម ព្រមទាំងកត្តាប្រែប្រួល ដែលពាក់ព័ន្ធមួយចំនួនទៀត។

ហានិភ័យអត្រាការប្រាក់ សំដៅដល់ហានិភ័យ ដែលធ្វើឲ្យខាតបង់ ដល់ទំហំសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ធនាគារ ដោយសារការប្រែប្រួល នៃអត្រាការប្រាក់។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងដោយរឹតតែបន្ថែមហានិភ័យដែលអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យក្លែងបន្លំ

ហានិភ័យក្លែងបន្លំ សំដៅដល់ហានិភ័យ នៃការខាតបង់ ដែលបណ្តាលមកពីសកម្មភាព ឬស្ថានភាព នៃការបោកបញ្ឆោត ឬធ្វេសប្រហែស ដោយមានចេតនាលាក់បាំង លុបលាង បំភ្លៃ ក្លែងបន្លំ ។ល។ ដើម្បី -(១). កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយខុសច្បាប់ និងអយុត្តិធម៌ -(២). ប្រើប្រាស់បុគ្គល ឬក្រុមណាមួយ ឲ្យចុះចាញ់ដោយឆន្ទៈ ឬដោយគ្មានឆន្ទៈ នៃកម្មសិទ្ធិ/សិទ្ធិស្របច្បាប់ -(៣). ធ្វើឲ្យខូចខាតដល់បុគ្គល ឬក្រុមណាមួយ។

ធនាគារបានបង្កើតគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យក្លែងបន្លំ ដើម្បីបង្ការ កំណត់ និងឆ្លើយតបនឹងហានិភ័យ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ បទប្បញ្ញត្តិច្បាប់ កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុ ចំពោះឧប្បត្តិហេតុក្លែងបន្លំ ដែលបានកើតឡើង និងជះឥទ្ធិពល ដល់ធនាគារ អតិថិជន និងភាគីពាក់ព័ន្ធនានា។

ក្រុមការងារគ្រប់គ្រងហានិភ័យ ត្រួតពិនិត្យ និងតាមដានសកម្មភាពក្លែងបន្លំ ដែលបានទទួលការរាយការណ៍ និងពេលវេលាឆ្លើយតប នៃការស៊ើបអង្កេតការក្លែងបន្លំ ដើម្បីធានាថា សកម្មភាពក្លែងបន្លំ ដែលសង្ស័យទាំងអស់ ត្រូវបានដោះស្រាយទាន់ពេលវេលា ជាមួយនឹងការធ្វើបច្ចុប្បន្នភាព និងការត្រួតពិនិត្យប្រចាំខែ ដោយគណៈកម្មាធិការហានិភ័យ។

ការគ្រប់គ្រងនិរន្តរភាពនៃ អាជីវកម្ម

កម្មវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម ដែលបានចែង នៅក្នុងគោលនយោបាយ និងនីតិវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្មរបស់ធនាគារ ត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយវិបត្តិ ធានានូវនិរន្តរភាព នៃសេវាកម្ម ដល់អតិថិជន និងគាំទ្រដំណើរការអាជីវកម្ម។ កម្មវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម ដើរតួនាទីចម្បង ក្នុងការបង្កើតវិធីសាស្ត្រ និងឧបករណ៍ជំនួយ សម្រាប់ការអនុវត្តផែនការគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម នៅទូទាំងធនាគារ ក៏ដូចជាធានានូវការសម្របសម្រួល និងការត្រួតពិនិត្យដ៏មានប្រសិទ្ធភាព លើគ្រប់សកម្មភាពគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម។

ការពិនិត្យមើល ការវាយតម្លៃឡើងវិញ និងការធ្វើបច្ចុប្បន្នភាពទៀងទាត់ សម្រាប់ការរៀបចំឯកសារ និងផែនការរបស់កម្មវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម ត្រូវបានបង្កើតឡើង ដើម្បីធានានូវភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងផ្នែកពាក់ព័ន្ធ នៃយុទ្ធសាស្ត្រស្តារអាជីវកម្មឡើងវិញ។ ផែនការទាំងអស់នេះ បានដាក់បញ្ចូលការហាត់សម និងធ្វើតេស្តជាទៀងទាត់។ គណៈកម្មាធិការគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្មរបស់ធនាគារ ផ្តល់មតិយោបល់ លើកម្មវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម ដើម្បីធានាថា ធនាគារបានបំពេញតាមតម្រូវការ នៃបញ្ញត្តិច្បាប់ និងបទប្បញ្ញត្តិរបស់កម្មវិធីគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម ដោយប្រកាន់ខ្ជាប់នូវការអនុវត្តឲ្យបានល្អប្រសើរបំផុត និងស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃអាជីវកម្ម។

ហានិភ័យបច្ចេកវិទ្យា

ហានិភ័យបច្ចេកវិទ្យា សំដៅដល់ហានិភ័យ នៃការខាតបង់ ដែលបណ្តាលមកពីការគ្រប់គ្រងខ្វះចន្លោះ នៃបុគ្គលិក ដំណើរការ និង/ឬ បច្ចេកវិទ្យា ដែលរួមមានហានិភ័យប្រតិបត្តិការ ហានិភ័យ ហិរញ្ញវត្ថុ ហានិភ័យការអនុលោមតាមច្បាប់ និងហានិភ័យកេរ្តិ៍ឈ្មោះ ដែលបណ្តាលមកពីការបញ្ចេញព័ត៌មាន ដោយគ្មានការអនុញ្ញាត ការកែប្រែ ឬការរំខាន ការបំពានទិន្នន័យ និងការបាត់បង់ ឬការខូចខាត។

ក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា មានទំនួលខុសត្រូវ ក្នុងការធានានូវការអនុវត្តរួម នៃក្របខណ្ឌគ្រប់គ្រងហានិភ័យបច្ចេកវិទ្យារបស់ធនាគារ ដោយធានានូវការអនុលោមតាម បទប្បញ្ញត្តិច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំ ដែលពាក់ព័ន្ធ។ ក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា បំពេញការងារយ៉ាងសកម្ម ជាមួយនឹងក្រុមការពារជូនដំណឹង ក្នុងការកំណត់ ហានិភ័យបច្ចេកវិទ្យា និងផ្ទៀងផ្ទាត់ភាពពេញលេញ និងប្រសិទ្ធភាព នៃការគ្រប់គ្រង ដើម្បីចៀសវាងហានិភ័យ ពីការរំខានផ្សេងៗ។ បន្ថែមពីលើនេះ ក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ពិនិត្យមើលការវាយតម្លៃហានិភ័យ ដែលធ្វើឡើងដោយអង្គភាពអាជីវកម្ម សម្រាប់ផ្នែកបច្ចេកវិទ្យា ដែលពាក់ព័ន្ធនឹងកម្មវិធី និងដំណើរការ ហើយផ្តល់យោបល់ អំពីការកែលម្អដ៏សមរម្យមួយ។

ស្ថិតក្រោមក្របខណ្ឌអភិបាលកិច្ចហានិភ័យ ក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា រាយការណ៍យ៉ាងទៀងទាត់ ជូនដល់ក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យារបស់ស៊ីអាយអិមប៊ី គ្រប ដើម្បីផ្តល់នូវការត្រួតពិនិត្យ និងការវាយតម្លៃពិចារណា ដោយឯករាជ្យ អំពីហានិភ័យបច្ចេកវិទ្យា ផ្នែកលើវិស័យអាប័កថាយកម្រិតហានិភ័យបច្ចេកវិទ្យា ដែលបានអនុម័តរួច។

ហានិភ័យឥតយុត្តិធម៌

ហានិភ័យឥតយុត្តិធម៌ សំដៅដល់ហានិភ័យ ដែលបណ្តាលមកពីការរៀបចំឥតយុត្តិធម៌ ដែលអាចបង្កឲ្យមានការរំខាន ដល់ប្រតិបត្តិការអាជីវកម្ម ការខាតបង់ ផ្នែកហិរញ្ញវត្ថុ ឬការខូចខាត កេរ្តិ៍ឈ្មោះរបស់ធនាគារ។

ធនាគារបានកែសម្រួលគោលនយោបាយ និងនីតិវិធីគ្រប់គ្រងឥតយុត្តិធម៌ ដែលបញ្ជាក់ពីការគ្រប់គ្រងរៀបចំឥតយុត្តិធម៌ ជាមួយនឹងអ្នកផ្តល់សេវាកម្មណាមួយ។ វិធីសាស្ត្រទាំងអស់នេះ គឺ រួមមានការពិនិត្យ តាមកាលកំណត់ លើការបំពេញការងាររបស់អ្នកផ្តល់សេវាកម្ម ក្នុងការកំណត់កម្រិតគុណភាពសេវាកម្ម និងកិច្ចសហការ ជាមួយនឹងក្រុមការងារគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម និងក្រុមការងារគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ដើម្បីពង្រឹងនិរន្តរភាព នៃអាជីវកម្ម និងផ្នែកបច្ចេកវិទ្យា។

ការគ្រប់គ្រងហានិភ័យផ្សេងៗ

ក្រុមការងារគ្រប់គ្រងហានិភ័យ បំពេញការងារពិនិត្យមើលគោលនយោបាយ និងនីតិវិធី នៃអង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្ម ដែលជាផ្នែកមួយ នៃមុខងារអនុលោមតាមហានិភ័យ សរុបនៃកម្ម។ តួនាទីរបស់ក្រុមការងារនេះ គឺជាប់ពាក់ព័ន្ធនៅដំណាក់កាលដំបូង និងការបន្តពិនិត្យមើលគោលនយោបាយ និងនីតិវិធី ដោយផ្តល់នូវការវាយតម្លៃជាឯករាជ្យ កំណត់គោលដៅហានិភ័យខ្ពស់ និងផ្តល់នូវព័ត៌មាន ដើម្បីធានានូវប្រតិបត្តិការអាជីវកម្ម ដែលមានគុណភាព ទៅនឹងហានិភ័យ។

ប្រតិបត្តិតាម



នាយកដ្ឋានប្រតិបត្តិតាម ទទួលបន្ទុក ក្នុងការធានាថា គ្រប់នាយកដ្ឋាន ក៏ដូចជាបុគ្គលិកទាំងអស់ នៅក្នុងធនាគារ ដឹងអំពីកាតព្វកិច្ច និងផលប៉ះពាល់នានា នៃបទប្បញ្ញត្តិពាក់ព័ន្ធ។ តួនាទីចម្បងរបស់នាយកដ្ឋាននេះ គឺរួមមានការ ត្រួតពិនិត្យ និងផ្តល់យោបល់ ដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗរបស់ធនាគារ។

សម្រាប់មុខងារត្រួតពិនិត្យ លើការប្រតិបត្តិតាម នាយកដ្ឋាននេះបានធ្វើការត្រួតពិនិត្យ ដល់ទីកន្លែង និងវាយតម្លៃ អំពីប្រសិទ្ធភាពនៃការធ្វើតេស្ត ដោយខ្លួនឯង លើបទប្បញ្ញត្តិនានា ដើម្បីធានាថា រាល់ ដំណើរការ និងនីតិវិធីពាក់ព័ន្ធទាំងឡាយ ត្រូវបានអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ ដែលពាក់ព័ន្ធ។ មិនតែប៉ុណ្ណោះ នាយកដ្ឋាននេះចូលរួមយ៉ាងសកម្ម ជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធានាថា ធនាគារបានអនុវត្តគ្រប់គ្រាន់ នូវតួនាទីរបស់ខ្លួន ចំពោះបទប្បញ្ញត្តិផ្សេងៗ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (AFP) ច្បាប់ស្តីពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ និងបទប្បញ្ញត្តិ ដែលត្រូវបានបង្កើត និងកែសម្រួលថ្មីៗដទៃទៀត។

នាយកដ្ឋានប្រតិបត្តិតាម បានបំពេញការងារដោយឯករាជ្យ និងរាយការណ៍ដោយផ្ទាល់ ទៅកាន់ក្រុមប្រឹក្សាភិបាល ដែលជាអ្នកពិនិត្យមើល និងអនុម័តផែនការការងារប្រតិបត្តិតាមប្រចាំឆ្នាំ ដែលស្នើសុំ ដោយនាយកដ្ឋានប្រតិបត្តិតាម។ ផ្នែកលើគោលនយោបាយ នៃការអនុវត្តការប្រតិបត្តិតាម នាយកដ្ឋាននេះត្រូវអនុវត្តតាមគោលការណ៍ និងនីតិវិធី ស្តីពីការប្រតិបត្តិតាម និងបទប្បញ្ញត្តិ និងនីតិវិធី ស្តីពីការប្រឆាំង ការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងទណ្ឌកម្មហិរញ្ញវត្ថុ (AML/CFT & TFS) របស់ធនាគារ ស៊ីអាយអិចប៊ី ភីអិលស៊ី ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល។ ជាមួយគ្នានេះ នាយកដ្ឋាន នេះក៏បានសហការ ជាមួយនឹងនាយកដ្ឋានដទៃទៀត ដើម្បីបង្កើតគោលការណ៍ណែនាំ និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗ រួមមានគោលការណ៍ណែនាំ អំពីការបើកគណនីធនាគារ គោលការណ៍ណែនាំ អំពី ការត្រួតពិនិត្យប្រតិបត្តិការ ដែលមានសញ្ញាប្រុងប្រយ័ត្ន ក្រមសីលធម៌នៃការលក់ផលិតផល និងសេវាកម្ម ។ល។

➤ សមិទ្ធផល ក្នុងឆ្នាំ២០២៣

ក្នុងឆ្នាំ២០២៣ នាយកដ្ឋានប្រតិបត្តិតាម បានបញ្ចប់ការត្រួតពិនិត្យ ដល់ទីកន្លែងចំនួន ១៩ ការិយាល័យ និងសាខា។ នាយកដ្ឋាននេះ ក៏បានអនុវត្តបន្ថែមការត្រួតពិនិត្យ ដោយផ្អែកលើការវិភាគទិន្នន័យ ដែលអាចគ្របដណ្តប់ប្រតិបត្តិការ នៅតាមសាខាច្រើនជាងមុន។ មិនតែប៉ុណ្ណោះ នីតិវិធី ក្នុងការត្រួតពិនិត្យអតិថិជន និងប្រតិបត្តិការនានា ត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ដើម្បីពង្រឹងសមត្ថភាព ក្នុងការរាយការណ៍ នូវប្រតិបត្តិការសង្ស័យ។

កម្មវិធីបណ្តុះបណ្តាលចំណេះដឹង និងជំនាញ គឺជាផ្នែកផ្ដោតសំខាន់គន្លឹះមួយ សម្រាប់នាយកដ្ឋានប្រតិបត្តិតាម។ គ្រប់និយោជិត ដែលទើបចូលបម្រើការងារថ្មីទាំងអស់ តម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាល ក្នុងអំឡុងពេលបីខែ គិតចាប់ពីថ្ងៃចូលបម្រើការងារ នៅធនាគារ ហើយនិយោជិត ដែលបានបម្រើការងារស្រាប់ តម្រូវឲ្យចូលរៀនវគ្គសិក្សាប្រចាំឆ្នាំ តាមប្រព័ន្ធអេឡិចត្រូនិក អំពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ក្នុងឆ្នាំ២០២៣ នាយកដ្ឋានប្រតិបត្តិតាម បានដាក់ចេញនូវវគ្គសិក្សា តាមប្រព័ន្ធអេឡិចត្រូនិកមួយទៀត អំពីសេចក្តីផ្តើម នៃការប្រតិបត្តិតាម (កម្រិត១)។ នាយកដ្ឋាន ប្រតិបត្តិតាម បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន ១២លើក អំពីបទប្បញ្ញត្តិ និងច្បាប់ រួមទាំងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងឆ្នាំ២០២៣។



ការត្រួតពិនិត្យដល់ទីកន្លែង
ចំនួន ១៩ ការិយាល័យ និងសាខា



វគ្គបណ្តុះបណ្តាលសរុប ចំនួន ១២លើក អំពីបទប្បញ្ញត្តិ
និងច្បាប់ រួមទាំងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់
និងហិរញ្ញប្បទានភេរវកម្ម

➤ ផែនការ សម្រាប់ឆ្នាំ២០២៤

នាយកដ្ឋានប្រតិបត្តិតាម នឹងធ្វើការពិនិត្យនូវគោលការណ៍ និងនីតិវិធីរបស់ខ្លួន ដើម្បីធានានូវបច្ចុប្បន្នភាព និងអនុលោមទៅតាមច្បាប់បញ្ញត្តិថ្មីៗ ទន្ទឹមនេះ នាយកដ្ឋាននេះ នឹងបន្តការត្រួតពិនិត្យ ដល់ ទីកន្លែង និងការត្រួតពិនិត្យ ដោយផ្អែកលើការវិភាគទិន្នន័យ ដែលជាផ្នែកមួយ នៃការត្រួតពិនិត្យការប្រតិបត្តិតាម និងបន្តអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ស្តីពីការប្រឆាំងការសម្អាតប្រាក់ ការប្រឆាំងហិរញ្ញប្បទាន ភេរវកម្ម និងទណ្ឌកម្មហិរញ្ញវត្ថុ (AML/CFT & TFS) គោលការណ៍ និងនីតិវិធី ស្តីពីការដាក់ទណ្ឌកម្ម គោលការណ៍ និងនីតិវិធី ស្តីពីការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល និងអង្គភាពហាមឃាត់ និងតាមគោលការណ៍ និងនីតិវិធី ស្តីពីការប្រតិបត្តិតាម។

សវនកម្មផ្ទៃក្នុង




នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវការវាយតម្លៃឯករាជ្យ ទៅលើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដែលអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ការវាយតម្លៃរបស់នាយកដ្ឋាននេះ គឺធ្វើទៅតាមស្ថានភាព នៃការគ្រប់គ្រងរបស់ធនាគារ ការអនុវត្ត ក្នុងការវាយតម្លៃកម្រិតហានិភ័យ សកម្មភាពគ្រប់គ្រង ប្រភពព័ត៌មាន ប្រសិទ្ធភាពនៃទំនាក់ទំនង និងការអនុវត្ត លើការត្រួតពិនិត្យ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏មានភារកិច្ចរាយការណ៍ដោយផ្ទាល់ ជូនគណៈកម្មាធិការសវនកម្ម និងមានឯករាជ្យភាព ពីផ្នែកប្រតិបត្តិការអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងៗ។

នៅក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រ ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃស៊ីអាយអិមប៊ី គ្រុប នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី សម្រេចបានការងារចំនួន ១៧គម្រោង ដែលបានគ្របដណ្តប់ផ្នែកសំខាន់ៗ រួមមានសវនកម្មសាខា សវនកម្មនាយកដ្ឋាន សវនកម្មផ្នែកពាក់ព័ន្ធ និងគម្រោងចាំបាច់ផ្សេងៗ។

ផែនការរបស់យើង ក្នុងឆ្នាំ២០២៤ គឺបន្តការងារសវនកម្ម ស្របទៅតាមការវាយតម្លៃហានិភ័យរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ការអនុវត្តវិធីសាស្ត្រកែលម្អហានិភ័យ និងការរួមបញ្ចូលនូវការវិភាគទិន្នន័យ វិធីសាស្ត្រ Agile ទៅក្នុងការងារសវនកម្ម ព្រមទាំងការអនុវត្តគម្រោងចាំបាច់ផ្សេងៗទៀត។

នីតិកម្ម និងលេខាធិការក្រុមហ៊ុន




នាយកដ្ឋាននីតិកម្ម និងលេខាធិការក្រុមហ៊ុន មានផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន។

នាយកដ្ឋាននីតិកម្ម និងលេខាធិការក្រុមហ៊ុន មានផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន។ ផ្នែកនីតិកម្ម ត្រួតពិនិត្យលើ ទិដ្ឋភាពផ្នែកច្បាប់ នៃសកម្មភាព ដែលអនុវត្តដោយធនាគារ និងទទួលខុសត្រូវ លើការសម្របសម្រួល ផ្តល់ជំនួយ និងពិនិត្យមើល លើផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដើម្បីធានាការអនុវត្តអនុលោមទៅតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំផ្សេងៗ។ ផ្នែកនីតិកម្ម ដើរតួនាទីចម្បង ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ ទៅបុគ្គលិកទាំងអស់ នៅក្នុងធនាគារ ក្នុងការអនុវត្តការងាររបស់ពួកគេ ដើម្បីធានាបានថា អត្ថប្រយោជន៍របស់ធនាគារ ត្រូវបានការពារ ក្នុងការធ្វើអាជីវកម្ម លើគ្រប់វិស័យ។ ក្នុងនោះផងដែរ ផ្នែកនីតិកម្ម ក៏សម្របសម្រួលកិច្ចការទាក់ទងនឹងរឿងក្តីតុលាការ ដែលទទួលបាន ពីនាយកដ្ឋានផ្សេងៗរបស់ធនាគារ រួចហើយសហការជាមួយក្រុមមេធាវីខាងក្រៅ ដើម្បីតាមដានរឿងក្តីទាំងអស់របស់ធនាគារ។

ដើម្បីឱ្យស្របជាមួយនឹងអភិបាលកិច្ចល្អ ផ្នែកលេខាធិការក្រុមហ៊ុន ផ្តល់ការគាំទ្រផ្សេងៗ ទៅដល់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង ក្នុងការអនុវត្តកាតព្វកិច្ច និងទទួលខុសត្រូវរបស់ពួកគាត់។ បន្ថែមពីនេះ លេខាធិការក្រុមហ៊ុន មានតួនាទីផ្តល់ជំនួយ នៅលើការងារអភិបាលកិច្ច រួមមានតម្រូវការផ្នែកច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ទៅគ្រប់ផ្នែក ក្នុងធនាគារ។ លេខាធិការក្រុមហ៊ុន ក៏ចាត់ចែងកិច្ចការ និងមុខងារប្រចាំថ្ងៃ ទាក់ទងនឹងលេខាធិការក្រុមហ៊ុនរបស់ធនាគារ រួមទាំងនីតិវិធីនានាជាមួយអាជ្ញាធរ និងនិយ័តករពាក់ព័ន្ធ។

នាយកដ្ឋាននីតិកម្ម និងលេខាធិការក្រុមហ៊ុន ក៏ចូលរួមធ្វើការងារ ជាមួយក្រុមការងារគម្រោងផ្សេងៗរបស់ធនាគារ ដើម្បីធានាដល់ទទួលខុសត្រូវរបស់ធនាគារ ចំពោះបទប្បញ្ញត្តិនានា។

om



អភិបាលកិច្ចធនាគារ

- ៣៨សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ
- ៥០របាយការណ៍គណៈកម្មាធិការសវនកម្ម
- ៥៣សេចក្តីថ្លែងការណ៍ ស្តីពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
- ៥៦រចនាសម្ព័ន្ធក្រុមហ៊ុនមេ
- ៥៧រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥៨របាយការណ៍ព័ត៌មានរបស់ធនាគារ

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាល មានជំនឿថា អភិបាលកិច្ចធនាគារដ៏រឹងមាំមួយមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្តល់នូវតម្លៃជូននិរន្តរ៍ ការលើកកម្ពស់សុចរិតភាព ក្នុងការធ្វើធុរកិច្ច និងការរក្សានូវទំនុកចិត្ត របស់វិនិយោគិន ចំពោះធនាគារឆ្ពោះទៅរកការសម្រេចបាននូវគោលដៅ និងទស្សនវិស័យរបស់ ធនាគារ។

វប្បធម៌ និងរចនាសម្ព័ន្ធអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព គឺជាធាតុសំខាន់បំផុត ក្នុងការ កំណត់ អំពីរបៀបរបប ដែលធនាគារដំណើរការ ហើយថ្នាក់ដឹកនាំធនាគារតែងតែសង្កត់ធ្ងន់ លើ ចំណុចនេះ ក្នុងការណែនាំដល់គ្រប់បុគ្គលិករបស់ខ្លួនទាំងអស់ ជាបន្តបន្ទាប់។ ក្របខណ្ឌអភិបាលកិច្ច ដែលធនាគារសម្រេចយកត្រូវបានរៀបចំឡើង ដោយផ្អែកលើគោលការណ៍នានា និងការអនុវត្ត ល្អបំផុត ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រកាស ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ក្នុងអភិបាលកិច្ចធនាគារ ដែលពាក់ព័ន្ធ។

➤ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល និងតុល្យភាព នៃក្រុមប្រឹក្សាភិបាល

បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាល មានសមាជិកចំនួន ០៦ រូប ដែលរួមមានអភិបាលប្រតិបត្តិ ចំនួន ០១ រូប និងអភិបាលមិនប្រតិបត្តិចំនួន ០៥ រូប ហើយក្នុងចំណោមអភិបាលទាំងអស់ មានអភិបាល ចំនួន ០៣ រូប ជាអភិបាលឯករាជ្យ។ ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាល មានចំនួនអភិបាលឯករាជ្យគ្រប់គ្រាន់ ដែលអាចធ្វើការវិនិច្ឆ័យ ដោយឯករាជ្យបំផុត នៅក្នុងកិច្ចពិភាក្សា នានារបស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាល ក៏គោរពដំណើរការ នៃការធ្វើសេចក្តីសម្រេចរួម ផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលបានអត្ថប្រយោជន៍ ពីការចូលរួមចំណែកនានា របស់អភិបាលមិន ប្រតិបត្តិម្នាក់ៗ នៅក្នុងគ្រប់វិស័យទាំងអស់ នៃអាជីវកម្មរបស់ធនាគារ។ បន្ថែមពីលើជំនាញ និង បទពិសោធន៍ ផ្នែកអាជីវកម្មជាច្រើនឆ្នាំរបស់អភិបាលម្នាក់ៗ អភិបាលមិនប្រតិបត្តិ ក៏ធ្វើការវិនិច្ឆ័យ ដោយឯករាជ្យ ក្នុងកិច្ចពិភាក្សា ស្តីពីបញ្ហាយុទ្ធសាស្ត្រ សវនកម្ម ប្រតិបត្តិការ និងហានិភ័យផងដែរ។

រចនាសម្ព័ន្ធ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវគោរពទៅតាមលក្ខខណ្ឌតម្រូវ ដែល មានចែងក្នុងប្រកាសរបស់ ធនាគារជាតិ នៃកម្ពុជា។

សមាសភាពក្រុមប្រឹក្សាភិបាល	៥០% អភិបាលឯករាជ្យ ៥០% អភិបាលមិនឯករាជ្យ
ភេទ	- ស្រី: ១ នាក់ ឬ ១៧% - បុរស: ៥ នាក់ ឬ ៨៣%
សញ្ជាតិ	- ខ្មែរ: ២ នាក់ ឬ ៣៣% - ម៉ាឡេស៊ី: ៤ នាក់ ឬ ៦៧%
អាយុ	- ក្រោមអាយុ ៥០ឆ្នាំ: ១ នាក់ - អាយុ ៥០ឆ្នាំ និង លើស: ៥ នាក់
អារម្មណ៍	- ក្រោម ៣ ឆ្នាំ: ២ នាក់ ៣ឆ្នាំ និង លើស: ៤ នាក់

ដើម្បីធានាឲ្យបាននូវតុល្យភាពនៃអំណាច ការបង្កើននូវគណនេយ្យភាព និងសមត្ថភាព ក្នុង ការធ្វើសេចក្តីសម្រេច ប្រកបដោយឯករាជ្យភាព នោះតួនាទីរបស់ប្រធានក្រុមប្រឹក្សាភិបាល និង តួនាទីរបស់អភិបាលប្រតិបត្តិ ត្រូវបានបែងចែក និងដាក់ឲ្យនៅដាច់ពីគ្នា ដោយមានការបែងចែក យ៉ាងច្បាស់លាស់ អំពីការទទួលខុសត្រូវ រវាងប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលប្រតិបត្តិ ដើម្បីចៀសវាងកុំឲ្យបុគ្គលណាម្នាក់ ឬក្រុមណាមួយ អាចត្រួតត្រា លើដំណើរការ នៃការធ្វើសេចក្តី សម្រេចបាន។

ប្រធានក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវបានដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល គឺ Datuk Mohd Nasir Bin Ahmad ដែលមានសញ្ជាតិម៉ាឡេស៊ី និងដែលបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។ Datuk Mohd Nasir Bin Ahmad ទទួលខុសត្រូវ លើការដឹកនាំ និងការគ្រប់គ្រងក្រុមប្រឹក្សាភិបាល និងធានាប្រសិទ្ធភាព នៃការបំពេញមុខងាររបស់ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល។ ប្រធានក្រុមប្រឹក្សាភិបាល បំពេញតួនាទីផ្លូវការជា ថ្នាក់ដឹកនាំ និងធ្វើជាអធិបតី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទាំងអស់ ដឹកនាំការពិភាក្សា រវាងអភិបាល ព្រមទាំងតម្រង់ទិសក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ លើការគ្រប់គ្រងធនាគារផងដែរ។ ប្រធាន ក្រុមប្រឹក្សាភិបាល ធ្វើការសម្របសម្រួលលំហូរព័ត៌មាន រវាងគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល ព្រមទាំងប្រឹក្សាយោបល់ ជាមួយគណៈគ្រប់គ្រង ដើម្បីដាក់ចេញនូវរបៀបវារៈ សម្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនីមួយៗ។

អភិបាលប្រតិបត្តិ

លោក ប៊ុន យ៉ែន ដែលមានសញ្ជាតិខ្មែរ គឺជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ ហើយក៏ជា អភិបាលប្រតិបត្តិផងដែរ។ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ និងតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោក ប៊ុន យ៉ែន ក៏ជា បុគ្គលដំបូង ដែលដឹកនាំធនាគារបរទេសលំដាប់អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនាមជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ែន ទទួលខុសត្រូវរួម លើ ការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការ ដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាល ប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការ អាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

ទំហំ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល

ទំហំ និងសមាសភាព របស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យឡើងវិញ ជាទៀងទាត់ ដោយ ពិនិត្យមើល ទៅលើវិសាលភាព លក្ខណៈ ភាពខុសប្លែកគ្នា និងការពង្រីកអាជីវកម្មធនាគារ។ ក្រុមប្រឹក្សាភិបាល យល់ឃើញ និងអះអាងថា សមាសភាពក្រុមប្រឹក្សាភិបាល នាពេលបច្ចុប្បន្ន មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងអាជីវកម្មទាំងមូលរបស់ធនាគារ។ សមាជិកក្រុមប្រឹក្សា ភិបាលបច្ចុប្បន្ន បាននាំយកនូវចំណេះដឹង បទពិសោធន៍ និងជំនាញដ៏មានតម្លៃ មកកាន់កាប់ក្រុមប្រឹក្សា ភិបាល ដើម្បីដឹកនាំធនាគារ ឆ្ពោះទៅសម្រេចទស្សនវិស័យ របស់ក្រុមហ៊ុនមេ ស៊ីអាយអិមប៊ី ក្រុប (CIMB Group)។

អភិបាលទាំងអស់របស់ធនាគារ សុទ្ធតែបានបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យគ្រប់គ្រាន់ ដើម្បី ទទួលបានមុខតំណែងជាអភិបាល ដូចមានចែងក្នុងប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា។ គ្រប់ អភិបាលឯករាជ្យទាំងអស់របស់ធនាគារ បង្ហាញពីការវិនិច្ឆ័យ ដោយឯករាជ្យ និងអាចទទួលយកបាន និងមិនចូលរួម ក្នុងប្រតិបត្តិការអាជីវកម្មណា ដែលអាចមានផលប៉ះពាល់ ដល់ការវិនិច្ឆ័យ និងការធ្វើ សេចក្តីសម្រេច ដោយឯករាជ្យរបស់ខ្លួន។

ប្រវត្តិសង្ខេបរបស់អភិបាលម្នាក់ៗ មានបង្ហាញនៅលើទំព័រ ៧០ ដល់ ៧៧ នៃរបាយការណ៍ ប្រចាំឆ្នាំនេះ។

ក្រុមស៊ីលធម៌របស់អភិបាល

ក្រុមប្រឹក្សាភិបាល គោរពតាមវិធាន នៃក្រុមស៊ីលធម៌ ដែលមានចែងក្នុងប្រកាសរបស់ធនាគារ ជាតិ នៃកម្ពុជា និងក្រុមប្រតិបត្តិសម្រាប់អភិបាលរបស់ធនាគារ។

អភិបាលធនាគារ ប្រកាន់ខ្ជាប់នូវក្រុមស៊ីលធម៌ ដែលជាគោលការណ៍ណែនាំ សម្រាប់ការអនុវត្ត នូវបទដ្ឋានក្រុមស៊ីលធម៌មួយដ៏ត្រឹមត្រូវ និងការអនុវត្តអាជីវកម្ម ប្រកបដោយភាពប្រុងប្រយ័ត្ន។ នេះក៏ ដូចជាបទដ្ឋានអាកប្បកិរិយា ប្រកបដោយក្រុមស៊ីលធម៌ សម្រាប់អភិបាលម្នាក់ៗ ដោយផ្អែកទៅលើ គោលការណ៍សុចរិតភាព ការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ ចំពោះសង្គម។

កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល គឺជាអង្គភាពមួយរបស់ធនាគារ ដែលធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់ លើកលែងតែបញ្ហាណា ដែលទាមទារឲ្យមានការអនុម័តយល់ព្រម ពីភាគទុនិក។ ក្រុមប្រឹក្សាភិបាល ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវ ទាំងស្រុង លើការដឹកនាំ គ្រប់គ្រង ណែនាំ និងត្រួតពិនិត្យ លើគ្រប់ប្រតិបត្តិការទាំងមូលរបស់ធនាគារ និងពង្រឹងបទដ្ឋាន នៃគណនេយ្យភាព ក្នុងគោលគំនិតជួយដល់គណៈគ្រប់គ្រង ដើម្បីអាចអនុវត្ត កាតព្វកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការបង្កើតក្របខណ្ឌការងារ នៃអភិបាលកិច្ច នៅ ក្នុងធនាគារ រាប់បញ្ចូលទាំងដំណើរការ នៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និង ការប្រតិបត្តិតាមច្បាប់។ សមាជិកក្រុមប្រឹក្សាភិបាលគ្រប់រូប នាំយកនូវការវិនិច្ឆ័យឯករាជ្យ ចំណេះដឹង ផ្សេងៗគ្នា និងបទពិសោធន៍នានា ដើម្បីធ្វើការពិភាក្សា អំពីបញ្ហានានា ទាក់ទងនឹងយុទ្ធសាស្ត្រ ប្រតិបត្តិការ ធនធាន និងការធ្វើអាជីវកម្ម។

ក្រុមប្រឹក្សាភិបាល បានអនុម័តលើរបៀបវារៈ នៃបញ្ហាមួយចំនួន ដែលត្រូវបានរៀបចំ សម្រាប់សុំ ការអនុម័ត ពីក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំង (ក្នុងចំណោមចំណុចផ្សេងៗទៀតជាច្រើន) ការត្រួត ពិនិត្យឡើងវិញ និងការយល់ព្រមលើចំណុច ដូចខាងក្រោម៖

- ផែនការយុទ្ធសាស្ត្រ / អាជីវកម្ម និងគម្រោងថវិកាប្រចាំឆ្នាំ។
- ការវិនិយោគថ្មីៗ ការផ្តាច់ខ្លួន ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងការទិញក្រុមហ៊ុន ការរៀបចំ រចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ រាប់បញ្ចូលទាំងការបង្កើតក្រុមហ៊ុនបុគ្គលសម្ព័ន្ធ ការចូលហ៊ុន ឬ សម្ព័ន្ធយុទ្ធសាស្ត្រ ទាំងនៅក្នុងស្រុក និងក្រៅស្រុក។
- របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងភាគលាភបណ្តោះអាសន្ន និងការផ្តល់យោបល់ លើ ភាគលាភចុងក្រោយ ដែលត្រូវចែកជូនភាគហ៊ុនិក នៅមុនពេលផ្សព្វផ្សាយ និងប្រកាស ផ្សាយជាសាធារណៈ អំពីការបែងចែកភាគលាភ។
- ការតែងតាំងអភិបាល និងប្រធាននាយកប្រតិបត្តិថ្មី និងការកំណត់ប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់។

ការទទួលខុសត្រូវរបស់ខ្លួនរបស់ក្រុមប្រឹក្សាភិបាល មានដូចខាងក្រោម៖

- ផ្តល់នូវគោលដៅ និងគោលនយោបាយច្បាស់លាស់ សម្រាប់ឲ្យមន្ត្រីប្រតិបត្តិជាន់ខ្ពស់ អនុវត្ត។
- ធានាឲ្យមាននូវការត្រួតពិនិត្យគ្រប់គ្រាន់ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បី សម្រួលដល់ការអនុវត្តគោលនយោបាយរបស់ធនាគារផងដែរ។
- តាមដាន អំពីភាពជោគជ័យរបស់គណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ ផែនការ និង គម្រោងថវិកា ដែលបានអនុម័តរួច។
- ស្វែងយល់ពីហានិភ័យចម្បងៗ ដែលទាក់ទងនឹងអាជីវកម្មរបស់ធនាគារ និងធានាថា មានប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រង លើហានិភ័យ ប្រកបដោយប្រសិទ្ធភាព ក្នុងទស្សនវិស័យ ទទួលបានលទ្ធផល និងភាពជោគជ័យរយៈពេលវែង សម្រាប់ធនាគារ។
- តាមដានត្រួតពិនិត្យ និងសិក្សាវាយតម្លៃ លើការអភិវឌ្ឍ ដែលអាចជះឥទ្ធិពល ដល់ផែនការ យុទ្ធសាស្ត្រនានារបស់ធនាគារ។
- ពិនិត្យឡើងវិញ លើភាពគ្រប់គ្រាន់ និងសុចរិតភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្រព័ន្ធព័ត៌មានគ្រប់គ្រង រាប់បញ្ចូលទាំងប្រព័ន្ធ នៃការប្រតិបត្តិតាមវិធានច្បាប់ បទបញ្ជា សាភាព និងគោលការណ៍ណែនាំនានាជាធរមាន។
- បញ្ចៀសវិវាទផលប្រយោជន៍ និងធានាការផ្សព្វផ្សាយព័ត៌មាន អំពីវិវាទផលប្រយោជន៍ ដែលអាចកើតមាន។
- ប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីធនាគារ ព្រមទាំងច្បាប់ វិធាន និង បទប្បញ្ញត្តិផ្សេងទៀតផងដែរ។

ក្រៅពីការទទួលខុសត្រូវសំខាន់ៗ ដែលបានរៀបរាប់ខាងលើ ក្រុមប្រឹក្សាភិបាល ក៏ប្រគល់ការ ទទួលខុសត្រូវជាក់លាក់មួយចំនួន ឲ្យគណៈកម្មាធិការនានាផងដែរ។ ក្នុងខណៈដែលគណៈកម្មាធិការ ទាំងនេះ មានសិទ្ធិអំណាចពិភាក្សា និងសម្រេចលើបញ្ហាជាក់លាក់ណាមួយ គណៈកម្មាធិការនោះ ក៏ត្រូវរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល អំពីសេចក្តីសម្រេច និង/ឬ អនុសាសន៍របស់ខ្លួន ហើយការ ទទួលខុសត្រូវចុងក្រោយ ចំពោះបញ្ហាទាំងអស់នោះ នៅតែជារបស់ក្រុមប្រឹក្សាភិបាលទាំងមូល។

តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មាធិការនានា មានបង្ហាញនៅទំព័រ ៤៣ ដល់ ៤៩។

ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល

ធនាគារអនុវត្តតាមសេចក្តីសម្រេច របស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ (Group Nomination and Remuneration Committee) ដែលជាគណៈកម្មាធិការមួយរបស់ ស៊ីអាយអិមប៊ី គ្រុប ហ្វូលឌីង ប៊េរហាដ (CIMB Group Holdings Berhad)។ គណៈកម្មាធិការ តែងតាំង និងផ្តល់តម្លៃការ នៃក្រុមហ៊ុនមេ ទទួលបន្ទុកកំណត់ និងបញ្ជូនបេក្ខភាព ដែលសក្តិសម សម្រាប់តំណែងអភិបាល ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័តយល់ព្រម លើការតែងតាំង មិនថា សម្រាប់បំពេញតំណែង ដែលទំនេរ ឬបន្ថែមលើតំណែង ដែលមានស្រាប់ ដើម្បីបំពេញតាមតម្រូវការ ប្រែប្រួលរបស់ធនាគារ។ មុនពេលផ្តល់អនុសាសន៍ លើការតែងតាំងអភិបាល ទៅក្រុមប្រឹក្សាភិបាល គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ នឹងអនុវត្តការវាយតម្លៃដាច់ខាត និងគ្រប់ ជ្រុងជ្រោយ លើបេក្ខភាពជាអភិបាល ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនានា ដែលបានអនុម័ត ដោយ ក្រុមប្រឹក្សាភិបាល។ ធនាគារក៏ពិចារណា ទៅលើប្រភេទអាជីវកម្មរបស់ធនាគារ និងផ្លូវផ្តង ជាមួយ សមត្ថភាព និងការរួមចំណែក ដែលរំពឹងទុកពីបេក្ខភាព ដែលទទួលតំណែងនេះផងដែរ។

នីតិវិធីនៃការតែងតាំង ត្រូវធ្វើឡើងស្របតាមប្រកាស និងក្របខណ្ឌរបស់ក្រុមហ៊ុនមេ ស្តីពីបណ្តុំ ជំនាញ និងសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ដែលក្របខណ្ឌនេះ បានដាក់ចេញនូវគោលការណ៍ ណែនាំជាក់លាក់ សម្រាប់ការវាយតម្លៃរបស់គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ក្នុងការកំណត់ តែងតាំង និងជ្រើសរើសអភិបាលថ្មី ស្របពេលដែលផែនការបន្តតំណែង របស់ក្រុមប្រឹក្សាភិបាល ក៏ត្រូវបានយកចិត្តទុកដាក់។ គោលការណ៍ណែនាំទាំងនោះ កំណត់នូវបទពិសោធន៍ និងជំនាញ សំខាន់ៗ ដែលចាំបាច់ និងចែងអំពីចំនួនអប្បបរមា នៃសមាជិកក្រុមប្រឹក្សាភិបាល តម្រូវសម្រាប់បណ្តុំ ជំនាញនីមួយៗ និងចែងអំពីតម្រូវការអភិបាលកិច្ចផ្សេងទៀត លើទំហំក្រុមប្រឹក្សាភិបាល អាណត្តិ នៃការតែងតាំង អាយុ និងភេទ។

គោលការណ៍ និងនីតិវិធីរបស់ក្រុមហ៊ុនមេ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប សម្រាប់ បុគ្គលកាន់មុខងារ ដែលមានការទទួលខុសត្រូវសំខាន់របស់ក្រុមហ៊ុន (គោលការណ៍ ស្តីពីលក្ខខណ្ឌ វិនិច្ឆ័យត្រឹមត្រូវ និងសមស្រប) ក៏តម្រូវឲ្យមានការវាយតម្លៃត្រឹមត្រូវ លើអភិបាលថ្មីៗ ដើម្បីធានាថា បេក្ខភាពនោះ មានលក្ខខណ្ឌសក្តិសម និងត្រឹមត្រូវ សម្រាប់មុខតំណែង ដែលត្រូវតែងតាំង។

គោលការណ៍ ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្រប ចែងអំពីលក្ខណៈវិនិច្ឆ័យមួយចំនួន សម្រាប់ធ្វើការវាយតម្លៃ ពីភាពសក្តិសមរបស់បេក្ខភាព ដែលត្រូវតែងតាំង ដូចខាងក្រោម៖

- (i) សុចរិតភាព ភាពស្មោះត្រង់ និងកេរ្តិ៍ឈ្មោះបុគ្គល ដែលបេក្ខភាពម្នាក់ៗ ត្រូវមានដូចជា មានភាពស្មោះត្រង់ សុចរិតភាព ភាពខុស្សាហ៍ព្យាយាម គំនិតឯករាជ្យ និងមិនលម្អៀង។
- (ii) សមត្ថភាព ដែលបេក្ខជនត្រូវមាន ដូចជាជំនាញ បទពិសោធន៍ការងារ សមត្ថភាព និង ការប្តេជ្ញាចិត្ត ដែលចាំបាច់ ដើម្បីអនុវត្តតួនាទីរបស់ខ្លួន។
- (iii) សុចរិតភាព ផ្នែកហិរញ្ញវត្ថុ ដែលបេក្ខជនត្រូវគ្រប់គ្រងឥណទាន ឬកិច្ចការហិរញ្ញវត្ថុរបស់ខ្លួន ដោយប្រុងប្រយ័ត្នបំផុត។

នីតិវិធី សម្រាប់កំណត់អត្តសញ្ញាណ និងស្នើឈ្មោះបេក្ខជន ដោយគណៈកម្មាធិការតែងតាំង និង ផ្តល់តម្លៃការរបស់ក្រុមហ៊ុនមេ សម្រាប់ការតែងតាំងតំណែងនេះមាន ០៥ ដំណាក់កាល ដូចខាងក្រោម៖

ការតែងតាំង និងការបោះឆ្នោតជ្រើសតាំងអភិបាលជាថ្មីម្តងទៀត



សំណើសុំតែងតាំងអភិបាលថ្មី គឺអាស្រ័យលើការពិនិត្យ និងអនុម័តយល់ព្រមជាមុនរបស់ធនាគារជាតិនៃកម្ពុជា។

ការតែងតាំង និងការបោះឆ្នោតជ្រើសតាំងអភិបាលជាថ្មីម្តងទៀត

លក្ខន្តិកៈធនាគារតម្រូវថា នៅក្នុងរយៈពេល ០៣ ឆ្នាំម្តង អភិបាលទាំងអស់ត្រូវបញ្ចប់ ពីមុខតំណែងយ៉ាងហោចណាស់ឲ្យបានម្តង ប៉ុន្តែពួកគាត់នៅមានសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតជ្រើសរើសសាជាថ្មីបាន នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។ គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការបស់ក្រុមហ៊ុនមេ ត្រូវផ្តល់អនុសាសន៍ លើសំណើសុំតែងតាំង និងបោះឆ្នោតជ្រើសរើសអភិបាលសាជាថ្មីជូនក្រុមប្រឹក្សាភិបាល មុននឹងដាក់ជូនភាគទុនិកអនុម័ត នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ។

➤ កិច្ចប្រជុំ និងការផ្តល់ព័ត៌មាន ទៅក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ត្រូវជួបប្រជុំជាប្រចាំ ដើម្បីពិភាក្សា លើយុទ្ធសាស្ត្រអាជីវកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ បញ្ហាដែលទាក់ទងនឹងការអនុវត្តបទប្បញ្ញត្តិ និងអភិបាលកិច្ច ក៏ដូចជាបាយការណ៍ ស្តីពីបញ្ហា ដែលគណៈកម្មាធិការនីមួយៗ បានពិភាក្សាគ្នា។ ក្រុមប្រឹក្សាភិបាល ជួបប្រជុំយ៉ាងហោចណាស់នៅរៀងរាល់ ០២ ខែម្តង ហើយក្នុងចំណោមរបៀបវារៈ ទាំងអស់ ដែលដាក់ចូលក្នុងកិច្ចប្រជុំ ដើម្បីទទួលបានការពិភាក្សា ឬការអនុម័ត ពីក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាលពិនិត្យឡើងវិញ លើប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍ ស្តីពីការអនុវត្តបទប្បញ្ញត្តិ។ ជារៀងរាល់ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានកំណត់កាលបរិច្ឆេទទុកមុនរួចជាស្រេច ដើម្បីអាចឲ្យអភិបាលទាំងអស់ មានភាពងាយស្រួល ក្នុងការរៀបចំធ្វើកាលវិភាគប្រជុំផ្ទាល់ខ្លួនរបស់អភិបាល។ ឯកសារ សម្រាប់កិច្ចប្រជុំ ដែលមានសំណើ និងរបាយការណ៍ផ្សេងៗទៀត ត្រូវបានចែកជូនក្រុមប្រឹក្សាភិបាល ឲ្យបានមុនពេលដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីអាចឲ្យអភិបាលទាំងអស់មានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើការវាយតម្លៃលើសំណើទាំងនោះ ហើយប្រសិនបើចាំបាច់ ស្នើសុំព័ត៌មានបន្ថែម ដើម្បីជួយសម្រួលអភិបាល ក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាព។ នីតិវិធីនានា ត្រូវបានបង្កើតឡើង ទាក់ទងនឹងទម្រង់ ខ្លឹមសារ បទបង្ហាញ និងការចែកជូនឯកសារសម្រាប់កិច្ចប្រជុំ។ ឯកសារសម្រាប់កិច្ចប្រជុំបញ្ជាក់យ៉ាងច្បាស់អំពីប្រវត្តិ គោលបំណង បញ្ហាសំខាន់ៗ សនិទានភាព ផលប៉ះពាល់ និងព័ត៌មានផ្សេងៗទៀត ដែលទាក់ទងនឹងសំណើនីមួយៗ ដើម្បីជួយឲ្យក្រុមប្រឹក្សាភិបាល អាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និង ប្រកបដោយប្រសិទ្ធភាព។

អភិបាល មានលទ្ធភាពទទួលបានគ្រប់ព័ត៌មានទាំងអស់របស់ធនាគារ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលធ្វើឡើងជាទៀងទាត់ ក្រុមប្រឹក្សាភិបាល ទទួលបានព័ត៌មាន ដែលបានធ្វើបច្ចុប្បន្នភាព អំពីការអភិវឌ្ឍ និងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ក៏ដូចជាទទួលបានផងដែរ នូវឯកសារមួយឈុត រាប់បញ្ចូលទាំងរបាយការណ៍ជាទៀងទាត់ ស្តីពីការវិវឌ្ឍនៃអាជីវកម្ម និងឯកសារផ្សេងៗ សម្រាប់ពិភាក្សា ទាក់ទងនឹងបញ្ហាជាក់លាក់ណាមួយ។

អភិបាល ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល តាមរយៈប្រព័ន្ធទូរសព្ទផងដែរ។ រាល់ការពិភាក្សាដេញដោល នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាប់បញ្ចូលទាំងការខ្វែងគំនិតគ្នា ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ នៃដំណើរការពិភាក្សារបស់អភិបាល។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានផ្ញើទៅគណៈគ្រប់គ្រង ក្នុងរយៈពេលមួយថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ដើម្បីធានាថា សេចក្តីសម្រេច និងការណែនាំផ្សេងៗ ត្រូវបានអនុវត្តទាន់ពេលវេលា។ សេចក្តីព្រាងកំណត់ហេតុ ត្រូវបានបញ្ជូនទៅអភិបាលទាំងអស់ ដើម្បីធ្វើការពិនិត្យ និងផ្តល់អនុសាសន៍ មុនពេលដាក់បញ្ជូនកំណត់ហេតុចុងក្រោយ ទៅក្នុងរបៀបវារៈ សម្រាប់អនុម័តយល់ព្រម នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ ត្រូវធ្វើការពន្យល់ឲ្យបានក្បោះក្បាយ អំពីបញ្ហាសំខាន់ៗ ទាក់ទងនឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។ ប្រធានគណៈកម្មាធិការសវនកម្ម ផ្តល់សេចក្តីសង្ខេប អំពីរបាយការណ៍សវនកម្ម ដែលបានពិភាក្សា នៅកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដើម្បីជាកំណត់ត្រា សម្រាប់ក្រុមប្រឹក្សាភិបាល ដែលរួមមានលទ្ធផលសវនកម្មសំខាន់ៗ ដែលធ្វើឡើងដោយសវនករផ្ទៃក្នុង ដើម្បីឲ្យក្រុមប្រឹក្សាភិបាល ធ្វើការពិភាក្សា និងណែនាំ។ បន្ថែមពីលើនេះទៀត របាយការណ៍ ពីនាយកនៃនាយកដ្ឋានប្រតិបត្តិកិច្ច អំពីស្ថានភាពនៃការគោរពច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ និងនីតិវិធីផ្ទៃក្នុង ដែលបានអនុម័តដោយធនាគារ ក៏ត្រូវបានរាយការណ៍ជូនក្រុមប្រឹក្សាភិបាល ដើម្បីជ្រាបជាព័ត៌មានផងដែរ។ គណៈគ្រប់គ្រង ក៏ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញ អំពីសំណើ និងឆ្លើយតបសំណួរផ្សេងៗ ដែលក្រុមប្រឹក្សាភិបាលចោទសួរ តាមការចាំបាច់ផងដែរ។ គណៈគ្រប់គ្រង ត្រូវចាត់វិធានការជាបន្ទាន់ លើរាល់បញ្ហា ដែលលើកឡើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងត្រូវធ្វើបច្ចុប្បន្នភាព ទៅក្រុមប្រឹក្សាភិបាល អំពីស្ថានភាព នៃបញ្ហាទាំងនោះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ ឬប្រសិនបើយល់ថាបន្ទាន់ ត្រូវបញ្ជូនតាមការជូនដំណឹងជាលាយលក្ខណ៍អក្សរ។

អភិបាលណាម្នាក់ ដែលមានជាប់ពាក់ព័ន្ធទទួលបានផលប្រយោជន៍ ពីសំណើណាមួយ ឬប្រតិបត្តិការណាមួយ ត្រូវប្រកាសប្រាប់ អំពីផលប្រយោជន៍ ដែលពាក់ព័ន្ធនឹងខ្លួន ហើយត្រូវដកខ្លួនចេញពីការពិភាក្សា និងការបោះឆ្នោតគាំទ្រសំណើ ឬកិច្ចការ ដែលបានស្នើនោះ។ នីតិវិធីនេះត្រូវបានកត់ត្រាទុកទាំងស្រុង នៅក្នុងកំណត់ហេតុ នៃដំណើរការកិច្ចប្រជុំ។

នៅដើមឆ្នាំហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាល ពិចារណាលើថវិកាប្រចាំឆ្នាំរបស់ធនាគារ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងផែនការរបស់ធនាគារ ដែលបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំពិភាក្សា ថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសរុបចំនួន ០៦ លើក ត្រូវបានរៀបចំឡើង នៅឆ្នាំ២០២៣ ដោយមានវត្តមានរបស់អភិបាល ដូចមានរៀបរាប់ខាងក្រោម៖

អភិបាល	បានចូលរួម	ចំនួនកិច្ចប្រជុំ
Datuk Mohd Nasir Bin Ahmad ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
ឡុង ប៉ាង អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Aisyah Lam Binti Abdullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Ahmad Shazli Bin Kamarulzaman អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៦	៦
Cheong Weng Teong អភិបាលមិនឯករាជ្យមិនប្រតិបត្តិ	៦	៦
ប៊ុន យ៉ែន អភិបាលមិនឯករាជ្យប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិ	៥	៦

ការបណ្តុះបណ្តាល និងការអភិវឌ្ឍរបស់អភិបាល

កម្មវិធីបណ្តុះបណ្តាលអភិបាល គឺជាដំណើរការដ៏សំខាន់មួយ ក្នុងការតែងតាំងអភិបាលថ្មី។ ក្រុមប្រឹក្សាភិបាល ក៏ត្រូវយកចិត្តទុកដាក់ លើតម្រូវការ ក្នុងការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិថ្មីៗ បទដ្ឋានគណនេយ្យ ការប្រែប្រួលហានិភ័យអាជីវកម្ម និន្នាការទីផ្សារ និងការវិវឌ្ឍចុងក្រោយ បញ្ហាប្រឈមសំខាន់ៗ នៅក្នុងទីផ្សារក្នុងស្រុក និងក្នុងតំបន់ និងក្នុងវិស័យធនាគារ។ ក្នុងគោលបំណងនេះ ក្រុមប្រឹក្សាភិបាល ធ្វើការវាយតម្លៃ លើតម្រូវការបណ្តុះបណ្តាល ដោយឈរលើមូលដ្ឋានវាយតម្លៃតាមដំណាក់កាល ហើយកំណត់អំពីចំណុច ដែលអាចពង្រីកចំណេះដឹងរបស់អភិបាល អំពីបញ្ហាដែលទាក់ទងនឹងធនាគារ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

វគ្គបណ្តុះបណ្តាល ដែលអភិបាលបានចូលរួម នៅក្នុងឆ្នាំ ២០២៣៖

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 1st Session: Global Pressures and Trends	Training (Virtual)	២ ម៉ោង	Datuk Mohd Nasir Bin Ahmad
INCEIF Lecture: Inculcating Values of Professionalism	Lecture	១ ថ្ងៃ	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 3rd Session: The end of Business-as-Usual and evolving Board Duties	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 4th Session: Leadership from CIMB	Training (Virtual)	២ ម៉ោង	
Anti-Bribery and Anti-Corruption Training - Promoting Good Governance: Understanding Anti-Corruption Laws in Malaysia and Beyond	Training (Virtual)	១ ម៉ោង	
2023 CIMB Leadership Forum	Forum	២ ថ្ងៃ	
Awareness Session on Corporate Liability Provision by MACC Officer	Sharing Session	១ ថ្ងៃ	
McKinsey Study Trip - Melbourne & Sydney	Study Trip	៣ ថ្ងៃ	
Refresher to Board: Basel Framework and IRB models	Sharing Session (Virtual)	១ ថ្ងៃ	
The Cooler Earth Sustainability Summit	Summit	១ ថ្ងៃ	
McKinsey Study Trip - London/Milan/Madrid	Study Trip	៣ ថ្ងៃ	
INCEIF 2nd. Session Masterclass	Masterclass	១ ថ្ងៃ	
Asian-Oceanian Standard-Setters Group: WG and Annual Meeting	Meeting	២ ថ្ងៃ	
Financing the Digital Economy: Supporting the Madani Framework Roundtable Discussion	Roundtable Discussion	១ ថ្ងៃ	លោកស្រី Aisyah Lam Binti Abdullah
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 1st Session: Global Pressures and Trends	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 2nd Session: A New Context for Business	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 3rd Session: The end of Business-as-Usual and evolving Board Duties	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 4th Session: Leadership from CIMB Group Board	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 4th Session: Leadership from CIMB Group Board	Training (Virtual)	១ ម៉ោង	
The Cooler Earth Sustainability Summit	Summit	១ ថ្ងៃ	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 2nd Session: A New Context for Business	Training (Virtual)	២ ម៉ោង	លោក ឡុង ប៉ាង
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 3rd Session: The end of Business-as-Usual and evolving Board Duties	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 4th Session: Leadership from CIMB Group Board	Training (Virtual)	២ ម៉ោង	
Anti-Bribery and Anti-Corruption Training - Promoting Good Governance: Understanding Anti-Corruption Laws in Malaysia and Beyond	Training (Virtual)	១ ម៉ោង	
The Cooler Earth Sustainability Summit	Summit	១ ថ្ងៃ	

ប្រធានបទ	ប្រភេទវគ្គបណ្តុះបណ្តាល	ចំនួនម៉ោង/ថ្ងៃ	ចូលរួមដោយ
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 1st Session: Global Pressures and Trends	Training (Virtual)	២ ម៉ោង	លោក Ahmad Shazli Bin Kamarulzaman
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 2nd Session: A New Context for Business	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 3rd Session: The end of Business-as-Usual and evolving Board Duties	Training (Virtual)	២ ម៉ោង	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 4th Session: Leadership from CIMB Group Board	Training (Virtual)	២ ម៉ោង	
Anti-Bribery and Corruption Awareness (C0123)	E-learning	៤ ម៉ោង	
Anti-Money Laundering/Counter Financing of Terrorism (C0123)	E-learning	៤ ម៉ោង	
Being EPICC (C01)	E-learning	១,៥ ម៉ោង	
Data Protection (C0123)	E-learning	៤ ម៉ោង	
Information Security Awareness (ISA) (C013)	E-learning	៤ ម៉ោង	
Introduction to Competition Act 2010 (C0123)	E-learning	៤ ម៉ោង	
Shariah Governance Framework (SGF) (C0123)	E-learning	៤ ម៉ោង	
The Cooler Earth Sustainability Summit	Summit	១ ថ្ងៃ	
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 1st Session: Global Pressures and Trends	Training (Virtual)	២ ម៉ោង	លោក Cheong Weng Teong
CIMB-Cambridge Institute for Sustainability Leadership Programme (CISL) - 2nd Session: A New Context for Business	Training (Virtual)	២ ម៉ោង	
The Cooler Earth Sustainability Summit	Summit	១ ថ្ងៃ	
The Executive Sustainability Leadership Programme” Module 1/ Session 1 – Programme Kick Off (Global Pressures and Trends)	Training (Virtual)	២ ម៉ោង	
The Executive Sustainability Leadership Programme” : Module 3 – The Business Response	Training (Virtual)	២ ម៉ោង	លោក ប៊ុន យ៉ន
The Executive Sustainability Leadership Programme” Session 2 – A New Context for Business	Training (Virtual)	២ ម៉ោង	
The Executive Sustainability Leadership Programme” : Module 5 – Real Economy Case Studies	Training (Virtual)	២ ម៉ោង	
The Executive Sustainability Leadership Programme” : Module 8 – Your Role in Leading Change	Training (Virtual)	២ ម៉ោង	
Anti-Corruption Law Workshop	Workshop	៤ ម៉ោង	
The Executive Sustainability Leadership Programme” Last session – Earth Competent Board	Training (Virtual)	២ ម៉ោង	
The Role of Governance in Ensuring Commitment and Effective Implementation of Client Protection in BFIs for CEOs and Shareholders	Training	៧ ម៉ោង	
Driving & Learning towards high performance culture (Experiential Learning)	Learning	២,៥ ថ្ងៃ	
CIMB Leadership Forum 2023	Forum	២ ថ្ងៃ	
Mental Health Awareness at Workplace	Sharing Session	២ ម៉ោង	
Leadership Dialogue “Safeguarding CIMB’s Banking Ecosystem”	Dialogue (Virtual)	១ ម៉ោង	
ASEAN Unplugged - Cambodia’s New Dawn: Economic Outlook & ASEAN Financial Cooperation	Workshop (Virtual)	១ ម៉ោង	
Small and Medium Enterprise Workshop	Workshop	១ ម៉ោង	
The 19th Government-Private Sector Forum	Forum	៣ ម៉ោង	
Sustainability Trends and Opportunities for a Better Tomorrow Forum	Forum	២ ម៉ោង	

➤ លេខាធិការក្រុមហ៊ុន

លេខាធិការក្រុមហ៊ុន បង្ហាញពីការគាំទ្រជាបន្តបន្ទាប់ ក្នុងការផ្តល់យោបល់ និងជួយក្រុមប្រឹក្សាភិបាល លើបញ្ហា ដែលទាក់ទងនឹងកិច្ចការរបស់ធនាគារ រាប់បញ្ចូលទាំងបញ្ហា ដែលទាក់ទងនឹងការអនុវត្តស្របតាមបទប្បញ្ញត្តិរបស់ក្រុមហ៊ុន អភិបាលកិច្ចក្រុមហ៊ុន និងការអនុវត្តល្អបំផុត ប្រសិទ្ធភាពនៃសាលប្រជុំ និងកាតព្វកិច្ច និងការទទួលខុសត្រូវរបស់អភិបាល។ ក្នុងអំឡុងឆ្នាំ២០២៣ ដំណើរការផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ ជាមួយនឹងទស្សនៈលើកកម្ពស់ដំណើរការ នៃការធ្វើសេចក្តីសម្រេច និងប្រសិទ្ធភាព នៃមុខងារក្រុមប្រឹក្សាភិបាល។

លេខាធិការក្រុមហ៊ុន ធានាថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានរៀបចំឡើង ស្របតាមវិធានច្បាប់ និងការអនុវត្តល្អបំផុតរបស់ធនាគារ ហើយធានាថា ការកត់ត្រាដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ត្រូវបានកត់ត្រាទុកទាំងស្រុង សម្រាប់ធ្វើជាកំណត់ហេតុ និងរក្សាទុកបានយ៉ាងល្អ។

លេខាធិការក្រុមហ៊ុន ក្រៅពីចូលរួមជួយការងារប្រធានក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំរបៀបវារៈ និងរៀបចំដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងភាគទុនិក ក៏ត្រូវសម្របសម្រួលការទំនាក់ទំនង និងផ្សព្វផ្សាយសេចក្តីសម្រេចសំខាន់ៗ និងគោលការណ៍នានា រវាងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការនានា និងថ្នាក់គ្រប់គ្រងប្រតិបត្តិជាន់ខ្ពស់ផងដែរ។

អភិបាលទាំងអស់ មានលទ្ធភាពពេញលេញ ក្នុងការស្នើយោបល់ ពីលេខាធិការក្រុមហ៊ុន និងអាចស្វែងរកការពិគ្រោះយោបល់ បែបវិជ្ជាជីវៈ ដោយឯករាជ្យ ពីប្រភពខាងក្រៅ ក្រោមបន្ទុកចំណាយរបស់ធនាគារ ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

គណៈកម្មាធិការនានា

ក្រុមប្រឹក្សាភិបាល ធ្វើការទទួលខុសត្រូវជាក់លាក់ ដល់គណៈកម្មាធិការនានា ដែលមានគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការទាំងនេះ ធ្វើប្រតិបត្តិការ តាមតួនាទី និងកាតព្វកិច្ច ដែលបានកំណត់យ៉ាងច្បាស់លាស់ ដូចមានចែងនៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការនីមួយៗ ដែលបានអនុម័តយ៉ាងត្រឹមត្រូវ។

គណៈកម្មាធិការ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីកិច្ចពិភាក្សា សេចក្តីសម្រេច និងអនុសាសន៍របស់ខ្លួន។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការហានិភ័យ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាល អំពីបញ្ហា ដែលបានលើកយកមកពិភាក្សា និងដោះស្រាយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួន។ ក្រុមប្រឹក្សាភិបាល បានទទួលស្គាល់ថា ខណៈដែលគណៈកម្មាធិការទាំងនេះ មានសិទ្ធិអំណាចធ្វើការពិភាក្សា លើបញ្ហានានា ដែលបានប្រគល់ជូន រាល់សេចក្តីសម្រេច និង/ឬ អនុសាសន៍របស់គណៈកម្មាធិការទាំងនេះ ត្រូវបញ្ជូនទៅក្រុមប្រឹក្សាភិបាល ដើម្បីពិនិត្យ ហើយគណៈកម្មាធិការទាំងនេះ និងក្រុមប្រឹក្សាភិបាល ជាមុនទទួលខុសត្រូវ លើភាពជោគជ័យ អាជីវកម្ម យុទ្ធសាស្ត្រ ការគ្រប់គ្រងហានិភ័យ សកម្មភាពប្រតិបត្តិការអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាល អនុវត្តនីតិវិធីវាយតម្លៃប្រចាំឆ្នាំ លើប្រសិទ្ធភាព នៃគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការហានិភ័យ ក៏ដូចជាការចូលរួមចែករំលែករបស់សមាជិកម្នាក់ៗ ដើម្បីមើលថា គណៈកម្មាធិការទាំងពីរ និងសមាជិក បានបំពេញកាតព្វកិច្ច ស្របតាមតួនាទី និងកាតព្វកិច្ច ដែលបានចែងឬទេ។

ព័ត៌មានលម្អិតអំពីគណៈកម្មាធិការនានា មានបង្ហាញនៅក្នុងផ្នែកខាងក្រោម ជាបន្តបន្ទាប់។

គណៈកម្មាធិការសវនកម្ម

សមាជិកគណៈកម្មាធិការសវនកម្ម សុទ្ធតែជាអភិបាលឯករាជ្យមិនប្រតិបត្តិ ដែលមានចំណេះដឹង និងបទពិសោធន៍ ផ្នែកហិរញ្ញវត្ថុ។ ជាមួយ គណៈកម្មាធិការសវនកម្ម មានសមាជិកជាអភិបាល ដែលមានវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងទំនួលខុសត្រូវរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការសវនកម្ម ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកច្បាប់ និងគណនេយ្យ។ ប្រធានគណៈកម្មាធិការសវនកម្ម មិនមែនជាប្រធានក្រុមប្រឹក្សាភិបាលទេ ដែលនេះគឺដើម្បីជំរុញការពិភាក្សាបើកចំហ និងស្វាហាប់ នូវរាល់បញ្ហា ដែលលើកឡើងដោយគណៈកម្មាធិការសវនកម្ម។ តំណែងទំនេរនៅក្នុងគណៈកម្មាធិការសវនកម្ម ត្រូវបំពេញក្នុងរយៈពេល បី (៣) ខែ។

ការទទួលខុសត្រូវចម្បង របស់គណៈកម្មាធិការសវនកម្ម គឺធានាឲ្យមានការអនុវត្តអភិបាលកិច្ច របស់ធនាគារបានល្អប្រសើរ ស្របពេលដែលធ្វើការពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ការផ្សព្វផ្សាយព័ត៌មាន ការគោរពបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដំណើរការប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ គណៈកម្មាធិការសវនកម្ម ជួបប្រជុំជាប្រចាំ ដើម្បីពិនិត្យលើលទ្ធផលការងារប្រចាំត្រីមាស របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ របាយការណ៍សវនកម្ម ដែលរាប់បញ្ចូលទាំងការអនុវត្ត ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ក៏ដូចជាប្រតិបត្តិការ ជាមួយភាគីសម្ព័ន្ធឯក្ខិក។

គណៈកម្មាធិការសវនកម្មបានជួបប្រជុំចំនួន ០៦ ដង ក្នុងឆ្នាំ២០២៣ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
ឡុង ប៉ាង ប្រធានគណៈកម្មាធិការសវនកម្ម / អភិបាលឯករាជ្យ មិនប្រតិបត្តិ	៦	៦
Datuk Mohd Nasir Bin Ahmad អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦
Aisyah Lam Binti Abdullah អភិបាលឯករាជ្យមិនប្រតិបត្តិ	៦	៦

បន្ថែមលើកិច្ចប្រជុំគណៈកម្មាធិការសវនកម្មទាំង ៦ លើក ដែលរៀបចំឡើង ដើម្បីដោះស្រាយកិច្ចការ ក្នុងធនាគារ គណៈកម្មាធិការសវនកម្ម បានរៀបចំកិច្ចប្រជុំរួម ១ លើក ជាមួយគណៈកម្មាធិការសវនកម្ម របស់ស៊ីអាយអិមប៊ី គ្រុប ហូលឌីង និងស៊ីអាយអិមប៊ី បែងយីង (Banking) គ្រុប។

តួនាទី និងកាតព្វកិច្ចរបស់គណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង/ ការគ្រប់គ្រងហានិភ័យ/អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវ នៅក្នុងប្រកាសស្តីពីអភិបាលកិច្ច នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃក្នុង បានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះ ត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង នីតិវិធី ចំនួនដង នៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាព នៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើលថាតើមុខងារនោះ បានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬនៅ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រងចាត់វិធានការណ៍កែតម្រូវទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយ ក្នុងការគ្រប់គ្រង ការមិនបានអនុវត្ត ពេញលេញតាមគោលនយោបាយ ការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញដោយសវនករផ្ទៃក្នុង ក៏ដូចជាផ្នែក ដែលទទួលខុសត្រូវ ការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រងដទៃទៀត មិនថាការមិនឯកភាពនោះ ត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើង ដោយសវនករ។ ច. ធានាការគោរពតាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនករផ្ទៃក្នុង និងមិនតម្រូវឲ្យត្រួតពិនិត្យដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័ត លើការតែងតាំង ផ្លាស់ប្តូរ និងបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជាសវនករផ្ទៃក្នុង និងត្រូវទទួលការជូនដំណឹង អំពីការលាល័យរបស់បុគ្គលិកជាន់ខ្ពស់ជាសវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាល័យនោះ បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាល័យ។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ឬការបញ្ឈប់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួលក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃ អំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃ ពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័ត លើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃថាតើសេវានោះ អាចនឹងប៉ះពាល់ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌ នៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់ នៃការធ្វើសវិធានធន ដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ រាយការណ៍មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងរបស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើងដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅ រួមទាំងជួបប្រជុំជាមួយសវនករខាងក្រៅ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សា លើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផលនៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរាយការណ៍ដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងសវនកររបស់និយ័តករ។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលការអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្តោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការរាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតី និងសំខាន់ៗ និងរបៀប ដែលបញ្ហាទាំងអស់ ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋាន ពីបញ្ហា ដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធភាគី	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធភាគី និងជូនដំណឹង ដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់ នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ការបង្ហាញពីអភិបាលកិច្ចធនាគារ របាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្ត តាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្ត តាមគោលនយោបាយ ស្តីទីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុង	ពិនិត្យរួមគ្នាដោយលំរបស់ភាគីទីបី ចំពោះរចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ
ផ្សេងៗ	ក. ជូនដំណឹង ដល់គណៈគ្រប់គ្រងជាន់ខ្ពស់ជាទៀងទាត់ អំពីបញ្ហា ដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ មើលលំដាប់ ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូលទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការហានិភ័យ គឺជាគណៈកម្មាធិការ ដែលបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីកំណត់គោលបំណងរបស់គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ និងទទួលខុសត្រូវជំនួសក្រុមប្រឹក្សាភិបាល លើការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យ។ ការទទួលខុសត្រូវប្រចាំថ្ងៃ នៃការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ ត្រូវបានប្រគល់ជូនគណៈកម្មាធិការហានិភ័យ ដែលរាយការណ៍ដោយផ្ទាល់ ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការហានិភ័យ ជួបប្រជុំជាប្រចាំខែ ឬនៅពេលចាំបាច់។

គណៈកម្មាធិការហានិភ័យ បានជួបប្រជុំចំនួន ១២ ដង ក្នុងឆ្នាំ២០២៣ ដែលមានវត្តមានសមាជិកចូលរួម ដូចខាងក្រោម៖

សមាជិក	បានចូលរួម	ចំនួនកិច្ចប្រជុំ
Aisyah Lam Binti Abdullah ប្រធានគណៈកម្មាធិការ / អភិបាលឯករាជ្យមិនប្រតិបត្តិ	១២	១២
ប៊ុន យ៉ន ប្រធាននាយកប្រតិបត្តិ	៩	១២
វង់ វណ្ណា នាយកគ្រប់គ្រងហានិភ័យ	១១	១២
ហុង វណ្ណា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	១០	១២
គី សាណា នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	១១	១២
ប៊ុច សុម៉ាលី នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល	១១	១២
ហេង វិបុត្រ នាយកបច្ចេកវិទ្យា និងទិន្នន័យ	១១	១២
ហេង វុទ្ធី នាយកហិរញ្ញវត្ថុ	១១	១២
ហេង ភួងចនា នាយកប្រតិបត្តិការ	១២	១២
ហេង តូរ៉ង់ នាយករតនាគារ និងទីផ្សារ	១២	១២

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការហានិភ័យ មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
កម្រិតវិស័យអាប់តែចាយ	ក. ពិនិត្យ និងផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តកម្រិតវិស័យអាប់តែចាយ និងឥរិយាបថហានិភ័យរបស់ធនាគារ សម្រាប់ពិចារណា លើថវិកាផែនការអាជីវកម្ម ដែលបានស្នើ និងលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលបានរំពឹងទុក ខ. ដើម្បីធានាបាននូវការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នៃកម្រិតវិស័យអាប់តែចាយ និងឥរិយាបថហានិភ័យរបស់ធនាគារដោយ៖ - ការផ្តល់អនុសាសន៍ លើការផ្លាស់ប្តូរកម្រិតវិស័យអាប់តែចាយ និងឥរិយាបថហានិភ័យប្រចាំឆ្នាំ ដល់ក្រុមប្រឹក្សាភិបាល ដោយផ្អែកទៅលើបរិយាកាសម៉ាក្រូសេដ្ឋកិច្ចបទប្បញ្ញត្តិ សន្ទនីយភាព និងទម្រង់មូលធន ។ល។ - ការតាមដាន និងរាយការណ៍ការអនុលោម តាមកម្រិតវិស័យអាប់តែចាយ និងឥរិយាបថហានិភ័យ - ការចាត់តាំង ការពិនិត្យ និង/ឬ ការអនុម័ត លើការកំណត់កម្រិតផលបត្រ ព្រមទាំងការស្នើសុំ និងពិនិត្យឡើងវិញ លើទិដ្ឋភាពផលបត្រ និង - ការសម្រេច លើផែនការសកម្មភាព ក្នុងករណីដែលមិនមានអនុលោមភាព ជាមួយនឹងកម្រិតវិស័យអាប់តែចាយ ស្របតាមគោលនយោបាយ និងនីតិវិធី ដែលបានអនុម័ត
វប្បធម៌គ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ	ក. បញ្ជាក់អំពីគំរូ នៃការការពារហានិភ័យ (3 lines of defence) របស់ធនាគារ ខ. លើកកម្ពស់ការយល់ដឹង អំពីហានិភ័យ និងធានាវប្បធម៌គ្រប់គ្រងហានិភ័យដ៏សកម្ម ដើម្បីឲ្យដំណើរការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យ ត្រូវបានអនុវត្ត នៅក្នុងសកម្មភាពអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ គ. ធានានូវវប្បធម៌គ្រប់គ្រងហានិភ័យអនុលោមតាម តាមរយៈការណែនាំ និងការគាំទ្រ ទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែង អនុលោមតាមរបស់ធនាគារ

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការគ្រប់គ្រងដើមទុន	ក. បែងចែកដើមទុន ដែលមានហានិភ័យ (capital-at-risk) ទៅតាមប្រភេទជំនួញ និងហានិភ័យផ្សេងៗពីគ្នា ដើម្បីធានាថា ការបែងចែកហានិភ័យ បានធ្វើគ្រប់គ្រាន់អនុលោមតាមលក្ខខណ្ឌកំណត់ដោយបទប្បញ្ញត្តិច្បាប់ និងធានាថា ធនាគារមាន ដើមទុនបម្រុងគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងស្ថានភាពវិបត្តិផ្សេងៗ។ ខ. បង្កើនតម្លៃភាគទុនិក តាមរយៈការវាយតម្លៃ លើប្រាក់ចំណេញ និងហានិភ័យ (risk-return profiles) ពីដំណើរការប្រតិបត្តិការ ហើយធានាថា កម្រិតហានិភ័យដែលទទួលយកស្ថិតនៅក្នុងដែនកម្រិត ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។
ក្របខណ្ឌ / គោលនយោបាយគ្រប់គ្រងហានិភ័យ	ក. ពិនិត្យ និងផ្តល់អនុសាសន៍ លើក្របខណ្ឌ / គោលនយោបាយ ហានិភ័យថ្មី និងការធ្វើវិសោធនកម្ម ដល់ក្រុមប្រឹក្សាភិបាល ដើម្បីអនុម័ត និងអនុម័តលើវិធីសាស្ត្រ / ស្តង់ដារហានិភ័យ ដែលមិនស្ថិតនៅក្នុងវិសាលភាពរបស់អនុគណៈកម្មាធិការហានិភ័យ ខ. ពិនិត្យ និងគាំទ្រ លើការផ្លាស់ប្តូរក្របខណ្ឌ / គោលនយោបាយហានិភ័យ តាមកម្រិតអនុម័ត ដែលបានចែងនៅក្នុងស្តង់ដារ នៃការគ្រប់គ្រង និងអនុម័ត គោលនយោបាយហានិភ័យ នៅកម្ពុជា។
ការកំណត់ និងវាស់វែងហានិភ័យ	ក. ត្រួតពិនិត្យ លើការប៉ះពាល់ហានិភ័យរបស់ធនាគារ ក៏ដូចជាហានិភ័យ នៃសកម្មភាពអាជីវកម្ម និងស្មើតែលម្អក្របខណ្ឌគោលនយោបាយ វិធីសាស្ត្រ និងនីតិវិធី នៃការគ្រប់គ្រងហានិភ័យរបស់ធនាគារ និង/ឬ ការត្រួតពិនិត្យផ្សេងៗ ដើម្បីទប់ស្កាត់ហានិភ័យ ខ. ពិនិត្យ និងផ្តល់អនុសាសន៍ លើប៉ារ៉ាម៉ែត្រ គំរូ ហានិភ័យ និងលទ្ធផល សម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត គ. ពិនិត្យ លើហានិភ័យ ដែលកំពុងកើតមាន ព្រមទាំងការផ្លាស់ប្តូរ លើបទប្បញ្ញត្តិ និងទំនួលខុសត្រូវ និងពិភាក្សា អំពីការទប់ស្កាត់ហានិភ័យ
ហានិភ័យទីផ្សារ និងរតនាគារ	ក. ពិនិត្យមើលរបាយការណ៍ហានិភ័យទីផ្សារ ដើម្បីធានាថា ហានិភ័យទីផ្សារ កំពុងត្រូវបានគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងឆ្លើយតប លើការបំពាន លើដែនកំណត់ផ្ទៃក្នុង ខ. អនុម័តផលិតផលរតនាគារថ្មី និងផលិតផល ដែលមានការប្រែប្រួលច្រើន លើផលិតផល ដែលមានស្រាប់
ហានិភ័យប្រតិបត្តិការ	ក. ពិនិត្យ លើបញ្ហាពាក់ព័ន្ធនឹងហានិភ័យប្រតិបត្តិការ និងការគ្រប់គ្រង លើកម្រិតហានិភ័យរបស់នាយកដ្ឋាន ឬផ្នែក ខ. អនុម័ត លើការពន្យារ លើការដោះស្រាយបញ្ហា / ទទួលយកបញ្ហា តាមសិទ្ធិអនុម័ត គ. អនុម័តផលិតផលមិនមែនរតនាគារថ្មី និងផលិតផល ដែលមានការប្រែប្រួលច្រើន លើផលិតផល ដែលមានស្រាប់
ការត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា	ក. ផ្តល់នូវការត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា ខ. ត្រួតពិនិត្យជាប្រចាំ លើបញ្ហា ដែលទាក់ទងនឹងហានិភ័យបច្ចេកវិទ្យា ដែលរួមមានហានិភ័យអ៊ីនធឺណេត និងទម្រង់គ្រប់គ្រងហានិភ័យបច្ចេកវិទ្យា និងឧប្បត្តិហេតុធ្ងន់ធ្ងរ / ការមិនគោរពតាម ដើម្បីធានាថា បញ្ហាទាំងនេះត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ គ. ត្រួតពិនិត្យ លើហានិភ័យបច្ចេកវិទ្យា រួមទាំងធ្វើការវាយតម្លៃហានិភ័យជាមុន លើសេវាកម្មធនាគារអេឡិចត្រូនិច ឃ. ការអនុវត្តការគ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព និងការត្រួតពិនិត្យផ្ទៃក្នុង គួរតែត្រូវបានកំណត់ ដើម្បីរក្សានូវទិន្នន័យសម្ងាត់ សន្តិសុខប្រព័ន្ធ ទំនុកចិត្តការស្តារឡើងវិញនូវភាពស៊ាំ នៅក្នុងអង្គការ ង. ធានាឲ្យមានការត្រួតពិនិត្យឲ្យបានគ្រប់គ្រាន់ និងរឹងមាំ លើប្រព័ន្ធបច្ចេកវិទ្យា និងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា។
យុទ្ធសាស្ត្រប្រតិបត្តិតាម និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម	ក. ផ្តល់អនុសាសន៍ សម្រាប់ការប្រតិបត្តិតាម និងយុទ្ធសាស្ត្រ សម្រាប់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ធនាគារ ខ. ជួយក្នុងការកំណត់គោលដៅ សម្រាប់ការប្រតិបត្តិតាម និងគ្រប់គ្រងហានិភ័យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅគ្រប់បណ្តាញអាជីវកម្ម។
ក្របខណ្ឌការប្រតិបត្តិតាម	ក. ធ្វើការពិភាក្សា អំពីបញ្ហាការប្រតិបត្តិតាម និងបញ្ហាហានិភ័យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាថា បញ្ហាទាំងនេះត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ខ. ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ក្របខណ្ឌ / គោលនយោបាយ ការប្រតិបត្តិតាម និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការកែសម្រួលសំខាន់ ចំពោះក្របខណ្ឌ / គោលនយោបាយហានិភ័យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ គ. វាយតម្លៃ លើប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់ធនាគារ ក្នុងការអនុលោមតាម និងបញ្ហាហានិភ័យការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឃ. ដើម្បីទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ និងពង្រឹង លើមុខងារអនុលោមតាម ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ង. ត្រួតពិនិត្យឡើងវិញ និងអនុម័តនូវការវាស់វែងវិធីសាស្ត្រ និងនីតិវិធី ដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ការត្រួតពិនិត្យហានិភ័យតតិយភាព	ក. ពិនិត្យ និងកត់សម្គាល់ លើផែនការតតិយភាពប្រចាំឆ្នាំ ខ. គាំទ្រការរៀបចំតតិយភាពថ្មី និងតតិយភាព ដែលមានការកែប្រែច្រើន លើវិសាលភាព សម្រាប់ក្រុមប្រឹក្សាភិបាលអនុម័ត គ. កត់ចំណាំ អំពីការរៀបចំតតិយភាពថ្មី និងតតិយភាព ដែលមានការកែប្រែតិច ឃ. មានការត្រួតពិនិត្យ លើការអភិវឌ្ឍ ដោយផលប៉ះពាល់ណាមួយ ដែលមិនបានអនុលោមតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង និងរំលោភ លើបទប្បញ្ញត្តិ ដោយអ្នកផ្តល់សេវាដែលត្រូវបានរាយការណ៍ ដោយផ្នែកអាជីវកម្ម
ការតែងតាំងសមាជិកគណៈកម្មាធិការហានិភ័យ និងតែងតាំងអនុគណៈកម្មាធិការ	ក. អនុម័តរាល់ការផ្លាស់ប្តូរសមាជិក នៅក្នុងមុខងារនៃសាជីវកម្ម (corporate function) ដដែល ដោយធ្វើការជូនដំណឹង ទៅកាន់ក្រុមប្រឹក្សាភិបាល។ រីឯរាល់ការផ្លាស់ប្តូរសមាជិក នៅក្រៅមុខងារ នៃសាជីវកម្ម ឬសំណើសុំកែប្រែ លើលក្ខន្តិកៈ (Terms of Reference) ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល មុននឹងអនុវត្ត។ ខ. ពិនិត្យ និងអនុម័ត លើលក្ខន្តិកៈ និងសមាសភាព នៃគណៈកម្មាធិការ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការហានិភ័យ រួមបញ្ចូលទាំងការតែងតាំង និងការដកចេញនូវសមាជិក និងអ្នកចូលរួម ក្នុងគណៈកម្មាធិការទាំងនេះ។

គណៈកម្មាធិការគ្រប់គ្រងនានា

គណៈកម្មាធិការគ្រប់គ្រង ដូចមានរៀបរាប់ខាងក្រោម ត្រូវបានបង្កើតឡើង ដើម្បីជួយការងាររបស់ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រង លើប្រតិបត្តិការអាជីវកម្មផ្សេងៗ និងជួយគាំទ្រដល់សកម្មភាពនានារបស់ធនាគារ៖

- គណៈកម្មាធិការគ្រប់គ្រង
- គណៈកម្មាធិការឥណទានកម្ពុជា
- គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា

🏢 គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង របាយការណ៍ជូនក្រុមប្រឹក្សាភិបាល នូវបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងការងារប្រចាំថ្ងៃរបស់ធនាគារ។

សមាជិក		
ប៊ុន យ៉ន		
ប្រធាននាយកប្រតិបត្តិ		ប្រធាន
ហេង តូរ៉ង់		
នាយករតនាភិបាល និង ទីផ្សារ		សមាជិក
ហុង ជៀប		
នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម		សមាជិក
ប៊ិច សុម៉ាលី		
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល		សមាជិក
គៀន វឌ្ឍនា		
នាយកគ្រប់គ្រងហានិភ័យ		សមាជិក
ហេង វុឌ្ឍិ		
នាយកហិរញ្ញវត្ថុ		សមាជិក
អ៊ុំ ចិន្តាភក្តី		
នាយកធនធានសាជីវកម្ម		សមាជិក
ហេង វិបុត្រ		
នាយកបច្ចេកវិទ្យា និងទិន្នន័យ		សមាជិក
គី សាណា		
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ		សមាជិក
អ៊ុក ចាន់នី		
នាយកគ្រប់គ្រងផលិតផល និងចីរភាព		សមាជិក
Seng Kok Wing ^១		
នាយកយុទ្ធសាស្ត្រ		សមាជិក
ហេង ភ្លេងចនា		
នាយកប្រតិបត្តិការ		សមាជិក

កំណត់សម្គាល់៖

អ្នកចូលរួមអចិន្ត្រៃយ៍របស់គណៈកម្មាធិការ រួមមាន នាយកសវនករផ្ទៃក្នុង និង នាយកប្រតិបត្តិភាគ

^១ ចប់តួនាទីជាមួយធនាគារ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

តួនាទី និងភារកិច្ច របស់គណៈកម្មាធិការគ្រប់គ្រង មានដូចខាងក្រោម៖

- ផ្តល់ការប្រឹក្សាជូនប្រធាននាយកប្រតិបត្តិ។
- ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពប្រតិបត្តិការរបស់នាយកដ្ឋានអាជីវកម្មនីមួយៗ រួមមានតែមិនកំណត់ត្រឹម ការត្រួតពិនិត្យ លើមុខងារ នៃគណៈកម្មាធិការនានា ឬក្រុមការងារដែលបានបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រង ដើម្បីអនុវត្តតួនាទីណាមួយ ប្រសិនបើចាំបាច់។
- ពិនិត្យរបាយការណ៍គ្រប់គ្រងហិរញ្ញវត្ថុ និងរបាយការណ៍គ្រប់គ្រងផ្សេងៗទៀតរបស់ធនាគារ។
- បង្កើតយុទ្ធសាស្ត្រ ផែនការអាជីវកម្ម និងផែនការថវិកា សម្រាប់ធនាគារ (រាប់បញ្ចូលទាំងចំណុច ដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន)

- កំណត់ការងារ ដែលទាមទារឲ្យមានការសហការ ពីនាយកដ្ឋានច្រើន។
- ពិភាក្សាលើច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ប្រធាននាយកប្រតិបត្តិ។
- ការងារផ្សេងៗទៀត តាមការណែនាំរបស់ក្រុមប្រឹក្សាភិបាល / ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនមេ។

🏢 គណៈកម្មាធិការឥណទានកម្ពុជា

គណៈកម្មាធិការឥណទានកម្ពុជា របាយការណ៍ ជូនគណៈកម្មាធិការគ្រប់គ្រងហានិភ័យ នូវរាល់បញ្ហា ទាក់ទងនឹងការងារឥណទានរបស់ធនាគារ។

សមាជិក		
គៀន វឌ្ឍនា		
នាយកគ្រប់គ្រងហានិភ័យ		ប្រធាន
ប៊ុន យ៉ន		
ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ		ប្រធានជំនួស
ហុង ជៀប		
នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម		សមាជិក
សំ វណ្ណៈ ^១		
នាយកឥណទានបុគ្គល		សមាជិក
ប៊ិច សុម៉ាលី ^២		
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល		សមាជិក
ចំណាន វិនិត		
នាយកគ្រប់គ្រងឥណទាន		សមាជិក
គី សាណា		
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ		សមាជិក
Chong Kok Ping ^៣		
នាយករួមគ្រប់គ្រងហានិភ័យឥណទានតាមតំបន់ (នៃធនាគារមេ)		សមាជិក
Lim Gek Peng ^៤		
ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ (នៃធនាគារមេ)		សមាជិក
Michael Ng Mun Seng ^៥		
នាយកវិភាគហានិភ័យឥណទានតាមតំបន់ (នៃធនាគារមេ)		សមាជិក
Ganga Devi Katheraveloo ^៦		
នាយកតំបន់ ផ្នែកគ្រប់គ្រងឥណទានពាណិជ្ជកម្ម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម (នៃធនាគារមេ)		សមាជិក

កំណត់សម្គាល់៖

^១ សំ វណ្ណៈ បានលាលែងពីតំណែង ក្នុងខែតុលា ឆ្នាំ២០២៣

^២ ប៊ិច សុម៉ាលី ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលតែប៉ុណ្ណោះ (មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣)

^៣ Chong Kok Ping ឬ Liew Chee How (ប្រធានគ្រប់គ្រងឥណទានតាមតំបន់) ជាសមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Chong Kok Ping) ជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ដែលហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា

^៤ Lim Gek Peng ឬ Charly Kojongian (ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ) ជាសមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Lim Gek Peng) ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់តែសំណើឥណទាន ពាក់ព័ន្ធនឹងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះ

^៥ Michael Ng Mun Seng ឬ Leong Wai Chyi (នាយកគ្រប់គ្រងឥណទានគ្រឹះស្ថានហិរញ្ញវត្ថុតាមតំបន់) សមាជិកជំនួស ក្នុងពេលអវត្តមានរបស់ Michael Ng Mun Seng) ជាសមាជិក ដែលមានសំឡេងបោះឆ្នោត សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានរតនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុធនាគារតែប៉ុណ្ណោះ។

^៦ Ganga Devi Katheraveloo ឬ Nor Akmar Abd Hamid (ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣) ជាសមាជិក ដែលមានសំឡេងបោះឆ្នោតចាំបាច់ សម្រាប់សំណើឥណទាន ពីនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម ដែលស្ថិតនៅក្នុងកម្រិតឥណទានរបស់គណៈកម្មាធិការឥណទានកម្ពុជាតែប៉ុណ្ណោះ។

តួនាទី និងភារកិច្ច របស់គណៈកម្មាធិការឥណទាន មានដូចខាងក្រោម៖

ការអនុម័តពាក់ព័ន្ធនឹងឥណទាន

- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើឥណទាននីមួយៗរបស់ធនាគារ ក្នុងកម្រិតកំណត់ ឥណទាន ដែលក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិឲ្យ។
- ផ្តល់អនុសាសន៍ សម្រាប់ការសម្រេចរបស់ក្រុមប្រឹក្សាភិបាល លើរាល់សំណើឥណទាន ដែលហួសពីសិទ្ធិអំណាចសម្រេចរបស់គណៈកម្មាធិការឥណទានកម្ពុជា។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តចំណាត់ថ្នាក់ឥណទានផ្ទៃក្នុងរបស់អ្នកខ្ចីម្នាក់ៗ តាមដែល អាចអនុវត្តបាន។
- ធានាថា សមតុល្យឥណទានទាំងមូលរបស់ធនាគារ ស្របតាមគោលការណ៍ណែនាំ បទប្បញ្ញត្តិច្បាប់ និងស្របតាមគោលការណ៍ និងនីតិវិធីឥណទាន ដែលបានអនុម័ត ហើយស្ថិត នៅក្នុងកម្រិតហានិភ័យ ដែលអាចទទួលយកបាន ដោយធនាគារ។
- វាយតម្លៃសមតុល្យហានិភ័យ នៅពេលអនុម័តឥណទាន ដើម្បីធានាថា ឥណទានដែល ផ្តល់ គឺស្ថិតនៅក្នុងកម្រិតហានិភ័យ ដែលអាចទទួលយកបាន ដោយធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើហ្វាស៊ីលីតឺរៀបចំឡើងវិញ និងវិធានការទារសំណង ដែលរួមមានការទូទាត់សង ដោយសម្រុះសម្រួល និងឥណទាន ដែលត្រូវលុបចេញពីបញ្ជី ដែលនឹងត្រូវអនុវត្ត ស្របតាមលក្ខខណ្ឌពិន័យ។
- ត្រួតពិនិត្យឡើងវិញ និងវាយតម្លៃផលិតផលឥណទានផ្សេងៗរបស់ធនាគារ ដើម្បីធានាថា ផលិតផលទាំងនោះ ត្រូវបានអនុវត្តតាមបទដ្ឋាន និងគោលការណ៍ ដែលបានកំណត់ដោយ ក្រុមប្រឹក្សាភិបាល។
- អនុម័តការតែងតាំងដៃគូវិជ្ជាជីវៈ ដូចជាមេធាវី ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃ អចលនទ្រព្យ។

មុខងារដទៃទៀត

- ផ្ទេរការទទួលខុសត្រូវ លើការតាមដានជាក់លាក់ណាមួយ អនុម័តដោយគណៈកម្មាធិការ ឥណទាន ទៅសមាជិកគណៈកម្មាធិការឥណទាន និង/ឬ អ្នកទទួលសិទ្ធិរួមដទៃទៀត (ដែលជាសមាជិក នៃនាយកដ្ឋានគ្រប់គ្រងហានិភ័យ និង/ឬ សមាជិកនៃផ្នែកអាជីវកម្ម) លើបញ្ហាពាក់ព័ន្ធនឹងសារស្នើ ដែលមានការផ្លាស់ប្តូរច្រើន ឬតិច (ដោយមិនរាប់បញ្ចូលការ ផ្លាស់ប្តូរចំនួនប្រាក់កម្ចី រយៈពេលកម្ចី និងទ្រព្យបញ្ចាំ ដែលត្រូវលក់ ក្នុងកំណត់ហេតុប្រជុំ របស់គណៈកម្មាធិការឥណទាន)។
- អនុម័តរាល់ការកែលម្អ លើឥណទាន ដែលមិនមានការផ្លាស់ប្តូរ លើមូលដ្ឋាន ឬកម្រិត កំណត់ឥណទានទាបជាង ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលពីមុន ស្របតាមការ កំណត់សិទ្ធិ ដោយក្រុមប្រឹក្សាភិបាល។
- បំពេញមុខងារដទៃទៀត តាមការណែនាំរបស់គណៈកម្មាធិការហានិភ័យ និង/ឬ ក្រុមប្រឹក្សា ភិបាល។

 គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា រាយការណ៍ទៅគណៈកម្មាធិការ ហានិភ័យ អំពីហានិភ័យសន្ទនីយភាព និងបញ្ហានានា ដែលទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្ម របស់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ជួបប្រជុំចំនួន ១២ ដង ក្នុង ឆ្នាំ២០២៣។

សមាជិក		
ប៊ុន យ៉ន	ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ	ប្រធាន
ប៊ុច សុម៉ាលី		
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល		សមាជិក
ហុង ជឿប	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម	សមាជិក

សមាជិក	
ហេង ថ្មី	សមាជិក
នាយកហិរញ្ញវត្ថុ	
ហេង តូរ៉ង់	សមាជិក
នាយករតនាភិបាល និង ទីផ្សារ	
គី សាណា	សមាជិក
នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	
ផៀន វឌ្ឍនា	សមាជិក
នាយកគ្រប់គ្រងហានិភ័យ	
Seng Kok Wing ^១	សមាជិក
នាយកយុទ្ធសាស្ត្រ	

កំណត់សម្គាល់៖
^១ ចប់តួនាទីជាមួយធនាគារ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា មានដូចខាងក្រោម៖

ត្រួតពិនិត្យតារាងតុល្យការ និងចំណូលការប្រាក់សុទ្ធ

- ត្រួតពិនិត្យឡើងវិញ និងវិភាគផែនការណ៍តារាងតុល្យការ តាមផ្នែកអាជីវកម្ម ទ្រព្យសកម្ម និងទ្រព្យអកម្មចម្រុះ រូបិយប័ណ្ណ ភាពរីកចម្រើន និងប្រាក់ចំណេញ។
- ត្រួតពិនិត្យឡើងវិញ អំពីភាពខុសគ្នា រវាងតារាងតុល្យការជាក់ស្តែង រៀបនឹងផែនការ ដែល អាចប៉ះពាល់ ទៅលើចំណូលការប្រាក់សុទ្ធ ផែនការហិរញ្ញប្បទាន និងថាតើធនាគារនៅតែ បន្តអនុវត្ត ក្នុងកម្រិតហានិភ័យ ដែលបានកំណត់ឬទេ។
- ត្រួតពិនិត្យឡើងវិញ អំពីចំណូលការប្រាក់សុទ្ធ និងនិរន្តរភាព ដោយរួមបញ្ចូលការព្យាករ ស្ថានភាព និងភាពខុសគ្នា ពីផែនការចំណូលការប្រាក់សុទ្ធ និងធ្វើការលម្អិត អំពីសកម្មភាព ដែលបានតម្រូវឲ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្យឡើងវិញ អំពីផលប៉ះពាល់ លើប្រាក់ចំណេញ ទាំងក្នុងករណីសេដ្ឋកិច្ចធម្មតា និងក្នុងករណីមានវិបត្តិសេដ្ឋកិច្ចផ្សេងៗ តាមការកំណត់សេណារីយ៉ូ ដែលអាចធ្វើបាន។
- ត្រួតពិនិត្យឡើងវិញ និងធានាថា ការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន គឺត្រឹមត្រូវ និងធ្វើជា អាជ្ញាកណ្តាល រវាងផ្នែកអាជីវកម្មទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន និងលើកកម្ពស់តម្លាភាព ក្នុងធនាគារ។
- ពិនិត្យមើលកម្រិតតម្លៃ នៃចំណុចមូលដ្ឋាន ក្នុងបញ្ជីធនាគារ និងធានាថា ផលប៉ះពាល់ គឺ ស្ថិតនៅក្នុងដែនកំណត់ ក្នុងបញ្ជីធនាគារ (បើមាន)។

ផែនការណ៍យថាភាព នៃហិរញ្ញប្បទាន

- ត្រួតពិនិត្យឡើងវិញ អំពីផែនការណ៍យថាភាព នៃហិរញ្ញប្បទាន ដែលត្រូវបានចាត់ទុកថា ផែនការណ៍ប្រតិបត្តិការ នៃអាជីវកម្ម និងសិក្សាលទ្ធភាព ដើម្បីធានាថា សកម្មភាព ដែល តម្រូវដោយអ្នកគ្រប់គ្រងអាចអនុវត្តទៅបាន។
- ធានាថា សូចនាករត្រឹមត្រូវលើកមុន ត្រូវបានធ្វើបច្ចុប្បន្នភាព និងសមស្រប។

ការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម

- ត្រួតពិនិត្យ លើក្របខណ្ឌគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគោលការណ៍ (បើមាន) ដើម្បីធានាថា វាសមស្របតាមទំហំ និងភាពពេញលក្ខណៈ នៃប្រតិបត្តិការរបស់ធនាគារ នាពេលបច្ចុប្បន្ន និងអនាគត។
- លើកកម្ពស់ភាពស្របគ្នា រវាងគោលការណ៍ និងការអនុវត្ត នៅក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងគាំទ្រ / អនុម័ត លើចំណាត់ការគ្រប់គ្រង (Management Action Triggers «MAT») សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុង បញ្ជីធនាគារ (interest rate risk in the banking book) អនុលោមតាមដែនកំណត់ ហានិភ័យសន្ទនីយភាព និងក្របខណ្ឌអភិបាលកិច្ចហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជី ធនាគារ ដែលបានអនុម័ត។
- កំណត់ ពិនិត្យតាមដាន និងត្រួតពិនិត្យឡើងវិញ លើយុទ្ធសាស្ត្រជម្លៀសរបស់ធនាគារ (បើមាន)។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

- ត្រួតពិនិត្យឡើងវិញ និងធានាថា ទម្រង់ហានិភ័យរបស់ធនាគារ គឺស្ថិតនៅក្រោមចំណាត់ការគ្រប់គ្រង ឬដែនកំណត់ នៃហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ រួមទាំងលទ្ធផលពីការពិសោធន៍ផ្ទៃក្នុង និងការពិសោធន៍ តាមបទប្បញ្ញត្តិពេលមានវិបត្តិ ដោយរូបិយប័ណ្ណគោល។
- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍គំរូថ្មី សម្រាប់គ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម ពីគំរូអាកប្បកិរិយាផ្ទៃក្នុង ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- កំណត់ និងត្រួតពិនិត្យឡើងវិញ លើសន្ទនីយភាពរបស់ធនាគារ តម្រូវការហិរញ្ញប្បទាន និងការអនុវត្តសមស្រប តាមតម្រូវការទាំងនេះ។

ការគ្រប់គ្រងហានិភ័យទីផ្សារ

- ត្រួតពិនិត្យវិធីសាស្ត្រវាស់វែងហានិភ័យទីផ្សាររបស់ធនាគារ ទាំងវិធីសាស្ត្រ និងប្រព័ន្ធផ្ទៃក្នុង និងបទប្បញ្ញត្តិណា ដែលអនុវត្តបាន។
- ពិនិត្យ និងផ្តល់អនុសាសន៍ លើលទ្ធផល ប៉ារ៉ាម៉ែត្រគំរូ ការផ្ទៀងផ្ទាត់គំរូ សម្រាប់គណៈកម្មាធិការហានិភ័យអនុម័ត។
- ពិនិត្យ និងស្នើកម្រិតហានិភ័យទីផ្សារប្រចាំឆ្នាំ និងផ្តល់អនុសាសន៍ ជូនដល់គណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- ពិនិត្យ និងអនុម័តការផ្លាស់ប្តូរបណ្តោះអាសន្ន តាមពេលវេលាកំណត់ ចំពោះកម្រិតហានិភ័យទីផ្សារ។
- ពិនិត្យស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់។

សិទ្ធិអំណាចនៃការអនុម័ត

- ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍គ្របខណ្ឌគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម និងគោលការណ៍ (បើមាន) ទៅគណៈកម្មាធិការហានិភ័យ ដើម្បីអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តលើវិធីសាស្ត្រ និងបទដ្ឋានគ្រប់គ្រងហានិភ័យទ្រព្យសកម្ម និងទ្រព្យអសកម្ម (បើមាន) ដើម្បីគោរពតាមគោលការណ៍ ដែលបានអនុម័ត។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តការក្រិតតាមខ្នាតប្រចាំឆ្នាំ រួមទាំងលទ្ធផលតេស្តត្រឡប់ដែលត្រូវបានប្រើ សម្រាប់កំណត់ដែនកំណត់សន្ទនីយភាព និងហានិភ័យអត្រាការប្រាក់នៅក្នុងបញ្ជីធនាគារ ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័ត លើវិធីសាស្ត្រ គោលការណ៍ ក្របខណ្ឌ នៃការកំណត់ថ្លៃផ្ទេរ នៃហិរញ្ញប្បទាន សម្រាប់ធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងគាំទ្រដែនកំណត់ និងកម្រិតហានិភ័យ សម្រាប់ហានិភ័យសន្ទនីយភាព និងហានិភ័យអត្រាការប្រាក់ នៅក្នុងបញ្ជីធនាគារ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល។
- គាំទ្រគោលការណ៍ និងគោលនយោបាយហានិភ័យទីផ្សារ និងផ្តល់អនុសាសន៍ ដល់គណៈកម្មាធិការហានិភ័យរបស់ធនាគារ ដើម្បីអនុម័ត។
- អនុម័តវិធីសាស្ត្រ និងបទដ្ឋានហានិភ័យទីផ្សារ ស្របតាមស្តង់ដារអនុម័ត និងគោលការណ៍អភិបាលកិច្ចហានិភ័យរបស់ធនាគារ។
- ត្រួតពិនិត្យឡើងវិញ និងអនុម័តការកំណត់តម្លៃ ដែលតម្រូវឲ្យមានការអនុម័តពិនិយ័តករ ឬជូនដំណឹងទៅនិយ័តករ និងការកំណត់តម្លៃផលិតផលថ្មី ឲ្យស្របតាមគោលដៅយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរបស់ធនាគារ។
- អនុម័តការផ្ទេរការទទួលខុសត្រូវ លើការកំណត់តម្លៃ នៃប្រាក់បញ្ញើធនាគារ។
- អនុម័តលើសំណើតម្លៃ ផ្អែកលើសិទ្ធិអំណាច ដែលបានផ្តល់ជូន។
- លើកឡើងទៅគណៈកម្មាធិការហានិភ័យ រាល់ការបំពានចំណាត់ការគ្រប់គ្រង ឬដែនកំណត់ (ដែលមិនពាក់ព័ន្ធនឹងច្បាប់) ដែលមិនខុសឆ្ងាយ ពីដែនកំណត់ហានិភ័យ ដែលបានកំណត់ និងដើមទុន ឬសន្ទនីយភាព ឬកេរ្តិ៍ឈ្មោះធនាគារ។

➤ គណនេយ្យភាព និងសវនកម្ម

ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

ដោយយោងតាមច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ឆ្នាំហិរញ្ញវត្ថុនីមួយៗ ត្រូវរៀបចំឡើង។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុ

អន្តរជាតិ នៃកម្ពុជា (Cambodian International Financial Reporting Standards ហៅកាត់ថា «CIFRS») ហើយបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យក្រុមប្រឹក្សាភិបាល៖

- i) ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីនោះ ត្រូវអនុវត្តគោលការណ៍ទាំងនោះ ឲ្យបានស៊ីសង្វាក់គ្នា។
- ii) អនុវត្តតាមការណាតត្រង់ដាច់ខាតរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះ ត្រូវណាតត្រង់ ពន្យល់ និងកំណត់បរិមាណ ឲ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- iii) រក្សាទុកបញ្ជីគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព។
- iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព នៃអាជីវកម្ម លើកលែងតែមានករណីមិនសមរម្យ ក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេលអនាគតដ៏ខ្លី និង
- v) ត្រួតពិនិត្យ និងដឹកនាំធនាគារ ដោយចូលរួមលើរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះ ត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល មានសេចក្តីពេញចិត្តនឹងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបង្ហាញនូវសមតុល្យភាព និងការវាយតម្លៃ អំពីស្ថានភាពហិរញ្ញវត្ថុ និងការព្យាករ នាថ្ងៃអនាគត ប្រកបដោយភាពត្រឹមត្រូវ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចមានបង្ហាញនៅក្នុងរបាយការណ៍របស់អភិបាល នៅក្នុងទំព័រ ៩២ ដល់ ៩៣ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម ជួយក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យដំណើរការ នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ លទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំសរបស់ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវត្រួតពិនិត្យឡើងវិញ ដោយគណៈកម្មាធិការសវនកម្ម និងអនុម័តដោយក្រុមប្រឹក្សាភិបាល មុនពេលផ្តល់ជូនធនាគារជាតិ នៃកម្ពុជា។

ការត្រួតពិនិត្យផ្ទៃក្នុង

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវរួម លើការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានភាពល្អប្រសើរ ដែលរួមមានដូចជាការត្រួតពិនិត្យ លើហិរញ្ញវត្ថុ ការធ្វើប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ការគោរពច្បាប់ និងបទប្បញ្ញត្តិនានា ក៏ដូចជាការគ្រប់គ្រងហានិភ័យ។ ទំហំ និងភាពស្មុគស្មាញ នៃអាជីវកម្មរបស់ធនាគារ ទាមទារឲ្យមានជាចាំបាច់ នូវការគ្រប់គ្រង និងការបែងចែកហានិភ័យត្រឹមត្រូវ។ លក្ខណៈ នៃហានិភ័យទាំងនេះ មានន័យថា ព្រឹត្តិការណ៍ទាំងឡាយ អាចនឹងកើតមានឡើង ហើយបណ្តាលឲ្យមានការខាតបង់ ដោយមិនអាចដឹងមុន និងចៀសវាងបាន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ចំពោះហានិភ័យ ដែលកើតចេញពីកំហុសធ្ងន់ធ្ងរ ការកេងបន្លំ ឬការខាតបង់ ដែលកើតមានក្តី។

ក្រុមប្រឹក្សាភិបាល បានចាត់ទុកថា ក្របខណ្ឌ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធី ត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុ រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ និងមានគ្រប់គ្រាន់ ស្របតាមតម្រូវការរបស់ធនាគារ ក្នុងបរិយាកាសអាជីវកម្ម នាពេលបច្ចុប្បន្ន។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានរៀបចំឡើង សម្រាប់ផ្តល់នូវការធានាដ៏សមស្របមួយ បើទោះបីជាវាមិនអាចធានាទាំងស្រុង ដើម្បីបង្កើតឲ្យបាននូវបទដ្ឋានជាក់លាក់មួយ សម្រាប់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងជួយធនាគារ ក្នុងការគ្រប់គ្រងហានិភ័យ លើការបរាជ័យ ក្នុងការសម្រេចគោលដៅអាជីវកម្មក្តី ប៉ុន្តែវាប្រសើរជាងការលុបចោលនូវប្រព័ន្ធត្រួតពិនិត្យនេះដែរ។

សេចក្តីថ្លែងការណ៍ អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបង្ហាញពីស្ថានភាពត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារមានបង្ហាញ នៅក្នុងទំព័រ ៥៣ ដល់ ៥៥ នៃរបាយការណ៍ប្រចាំឆ្នាំនេះ។

សេចក្តីថ្លែងការណ៍ ស្តីពីអភិបាលកិច្ចធនាគារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍គណៈកម្មាធិការសវនកម្ម

➤ សេចក្តីសង្ខេប

គណៈកម្មាធិការសវនកម្ម នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ប្តេជ្ញាបំពេញតួនាទីរបស់ខ្លួន ក្នុងការធានានូវការអនុវត្ត អភិបាលកិច្ចយ៉ាងល្អប្រសើរ ព្រមទាំងធានានូវការត្រួតពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។

១. សមាជិកចូលរួមកិច្ចប្រជុំ

ព័ត៌មានលម្អិត នៃសមាសភាពគណៈកម្មាធិការសវនកម្ម និងកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ដែលបានរៀបចំឡើង ក្នុងឆ្នាំ ២០២៣ មានរៀបរាប់ដូចខាងក្រោម៖

សមាជិក	មុខងារ	បានចូលរួម	ចំនួនកិច្ចប្រជុំ
ឡុង ប៉ាង	អភិបាលករករណីប្រតិបត្តិ / ប្រធាន	៦	៦
Datuk Mohd Nasir Bin Ahmad	អភិបាលករករណីប្រតិបត្តិ	៦	៦
Aisyah Lam Binti Abdullah	អភិបាលករករណីប្រតិបត្តិ	៦	៦

បន្ថែមលើកិច្ចប្រជុំគណៈកម្មាធិការសវនកម្មទាំង ៦ លើក ដែលរៀបចំឡើង ដើម្បីដោះស្រាយកិច្ចការ ក្នុងធនាគារ គណៈកម្មាធិការសវនកម្ម បានរៀបចំកិច្ចប្រជុំរួម ១ លើក ជាមួយគណៈកម្មាធិការសវនកម្ម របស់ស៊ីអាយអិមប៊ី គ្រុប ហ្វូលឌីង និងស៊ីអាយអិមប៊ី ប៊ែងកឺង (Banking) គ្រុប។

ប្រធានគណៈកម្មាធិការសវនកម្ម ធ្វើសេចក្តីរាយការណ៍ ជូនក្រុមប្រឹក្សាភិបាល ដោយសង្ខេបអំពីបញ្ហាទាំងឡាយណា ដែលត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មរបស់ខ្លួន។

កិច្ចពិភាក្សាផ្សេងៗ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសវនកម្ម មានភាពស្វាហាប់ និងពិស្តារ និងជាទូទៅមានរយៈពេលប្រជុំប្រហែល ២ ទៅ ៣ ម៉ោង។ កំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម ក៏បានដាក់ជូនសមាជិកក្រុមប្រឹក្សាភិបាលផងដែរ។

២. សិទ្ធិអំណាច

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិ ពីក្រុមប្រឹក្សាភិបាល។ នៅក្នុងការអនុវត្តតួនាទីរបស់ខ្លួន គណៈកម្មាធិការសវនកម្ម មានសិទ្ធិអំណាចពេញលេញ ក្នុងការធ្វើការស៊ើបអង្កេត លើបញ្ហានានា ដូចមានចែង នៅក្នុងតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការសវនកម្ម។ គណៈកម្មាធិការនេះ មានសិទ្ធិពេញលេញ ក្នុងការចូលរួម និងទាមទារឲ្យមានការសហការ ពីគណៈគ្រប់គ្រង ព្រមទាំងមានឆន្ទានុសិទ្ធិពេញលេញ ក្នុងការអញ្ជើញអភិបាល ឬមន្ត្រីប្រតិបត្តិណាម្នាក់ ចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន។ គណៈកម្មាធិការសវនកម្ម មានសិទ្ធិពេញលេញ និងគ្មានដែនកំណត់ ក្នុងការទទួលបាននូវព័ត៌មានផ្សេងៗ ព្រមទាំងការទទួលយកការប្រឹក្សាយោបល់ ពីអ្នកជំនាញឯករាជ្យ ក្នុងករណីចាំបាច់ ដោយរាល់ចំណាយ ដែលពាក់ព័ន្ធទាំងអស់ ជាបន្ទុករបស់ធនាគារ។ ធនាគារត្រូវផ្តល់ធនធានចាំបាច់នានា ដល់គណៈកម្មាធិការសវនកម្ម ដើម្បីឲ្យគណៈកម្មាធិការសវនកម្ម បំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។

៣. តួនាទី និងភារកិច្ច របស់គណៈកម្មាធិការសវនកម្ម

តួនាទី និងភារកិច្ច របស់គណៈកម្មាធិការសវនកម្ម មានដូចខាងក្រោម៖

ចំណុចគន្លឹះ នៃការទទួលខុសត្រូវ	ការទទួលខុសត្រូវ
ការត្រួតពិនិត្យផ្ទៃក្នុង / ការគ្រប់គ្រងហានិភ័យ / អភិបាលកិច្ច	ពិនិត្យឡើងវិញ លើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ច ក្នុងសម្ព័ន្ធធនាគារ ស្របតាមលក្ខខណ្ឌតម្រូវនៅក្នុងប្រកាសស្តីពីអភិបាលកិច្ច នៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សវនកម្មផ្ទៃក្នុង	ក. ធានាថា មុខងារសវនកម្មផ្ទៃ ក្នុងបានរៀបចំល្អប្រសើរ ដើម្បីធ្វើការត្រួតពិនិត្យ ឬអង្កេត ក្នុងនាមគណៈកម្មាធិការសវនកម្ម ហើយមុខងារនេះ ត្រូវស្ថិតនៅក្រោមអំណាច និងការគ្រប់គ្រងផ្ទាល់ ពីគណៈកម្មាធិការសវនកម្ម។ ខ. ពិនិត្យ និងអនុម័តវិសាលភាពការងារសវនកម្មផ្ទៃក្នុង នីតិវិធី ចំនួនដង នៃការធ្វើសវនកម្មផ្ទៃក្នុង និងគម្រោងសវនកម្មប្រចាំឆ្នាំ។ គ. មើលការខុសត្រូវ លើប្រសិទ្ធភាព នៃមុខងារសវនកម្មផ្ទៃក្នុង សមត្ថភាពបុគ្គលិក និងភាពគ្រប់គ្រាន់ នៃធនធានរបស់សវនកម្មផ្ទៃក្នុង និងពិនិត្យមើលថាតើមុខងារនោះ បានទទួលអំណាចចាំបាច់ ដើម្បីបំពេញការងារឬនៅ។ ឃ. ពិនិត្យរបាយការណ៍សំខាន់ៗ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការកែតម្រូវទាន់ពេលវេលា ដើម្បីដោះស្រាយចំណុចខ្សោយ ក្នុងការគ្រប់គ្រង ការមិនបានអនុវត្តពេញលេញ តាមគោលនយោបាយ ការតម្រូវរបស់ច្បាប់ និងបទប្បញ្ញត្តិនានា និងបញ្ហាផ្សេងទៀត ដែលរកឃើញដោយសវនករផ្ទៃក្នុង ក៏ដូចជាផ្នែកដែលទទួលខុសត្រូវការគ្រប់គ្រងផ្ទៃក្នុងដទៃទៀត។ ង. កត់សម្គាល់ការមិនឯកភាពសំខាន់ៗ រវាងនាយកសវនកម្មផ្ទៃក្នុង និងគណៈគ្រប់គ្រងដទៃទៀត មិនថាការមិនឯកភាពនោះ ត្រូវបានដោះស្រាយរួច ដើម្បីកំណត់ផលប៉ះពាល់ ដែលការមិនឯកភាពទាំងនោះអាចមាន ចំពោះដំណើរការសវនកម្ម ឬលទ្ធផលសវនកម្ម ដែលលើកឡើង ដោយសវនករ។ ច. ធានាការគោរព តាមច្បាប់ និងបទប្បញ្ញត្តិ ដែលអនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធានាថា របាយការណ៍របស់សវនករផ្ទៃក្នុង នឹងមិនតម្រូវឲ្យត្រួតពិនិត្យដោយគណៈគ្រប់គ្រងឡើយ។ ឆ. បង្កើតយន្តការ ដើម្បីវាយតម្លៃការបំពេញតួនាទី និងប្រសិទ្ធភាពរបស់មុខងារសវនកម្មផ្ទៃក្នុង។ ជ. វាយតម្លៃសកម្មភាពប្រតិបត្តិការ និងធ្វើសេចក្តីសម្រេច អំពីកញ្ចប់តម្លៃការរបស់នាយកសវនកម្មផ្ទៃក្នុង។ ឈ. អនុម័ត លើការតែងតាំង ការផ្លាស់ប្តូរ និងការបណ្តេញចេញនាយកសវនកម្មផ្ទៃក្នុង ឬបុគ្គលិកជាន់ខ្ពស់ ដែលបំពេញមុខងារជាសវនករផ្ទៃក្នុង និងត្រូវទទួលការជូនដំណឹងអំពីការលាយបំបស់បុគ្គលិកជាន់ខ្ពស់ជាសវនករផ្ទៃក្នុង ហើយត្រូវផ្តល់ឱកាសឲ្យសមាជិក ដែលបានដាក់ពាក្យលាយបំបោះ បញ្ជាក់ប្រាប់ពីមូលហេតុ នៃការលាយបំ។
សវនកម្មខាងក្រៅ	ក. ផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល លើការតែងតាំង ការបញ្ឈប់ និងកញ្ចប់តម្លៃការរបស់សវនករខាងក្រៅ។ ខ. ពិភាក្សា និងពិនិត្យមើលឡើងវិញ ជាមួយសវនករខាងក្រៅ មុននឹងចាប់ផ្តើមធ្វើសវនកម្ម អំពីលក្ខណៈ និងទំហំការងារសវនកម្ម ហើយធានាលើការសម្របសម្រួលក្នុងករណីមានក្រុមហ៊ុនសវនកម្មច្រើនចូលរួម។ គ. វាយតម្លៃ អំពីគោលដៅ ការបំពេញការងារ និងឯករាជ្យភាពរបស់សវនករខាងក្រៅ (ឧទាហរណ៍ ដោយការពិនិត្យ និងវាយតម្លៃ ពីទំនាក់ទំនងផ្សេងៗ រវាងសវនករខាងក្រៅ និងធនាគារ)។ ឃ. អនុម័ត លើការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដែលផ្តល់ដោយសវនករខាងក្រៅ និងតាមដាន និងធ្វើការវាយតម្លៃថាតើសេវានោះ អាចនឹងប៉ះពាល់ដល់ឯករាជ្យភាពរបស់ពួកគាត់ឬទេ។ ង. ធានាថា មានការពិនិត្យច្បាស់លាស់ លើលក្ខខណ្ឌ នៃការផ្តល់សេវា ដែលមិនទាក់ទងនឹងការងារសវនកម្ម ដើម្បីចៀសវាងការប៉ះពាល់ ដល់ការវិនិច្ឆ័យ ប្រកបដោយឯករាជ្យភាពរបស់សវនករខាងក្រៅ។ ច. ធានាថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា ដោយមានការត្រួតពិនិត្យឡើងវិញជាប្រចាំ លើភាពគ្រប់គ្រាន់ នៃការធ្វើសំវិធានធនដែលចាំបាច់ និងចំពោះបំណុលអាក្រក់ និងសង្ស័យ។ ឆ. រក្សាការទំនាក់ទំនងស្មោះត្រង់ បើកចំហ ទាន់ពេលវេលា និងទៀងទាត់ ជាមួយសវនករខាងក្រៅ និងតម្រូវឲ្យសវនករខាងក្រៅ រាយការណ៍មកកាន់គណៈកម្មាធិការសវនកម្ម អំពីបញ្ហាសំខាន់ៗ (ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ប្រសិនបើចាំបាច់)។ ជ. ពិនិត្យឡើងវិញ លើរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងរបស់សវនករខាងក្រៅ និងធានាថា គណៈគ្រប់គ្រង ចាត់វិធានការណ៍កែតម្រូវ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលសវនកម្មខាងក្រៅ និងអនុសាសន៍ ដែលលើកឡើងដោយសវនករខាងក្រៅ ទាន់ពេលវេលា។ ឈ. តាមដាន និងវាយតម្លៃប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅ រួមទាំងជួបប្រជុំ ជាមួយសវនករខាងក្រៅ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយមិនមានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សា លើបញ្ហាគន្លឹះសំខាន់ៗ និងស្នើសុំយោបល់ ពីសវនករខាងក្រៅវិញ។
លទ្ធផលសវនកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងបញ្ហានៃការប្រតិបត្តិតាមច្បាប់	ពិនិត្យឡើងវិញ លើលទ្ធផល នៃការអង្កេតសំខាន់ៗ លទ្ធផលសវនកម្មជាប្រចាំ និងការត្រួតពិនិត្យផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ ដែលរាយការណ៍ដោយសវនករផ្ទៃក្នុងសវនករខាងក្រៅ និងសវនកររបស់និយ័តការ។
របាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងប្រចាំឆ្នាំ មុនពេលទទួលបានការអនុម័ត ពីក្រុមប្រឹក្សាភិបាល ដោយផ្ដោតសំខាន់លើ៖ - ការផ្លាស់ប្តូរណាមួយ នៅក្នុងការអនុវត្ត និងគោលការណ៍គណនេយ្យ - បញ្ហាសំខាន់ៗ ដែលបានលើកឡើង រួមទាំងបញ្ហាទាក់ទងនឹងការរាយការណ៍ហិរញ្ញវត្ថុ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង ព្រឹត្តិការណ៍ ឬប្រតិបត្តិការមិនប្រក្រតីនិងសំខាន់ៗ និងរបៀប ដែលបញ្ហាទាំងអស់ ត្រូវបានបង្ហាញ - ការធ្វើសេចក្តីសន្និដ្ឋាន ពីបញ្ហា ដែលកំពុងកើតឡើង និង - ការប្រតិបត្តិតាមស្តង់ដារគណនី និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងបទប្បញ្ញត្តិច្បាប់ដទៃផ្សេងទៀត
ប្រតិបត្តិការរបស់ភាគីសម្ព័ន្ធយោគី	ពិនិត្យរាល់ប្រតិបត្តិការធ្វើឡើង ជាមួយភាគីសម្ព័ន្ធយោគី និងជូនដំណឹង ដល់ក្រុមប្រឹក្សាភិបាល ពីប្រតិបត្តិការទាំងនោះ។
ការពិនិត្យរបាយការណ៍ ពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ	ពិនិត្យភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់ នៃសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាភិបាល ការបង្ហាញពីអភិបាលកិច្ចធនាគាររបាយការណ៍ហិរញ្ញវត្ថុ និងសេចក្តីប្រកាសដំបូង ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
ការតាមដានការអនុវត្ត តាមគោលនយោបាយទំនាស់ផលប្រយោជន៍	តាមដានការអនុវត្តតាមគោលនយោបាយ ស្តីទីទំនាស់ផលប្រយោជន៍របស់ធនាគារ
ការពិនិត្យក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុង	ពិនិត្យមតិយោបល់របស់ភាគីទីបី ចំពោះរចនាសម្ព័ន្ធ និងប្រសិទ្ធភាព នៃក្របខណ្ឌគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ
ផ្សេងៗទៀត	ក. ទាក់ទង ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ ជាទៀងទាត់ ដើម្បីទទួលបានព័ត៌មាន អំពីបញ្ហា ដែលប៉ះពាល់ដល់ធនាគារ។ ខ. កោះប្រជុំ ជាមួយសវនករផ្ទៃក្នុង សវនករខាងក្រៅ ឬទាំងពីរ ក្នុងពេលតែមួយ ហើយលំដាប់ចាំបាច់។ គ. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆមាស និងប្រចាំឆ្នាំ សម្រាប់ដាក់បញ្ចូលទៅឲ្យក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងធានានូវការបោះពុម្ពផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំបានរហ័ស។

៤. សេចក្តីសង្ខេបសកម្មភាពផ្សេងៗ ក្នុងឆ្នាំ ២០២៣

៤.១. គណៈកម្មាធិការសវនកម្ម

- ក. បានត្រួតពិនិត្យឡើងវិញ និងអនុម័តយល់ព្រម លើផែនការសវនកម្មប្រចាំឆ្នាំ វិសាលភាពការងារ និងតម្រូវការ ផ្នែកធនធានរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
- ខ. បានត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យធនាគារ ការធ្វើរបាយការណ៍ និងការគ្រប់គ្រងហានិភ័យ ដើម្បីធានាថា មានវិធីសាស្ត្រជាប្រព័ន្ធមួយ ក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ លើវិស័យធនាគារ។
- គ. បានត្រួតពិនិត្យឡើងវិញ នូវប្រសិទ្ធភាព នៃប្រតិបត្តិការ និងការប្រើប្រាស់ធនធានទាំងអស់ នៅក្នុងធនាគារ ដោយសន្សំសំចៃ។
- ឃ. បានត្រួតពិនិត្យឡើងវិញ អំពីការតែងតាំងសវនករខាងក្រៅ ព្រមទាំងឯករាជ្យភាព និងប្រសិទ្ធភាពការងាររបស់សវនករខាងក្រៅផងដែរ។
- ង. បានត្រួតពិនិត្យឡើងវិញ នូវផែនការសវនកម្មរបស់សវនករខាងក្រៅ វិសាលភាពការងារ និងលទ្ធផល នៃសវនកម្មប្រចាំឆ្នាំរបស់ធនាគារ។
- ច. បានជួបជាមួយសវនករខាងក្រៅ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយពុំមានវត្តមានរបស់គណៈគ្រប់គ្រង និងអភិបាលប្រតិបត្តិ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនានា និងស្នើសុំយោបល់កែតម្រូវ ពីសវនករខាងក្រៅ។
- ឆ. បានត្រួតពិនិត្យឡើងវិញ នូវបញ្ហាពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្ទៃក្នុង ដែលរកឃើញដោយសវនករផ្ទៃក្នុង និងសវនករខាងក្រៅ ព្រមទាំងភាពត្រឹមត្រូវ នៃការឆ្លើយតបរបស់គណៈគ្រប់គ្រង ចំពោះ អនុសាសន៍របស់សវនករ និងការឯកភាព លើផែនការសកម្មភាព ដែលត្រូវអនុវត្តឲ្យទាន់ពេលវេលា។
- ជ. បានត្រួតពិនិត្យឡើងវិញ នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសរបស់ធនាគារ។
- ឈ. បានត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគីសម្ព័ន្ធព្យាបាល និងភាពគ្រប់គ្រាន់ នៃនីតិវិធីរបស់ធនាគារ ក្នុងការកំណត់ តាមដាន រាយការណ៍ និងត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការជាមួយភាគី សម្ព័ន្ធព្យាបាលនោះ។
- ញ. បានធានានូវការប្រតិបត្តិតាមវិធានច្បាប់ និងគោលការណ៍ផ្ទៃក្នុង ព្រមទាំងការវិវត្ត នៃសកម្មភាពការងារនានារបស់គណៈគ្រប់គ្រង ក្នុងការអនុវត្តតាមអនុសាសន៍របស់សវនកម្មផ្ទៃក្នុង និងសវនកម្ម ខាងក្រៅ។
- ដ. វាយតម្លៃប្រតិបត្តិការប្រចាំឆ្នាំ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាមួយនឹងការសម្រេច លើកញ្ចប់តម្លៃការ ព្រមទាំងផ្តល់នូវមតិយោបល់ ដើម្បីកែលម្អ។

៤.២. មុខងារសវនកម្មផ្ទៃក្នុង

- ក. ការធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ធនាគារ មានការជួយគាំទ្រ ពីនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រុមហ៊ុនមេ។
- ខ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអនុវត្តការងារ ប្រកបដោយឯករាជ្យភាព និងធានា លើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានអនុវត្តដោយគណៈគ្រប់គ្រង។
- គ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានជួយគណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ចំពោះការត្រួតពិនិត្យ លើប្រសិទ្ធភាពចំណាយ ការវាយតម្លៃ លើការគ្រប់គ្រងហានិភ័យ ការផ្តល់យោបល់ លើវិធានការកាត់បន្ថយហានិភ័យ ដែលបានរកឃើញ និងធានានូវដំណើរការអភិបាលកិច្ចត្រឹមត្រូវ។
- ឃ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានផ្តល់របាយការណ៍ជាប្រចាំ ជូនដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង អំពីលទ្ធផលនៃការធ្វើសវនកម្ម ដែលបញ្ជាក់អំពីប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុង និងហានិភ័យសំខាន់ៗ។
- ង. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានស៊ើបអង្កេតលើសកម្មភាពពាក់ព័ន្ធ ដែលសង្ស័យថាជាការកេងបន្លំ និងសកម្មភាពមិនប្រក្រតីផ្សេងទៀត ស្របតាម ឬនៅពេលដែលមានតម្រូវការសមស្រប ពីអាជ្ញាធរ ឬគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។
- ច. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្តផ្តល់នូវអនុសាសន៍បន្ថែម ដែលមានគុណតម្លៃ និងគុណភាព ពីការធ្វើសវនកម្ម។
- ឆ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បន្តអនុវត្តផែនការផ្សេងៗ ដូចជាការរួមបញ្ចូលវិធីសាស្ត្រ Agile ក៏ដូចជាបញ្ចូលការវិភាគទិន្នន័យ ក្នុងដំណើរការសវនកម្ម ដែលជាផ្នែកមួយ នៃផែនការ Forward 23+។
- ជ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង តាមដានការអនុវត្ត ពីគណៈគ្រប់គ្រង និងដាក់ជូននូវរបាយការណ៍ អំពីស្ថានភាពលទ្ធផលសវនកម្ម ជូនគណៈកម្មាធិការសវនកម្ម។
- ឈ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានពង្រឹងទំនាក់ទំនង ជាមួយគណៈគ្រប់គ្រង តាមរយៈជំនួបជុំវិញប្រចាំ ដើម្បីបង្កើនការយល់ដឹង អំពីដំណើរការអាជីវកម្ម និងទៅលើផ្នែក ដែលត្រូវផ្តោត ក្នុងការ ធ្វើសវនកម្ម។
- ញ. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានផ្តល់ជាមតិ លើគោលការណ៍ និងនីតិវិធី ដែលបានស្នើឡើង ដើម្បីបញ្ជាក់ថា ហានិភ័យដែលអាចកើតមាន ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យ។

៤.៣. របាយការណ៍សវនកម្មផ្ទៃក្នុង

- ក. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបញ្ចប់ការធ្វើសវនកម្ម ចំនួន ១៧ លើក (រួមបញ្ចូលទាំងការត្រួតពិនិត្យចាំបាច់ផ្សេងៗ) ដោយបានគ្របដណ្តប់ លើប្រតិបត្តិការសំខាន់ៗទាំងអស់។
- ខ. រាល់បញ្ហា ដែលនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរកឃើញ ត្រូវបានកាត់ត្រាទុក និងតាមដានបន្ត រហូតដល់បញ្ហាទាំងនោះ ត្រូវបានដោះស្រាយចប់ ហើយនឹងត្រូវរាយការណ៍រៀងរាល់ ០២ ខែម្តង ជូនគណៈកម្មាធិការសវនកម្ម។
- គ. ការវិវត្ត នៃសកម្មភាពការងារ ក្នុងការអនុវត្តតាមអនុសាសន៍របស់នាយកដ្ឋានសវនកម្ម ត្រូវបានរាយការណ៍ជូនដល់គណៈកម្មាធិការសវនកម្ម រៀងរាល់ ០២ ខែម្តងផងដែរ។

សេចក្តីថ្លែងការណ៍ ស្តីពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

➤ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ផ្តល់សារៈសំខាន់ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងប្តេជ្ញាក្បាល ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនោះ ឲ្យមានលក្ខណៈល្អប្រសើរ។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បង្ហាញពីតម្រូវការចាំបាច់ ចំពោះការប្រតិបត្តិការអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងដំណើរការ នៃការរៀបចំ និង ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ និងសមស្រប ព្រមទាំងការអនុវត្តស្របតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវជាមួយ លើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ និងការគ្រប់គ្រង លើប្រព័ន្ធព័ត៌មានវិទ្យា។ ក្រុមប្រឹក្សាភិបាល ក៏ទទួលស្គាល់ផងដែរថា ការត្រួតពិនិត្យឡើងវិញ លើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង គឺជាដំណើរការរួមគ្នា និងត្រូវអនុវត្ត ជាបន្តបន្ទាប់ នៅក្នុងធនាគារ ហើយវាត្រូវធ្វើការ ផ្លាស់ប្តូរ ស្របទៅនឹងបច្ចេកវិទ្យា បរិយាកាសអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ ក្នុងន័យធ្វើឲ្យប្រសើរឡើង នូវ ដំណើរការ នៃការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យ។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ត្រូវបានបង្កើតឡើង ដើម្បីកំណត់ គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យ រួមបញ្ចូលទាំងហានិភ័យប្រតិបត្តិការ ពោលគឺមិនមែនដើម្បី លុបបំបាត់ចោលនូវហានិភ័យ ដែលកើតចេញពីការបរាជ័យ ក្នុងការសម្រេចទិសដៅអាជីវកម្មនោះទេ។

➤ ការគ្រប់គ្រងហានិភ័យ និងក្របខណ្ឌ នៃការត្រួតពិនិត្យ

ធនាគារចាត់ទុកថា ការគ្រប់គ្រងហានិភ័យ គឺជាធាតុមួយយ៉ាងសំខាន់ នៃអាជីវកម្មរបស់ធនាគារ ហើយបញ្ចូលវប្បធម៌ហានិភ័យដ៏តឹងរឹង ទៅក្នុងប្រតិបត្តិការ និងដំណើរការសម្រេចចិត្តរបស់ធនាគារ។ ជាមួយនឹងការយល់ដឹង អំពីអត្ថប្រយោជន៍ នៃការគ្រប់គ្រងហានិភ័យ សម្រាប់ធនាគារ ដើម្បីសម្រេចបាននូវ ការរីកចម្រើន ប្រកបដោយនិរន្តរភាពបាន ក្រុមការងារគ្រប់គ្រងហានិភ័យ ចូលរួមតាំងពីដំណាក់កាលដំបូង នៃដំណើរការទទួលយកហានិភ័យ ដើម្បីផ្តល់នូវទស្សនៈឯករាជ្យ និងមតិយោបល់ រួមមានការវាយតម្លៃ ផលិតផលថ្មី អភិបាលកិច្ច លើសកម្មភាពពាណិជ្ជកម្ម ការត្រួតពិនិត្យការក្លែងបន្លំ ការកំណត់យុទ្ធសាស្ត្រ ការវាយតម្លៃគុណទាន ។ល។

ធនាគារ ដែលជាផ្នែកមួយ នៃស៊ីអាយអិមប៊ី ក្រុប (CIMB Group) បានបញ្ចូលនូវក្របខណ្ឌគ្រប់គ្រង ហានិភ័យទូទៅមួយ សម្រាប់សហគ្រាសទាំងមូល (Enterprise Wide Risk Management Framework «EWRM») ដើម្បីគ្រប់គ្រងហានិភ័យ និងឱកាសរបស់ខ្លួន។ ក្របខណ្ឌគ្រប់គ្រងហានិភ័យទូទៅ សម្រាប់ សហគ្រាសទាំងមូល ផ្តល់ជូនក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ខ្លួននូវឧបករណ៍មួយ ដើម្បីធ្វើការ ប្រមើលមើលទុកជាមុន និងគ្រប់គ្រង លើហានិភ័យ ដែលមានស្រាប់ និងហានិភ័យ ដែលអាចនឹងកើតមាន ដោយធ្វើការពិចារណា ទៅលើការកែប្រែនូវទម្រង់ហានិភ័យ ស្របតាមការផ្លាស់ប្តូរ នៃយុទ្ធសាស្ត្រអាជីវកម្ម បញ្ញត្តិច្បាប់ និងសកម្មភាពការងារ។

➤ សន្តិសុខព័ត៌មានវិទ្យា

សន្តិសុខព័ត៌មានវិទ្យា គឺតម្រូវឲ្យមានយុទ្ធសាស្ត្ររួម នៃការគ្រប់គ្រង ទៅលើវិន័យរបស់អ្នកប្រើប្រាស់ ដំណើរការប្រតិបត្តិ និងប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណង ដើម្បីពង្រឹងបន្ថែមលើកម្រិតការគ្រប់គ្រងសន្តិសុខ ព័ត៌មានវិទ្យា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានជ្រើសយកបច្ចេកវិទ្យា ដែលមានស្តង់ដារជាអន្តរជាតិ ដំណើរការប្រតិបត្តិ និងបែបបទ នៃការគ្រប់គ្រងអនុលោមទៅតាមធនាគារមេ។ អនុវត្តតាមផែនការសន្តិសុខ ព័ត៌មានវិទ្យា យុទ្ធសាស្ត្រនៃការថែទាំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខព័ត៌មានវិទ្យា ប្រកបដោយ ប្រសិទ្ធភាព ទៅតាមក្រុមហ៊ុនមេ ដើម្បីគាំទ្រដំណើរអាជីវកម្មរបស់ធនាគារ ឲ្យមានសុវត្ថិភាពខ្ពស់។

ដើម្បីឲ្យស្របទៅតាមការរីកលូតលាស់ នៃអាជីវកម្មធនាគារ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា ការរៀបចំបទដ្ឋានបច្ចេកវិទ្យារបស់យើង តែងតែត្រូវបានពិនិត្យឡើងវិញជាញឹកញយ និងធ្វើការ ពង្រឹងបន្ថែម ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យ នៃការគំរាមកំហែង ទាំងខាងក្នុង និងក្រៅ។ លើសពីនេះទៅទៀត ធនាគារ ស៊ីអាយអិមប៊ី មានការពឹងផ្អែកទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ សន្តិសុខរបស់ក្រុមហ៊ុនមេ (Group's Security Operation Center) ដែលបង្កើតឡើង ដើម្បីតាមដាន និងឆ្លើយតបទៅនឹងសកម្មភាពវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិត (cyber-attack) ដែលអាចនឹងកើតឡើង ដោយយថាហេតុ។

រីឯនៅកម្រិតសុវត្ថិភាព តាមបណ្តាញកុំព្យូទ័រវិញ ធនាគារ ស៊ីអាយអិមប៊ី បានតម្លើងបន្ថែមនូវប្រព័ន្ធ បណ្តាញការពារសុវត្ថិភាព (Network Firewall) និងការកំណត់ លើការចូលប្រើប្រាស់ ដើម្បីគ្រប់គ្រង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងទិន្នន័យផ្សេងៗ ដែលមានក្នុងបណ្តាញ ទោះមើលឃើញ ឬមើលពុំឃើញក្តី ហើយវាអាចដាក់កំហិត ក្នុងការប្រើប្រាស់ និងការផ្តល់សិទ្ធិ នៅលើប្រព័ន្ធបណ្តាញកុំព្យូទ័រ។ លើសពីនេះ ទៀត ធនាគារក៏បានបំពាក់នូវប្រព័ន្ធការពារគ្រប់កុំព្យូទ័រ និងថាស៊ីនេមទាំងអស់ដូចជា ការប្រឆាំងមេរោគ (Anti-Malware) ការដឹងនូវការវាយប្រហារ ទៅលើប្រព័ន្ធ និងការទប់ស្កាត់ការវាយប្រហារ ដោយស្វ័យប្រវត្តិ ការបំបែកទិន្នន័យ (Encryption) រាល់កុំព្យូទ័រយូរដៃ ការទប់ស្កាត់ នៃការបាត់បង់ទិន្នន័យ (DLP) ការពារ ការជ្រៀតជ្រែក ពីជនខិតខំខូច តាមរយៈប្រព័ន្ធអ៊ីនធឺណិត ការពារលើប្រព័ន្ធអ៊ីមែល និងច្រោះ ឬទប់ស្កាត់

រាល់មាតិកាព័ត៌មាន ដែលមានហានិភ័យ នៅលើវេបសាយ ដែលអាចជួយកាត់បន្ថយហានិភ័យ ផ្នែកសន្តិសុខ ព័ត៌មានវិទ្យា នៅពេលទិន្នន័យត្រូវបានបញ្ជូនឆ្លងកាត់ប្រព័ន្ធបណ្តាញរបស់ធនាគារ។ ការបំពាក់ប្រព័ន្ធ ដែល មានលទ្ធភាពឲ្យយើងដឹងភ្លាមៗ នូវការវាយប្រហារ និងការទប់ស្កាត់ ដោយស្វ័យប្រវត្តិ រួមទាំងនិយមន័យ មេរោគ និងការកំណត់ទៅលើប្រព័ន្ធសុវត្ថិភាពខាងលើ តែងតែទទួលបានការធ្វើបច្ចុប្បន្នភាព ឲ្យទាន់ សភាពការណ៍ជានិច្ច ដើម្បីឲ្យពួកគេមានសមត្ថភាពការពារ ទប់ស្កាត់ និងកាត់បន្ថយនូវភាពងាយរងគ្រោះ ដែលបណ្តាលមកពីការរកឃើញថ្មីៗរបស់ជនខិតខំខូច។

ធនាគារក៏បានអនុវត្តកម្មវិធីលើកកម្ពស់សន្តិសុខព័ត៌មាន ដោយបានបណ្តុះបណ្តាលចំណេះដឹង ទៅ ដល់បុគ្គលិកថ្មី និងបុគ្គលិកចាស់ទាំងអស់ ដើម្បីបង្កើនការយល់ដឹង អំពីភាពជាដៃគូ ការលេចធ្លាយ នៃ ព័ត៌មាន និងទិន្នន័យខុសត្រូវ លើផ្នែកសន្តិសុខព័ត៌មានវិទ្យា។ កម្មវិធីទាំងនេះ មានដូចជាការបណ្តុះបណ្តាល តាមប្រព័ន្ធសិក្សាអេឡិកត្រូនិក និងត្រូវប្រលងជាមធ្យោបាយផ្សេងៗ និងការចែកចាយជាប្រឹក្សាព័ត៌មានផ្សេងៗ។

➤ ដំណើរការ នៃការត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ

ដំណើរការសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាល បានបង្កើតឡើង ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ នូវ ភាពគ្រប់គ្រាន់ និងសុចរិតភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង រួមបញ្ចូលទាំងការអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ វិធាន សេចក្តីណែនាំ និងគោលការណ៍ណែនាំ ដែលមានជាធរមាន មានដូចខាងក្រោម៖

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម មានសមាជិកជាអភិបាលឯករាជ្យមិនប្រតិបត្តិ។ គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការមួយ ដែលទទួលបានការផ្ទេរសិទ្ធិអំណាច ពីក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ លើការត្រួតពិនិត្យការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការផ្សព្វផ្សាយព័ត៌មាន ការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រងហានិភ័យ ការអនុវត្តអភិបាលកិច្ច និងការតាមដានដំណើរការ នៃការគ្រប់គ្រង លើការត្រួត ពិនិត្យផ្ទៃក្នុង នៅក្នុងធនាគារ។ គណៈគ្រប់គ្រងជាន់ខ្ពស់ សវនករផ្ទៃក្នុង និងសវនករខាងក្រៅ ផ្តល់របាយ ការណ៍ ជូនគណៈកម្មាធិការសវនកម្មអំពីប្រសិទ្ធភាព និងប្រសិទ្ធផល នៃការត្រួតពិនិត្យផ្ទៃក្នុង។

រាល់បញ្ហាសំខាន់ៗ និងគួរឲ្យកត់សម្គាល់ ដែលបានរកឃើញដោយសវនករផ្ទៃក្នុង សវនករខាងក្រៅ និងនិយ័តករ ត្រូវរាយការណ៍ទៅគណៈកម្មាធិការសវនកម្ម ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ និងពិភាក្សា។ គណៈកម្មាធិការសវនកម្ម ត្រួតពិនិត្យឡើងវិញ និងធានា អំពីការអនុវត្តផែនការកាត់បន្ថយបញ្ហា ឬហានិភ័យ របស់គណៈគ្រប់គ្រង ដើម្បីការពារផលប្រយោជន៍របស់ធនាគារ និងរក្សាបានល្អ នូវអភិបាលកិច្ចដ៏សមស្រប។ ការគ្រប់គ្រងផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ដែលត្រូវបានចាត់ថ្នាក់ថាមាន «ហានិភ័យ លើសពីកម្រិត មធ្យម» ឬ «ហានិភ័យកម្រិតខ្ពស់» ដោយសវនករផ្ទៃក្នុង ត្រូវទទួលបានការពិគ្រោះយោបល់ ពីគណៈកម្មាធិការ សវនកម្ម។

គណៈកម្មាធិការសវនកម្ម ក៏ធ្វើការត្រួតពិនិត្យឡើងវិញផងដែរ នូវរបាយប្រតិបត្តិការ ជាមួយភាគី សម្ព័ន្ធភាព ថ្លៃចំណាយលើសវនកម្ម និងថ្លៃចំណាយ មិនពាក់ព័ន្ធនឹងកិច្ចការសវនកម្ម ដែលស្នើដោយ សវនករខាងក្រៅរបស់ធនាគារ។

ការធ្វើបទបង្ហាញនានា អំពីផែនការអាជីវកម្ម ការវិវឌ្ឍថ្មីៗ ប្រតិបត្តិការនានា ហានិភ័យនៃអាជីវកម្ម និងការត្រួតពិនិត្យនានា ដើម្បីកាត់បន្ថយហានិភ័យ ត្រូវបានធ្វើឡើងដោយផ្នែកអាជីវកម្មពាក់ព័ន្ធ និងផ្នែក គាំទ្រអាជីវកម្ម ប្រសិនបើគណៈកម្មាធិការសវនកម្ម គិតថាចាំបាច់។

សមាជិកគណៈកម្មាធិការសវនកម្ម ក៏ចូលរួមកិច្ចប្រជុំកំពូល របស់គណៈគ្រប់គ្រងប្រចាំឆ្នាំ របស់ ធនាគារ (Bank's Annual Management Summit) ផងដែរ ដែលនៅក្នុងកិច្ចប្រជុំនោះ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មនីមួយៗ ធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការនានារបស់ខ្លួន ដែលបានធ្វើឡើង សម្រាប់ឆ្នាំនេះ ព្រមទាំងធ្វើការបង្ហាញ អំពីយុទ្ធសាស្ត្រ និងផែនការនានា សម្រាប់ឆ្នាំបន្ទាប់ផងដែរ។

គណៈកម្មាធិការហានិភ័យ

គណៈកម្មាធិការហានិភ័យ កំណត់អំពីកម្មវត្ថុ នៃគោលការណ៍ហានិភ័យរបស់ធនាគារ និងបំពេញ តួនាទី និងកាតព្វកិច្ច ជំនួសឲ្យក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ។ ការទទួល ខុសត្រូវ ចំពោះការត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃ ត្រូវបានប្រគល់សិទ្ធិ ជូនទៅគណៈ កម្មាធិការ ហានិភ័យ ដែលទទួលបន្ទុករាយការណ៍ដោយផ្ទាល់ ទៅក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការ ហានិភ័យ ធ្វើការជួបប្រជុំជាមធ្យោបាយផ្សេងៗ ឬតាមការចាំបាច់។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម រាយការណ៍អំពីហានិភ័យសាច់ប្រាក់ងាយស្រួល និងបញ្ហាទាក់ទងនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ទៅគណៈកម្មាធិការហានិភ័យ។ គណៈកម្មាធិការ គ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ធ្វើការប្រជុំជាមធ្យោបាយផ្សេងៗ ដោយមានតួនាទីចម្បង ក្នុងការពិនិត្យតាម ដាន និងដោយប្រើយុទ្ធសាស្ត្រគ្រប់គ្រង លើហានិភ័យហិរញ្ញវត្ថុ នៃតារាងតុល្យការ។ គណៈកម្មាធិការនេះ

មានការទទួលខុសត្រូវជាក់លាក់ ចំពោះការគ្រប់គ្រង លើថ្លៃដើមឥណទាន ការរៀបចំអភិវឌ្ឍបន្ថែម លើការផ្តល់ប្រឹក្សា ដែលសមស្រប ជូនគណៈកម្មាធិការហានិភ័យ ក្នុងការធ្វើសេចក្តីសម្រេច ទាក់ទងនឹងហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យអត្រាការប្រាក់ ការបែងចែកប្រភពហិរញ្ញប្បទាន និងការត្រួតពិនិត្យឡើងវិញ នូវសមាសភាព ក្នុងតារាងតុល្យការពាក់ព័ន្ធនឹងឥណទាន និងប្រាក់បញ្ញើរបស់ធនាគារ។ ជាពិសេស គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម ត្រួតពិនិត្យមើលការអនុវត្ត នៃដំណើរការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព សម្រាប់គ្រប់គ្រង លើអត្រាការប្រាក់ សាច់ប្រាក់ងាយស្រួល និងហានិភ័យស្រដៀងគ្នាផ្សេងៗទៀត ដែលទាក់ទងនឹងតារាងតុល្យការរបស់ធនាគារ និងកម្រិតពាក់ព័ន្ធផ្សេងទៀត។

គណៈកម្មាធិការគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រង គឺជាគណៈកម្មាធិការ ដែលបង្កើតឡើង ដោយក្រុមប្រឹក្សាភិបាល ដើម្បីគ្រប់គ្រងបញ្ហា ដែលកើតពីការធ្វើប្រតិបត្តិការប្រចាំថ្ងៃ។ កិច្ចប្រជុំគណៈកម្មាធិការនេះ ធ្វើឡើង រៀងរាល់មួយខែម្តង គឺនៅសប្តាហ៍ទី៣ នៃខែនីមួយៗ ឬតាមការចាំបាច់។ សមាសភាពរបស់គណៈកម្មាធិការគ្រប់គ្រង រួមមានសមាជិក មកពីនាយកដ្ឋាននានា រួមបញ្ចូលទាំងតំណាង មកពីនាយកដ្ឋានសវនករផ្ទៃក្នុងមួយរូប និងនាយកដ្ឋានប្រតិបត្តិកម្មមួយរូប ដែលត្រូវបានអញ្ជើញចូលរួមប្រជុំជាអចិន្ត្រៃយ៍។

គោលការណ៍ និងនីតិវិធីផ្ទៃក្នុង

រាល់គោលការណ៍ និងនីតិវិធីផ្ទៃក្នុង របស់ផ្នែកអាជីវកម្មទាំងអស់ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ គោលការណ៍ និងនីតិវិធីទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នាំផ្លូវមួយ សម្រាប់ការធ្វើប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីធានា អំពីការប្រតិបត្តិការត្រួតពិនិត្យផ្ទៃក្នុង និងបទប្បញ្ញត្តិច្បាប់ ដែលមានជាធរមាន។ គោលការណ៍នេះរៀបចំឡើង ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃប្រតិបត្តិការ ឲ្យកាន់តែមានភាពប្រសើរឡើង ដោយធ្វើការពិចារណាផងដែរ ទៅលើបម្រែបម្រួលនៃវិស័យធនាគារ ដូចជាលក្ខខណ្ឌតម្រូវរបស់ច្បាប់ ហានិភ័យ និងវិធានការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ព្រមទាំងផលិតផល និងសេវាកម្មថ្មីៗផងដែរ។

សវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើការរាយការណ៍ដោយឯករាជ្យ ជូនគណៈកម្មាធិការសវនកម្ម ហើយនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានឯករាជ្យភាពគ្រប់គ្រាន់ ពីផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មផ្សេងទៀត លើគ្រប់សកម្មភាព និងប្រតិបត្តិការទាំងអស់។ ការទទួលខុសត្រូវចម្បងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ការវាយតម្លៃឯករាជ្យ លើភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងហានិភ័យដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យ ដែលអនុវត្តដោយគណៈគ្រប់គ្រង។ ក្នុងការវាយតម្លៃ ទៅលើការត្រួតពិនិត្យផ្ទៃក្នុង នាយកដ្ឋានសវនកម្មផ្ទៃក្នុង អនុវត្តតាមសមាសភាគទាំងប្រាំ (៥) ដែលចែងនៅក្នុងក្របខណ្ឌរួម នៃការត្រួតពិនិត្យផ្ទៃក្នុង ដែលដាក់ចេញដោយគណៈកម្មាធិការ ដែលមានឈ្មោះ Committee of Sponsoring Organisations of the Treadway Commission (ហៅកាត់ថា «COSO») ដែលសមាសភាគទាំងនោះ រួមមានស្ថានភាព នៃការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ សកម្មភាពត្រួតពិនិត្យ ការទំនាក់ទំនង និងព័ត៌មាន ហើយនឹងការពិនិត្យតាមដានសកម្មភាព។ COSO គឺជាអង្គភាពមួយ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលផ្តល់ទស្សនៈ លើភាពជាអ្នកដឹកនាំ និងសេចក្តីណែនាំ លើការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សហគ្រាស និងការទប់ស្កាត់ការកេងបន្លំ។

វិសាលភាពការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គ្របដណ្តប់លើគ្រប់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់។ ការជ្រើសយកផ្នែកណាមួយមកធ្វើសវនកម្ម ត្រូវធ្វើឡើងដោយផ្អែកលើផែនការសវនកម្មប្រចាំឆ្នាំ ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការសវនកម្ម។ ផែនការសវនកម្មប្រចាំឆ្នាំ ត្រូវបានបង្កើតឡើង ផ្អែកតាមការវាយតម្លៃកម្រិតហានិភ័យ គោលដៅ និងយុទ្ធសាស្ត្ររបស់ធនាគារ។ ផ្នែកទាំងឡាយណា ដែលត្រូវបានវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ គឺជាកម្មវត្ថុនៃការធ្វើសវនកម្មប្រចាំឆ្នាំរីឯផ្នែក ដែលទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតមធ្យម ឬទាប គឺជាកម្មវត្ថុ នៃការធ្វើសវនកម្ម នៅវដ្តបន្តបន្ទាប់។ ក្រៅពីការវាយតម្លៃ លើហានិភ័យ ផែនការសវនកម្មប្រចាំឆ្នាំ ក៏បានដាក់បញ្ចូលផងដែរ នូវនាយកដ្ឋាននានា ដែលត្រូវទទួលបានការធ្វើសវនកម្ម ដែលតម្រូវដោយបទប្បញ្ញត្តិច្បាប់ ឬការកើតមាន នូវការលូចបន្លំ នាពេលថ្មីៗ ក៏ដូចជាការទទួលបានការវាយតម្លៃថា មានហានិភ័យកម្រិតខ្ពស់ កាលពីឆ្នាំចាស់ ចំណាត់ការថ្មីៗ ដាក់ចេញដោយនិយ័តករ ដោយផ្អែកតាមប្រតិបត្តិការទីផ្សារ ឬចំណាត់ការផ្សេងពីនេះ ព្រឹត្តិការណ៍ខាតបង់ទាំងឡាយណា ដែលត្រូវបានរាយការណ៍ មានចំនួនទឹកប្រាក់រហូតដល់ ២៥.០០០ ដុល្លារអាមេរិក ឬលើសពីនេះ ឬការផ្លាស់ប្តូរសំខាន់ៗ ទៅលើប្រព័ន្ធកុំព្យូទ័រ ឬប្រតិបត្តិការ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ធ្វើការស៊ើបអង្កេតផងដែរ លើការសង្ស័យ ចំពោះការលូចបន្លំ ដែលប្រព្រឹត្តដោយបុគ្គលិក អតិថិជន និងគតិយជន ហើយផ្តល់អនុសាសន៍កែលម្អ ឲ្យកាន់តែប្រសើរឡើង ដើម្បីបង្ការកុំឲ្យបញ្ហាដែល កើតមានឡើងសារជាថ្មីម្តងទៀត និងចាត់វិធានការ ចំពោះបុគ្គលពាក់ព័ន្ធ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង មានសិទ្ធិទទួលបានគ្រប់ព័ត៌មានទាំងអស់ ដែលចាំបាច់ដោយគ្មានការដាក់កំហិត ក្នុងក្របខណ្ឌនៃការងាររបស់ខ្លួន។ វិសាលភាពការងារ របស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានបង្កើតឡើង ដោយយោងតាមស្តង់ដារអន្តរជាតិ នៃការប្រកបវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង របស់វិទ្យាស្ថានសវនករផ្ទៃក្នុង (The Institute of Internal Auditors ហៅកាត់ថា IIA) និងគោលការណ៍ណែនាំ ផ្នែកបទប្បញ្ញត្តិច្បាប់ ដែលពាក់ព័ន្ធ។

របាយការណ៍សវនកម្ម គឺជាលទ្ធផលចុងក្រោយ នៃការងារសវនកម្ម ដែលបង្ហាញពីវិសាលភាពការងារសវនកម្ម ដែលបានបំពេញការវាយតម្លៃទូទៅ នៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ជាមួយនឹងព័ត៌មានលម្អិតនៃការរកឃើញ ពីការធ្វើសវនកម្ម ព្រមទាំងការឆ្លើយតប ពីគណៈគ្រប់គ្រង។ បន្ទាប់មក ការអនុវត្តតាមអនុសាសន៍ ពីគណៈគ្រប់គ្រង ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ ដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង។ គណៈកម្មាធិការសវនកម្ម ធ្វើការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃរាល់អញ្ញត្តិកម្ម ឬការមិនប្រតិបត្តិតាមបទបញ្ញត្តិច្បាប់ ដែលបានលើកឡើង ដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងតាមដានសកម្មភាពនានា ដើម្បីធានាថា គណៈគ្រប់គ្រង បានចាត់វិធានការកែតម្រូវសមស្រប និងជាបន្ទាន់។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដាក់ជូននូវរបាយការណ៍ ទៅកាន់គណៈកម្មាធិការសវនកម្មរបស់ក្រុមហ៊ុនមេ ជារៀងរាល់មួយត្រីមាសម្តង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំផែនការសវនកម្ម និងការចាត់ថ្នាក់សវនកម្ម ដោយអនុវត្តតាមវិធីសាស្ត្រដូចគ្នា ទៅនឹងវិធីសាស្ត្ររបស់សវនកម្ម នៃក្រុមហ៊ុនមេ ដោយធ្វើការកែសម្រួលប្រសិនបើចាំបាច់ ដើម្បីឲ្យសមស្របទៅនឹងបទប្បញ្ញត្តិ និងតម្រូវតាមស្ថានភាព ក្នុងប្រទេស។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរួមបញ្ចូលនូវការវិភាគទិន្នន័យ វិធីសាស្ត្រ Agile ការពង្រឹងចំណេះដឹងបច្ចេកវិទ្យា និងការជំរុញការផ្លាស់ប្តូរ ដែលជាផ្នែកមួយ នៃការអនុវត្តផែនការ Forward23+ ដើម្បីស្របទៅតាមទិសដៅដឹកនាំរបស់ក្រុមហ៊ុនមេ។ នាយកដ្ឋានសវនកម្មផ្ទៃក្នុងជំរុញវិធីសាស្ត្រសវនកម្មដោយបញ្ចូលនូវការវិភាគទិន្នន័យ ដើម្បីសម្រួលដល់សវនករ ក្នុងការផ្តោតលើផ្នែក ដែលមានហានិភ័យជាចម្បង។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏ផ្តល់ជាយោបល់ដោះស្រាយបញ្ហា ក្នុងការគ្រប់គ្រងប្រសិទ្ធភាពចំណាយក៏ដូចជាពង្រឹងនូវគុណតម្លៃបន្ថែម (ឧទាហរណ៍៖ ការបង្កើតនីតិវិធីថ្មី) តាមរយៈការធ្វើសវនកម្មក្នុងឆ្នាំ។

ដើម្បីពង្រឹងទំនាក់ទំនង ជាមួយគណៈគ្រប់គ្រង នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំនូវជំនួបធុរកិច្ចប្រចាំត្រីមាស (Quarterly Business Monitoring ហៅកាត់ថា QBM) ជាមួយនឹងប្រធាននាយកដ្ឋានក៏ដូចជាប្រធានផ្នែក និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងយល់ដឹងបន្ថែមអំពីដំណើរការអាជីវកម្ម សម្រាប់ការផ្តោត ក្នុងការធ្វើសវនកម្ម។ បន្ថែមពីនេះ នាយកដ្ឋានសវនកម្មផ្ទៃក្នុងក៏បានចូលរួមត្រួតពិនិត្យ និងផ្តល់មតិលើ សេចក្តីព្រាងនៃការកែប្រែ ឬការបង្កើតគោលការណ៍ថ្មី ដើម្បីរក្សាបាននូវភាពគ្រប់គ្រាន់ នៃអភិបាលកិច្ច ដែលស្ទើរឡើង និងដើម្បីដំណោះស្រាយហានិភ័យ។

ក្របខណ្ឌ នៃការប្រតិបត្តិតាម

ក្រុមប្រឹក្សាភិបាល ទទួលស្គាល់ថា មុខងារប្រតិបត្តិតាម គឺជាផ្នែកមួយសំខាន់ នៃការគ្រប់គ្រង និងការត្រួតពិនិត្យផ្ទៃក្នុង របស់ធនាគារ ពីព្រោះវប្បធម៌ នៃការប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិជីវីងមាំ ឆ្លុះបញ្ចាំងពីវប្បធម៌សាជីវកម្ម ដែលប្រកបដោយសុចរិតភាព និងក្រមសីលធម៌ខ្ពស់។

មុខងារប្រតិបត្តិតាមរបស់ធនាគារ ត្រូវបានដឹកនាំដោយនាយកដ្ឋានប្រតិបត្តិតាម រួមជាមួយនឹងការប្រឹក្សាយោបល់ ក៏ដូចជាការណែនាំ ពីនាយកដ្ឋានច្បាប់ និងប្រតិបត្តិតាមរបស់ក្រុមហ៊ុនមេ ដែលមានការិយាល័យ នៅប្រទេសថៃទៀត។ មុខងារចម្បងរបស់នាយកដ្ឋានប្រតិបត្តិតាម គឺជួយសម្រួលផ្តល់ប្រឹក្សាត្រួតពិនិត្យ និងផ្តល់ការណែនាំ ដល់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ឲ្យអនុវត្តតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានា។ ស្របតាមអភិបាលកិច្ចល្អ នាយកដ្ឋានប្រតិបត្តិតាម ធ្វើការរាយការណ៍ដោយឯករាជ្យ ទៅកាន់ក្រុមប្រឹក្សាភិបាល ។

ធនាគារបានបង្កើតក្របខណ្ឌ នៃការប្រតិបត្តិតាម ដែលតម្រូវឲ្យផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្មទាំងអស់ បង្កើតទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាម (Compliance Matrix) ដោយរួមបញ្ចូលនូវច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ ដែលពាក់ព័ន្ធនឹងការអនុវត្តតាមផ្នែកនីមួយៗ។ ជាមួយគ្នានេះដែរ ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ត្រូវបានតម្រូវឲ្យធ្វើការវិភាគ លើគម្លាតនៃច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំថ្មី ឬត្រូវបានធ្វើវិសោធនកម្ម និងអាចពិគ្រោះយោបល់ ជាមួយនាយកដ្ឋានប្រតិបត្តិតាមទៅលើគម្លាត នៃច្បាប់បទប្បញ្ញត្តិ និងផែនការ ដែលត្រូវអនុវត្ត ដើម្បីធានាឲ្យបានការប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ណែនាំថ្មី ឬត្រូវបានធ្វើវិសោធនកម្មទាំងនោះ។ ទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិ តម្រូវឲ្យមានការត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ។

ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ក៏ត្រូវធ្វើតេស្តដោយខ្លួនឯង (Self-Testing) តាមទម្រង់ត្រួតពិនិត្យការប្រតិបត្តិតាម (Compliance Matrix) ផងដែរ ហើយនៅរៀងរាល់ត្រីមាស នាយកដ្ឋានប្រតិបត្តិតាម នឹងធ្វើការផ្ទៀងផ្ទាត់ ដោយឯករាជ្យ លើលទ្ធផលនៃការធ្វើតេស្ត ដោយខ្លួនឯងនោះ។ បន្ថែមពីនេះទៀត នាយកដ្ឋានប្រតិបត្តិតាម ក៏បានធ្វើការត្រួតពិនិត្យ លើការប្រតិបត្តិតាមច្បាប់បទប្បញ្ញត្តិ របស់ផ្នែកអាជីវកម្ម និងផ្នែកគាំទ្រអាជីវកម្ម ផ្អែកតាមផែនការប្រចាំឆ្នាំរបស់នាយកដ្ឋានប្រតិបត្តិតាម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ លើសពីនេះទៅទៀត កម្មវិធីបណ្តុះបណ្តាល ក៏ត្រូវបានកំណត់ទុក និងធ្វើឡើងយ៉ាងទៀងទាត់ ដើម្បីបង្កើនការយល់ដឹង និងសម្រួលដល់ការអនុវត្តក្របខណ្ឌ នៃការប្រតិបត្តិតាមសម្រាប់ធនាគារទាំងមូល។

ក្រុមប្រឹក្សាភិបាល ក៏ត្រូវបានផ្តល់ជូន នូវរបាយការណ៍ប្រតិបត្តិតាម យ៉ាងទៀងទាត់ ដើម្បីឲ្យក្រុមប្រឹក្សាភិបាលយល់ច្បាស់ អំពីបញ្ហា ដែលពាក់ព័ន្ធនឹងការប្រតិបត្តិតាមរបស់ធនាគារ។

គោលការណ៍ និងនីតិវិធី នៃការអនុម័ត លើផលិតផលថ្មី

គោលការណ៍ និងនីតិវិធី នៃការអនុម័ត លើផលិតផលថ្មី ត្រូវបានដាក់ឱ្យអនុវត្ត សម្រាប់គ្រប់ផលិតផល និងសេវាកម្មថ្មីៗទាំងអស់របស់ធនាគារ។ ផលិតផលថ្មី គឺសំដៅទៅលើផលិតផល និង/ឬ សេវាកម្មទាំងឡាយណា ដែលផ្តល់ជូនដំបូង ដោយធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ឬជាការបញ្ចូលផលិតផលច្រើនជាផលិតផលតែមួយ ឬបម្រែបម្រួលទម្រង់របស់ផលិតផល ដែលមានស្រាប់ និង/ឬ សេវាកម្ម ដែលមានការប្រែប្រួលខ្លាំង នូវទម្រង់ហានិភ័យ ដូចដែលបានកំណត់ ដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ។ គ្រប់សំណើសុំការអនុម័ត លើផលិតផលថ្មី ត្រូវឆ្លងកាត់ដំណើរការ នៃការត្រួតពិនិត្យហានិភ័យ ឲ្យបានស៊ីជម្រៅ ដោយអ្នកពាក់ព័ន្ធនានា ទាំងនៅក្នុងធនាគារ និងនៅក្នុងក្រុមហ៊ុនមេ ដើម្បីធានាថា គ្រប់ផ្នែកសំខាន់ៗ និងផ្នែក ដែលពាក់ព័ន្ធនឹងហានិភ័យ ត្រូវបានកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យ មុនពេលដំណើរការផលិតផល និង/ឬ សេវាកម្មថ្មីៗនោះ។ បន្ទាប់មក សំណើសុំការអនុម័ត លើផលិតផលថ្មីមួយរបស់ធនាគារ ត្រូវឆ្លងកាត់ការពិភាក្សា យ៉ាងហ្មត់ចត់ ដោយគណៈកម្មាធិការនានារបស់ធនាគារ និងក្រុមហ៊ុនមេ មុននឹងដាក់ជូនគណៈកម្មាធិការហានិភ័យ ដើម្បីធ្វើការអនុម័តចុងក្រោយ និងជូនដំណឹង អំពីការអនុម័តនេះ ទៅក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រង លើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ

ធនាគារបន្តសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់ នូវការគោរពតាមបទប្បញ្ញត្តិច្បាប់ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងនីតិវិធីផ្សេងទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ធនាគារ។ អញ្ញត្តិកម្ម ត្រូវបានលើកឡើង និងចាត់ចែង ឲ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព។ ដើម្បីឈានទៅសម្រេចគោលដៅនេះ ធនាគារបានបង្កើតនូវនីតិវិធីគ្រប់គ្រង លើករណីអញ្ញត្តិកម្ម និងការផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយករណីអញ្ញត្តិកម្មណាមួយកើតមានឡើង រួមមានការមិនប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ការមិនគោរពកាតព្វកិច្ច ការលួចបន្លំ និងការមិនគោរព តាមដំណើរការផ្ទៃក្នុង។ នីតិវិធីនេះជួយឲ្យមាននូវវិធានការកែលម្អទាន់ពេលវេលា និងពង្រឹងតម្លាភាព និងការត្រួតពិនិត្យរបស់គណៈគ្រប់គ្រង។

ស្ថិតក្រោមនីតិវិធី នៃការគ្រប់គ្រង លើអញ្ញត្តិកម្ម និងការផ្សព្វផ្សាយរបាយការណ៍ ស្តីពីបញ្ហា ដែលកើតមានត្រូវធ្វើជូន ក្នុងអំឡុងពេល ២៤ម៉ោង នៃការរកឃើញ ឬនៃការជូនដំណឹងដំបូងបំផុត អំពីបញ្ហា ដែលបានកើតឡើង។ ករណីអញ្ញត្តិកម្មទាំងនេះ នឹងត្រូវបានចាត់ចែងដោះស្រាយ ដោយផ្អែកលើភាពធ្ងន់ធ្ងរ និងផលប៉ះពាល់របស់វា ទៅលើធុរកិច្ច ប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។ ករណីអញ្ញត្តិកម្មនេះ ត្រូវសង្ខេប និងរាយការណ៍ ទៅគណៈកម្មាធិការហានិភ័យប្រចាំខែ។

ក្រមសីលធម៌

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានស្តង់ដារក្រមសីលធម៌អប្បបរមាមួយ សម្រាប់គ្រប់និយោជិតទាំងអស់របស់ខ្លួនអនុវត្ត ដែលរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់ នៃប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃ។ គោលការណ៍ណែនាំ អំពីក្រមសីលធម៌ ត្រូវបានអនុម័តយកតាមក្រមសីលធម៌ របស់ក្រុមហ៊ុនមេ និងបានដាក់បញ្ចូលនៅក្នុង នៃកិច្ចសន្យាការងារ ដែលយល់ព្រម និងចុះហត្ថលេខា ដោយគ្រប់និយោជិតទាំងអស់។

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស

គោលការណ៍ និងនីតិវិធី ស្តីពីធនធានមនុស្ស ត្រូវបានបង្កើតឡើង និងប្រើប្រាស់ នៅក្នុងក្រុមហ៊ុនមេទាំងមូល ដោយមានវិសាលភាព លើគ្រប់ទិដ្ឋភាពទាំងអស់ នៃការគ្រប់គ្រងធនធានមនុស្ស ក្នុងធនាគារ។ គោលការណ៍នេះ បានកំណត់យ៉ាងច្បាស់លាស់ អំពីការជ្រើសរើសនិយោជិត ការតម្លើងឋានៈ ការផ្ទេរកន្លែងការងារ និងការបញ្ឈប់និយោជិត នៅក្នុងក្រុមហ៊ុនមេទាំងមូល។ គោលការណ៍ និងនីតិវិធីទាំងនេះ ត្រូវបានបង្កើតឡើង ស្របតាមបទប្បញ្ញត្តិក្នុងស្រុក ដែលពាក់ព័ន្ធ ដើម្បីធានាការប្រតិបត្តិតាមបទប្បញ្ញត្តិ ត្រូវបានអនុវត្ត។ និយោជិតទទួលបានការវាយតម្លៃការងាររបស់ខ្លួន ជារៀងរាល់ឆ្នាំ ហើយការតម្លៃការងារនេះ ធ្វើឡើងដោយផ្អែកលើសូចនាករ នៃការវាយតម្លៃលទ្ធផលការងារ (Key Performance Indicator) និងការវាស់វែងសមត្ថភាពគន្លឹះ។ កម្មវិធីសិក្សា និងអភិវឌ្ឍន៍សមត្ថភាព ដែលរួមបញ្ចូលទាំងជំនាញ វគ្គបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានរៀបចំឡើង និងដាក់ឱ្យអនុវត្ត ក្នុងគោលដៅគាំទ្រ និងបង្កើនសមត្ថភាពនិយោជិត ដើម្បីធានាថា និយោជិតទាំងអស់ អាចបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ ធនាគារបានក្រើនរំលឹក ដល់និយោជិតរបស់ខ្លួនជារៀងៗ អំពីគោលការណ៍ពាក់ព័ន្ធនានា តាមរយៈសារអេឡិចត្រូនិក ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរ និងវគ្គបណ្តុះបណ្តាល ដែលពាក់ព័ន្ធនានា។ វគ្គបណ្តុះបណ្តាលមួយ ក្នុងចំណោមវគ្គបណ្តុះបណ្តាលផ្សេងទៀត ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើឡើងជារៀងៗ ដើម្បីការបញ្ជាក់ឲ្យឃើញ អំពីទស្សនាទានរបស់ក្រុមហ៊ុនមេ ដែលមិនអធ្យាស្រ័យ ចំពោះអំពើរំលោភបំពាន។ ចំណុចនេះក៏បានធ្វើការសង្កត់ធ្ងន់ដែរ នៅក្នុងកម្មវិធីបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុន។

➤ ការគ្រប់គ្រងនិរន្តរភាព នៃអាជីវកម្ម

ស៊ីអាយអិមប៊ី គ្រុប បានប្តេជ្ញាចិត្ត ក្នុងការការពារផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងការបង្កើតគុណតម្លៃ ដោយធានាឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងមុខងារបម្រើការផ្សេងៗ នៅក្នុងស៊ីអាយអិមប៊ី គ្រុប ទាំងមូល។ ទំនួលខុសត្រូវនៃការអនុវត្ត និងដាក់ឲ្យដំណើរការ នូវគោលការណ៍គ្រប់គ្រងនិរន្តរភាពអាជីវកម្ម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ក្របខណ្ឌ នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម (Business Continuity Management) ត្រូវបានជ្រើសយកពីក្រុមហ៊ុនមេ (ស៊ីអាយអិមប៊ី គ្រុប) មកអនុម័ត ដើម្បីកំណត់ឲ្យបានជាអប្បបរមា នូវកម្រិត នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ការបែងចែងនូវគោលការណ៍អនុវត្ត សម្រាប់តម្រូវនាយកដ្ឋានផ្សេងៗ ហើយធ្វើឲ្យបាននូវនិរន្តរភាពអាជីវកម្ម និងសេវាកម្មសំខាន់ៗទាំងឡាយ នៅក្នុងពេលវេលាកំណត់ណាមួយ នៅពេលមានគ្រោះវិនាសកើតឡើង។ ក្របខណ្ឌខាងលើមានចែងជាគោល ដូចខាងក្រោម៖

- (១) រក្សានូវគុណភាពសេវាកម្ម ដើម្បីបង្កើនទំនុកចិត្ត ដូចការរំពឹងទុករបស់អតិថិជន
- (២) កាត់បន្ថយផលប៉ះពាល់ ទៅលើអាជីវកម្ម នៅពេលមានគ្រោះវិនាសកើតឡើង
- (៣) មិនធ្វើឲ្យមានផលអវិជ្ជមានប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ
- (៤) រក្សានូវការអនុលោមតាមច្បាប់ គោលការណ៍និរន្តរភាពអាជីវកម្ម និងបទប្បញ្ញត្តិផ្សេងៗ

ក្របខណ្ឌ នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម តែងតែមានការពិនិត្យឡើងវិញជានិច្ចកាល ដើម្បីធ្វើឲ្យស្រប ទៅតាមបទដ្ឋានរបស់ក្រុមហ៊ុនមេ ស្របទៅតាមនីតិវិធី នៃការគ្រប់គ្រង និងការអនុវត្តនិរន្តរភាពអាជីវកម្ម រួមបញ្ចូលទាំងការវិភាគ ទៅលើមុខងារអាជីវកម្ម និងការបង្កើតនូវយុទ្ធសាស្ត្រនិរន្តរភាពអាជីវកម្ម ការឆ្លើយតប ពេលមានគ្រោះវិនាស ការបង្កើតវប្បធម៌យល់ដឹង អំពីនិរន្តរភាពអាជីវកម្ម ការរៀបចំលំហាត់និរន្តរភាពអាជីវកម្ម និងការកែសម្រួល ទៅលើផែនការនិរន្តរភាពអាជីវកម្មរបស់នាយកដ្ឋាននីមួយៗ។

ដោយអនុលោមតាមក្របខណ្ឌ នៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម ផែនការនិរន្តរភាពអាជីវកម្ម ត្រូវបានធ្វើឡើង សម្រាប់មុខងារអាជីវកម្មសំខាន់ៗ ហើយផែនការនិរន្តរភាព ពីគ្រោះមហន្តរាយ ត្រូវបានធ្វើឡើង សម្រាប់ប្រព័ន្ធកម្មវិធីផ្សេងៗ។ លំហាត់សាកល្បង លើផែនការទាំងពីរនេះ តែងតែត្រូវបានធ្វើឡើងជាប្រចាំ។

លើសពីនេះទៀត ជារៀងរាល់ឆ្នាំ ធនាគាររៀបចំជាសិក្ខាសាលា អំពីការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម សម្រាប់នាយកដ្ឋានទាំងអស់ ឲ្យបានចូលរួម ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀត អំពីតួនាទី មុខងារ និងទំនួលខុសត្រូវរបស់ពួកគាត់។

ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ធនាគារសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្តេជ្ញាបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ឲ្យមានប្រសិទ្ធភាពលើ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយអនុលោមទៅតាមបទប្បញ្ញត្តិ គោលការណ៍ណែនាំ និងការអនុវត្ត ដែលល្អបំផុត សម្រាប់វិស័យធនាគារ។

ធនាគាររក្សាការអនុវត្ត តាមគោលនយោបាយ និងនីតិវិធី ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ រៀងរាល់ពីរឆ្នាំម្តង ឬក្នុងករណីចាំបាច់ ដើម្បីឆ្លុះបញ្ចាំងពីនិន្នាការ និងយន្តការថ្មីៗ លើការលាងសម្អាតប្រាក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។

ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រព័ន្ធគាំទ្រដទៃទៀតរបស់ធនាគារ បានសម្រួល ដល់ការពិនិត្យហានិភ័យប្រឆាំងការសម្អាតប្រាក់ និងតាមដាន លើប្រតិបត្តិការអតិថិជន រួមមានការគ្រប់គ្រងបញ្ជីឈ្មោះបុគ្គល និងអង្គភាពហាមឃាត់ (Watchlist Management) ការយកចិត្តទុកដាក់ស្គាល់អតិថិជន (Customer Due Diligence / «Know Your Customer») និងការត្រួតពិនិត្យប្រតិបត្តិការអតិថិជន ដើម្បីការពារ និងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML / CFT Alert Monitoring)។ ធនាគារបានធានាថា នីតិវិធី ធនធានមនុស្ស និងប្រព័ន្ធរបស់ធនាគារ មានលទ្ធភាពក្នុងការរកឃើញ និងកំណត់ហានិភ័យ ព្រមទាំងរាយការណ៍ប្រតិបត្តិការសង្ស័យ ទៅកាន់និយ័តករ។

កម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹង ត្រូវបានធ្វើឡើង ជារៀងរាល់ឆ្នាំ។ កម្មវិធីនេះ ត្រូវបានបំពេញបន្ថែម ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត លើបទប្បញ្ញត្តិ នៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ករណីសិក្សាលើប្រតិបត្តិការដាក់ស្តែង អំពីហានិភ័យ នៃការសម្អាតប្រាក់ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ដោយធ្វើការសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់និយោជិតនីមួយៗ។ ធនាគារបានចាត់វិធានការ ហើយនឹងបន្តចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមាន ចំពោះធនាគារ ពាក់ព័ន្ធនឹងសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងស្របពេលជាមួយគ្នានេះ ដើម្បីធានាឲ្យបាន នូវការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ។

➤ សេចក្តីសន្និដ្ឋាន

ក្រុមប្រឹក្សាភិបាល មានជំនឿថា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលកំពុងអនុវត្ត មានលក្ខណៈគ្រប់គ្រាន់ក្នុងការការពារផលប្រយោជន៍របស់ភាគទុនិក និងទ្រព្យសកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ធនាគារមានដំណើរការ ប្រកបដោយប្រសិទ្ធភាពគិតលយបំណុល ចំពោះការកំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យធំៗ នៅក្នុងធនាគារ និងបានប្តេជ្ញាបន្តធ្វើការត្រួតពិនិត្យឡើងវិញ នូវប្រតិបត្តិការ និងប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ រួមបញ្ចូលទាំងការត្រួតពិនិត្យ ផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការ និងការប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់ ព្រមទាំងការគ្រប់គ្រងហានិភ័យផងដែរ។


រចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុនមេ

(គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣)



រចនាសម្ព័ន្ធក្រុមហ៊ុន

(គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣)



របាយការណ៍ព័ត៌មានរបស់ធនាគារ

(គិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤)

ក្រុមប្រឹក្សាភិបាល		
Datuk Mohd Nasir Bin Ahmad		ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ
ឡុង ប៊ាង		អភិបាលឯករាជ្យមិនប្រតិបត្តិ
Aisyah Lam Binti Abdullah		អភិបាលឯករាជ្យមិនប្រតិបត្តិ
Ahmad Shazli Bin Kamarulzaman		អភិបាលមិនឯករាជ្យមិនប្រតិបត្តិ
Cheong Weng Teong		អភិបាលមិនឯករាជ្យមិនប្រតិបត្តិ
ប៊ុន យ៉ែន		អភិបាលមិនឯករាជ្យប្រតិបត្តិ
គណៈកម្មាធិការសវនកម្ម		
ឡុង ប៊ាង		ប្រធាន / អភិបាលឯករាជ្យមិនប្រតិបត្តិ
Datuk Mohd Nasir Bin Ahmad		អភិបាលឯករាជ្យមិនប្រតិបត្តិ
Aisyah Lam Binti Abdullah		អភិបាលឯករាជ្យមិនប្រតិបត្តិ
គណៈកម្មាធិការហានិភ័យ		
Aisyah Lam Binti Abdullah		ប្រធាន / អភិបាលឯករាជ្យមិនប្រតិបត្តិ
ប៊ុន យ៉ែន		ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ
គៀន ខៀននា		នាយកគ្រប់គ្រងហានិភ័យ
ហុង ជៀប		នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
គី សាណា		នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
ប៊ុច សុម៉ាលី		នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
ហេង ប៊ុត្រ		នាយកបច្ចេកវិទ្យា និងទិន្នន័យ
ហេង ឌី		នាយកហិរញ្ញវត្ថុ
ហេង ក្នុងរចនា		នាយកប្រតិបត្តិការ
ហេង តូរ៉ង់		នាយករតនាភិបាល និងទីផ្សារ
គណៈកម្មាធិការគ្រប់គ្រង		
ប៊ុន យ៉ែន		ប្រធាននាយកប្រតិបត្តិ
ហេង តូរ៉ង់		នាយករតនាភិបាល និងទីផ្សារ
ហុង ជៀប		នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
ប៊ុច សុម៉ាលី		នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
គៀន ខៀននា		នាយកគ្រប់គ្រងហានិភ័យ
ហេង ឌី		នាយកហិរញ្ញវត្ថុ
អ៊ុំ ចិន្តាកត្តិ		នាយកធនធានសាជីវកម្ម
ហេង ប៊ុត្រ		នាយកបច្ចេកវិទ្យា និងទិន្នន័យ
គី សាណា		នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
អ៊ុក ចានិន		នាយកគ្រប់គ្រងផលិតផល
Seng Kok Wing		នាយកយុទ្ធសាស្ត្រ (ចប់តួនាទីជាមួយធនាគារ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤)
ហេង ក្នុងរចនា		នាយកប្រតិបត្តិការ
(អ្នកចូលរួមអចិន្ត្រៃយ៍របស់គណៈកម្មាធិការ រួមមាននាយកសវនកម្មផ្ទៃក្នុង និងនាយកប្រតិបត្តិតាម)		

គណៈកម្មាធិការឥណទានកម្ពុជា

គៀន វឌ្ឍនា	_____	ប្រធាន / នាយកគ្រប់គ្រងហានិភ័យ
ប៊ុន យ៉ន	_____	ប្រធានជំនួស / ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ
ហុង ជៀប	_____	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
សំ វណ្ណៈ	_____	នាយកឥណទានបុគ្គល (លាលែងពីតំណែង ក្នុងខែតុលា ឆ្នាំ២០២៣)
ប៊ុច សុម៉ាលី	_____	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល (តែងតាំងជាសមាជិក នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣)
ចំណាន វិនិត	_____	នាយកគ្រប់គ្រងឥណទាន
គី សាណា	_____	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
Chong Kok Ping	_____	នាយករួមគ្រប់គ្រងហានិភ័យឥណទានតាមតំបន់ (នៃធនាគារមេ)
Lim Gek Peng	_____	ប្រធានគ្រប់គ្រងឥណទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ (នៃធនាគារមេ)
Michael Ng Mun Seng	_____	នាយកវិភាគហានិភ័យឥណទានតាមតំបន់ (នៃធនាគារមេ)
Ganga Devi Katheraveloo	_____	នាយកតំបន់ផ្នែកគ្រប់គ្រងឥណទានពាណិជ្ជកម្ម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម (នៃធនាគារមេ)

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្មកម្ពុជា

ប៊ុន យ៉ន	_____	ប្រធាន / ប្រធាននាយកប្រតិបត្តិ / អភិបាលប្រតិបត្តិ
ប៊ុច សុម៉ាលី	_____	នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល
ហុង ជៀប	_____	នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម
ហេង វ៉ុន	_____	នាយកហិរញ្ញវត្ថុ
ហេង តូរ៉ង់	_____	នាយករតនាភិបាល និងទីផ្សារ
គី សាណា	_____	នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
គៀន វឌ្ឍនា	_____	នាយកគ្រប់គ្រងហានិភ័យ
Seng Kok Wing	_____	នាយកយុទ្ធសាស្ត្រ (ចប់តួនាទីជាមួយធនាគារ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤)

លេខាធិការក្រុមហ៊ុន៖

លី សោកា
Datin Rossaya Mohd Nashir

លេខចុះបញ្ជី៖

00010524


ការិយាល័យចុះបញ្ជី៖

ផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១១ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទ ៖ +៨៥៥ ២៣ ៩៨៨ ៣៨៨
ទូរសព្ទ ៖ +៨៥៥ ២៣ ៩៨៨ ០៩៩
គេហទំព័រ ៖ www.cimbbank.com.kh

សវនករ៖

ក្រុមហ៊ុន ប្រាយីតជំរហរវឌ្ឍន៍ (ខេមបូឌា)
៥៨C មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ១២២១០
ប្រអប់សំបុត្រ៖ ១១៤៧
ទូរសព្ទ ៖ +៨៥៥ ២៣ ៨៦០ ៦០៦
ទូរសារ ៖ +៨៥៥ ២៣ ២១១ ៥៩៤
គេហទំព័រ ៖ www.pwc.com.kh

၀၆



ព្រឹត្តិការណ៍សំខាន់ៗ និងការចុះផ្សាយ ក្នុងសារព័ត៌មាន នៅឆ្នាំ២០២៣

៦២ ព្រឹត្តិការណ៍សំខាន់ៗ

៦៨ ការចុះផ្សាយ ក្នុងសារព័ត៌មាន

ព្រឹត្តិការណ៍សំខាន់ៗ

> កម្មវិធីទំនួលខុសត្រូវសង្គម

កម្មវិធីបរិច្ចាគឈាម របស់ធនាគារ ស៊ីអិលស៊ី



> ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ធនាគារ រាជធានីភ្នំពេញ



> ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ធនាគារ រាជធានីភ្នំពេញ

ពិធីប្រគល់អាហារូបករណ៍ របស់ធនាគារ ស៊ីអិលស៊ី



> ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន ខេមរេដ រាជធានីភ្នំពេញ

កម្មវិធីបរិច្ចាគ ដល់កាកបាទក្រហមកម្ពុជា



> ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅការិយាល័យ កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

កម្មវិធីបរិច្ចាគ ដល់កម្មវិធីព្យាបាលភ្នែក របស់ធនាគារជាតិ នៃកម្ពុជា



> ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យពិភាកាត ខ្មែរ-សូវៀត រាជធានីភ្នំពេញ

កម្មវិធីបរិច្ចាគ ដល់អនុវិទ្យាល័យ ទួលព្រិច



> ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអនុវិទ្យាល័យ ទួលព្រិច ខេត្តកំពង់ចាម

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

➤ កម្មវិធីទំនួលខុសត្រូវសង្គម

ពិធីដាំកូនឈើ របស់ធនាគារ ស៊ីអាយអិមប៊ី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ



➤ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅប្រាសាទ អង្គរវត្ត ខេត្តសៀមរាប

កម្មវិធីបិទបញ្ចប់ ដល់អង្គការសាលារៀន ទន្សាយ



➤ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅការិយាល័យអង្គការសាលារៀន ទន្សាយ រាជធានីភ្នំពេញ

ពិធីប្រគល់អាហារូបករណ៍តំបន់អាស៊ាន របស់ធនាគារ ស៊ីអាយអិមប៊ី



➤ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ធនាគារ រាជធានីភ្នំពេញ

> កម្មវិធី និងព្រឹត្តិការណ៍

កម្មវិធីអបអរសាទរ



> ខែមករា ឆ្នាំ២០២៣ នៅសាខាបស់ធនាគារ ស៊ីអិលស៊ី ភីអិលស៊ី រាជធានីភ្នំពេញ



ទិវាអតិថិជន



> ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង

ចាបកថា ស្តីពី «ច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ»



> ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅណាហ្គា វើល រាជធានីភ្នំពេញ

សិក្ខាសាលា ស្តីពីសុខុមាលភាពនិយោជិត



> ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ធនាគារ រាជធានីភ្នំពេញ

ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយនិងមន្ទីរពេទ្យ អន្តរជាតិ អរៀនដា



> ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា រាជធានីភ្នំពេញ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

➤ កម្មវិធី និងព្រឹត្តិការណ៍

ស្តង់ប៊ីតិរណ៍របស់ធនាគារ ស៊ីអាយអិមប៊ី



➤ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអន សែនសុខ រាជធានីភ្នំពេញ



➤ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅផ្សារទំនើប អ៊ីអន ភ្នំពេញ រាជធានីភ្នំពេញ

ទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានសូឡា របស់ធនាគារ ស៊ីអាយអិមប៊ី



➤ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅកសិដ្ឋាន SCHNEITEC GROUP ខេត្តកំពង់ស្ពឺ

ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយនិងគម្រោង មានជ័យ វ៉េស៊ីជិនស៍



➤ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅការិយាល័យគម្រោង មានជ័យ វ៉េស៊ីជិនស៍ រាជធានីភ្នំពេញ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់តំបន់



➤ ថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ដំណើរកម្សាន្ត និងកិច្ចប្រជុំបុគ្គលិកប្រចាំឆ្នាំ របស់ធនាគារ ស៊ីអាយអិមប៊ី



➤ ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ

> កម្មវិធី និងព្រឹត្តិការណ៍

វេទិកា ស្តីពីចីរភាព របស់ធនាគារ ស៊ីអាយអិមប៊ី



> ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

ពិធីសម្ពោធជាផ្លូវការ នៃទីស្នាក់ការកណ្តាល និងសាខាថ្មី



> ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី រាជធានីភ្នំពេញ

> ការឧបត្ថម្ភកម្មវិធី

ពិពិធកុមារ និងគ្រួសារ លើកទី៨



> ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពិធកុមារ កោះពេជ្រ រាជធានីភ្នំពេញ

ទិវាវប្បធម៌អន្តរជាតិ INTERNATIONAL CULTURAL DAY



> ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាលាអន្តរជាតិ CIA FIRST រាជធានីភ្នំពេញ

ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម



> ថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើប អូឡាំព្យា រាជធានីភ្នំពេញ

ពិធីបុណ្យរូងកញ្ចក់ជាតិម៉ាឡេស៊ី លើកទី៦៦



> ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅណាហ្គា វីល រាជធានីភ្នំពេញ

ធនាគារ ស៊ីអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

➤ ការឧបត្ថម្ភកម្មវិធី

ពិពិណ័កុមារ និងគ្រួសារ លើកទី៩



➤ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពិណ័ កោះពេជ្រ រាជធានីភ្នំពេញ

ពិពិណ័ជំនាញ និងការងារ



➤ ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង រាជធានីភ្នំពេញ

ពិពិណ័ការងារ AUPP



➤ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ រាជធានីភ្នំពេញ

ពិពិណ័ការងារ CAMED



➤ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថាន ខេមរេដ រាជធានីភ្នំពេញ

ទិវាវិលកតុណ្ហអង្គរ



➤ ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ នៅប្រាសាទ អង្គរវត្ត ខេត្តសៀមរាប

ពិពិណ័ការងារ CJCC



➤ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ

[illegible]

ធនាគារ ស៊ីអិមប៊ី ក៏អិលស៊ី ▶ របាយការណ៍ប្រចាំឆ្នាំ២០២៣





ក្រុមប្រឹក្សាភិបាល





DATUK MOHD NASIR BIN AHMAD

ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិម៉ាឡេស៊ី
- អាយុ ៦៩ ឆ្នាំ
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២៣
- ជាសមាជិកគណៈកម្មាធិការសវនកម្ម

Datuk Mohd Nasir Ahmad ជាសមាជិក នៃសមាគមគណនេយ្យករជំនាញអន្តរជាតិ (Association of Chartered Certified Accountants (ACCA)) នៃចក្រភពអង់គ្លេស ព្រមទាំងជាគណនេយ្យករជំនាញមួយរូប នៃវិទ្យាស្ថាន គណនេយ្យករម៉ាឡេស៊ី (Malaysian Institute of Accountants (MIA)) ហើយលោកបានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម (ឯកទេសហិរញ្ញវត្ថុ) ពីសកលវិទ្យាល័យ កេប៉ាងសាន ម៉ាឡេស៊ី (Universiti Kebangsaan Malaysia) ប្រទេសម៉ាឡេស៊ី។

បច្ចុប្បន្ន លោកគឺជា ប្រធានក្រុមប្រឹក្សាភិបាល នៃស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ីហាដ (CIMB Group Holdings Berhad) ធនាគារ ស៊ីអាយអិមប៊ី ប៊ីហាដ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និង ថាច់ អេន ហ្គ អេសឌីអិន ប៊ីហាដ (Touch 'N Go Sdn Bhd)។ លោកត្រូវបានតែងតាំងជា អភិបាលឯករាជ្យ នៃស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ីហាដ (CIMB Group Holdings Berhad) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ និងត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ និងតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាល / អភិបាលឯករាជ្យមិនប្រតិបត្តិ នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

Datuk Mohd Nasir ក៏ធ្លាប់កាន់មុខតំណែងជា នាយកវិទ្យាស្ថាន គណនេយ្យករម៉ាឡេស៊ី (MIA) ក្នុងអំឡុងពេលពីខែសីហា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៣។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ លោកត្រូវបានជ្រើសតាំងធ្វើជា សមាជិកក្រុមប្រឹក្សារបស់ ACCA នៃចក្រភពអង់គ្លេស និងត្រូវបានជ្រើសតាំងម្តងទៀត នៅខែកញ្ញា ឆ្នាំ២០១៦ និងខែវិច្ឆិកា ឆ្នាំ២០១៩។

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោកត្រូវបានតែងតាំងជា សមាជិកនៃមូលនិធិរាយការណ៍ហិរញ្ញវត្ថុ (Financial Reporting Foundation) និងតែងតាំងជា ប្រធាននៃក្រុមប្រឹក្សាស្តង់ដារគណនេយ្យម៉ាឡេស៊ី (Malaysian Accounting Standards Board (MASB))។

លោកបាននាំយកនូវបទពិសោធន៍ដ៏ទូលំទូលាយ លើផ្នែកដឹកនាំ គ្រប់គ្រង ហិរញ្ញវត្ថុ និងគណនេយ្យ ដែលលោកមានក្នុងអំឡុងពេលជាង ៤០ឆ្នាំនេះ ដោយលោកបានចាប់ផ្តើមការងារដំបូងជាកម្មសិក្សាការីគណនេយ្យ ជាមួយក្រុមហ៊ុន តេណាហ្គា ណេសិនណាល ប៊ីហាដ (Tenaga Nasional Berhad (TNB)) នៅក្នុងឆ្នាំ១៩៧៩ ហើយលោកបានផ្លាស់ប្តូរមុខតំណែងជាច្រើននៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ។

នៅក្នុងខែមករា ឆ្នាំ១៩៩៣ Datuk Mohd Nasir ត្រូវបានតែងតាំងជា អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ នៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TNB គឺក្រុមហ៊ុន ម៉ាឡេស៊ី ត្រែនស្វ៊ីម៉ែរ មេនូហ្វេកតឡើងអេសឌីអិន ប៊ីហាដ (Malaysia Transformer Manufacturing Sdn Bhd) មុនពេលដែលលោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ ក្នុងខែមិថុនា ឆ្នាំ១៩៩៤។

នៅក្នុងខែមករា ឆ្នាំ២០០០ លោកបានចូលបម្រើការងារក្រុមហ៊ុន ស្សារីកាត់ ពីម៉ូដាឡាន កេប៉ាងសាន ប៊ីហាដ (Sharikat Permodalan Kebangsaan Berhad) ក្នុងតំណែងជា ប្រធាននាយកប្រតិបត្តិ។ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០១ លោកត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ពីបាដាណាន អ៊ុសាហាវ៉ាន ណេសិនណាល ប៊ីហាដ (Perbadanan Usahawan Nasional Berhad) ហើយលោកបន្តកាន់តំណែងនេះ រហូតដល់ពេលលោកចូលនិវត្តន៍ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១។

Datuk Mohd Nasir ក៏មានតំណែងជា ប្រធានក្រុមប្រឹក្សាភិបាល នៅមូលនិធិ ស៊ីអាយអិមប៊ី (CIMB Foundation) តំណែងជាបរទេសបាលមួយរូប នៃមូលនិធិ យ៉ាហ្គាសាន់ ខែនសែឡី យូនីតិន (Yayasan Canselor UNITEN) និងនៅមូលនិធិ ពីដាណា លីដឺស្ទីប (Perdana Leadership Foundation) និងមានតំណែងជាអភិបាល នៅអេហ្វអាយឌីអ៊ី ហ្វូរ៉ូម (FIDE Forum)។



AISYAH LAM BINTI ABDULLAH

អភិបាលឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិម៉ាឡេស៊ី
- អាយុ ៥៩ ឆ្នាំ
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ ២០២៣
- ជាប្រធានគណៈកម្មាធិការហានិភ័យ
- ជាសមាជិកគណៈកម្មាធិការសវនកម្ម

លោកស្រី Aisyah Lam ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ និងជា ប្រធាននៃគណៈកម្មាធិការហានិភ័យរបស់ធនាគារ ចាប់តាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ លោកស្រីក៏ជា អភិបាលឯករាជ្យ នៃធនាគារ ស៊ីអាយអិមប៊ី វៀតណាម នៅប្រទេសវៀតណាម។

លោកស្រីបានចាប់ផ្តើមអាជីពការងារដំបូង ក្នុងវិស័យធនាគារ នៅធនាគារ Standard Chartered Bank។ បន្ទាប់មក លោកស្រីបានប្តូរទៅបំពេញការងារ នៅធនាគារ Deutsche (ប្រទេសម៉ាឡេស៊ី) ក្នុងឆ្នាំ១៩៩៤ ដែលនៅកន្លែងនោះ លោកស្រីបានកាន់តួនាទីជា ប្រធានគ្រប់គ្រង សាច់ប្រាក់សាជីវកម្ម ដោយបានបង្កើតពាណិជ្ជកម្មសាជីវកម្ម និងអាជីវកម្មប្រតិបត្តិការ តាមប្រព័ន្ធអ៊ីនធឺណេតដំបូងគេ សម្រាប់ធនាគារ Deutsche នៅក្នុងប្រទេសម៉ាឡេស៊ី ហើយបន្ទាប់មកទៀត ចូលរួមក្នុងក្រុមផ្នែកលក់ថ្នាក់តំបន់ នៅប្រទេសសិង្ហបុរី។ នៅក្នុងឆ្នាំ២០០១ លោកស្រីបានផ្លាស់ប្តូរការងារ ទៅក្រុមហ៊ុន IslamicQ.com Asia (ទីក្រុងឌូបៃ) ដែលនៅទីនោះ លោកស្រីជាអ្នកគ្រប់គ្រងប្រចាំប្រទេស ទទួលខុសត្រូវ លើការគ្រប់គ្រង អភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម នៅក្នុងតំបន់អាស៊ី នៃក្រុមហ៊ុននោះ។

នៅឆ្នាំ២០០៣ លោកស្រី Aisyah បានវិលត្រឡប់មកប្រទេសម៉ាឡេស៊ី មកកាន់តួនាទីជា អគ្គនាយក គ្រប់គ្រងទ្រព្យសម្បត្តិ នៃធនាគារ Hong Leong Bank Berhad។ ជាមួយតំណែងនេះ លោកស្រីទទួលខុសត្រូវ លើការពង្រីកអាជីវកម្ម ការបង្កើនផលប្រយោជន៍ នៃទ្រព្យសកម្មក្រោមការគ្រប់គ្រង ការអភិវឌ្ឍ និងការគ្រប់គ្រង អាទិភាពរបស់ធនាគារ ក៏ដូចជាចាត់ចែងបណ្តាញ ផ្នែកលក់នៃធនាគារជាន់ខ្ពស់ បន្ថែមទៅលើផ្នែកទំនាក់ទំនងសាខា។ លោកស្រី Aisyah ក៏បានផ្លាស់ទៅបម្រើការងារ នៅធនាគារ Citibank ក្នុងឆ្នាំ២០០៦ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍផលប្រយោជន៍របស់ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ធនាគារនេះ នៅប្រទេសម៉ាឡេស៊ី។

លោកស្រី Aisyah បានសម្រេចចិត្តចាកចេញ ពីទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ២០១០ ដើម្បីចាប់យកបទពិសោធន៍ថ្មី ក្នុងការបង្កើតផ្នែកអាជីវកម្មលក់រាយឲ្យធនាគារ Ngan Hang TMCP Bac A។ បេសកកម្មនាពេលនោះ គឺដើម្បីដាក់ចេញនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងធនាគារដើម្បីគាំទ្រដល់សេវាកម្ម និងផលិតផលអាជីវកម្មលក់រាយសំខាន់ៗ ស្របតាមគម្រោងយុទ្ធសាស្ត្រក្នុងការកសាង និងបណ្តុះបណ្តាលផ្នែកនេះ ឲ្យក្លាយជាអាជីវកម្មចម្បងរបស់ធនាគារ។ បន្ទាប់ពីគម្រោងចប់សព្វគ្រប់អស់ លោកស្រីបានវិលត្រឡប់ទៅធនាគារ Hong Leong Bank Vietnam ដែលនៅទីនោះ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ លោកស្រីបានអភិវឌ្ឍ និងកសាងអាជីវកម្មសេវាកម្មហិរញ្ញវត្ថុបុគ្គល សម្រាប់ធនាគារនេះ នៅក្នុងប្រទេសវៀតណាម។

បន្ទាប់ពីអាជីពការងារ ក្នុងវិស័យធនាគារ លោកស្រី Aisyah បានប្តូរការងារ ទៅវិស័យថែរក្សាសុខភាពវិញ នៅក្នុងឆ្នាំ២០១៦ ដោយលោកស្រីបានកសាង និងគ្រប់គ្រងក្រុមគ្លីនិកចាប់សសៃ ក្នុងប្រទេសវៀតណាម ទាំងលើគ្រប់ផ្នែក នៃប្រតិបត្តិការ ក៏ដូចជាការអភិវឌ្ឍអាជីវកម្ម។ នៅក្នុងឆ្នាំ២០២២ ក្រុមគ្លីនិកចាប់សសៃ ក៏បានរួមបញ្ចូលគ្នាបង្កើតជា មន្ទីរពេទ្យធំបំផុតមួយ នៅក្នុងប្រទេសវៀតណាម ហើយក្រោយមក មន្ទីរពេទ្យនេះក៏ត្រូវបានទិញយកដោយ ថមសាន់ មេឌីខល គ្រុប (Thomson Medical Group) នៅប្រទេសសិង្ហបុរី។ ក្រោយការរួមបញ្ចូល និងទិញយកនេះ លោកស្រីនៅបន្តធ្វើជាអ្នកប្រឹក្សា ដើម្បីគាំទ្រអាជីវកម្មនេះ។

លោកស្រី Aisyah Lam បានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកទីផ្សារជំនាញ (Chartered Marketing) ពីវិទ្យាស្ថានជំនាញ ផ្នែកធនាគារ (Chartered Institute of Banking) ចក្រភពអង់គ្លេស។



ឡុង ប៉ាង

អភិបាលឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិខ្មែរ
- អាយុ ៤៤ ឆ្នាំ
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២៣
- ជាប្រធានគណៈកម្មាធិការសវនកម្ម

លោក ឡុង ប៉ាង ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិក នៃមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការ ផ្នែកពាណិជ្ជកម្ម។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បណ្ឌិតបត្រជាន់ខ្ពស់នីតិសាស្ត្រ ផ្នែកពាណិជ្ជកម្មអន្តរជាតិ និងប្រឹក្សាសហគ្រាស ពីសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។

លោកត្រូវបានតែងតាំងជា អភិបាលឯករាជ្យមិនប្រតិបត្តិ និងជាប្រធានគណៈកម្មាធិការសវនកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

លោកត្រូវបានតែងតាំងជា អភិបាលឯករាជ្យមួយរូប នៃក្រុមហ៊ុន លី ហួរ អ៊ិនសូធន នៅក្នុងខែមីនា ឆ្នាំ២០១៩ និងតែងតាំងជា ប្រធានគណៈកម្មាធិការសវនកម្ម របស់ក្រុមហ៊ុននេះ នាដើមឆ្នាំ២០២០ រហូតដល់ពេលលោកលាល់ ពីតំណែងទាំងពីរ នៅក្នុងក្រុមហ៊ុននេះ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លោកបាននាំយកនូវបទពិសោធន៍ដ៏ទូលំទូលាយ លើការដឹកនាំគ្រប់គ្រង រួមទាំងវិជ្ជាជីវៈ ផ្នែកច្បាប់ ដោយលោកបានផ្តល់ការប្រឹក្សា ជូនអតិថិជន លើវិស័យជាច្រើន រួមមាន (តែមិនកំណត់ត្រឹម) វិស័យអចលនទ្រព្យ និងការសាងសង់ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ទូរគមនាគមន៍ ទេសចរណ៍ និងសណ្ឋាគារ ការងារ ទីផ្សារមូលធន (អាជីវកម្មមូលបត្រ និងឧបករណ៍និស្សន្ទ) កិច្ចសន្យាទិញ-លក់ទំនិញ និងសេវាកម្ម ហិរញ្ញប្បទានគម្រោង ការអង្កេតផ្នែកច្បាប់ អាជីវកម្មកម្មនុសាសន៍ និងការធ្វើជាតំណាងឲ្យកូនក្តី នៅក្នុងតុលាការ សម្រាប់រឿងក្តីរដ្ឋប្បវេណី និងពាណិជ្ជកម្ម។

ចាប់តាំងពីឆ្នាំ២០១៨ មក ក្នុងនាមជាមជ្ឈត្តការជាន់ខ្ពស់ និងជំនាញមួយរូប លោកបានចូលរួមគ្រប់គ្រង សម្រេច និងដឹកនាំរឿងក្តីមជ្ឈត្តកម្ម និងសវនកម្មមជ្ឈត្តកម្ម ដែលទាក់ទងនឹងសេចក្តីសម្រេច លើវិវាទពាណិជ្ជកម្ម ជាពិសេសទាក់ទងនឹងរឿងពាណិជ្ជកម្មអន្តរជាតិ កិច្ចសន្យាផ្គត់ផ្គង់ និងផ្តល់សេវាកម្ម និងបញ្ហាទាក់ទងនឹងការសាងសង់។

ក្នុងឆ្នាំ២០២២ លោកទទួលបានគុណវុឌ្ឍិជា សន្ទានករ ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution («CEDR»)) ដែលមានទីតាំង នៅចក្រភពអង់គ្លេស។

លោក ប៉ាង ជាសហគាតា នៃការិយាល័យមេធាវី ភីវ៉ាយធី និងសហការី (PYT & Associates) ដែលបានចុះបញ្ជី ជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ លោកមានតួនាទីដឹកនាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ហិរញ្ញប្បទានគម្រោង ធានារ៉ាប់រង ទូរគមនាគមន៍ ទេសចរណ៍ និងសណ្ឋាគារ ការងារ ការដោះស្រាយវិវាទ ក្នុងយុត្តាធិការ នៃនីយ័តកម្មលបត្រកម្ពុជា និងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម រួមទាំងរឿងក្តីរដ្ឋប្បវេណី និងពាណិជ្ជកម្មផងដែរ។ លោកក៏ចូលរួមដឹកនាំ លើវិស័យផ្សេងទៀត ដូចជាអចលនទ្រព្យ និងការសាងសង់ (ប្រតិបត្តិការ) ការបញ្ចូល និងការទិញភាគហ៊ុន និងទីផ្សារមូលបត្រ និងឧបករណ៍និស្សន្ទ រួមទាំងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈលើកដំបូង (Initial Public Offering «IPO»)។



AHMAD SHAZLI BIN KAMARULZAMAN

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិម៉ាឡេស៊ី
- អាយុ ៥២ ឆ្នាំ
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២៣

លោក Ahmad Shazli Bin Kamarulzaman បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រ (កិត្តិយស) ជំនាញសេដ្ឋកិច្ច និងគណនេយ្យ ពីសាកលវិទ្យាល័យ ប្រីស្តុល (University of Bristol) នៃចក្រភពអង់គ្លេស។

លោកត្រូវបានតែងតាំងជា អភិបាលមិនឯករាជ្យមិនប្រតិបត្តិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Ahmad Shazli គឺជាប្រធាននាយកប្រតិបត្តិរួម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងប្រតិបត្តិការធនាគារ របស់ស៊ីអាយអិមប៊ី គ្រប ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។ មុនកាន់តំណែងនេះ លោកគឺជាអនុប្រធាននាយកប្រតិបត្តិ នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ស៊ីអាយអិមប៊ី គ្រប។

ក្នុងនាមជាប្រធាននាយកប្រតិបត្តិរួម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងប្រតិបត្តិការធនាគារ លោក Ahmad Shazli ទទួលបន្ទុកគ្រប់គ្រង លើអាជីវកម្មធនាគាររបស់ស៊ីអាយអិមប៊ី គ្រប សម្រាប់ធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ ការទទួលខុសត្រូវរបស់លោក រួមមានលើផ្នែកយុទ្ធសាស្ត្រ ឥណទាន ការគ្រប់គ្រងអតិថិជន ផលិតផល និងសេវាកម្ម ទាំងក្នុងផ្នែកសេវាកម្ម / អាជីវកម្មធនាគារទូទៅ (Conventional Banking) និងផ្នែកសេវាកម្ម / អាជីវកម្មធនាគារឥស្លាម (Islamic Banking)។

លោក Ahmad Shazli បានដឹកនាំការផ្លាស់ប្តូរដ៏ជោគជ័យខ្លាំងមួយ លើនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី ហើយក្រោមការដឹកនាំរបស់លោក អាជីវកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម បានបោះចំហនូវកិច្ចប្រឹងប្រែង គួរឲ្យកោតសរសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្ម ជាមួយស៊ីអាយអិមប៊ី នៅខែមករា ឆ្នាំ២០០៦ លោកជាបុគ្គលឆ្លើយតប នៅក្នុងប្រតិបត្តិការស្តារ / ប្រមូលបំណុលរបស់ស៊ីអាយអិមប៊ី គ្រប ដោយលោកបានបង្កើតគ្រប់គ្រងទ្រព្យសម្បត្តិពិសេស ដើម្បីស្តារឡើងវិញ នូវឥណទានមិនដំណើរការ របស់នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម នាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម / សហគ្រាសធុនតូច និងមធ្យម និងនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល។

លោកជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ សាថន (Sathorn Asset Management Co Ltd) ក្នុងប្រទេសថៃ និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិពិសេស អាស៊ីអាគ្នេយ៍ ប៊ីហាដ (Southeast Asia Special Asset Management Berhad) ដែលជាក្រុមហ៊ុន Special Purpose Vehicle បង្កើតឡើង ដើម្បីទិញទ្រព្យ / កម្ចី ដែលដាក់លក់ ដើម្បីជម្រះបំណុល (distressed loans/assets) ពីធនាគារ ស៊ីអាយអិមប៊ី នៅប្រទេសម៉ាឡេស៊ី។

លោក Ahmad Shazli បានចាប់ផ្តើមអាជីវកម្មរបស់លោក នៅក្នុងធនាគារពាណិជ្ជ (merchant bank) នាំមុខគេមួយ មុនពេលលោកប្តូរទៅបម្រើការ នៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិជាតិ របស់ម៉ាឡេស៊ី ឈ្មោះ ពេងហ្សូរសាន ដាណាហាតា ណាសិនណាល ប៊ីហាដ (Pengurusan Danaharta Nasional Berhad (ហៅកាត់ថា ដាណាហាតា (Danaharta)))។

បន្ថែមលើសពីនេះ លោក Shazli ក៏ជាស្ថាបនិកមួយរូប និងជាធនាគារិក នៃអង្គការ ក្រុមសកម្មមាតាបិតា ដើម្បីការអប់រំ (Parent Action Group for Education (ហៅកាត់ថា PAGE)) ដែលជាអង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការ ដើម្បីវិស័យអប់រំដំបូងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី ដែលមានគោលបំណងផ្តល់ភាពឈានមុខគេ លើប្រព័ន្ធអប់រំរបស់ប្រទេសម៉ាឡេស៊ី។



CHEONG WENG TEONG

អភិបាលមិនឯករាជ្យមិនប្រតិបត្តិ

- សញ្ជាតិម៉ាឡេស៊ី
- អាយុ ៥៥ ឆ្នាំ
- ត្រូវបានតែងតាំងជាអភិបាលនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ទាំង ០៦ លើក ក្នុងឆ្នាំ២០២៣

លោក Cheong Weng Teong បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញទីផ្សារ ពីសាកលវិទ្យាល័យ អរអិមអាយធី (RMIT University)។ លោកត្រូវបានតែងតាំងជា អភិបាល មិនឯករាជ្យមិនប្រតិបត្តិ របស់ធនាគារ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

បច្ចុប្បន្ននេះ លោកជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារ ស៊ីអាយអិមប៊ី បើកាដ ដែលលោកទទួលបន្ទុក លើការគ្រប់គ្រង និងប្រតិបត្តិការ របស់អាជីវកម្មសេវាកម្មហិរញ្ញវត្ថុបុគ្គល របស់ធនាគារនេះ។ មុនពេលកាន់តំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល លោកគឺជានាយក សេវាកម្មចែកចាយ ផ្នែកសហគ្រាស និងលក់រាយ នៅធនាគារ ស៊ីអាយអិមប៊ី បើកាដ ព្រមទាំងជា នាយកសេវាកម្មចែកចាយសាខា របស់ធនាគារ សៅដ៍ន (Southern Bank)។ មុនចូលបម្រើការងារ នៅស៊ីអាយអិមប៊ី គ្រុប (ក្នុងឆ្នាំ ២០០៤) លោកធ្លាប់ជានាយកអភិវឌ្ឍន៍ផ្នែកលក់ នៅ អេអាយធី ម៉ាខេតធីង គ្រុប (AIG Marketing Group) និងជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ អេប៊ីអេន អ៊ីមប៊ូ (ABN AMRO Bank)។

លោកមានបទពិសោធន៍លើសពី ២៥ឆ្នាំ លើផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល រួមទាំងការគ្រប់គ្រង សាខា និងគ្រប់គ្រងផ្នែកលក់ និងផលិតផល។ លោកជាបុគ្គលដ៏ឆ្លើយមួយរូប ក្នុងការបង្កើត និងអនុវត្ត យុទ្ធសាស្ត្រលក់ និងចែកចាយ សម្រាប់សេវាកម្មហិរញ្ញវត្ថុបុគ្គល។ លោកបានផ្លាស់ប្តូរបណ្តាញសាខា និងមិនមែនសាខា ទៅជាស្ថាប័នផ្នែកលក់ដ៏ខ្លាំងពូកែមួយ។



ប៊ុន យ៉ិន

ប្រធាននាយកប្រតិបត្តិ / អភិបាលមិនឯករាជ្យប្រតិបត្តិ

- សញ្ជាតិខ្មែរ
- អាយុ ៦៨ ឆ្នាំ
- ត្រូវបានតែងតាំងជា អភិបាល នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥
- ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ចំនួន ០៥ លើក ក្នុងចំណោមកិច្ចប្រជុំទាំង ០៦ លើក ក្នុងឆ្នាំ២០២៣
- ជាសមាជិកគណៈកម្មាធិការហានិភ័យ

លោក ប៊ុន យ៉ិន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពីក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។ លោកក៏ទទួលបានគុណវុឌ្ឍិជា ធនាគារិកជំនាញ (Chartered Banker) ដែលបានផ្តល់ដោយវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា «AICB») ផងដែរ។

លោក ប៊ុន យ៉ិន ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានកាន់តំណែងជា អគ្គនាយករងរបស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកក៏ជាសមាជិកនៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ។ លោកបានដឹកនាំធនាគារ ឲ្យទទួលបានប្រាក់ចំណេញ នៅអំឡុងឆ្នាំដំបូងនៃការកាន់តួនាទីជា ប្រធាននាយកប្រតិបត្តិរបស់លោក។ ទោះជាមានការប្រកួតប្រជែង ពីសំណាក់ទីផ្សារ ហើយស្តង់ដារផ្ទៃក្នុងរបស់ធនាគារមានកម្រិតខ្ពស់យ៉ាងណាក៏ដោយ លោក ប៊ុន យ៉ិន នៅតែអាចដឹកនាំអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ឲ្យបន្តទទួលបានប្រាក់ចំណេញ ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងជា អភិបាលប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ។

ក្នុងតំណែងជា អភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ិន ទទួលខុសត្រូវរួមលើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជា អភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ិន បម្រើការងារ នៅក្នុងវិស័យធនាគារ អស់រយៈពេលជាង ៤០ឆ្នាំមកហើយ។ ជាមួយបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យធនាគារ លោកយល់ច្បាស់ អំពីស្ថានភាពទីផ្សារក្នុងស្រុក ហើយលោកដើរតួនាទីចម្បង ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ។ លោកត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងឧស្សាហកម្មធនាគារទាំងមូល។



DATIN ROSSAYA MOHD NASHIR

លេខាធិការក្រុមហ៊ុនរួម

➤ សញ្ជាតិម៉ាឡេស៊ី

Datin Rossaya Mohd Nashir គឺជាលេខាធិការក្រុមហ៊ុន របស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group)។ លោកស្រី បានចូលបម្រើការងារ ជាមួយធនាគារ ក្នុងការិយាល័យសេវាកម្ម នីតិកម្មក្រុមហ៊ុន នៅក្នុងឆ្នាំ២០០២។ លោកស្រីគឺជាបុគ្គលមួយរូប ដែលជួយបង្កើតនាយកដ្ឋាន លេខាធិការក្រុមហ៊ុនឡើង នៅក្នុងឆ្នាំ២០០៤ និងត្រូវបានតែងតាំងជា លេខាធិការក្រុមហ៊ុនរបស់ ស៊ីអាយអិមប៊ី គ្រុប នៅក្នុងឆ្នាំ២០០៦។

ជាមួយគ្នានេះគឺជាលេខាធិការក្រុមហ៊ុន លោកស្រីទទួលខុសត្រូវ ក្នុងការផ្តល់ការប្រឹក្សា និង ដំបូន្មាន ពាក់ព័ន្ធនឹងតួនាទី និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមប្រឹក្សាភិបាល ដើម្បីធានាថា ស៊ីអាយអិមប៊ី អនុវត្តអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ។ លោកស្រីដើរតួនាទីជាអ្នកទំនាក់ទំនង រវាង ក្រុមប្រឹក្សាភិបាល និងអ្នកពាក់ព័ន្ធសំខាន់ៗ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងប្រតិបត្តិការ ថ្នាក់តំបន់របស់ស៊ីអាយអិមប៊ី គ្រុប ដើម្បីធានាថា ក្របខណ្ឌអភិបាលកិច្ចធនាគារ ត្រូវបានរៀបចំ ក្នុងលក្ខណៈមួយ ដែលគាំទ្រដល់ទស្សនៈវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប។

លោកស្រីមានចំណេះដឹង ផ្នែកវិស័យធនាគារយ៉ាងទូលំទូលាយ ជាមួយបទពិសោធន៍ ក្នុង ការងារលេខាធិការក្រុមហ៊ុនច្រើនជាង ២៦ឆ្នាំ។ មុនចូលបម្រើការងារ នៅក្នុងស៊ីអាយអិមប៊ី គ្រុប លោកស្រីបម្រើការងារឲ្យក្រុមហ៊ុន ភីអិមប៊ីឡាន ណេសិនណាល ប៊េហាដ (Permodalan National Berhad) ក្នុងតំណែងជាលេខាធិការក្រុមហ៊ុនរួម នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នៃក្រុមហ៊ុន នេះ។ លោកស្រីបានចាប់ផ្តើមអាជីពការងារដំបូង នៅក្រុមហ៊ុន ថាម អេនជីនៀរីង គ្រុប (Time Engineering Group)។

Datin Rossaya គឺជាសមាជិកមួយរូប នៃវេទិកាប្រឹក្សា អំពីនីតិវិធីក្រុមហ៊ុន (Corporate Practice Consultative Forum) របស់គណៈកម្មាធិការក្រុមហ៊ុន នៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយក៏ជាអភិបាលមួយរូប នៃក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន នៅក្នុង ស៊ីអាយអិមប៊ី គ្រុប។ លោកស្រី គឺជាជើងឯកនិរន្តរភាព ស៊ីអាយអិមប៊ី (CIMB Sustainability Champion)។ លោកស្រីបានផ្តួចផ្តើមគម្រោងមួយចំនួន ដើម្បីជំរុញនិរន្តរភាព នៅក្នុងកន្លែងធ្វើការ ឲ្យ #teamcimb។ លោកស្រីចូលរួមយ៉ាងសកម្ម ក្នុងការជំរុញការចូលរួមរបស់ស្រ្តី ក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល ហើយលោកស្រីបានចូលរួមសកម្មភាព ក្នុងកិច្ចផ្តួចផ្តើម តាមលក្ខណៈ បណ្តាញផ្សេងៗ ដើម្បីលើកកម្ពស់បញ្ហានេះផងដែរ។

Datin Rossaya ទទួលបានសញ្ញាបត្រច្បាប់ ជំនាញច្បាប់ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ខូវីនទ្រី (Coventry University) ចក្រភពអង់គ្លេស។ លោកស្រី គឺជាលេខាធិការមួយរូប ដែល ទទួលបានវិញ្ញាបនបត្រ ពីគណៈកម្មការក្រុមហ៊ុន នៃម៉ាឡេស៊ី (Companies Commission of Malaysia) ហើយលោកស្រីក៏ជាសមាជិក (affiliate) មួយរូប នៃវិទ្យាស្ថានរដ្ឋបាល និងលេខាធិការ ជំនាញម៉ាឡេស៊ីផងដែរ។



លី សោភា

លេខាធិការក្រុមហ៊ុនរួម

➤ សញ្ញាភក្តិខ្មែរ

លោកស្រី លី សោភា កាន់តួនាទីជាលេខាធិការក្រុមហ៊ុនរួម របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនរួមមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ លោកស្រីក៏ជាលេខាធិការ នៃ គណៈកម្មាធិការគ្រប់គ្រង និងគណៈកម្មាធិការត្រួតពិនិត្យលទ្ធផលអាជីវកម្មកម្ពុជា និងជាអ្នកចូលរួម អចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ រួមមានដូចជា គណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការឥណទានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បម្រើការងារ ជាជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារធំៗមួយ ក្នុងប្រទេស កម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារ ផ្នែកនីតិកម្ម និង លេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែង ដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនេះ លោកស្រី ក៏ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ជំនាញគណនេយ្យ ពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃ វិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជាសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ) ផងដែរ។ ក្នុង ឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញនីតិករជន ពីសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានវិញ្ញាបនបត្រ ផ្នែកប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ពីវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា AICB) នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។ លោកស្រី ក៏ទទួលបានគុណវុឌ្ឍិជាសមាជិក ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution ដែលហៅកាត់ថា CEDR) ដែលមានទីតាំង នៅចក្រភព អង់គ្លេស ក្នុងខែមករា ឆ្នាំ២០២២ផងដែរ។ ក្នុងខែសីហា ឆ្នាំ២០២២ លោកស្រីបានចូលរួម វគ្គបណ្តុះបណ្តាលការប្រឡង និងទទួលបានវិញ្ញាបនបត្រ សម្រាប់បុគ្គល ដែលត្រូវទទួលស្គាល់ គុណវុឌ្ឍិ ក្នុងវិស័យបរទេសកិច្ច លើកទី១។ លើសពីនេះ លោកស្រីក៏ទទួលបានវិញ្ញាបនបត្រ សម្រាប់បុគ្គល ដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិ សម្រាប់ជំនាញមជ្ឈត្តការពាណិជ្ជកម្ម ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។



គណៈកម្មាធិការគ្រប់គ្រង





ប៊ុន យ៉ិន

ប្រធាននាយកប្រតិបត្តិ

➤ សញ្ជាតិខ្មែរ

លោក ប៊ុន យ៉ិន បានទទួលសញ្ញាបត្រឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងធនាគារ ពីក្រសួងហិរញ្ញវត្ថុ កម្ពុជា នៅឆ្នាំ១៩៨៧។ លោកក៏ទទួលបានគុណវុឌ្ឍិជា ធនាគារិកជំនាញ (Chartered Banker) ដែលបានផ្តល់ដោយវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា «AICB») ផងដែរ។

លោក ប៊ុន យ៉ិន ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានកាន់តំណែងជា អគ្គនាយករងរបស់ធនាគារ ចាប់តាំងពីពេលបង្កើតធនាគារដំបូង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក លោកត្រូវបានតែងតាំងជា អភិបាលប្រតិបត្តិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ លោកក៏ជាសមាជិក នៃគណៈកម្មាធិការហានិភ័យរបស់ធនាគារផងដែរ។ លោកបានដឹកនាំធនាគារ ឲ្យទទួលបានប្រាក់ចំណេញ នៅអំឡុងឆ្នាំដំបូង នៃការកាន់តួនាទីជា ប្រធាននាយកប្រតិបត្តិរបស់លោក។ ទោះជាមានការប្រកួតប្រជែង ពីសំណាក់ទីផ្សារ ហើយស្តង់ដារផ្ទៃក្នុងរបស់ធនាគារមានកម្រិតខ្ពស់យ៉ាងណាក៏ដោយ លោក ប៊ុន យ៉ិន នៅតែអាចដឹកនាំអាជីវកម្មរបស់ធនាគារ ស៊ីអាយអិមប៊ី ឲ្យបន្តទទួលបានប្រាក់ចំណេញ ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងជាអភិបាលប្រតិបត្តិ និង ប្រធាននាយកប្រតិបត្តិ។

ក្នុងតំណែងជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោក ប៊ុន យ៉ិន ទទួលខុសត្រូវរួមលើការអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល រៀបចំអាជីវកម្មរបស់ធនាគារ និងដឹកនាំប្រតិបត្តិការ ស្របតាមគោលដៅយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្ម។ លោកធ្វើការដឹកនាំគណៈគ្រប់គ្រង ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទស្សនវិស័យរបស់ធនាគារ។ ក្នុងឋានៈជាអភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ លោកទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាភិបាល លើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ។

លោក ប៊ុន យ៉ិន បម្រើការងារ នៅក្នុងវិស័យធនាគារ អស់រយៈពេលជាង ៤០ឆ្នាំមកហើយ។ ជាមួយបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យធនាគារ លោកយល់ច្បាស់ អំពីស្ថានភាពទីផ្សារក្នុងស្រុក ហើយលោកដើរតួនាទីចម្បង ក្នុងការដឹកនាំអាជីវកម្មរបស់ធនាគារ។ លោកត្រូវបានទទួលស្គាល់ថា ជាបុគ្គលដ៏សំខាន់មួយរូប នៅក្នុងឧស្សាហកម្មធនាគារទាំងមូល។



ហុង ជឿប

នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម

➤ សញ្ជាតិខ្មែរ

ជាមួយនឹងបទពិសោធន៍ការងារជាច្រើនឆ្នាំ នៅក្នុងវិស័យធនាគារពាណិជ្ជ លើផ្នែកបម្រើសេវាកម្មអតិថិជន ព្រមទាំងផ្នែកគ្រប់គ្រងហានិភ័យ លោក ហុង ជឿប មានចំណេះដឹងយ៉ាងស៊ីជម្រៅ លើវិស័យធនាគារ និងទំនាក់ទំនងអតិថិជន ក្នុងការផ្តល់នូវយោបល់ ដល់ផ្នែកដែលពាក់ព័ន្ធ ក្នុងដំណើរការអាជីវកម្មរបស់ធនាគារ ព្រមទាំងការគ្រប់គ្រងហានិភ័យ។ លោក ហុង ជឿប ក៏ធ្លាប់បានបម្រើការងារជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារបរទេសមួយ នៅក្នុងប្រទេសឡាវផងដែរ។

មុនពេលក្លាយជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ លោក ហុង ជឿប ធ្លាប់កាន់តំណែងជា នាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី អស់រយៈពេល ៥ឆ្នាំ ដែលលោកត្រូវទទួលបន្ទុក ផ្នែកគ្រប់គ្រងហានិភ័យទូទៅ និងជាប្រធានគណៈកម្មការឥណទាន នៅក្នុងធនាគារ ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាព ដែលពាក់ព័ន្ធ ដើម្បីធានាការអនុវត្តដ៏ខ្ជាប់ខ្ជួន នូវវប្បធម៌គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារទាំងមូល។

ក្នុងមុខតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម លោក ហុង ជឿប ទទួលបន្ទុកយ៉ាងសំខាន់ ក្នុងការរៀបចំផែនការ និងអនុវត្តយុទ្ធសាស្ត្រសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ធនាគារ។ លោកដឹកនាំក្រុមការងារ ដើម្បីសម្រេចបានកំណើនឥណទានយ៉ាងឆាប់រហ័ស ដោយរក្សាបាននូវគុណភាពទ្រព្យសកម្មល្អប្រសើរ បង្កើនទំហំប្រាក់បញ្ញើ លើកកម្ពស់សមត្ថភាព និងផលិតភាព នៃក្រុមការងារ រួមទាំងបង្កើនប្រាក់ចំណេញ សម្រាប់ធនាគារទាំងមូលផងដែរ។ ក្រៅពីនេះ លោក ហុង ជឿប បានពង្រឹងសហប្រតិបត្តិការ រវាងក្រុមការងារសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងក្រុមការងារដទៃទៀត នៅក្នុងធនាគារផងដែរ។

លោក ហុង ជឿប ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអាជីវកម្ម ហើយបានបញ្ចប់ការសិក្សា លើកម្មវិធីភាពជាអ្នកដឹកនាំ CIMB-INSEAD ផងដែរ។



ហេង តូរ៉ង់

នាយករក្សាភិបាល និងទីផ្សារ

➤ សញ្ជាតិខ្មែរ

លោក ហេង តូរ៉ង់ ជាសមាជិកម្នាក់ ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមបំពេញការងារ នៅពេលធនាគារបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០។ លោកក៏បានរួមចំណែក ក្នុងការបង្កើតក្រុមការងារគ្រប់គ្រងហានិភ័យ ព្រមទាំងបានបំពេញតួនាទី ជាលេខាធិការ របស់គណៈកម្មាធិការហានិភ័យផងដែរ។ នៅពាក់កណ្តាលឆ្នាំ២០១៣ លោកត្រូវបានប្រគល់ភារកិច្ចបន្ត ឲ្យដឹកនាំនាយកដ្ឋានរក្សាភិបាល និងទីផ្សារ ដែលលោកទទួលបន្ទុកគ្រប់គ្រង លើតារាងតុល្យការរបស់ធនាគារ ទីផ្សារមូលនិធិ ហានិភ័យសន្ទនីយភាព ហានិភ័យ និងប្រតិបត្តិការ ប្តូររូបិយប័ណ្ណបរទេស និងការលក់ផលិតផល ផ្នែករក្សាភិបាលផ្សេងៗទៀត រួមទាំងការក្បាច់រូប ទំនាក់ទំនងដ៏រឹងមាំ ជាមួយនឹងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូនានា។

ក្នុងនាមជាសមាជិក នៃគណៈកម្មាធិការគ្រប់គ្រង លោកតូរ៉ង់ ក៏មានតួនាទីជាសមាជិកម្នាក់ ក្នុងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម និងគណៈកម្មាធិការហានិភ័យរបស់ធនាគារ ផងដែរ ដោយមានការរួមចំណែក និងឥទ្ធិពលរបស់គាត់ ក្នុងដំណើរការសម្រេចចិត្តសំខាន់ៗ នៅក្នុងធនាគារ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោក តូរ៉ង់ ទទួលបាន បទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងនាមជាប្រធាន ផ្នែកគ្រប់គ្រងហានិភ័យសាច់ប្រាក់ និងទីផ្សារ ដែលមានជំនាញប្រតិបត្តិការរក្សាភិបាល និងហានិភ័យទីផ្សារ។ មិនតែប៉ុណ្ណោះ លោកក៏ទទួល បន្ទុក ក្នុងការប្រតិបត្តិការមូលនិធិរក្សាភិបាល និងគ្រប់គ្រងលំហូរសាច់ប្រាក់ នៅធនាគារធំៗ ក្នុង ប្រទេសកម្ពុជា អស់រយៈពេលជាង ៦ឆ្នាំ។

លោក តូរ៉ង់ បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីវិទ្យាស្ថាន ជាតិគ្រប់គ្រង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កម្ពុជា និងវគ្គសិក្សា ជាន់ខ្ពស់ផ្នែក Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី។ ជាមួយនឹងកម្រិតវប្បធម៌ នៃការអប់រំ និងបទពិសោធន៍ការងារដ៏ចម្រុះបែបរបស់ខ្លួន លោក តូរ៉ង់ ទទួលបានជំនាញអនុវត្តន៍ ការងារច្បាស់លាស់ ក្នុងការដោះស្រាយការងារសំខាន់ៗ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។



គី សាណា

នាយកសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

➤ សញ្ជាតិខ្មែរ

លោកស្រី គី សាណា បានបម្រើការងារ ក្នុងវិស័យធនាគារ ជាង ២០ឆ្នាំ។ លោកស្រីបានចាប់ ផ្តើមអាជីព ជាមួយនឹងធនាគារអន្តរជាតិជាច្រើន និងកាន់មុខតំណែងផ្សេងៗគ្នា គិតចាប់ពីផ្នែកបម្រើ សេវាកម្មអតិថិជន ដល់ផ្នែកគាំទ្រប្រតិបត្តិការធនាគារ រួមមានផ្នែកឥណទាន និងហិរញ្ញប្បទាន ពាណិជ្ជកម្ម រហូតក្លាយជាគណៈគ្រប់គ្រងជាន់ខ្ពស់មួយរូប។ លោកស្រីបានចូលបម្រើការងារ នៅ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ក្នុងមុខតំណែងជាប្រធានសាខា ដែលជាសាខា ដំបូងគេបង្អស់របស់ធនាគារ។ លោកស្រីទទួលបន្ទុក លើសេវាកម្មធនាគារជាន់ខ្ពស់ (Preferred Banking) និងសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម មុនពេលត្រូវបានតែងតែង ជា នាយកសេវាកម្មហិរញ្ញវត្ថុ សាជីវកម្ម ប្រតិបត្តិការធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

នៅក្នុងមុខតំណែងនេះ លោកស្រី សាណា ទទួលខុសត្រូវ លើការគ្រប់គ្រងទំនាក់ទំនងសេវាកម្ម ធនាគារ ជាមួយអតិថិជនក្រុមហ៊ុនធំៗ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ព្រមទាំងគ្រប់គ្រងដំណើរការ ទាំងមូលរបស់សេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ របស់ធនាគារ ស៊ីអាយអិមប៊ី នៅ ក្នុងប្រទេសកម្ពុជា។ លើសពីសេវាកម្មផ្តល់ឥណទានសាជីវកម្ម បែបប្រពៃណី លោកស្រីមានតួនាទី ក្នុងការផ្តល់ដំណោះស្រាយ និងគុណតម្លៃបន្ថែម ស្របនឹងតម្រូវការសេវាកម្មប្រតិបត្តិការធនាគារ រួមមានការគ្រប់គ្រងសាច់ប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាធនាគារ តាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងអំឡុងពេល នៃការបំពេញការងាររបស់ខ្លួន លោកស្រី សាណា ទទួលបានពានរង្វាន់ មួយចំនួន រួមមាន៖

- ១. ពានរង្វាន់សាខាឆ្នើម ប្រចាំឆ្នាំ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
- ២. ពានរង្វាន់បុគ្គលិកឆ្នើម ប្រចាំឆ្នាំ២០១១ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា
- ៣. ពានរង្វាន់អ៊ីមមីរីល ឆ្នាំ២០១៣ (Emerald Award 2013) សម្រាប់អ្នកគ្រប់គ្រង ថ្នាក់កណ្តាល ពីស៊ីអាយអិមប៊ី គ្រប់
- ៤. ពានរង្វាន់ស្ត្រីឆ្នើម ដែលមានឥទ្ធិពលបំផុត ឆ្នាំ២០២០ ពីធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា

លោកស្រី សាណា ទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងបញ្ចប់វគ្គសិក្សា Accelerated Universal Bankers Programme នៅសាកលវិទ្យាល័យ បច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្ន លោកស្រី សាណា កំពុងសិក្សា MBA នៅសាកលវិទ្យាល័យ ក្នុងស្រុកមួយ ក្នុងរាជធានីភ្នំពេញ។



ហេង រ៉ុទ្ធី
នាយកហិរញ្ញវត្ថុ

➤ សញ្ជាតិខ្មែរ

លោក ហេង រ៉ុទ្ធី គឺជាបុគ្គលមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមបំពេញការងារ នៅពេលធនាគារបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០។ ភារកិច្ចចម្បងរបស់លោក គឺរួមមានការគ្រប់គ្រងមុខងារហិរញ្ញវត្ថុ រៀបចំផែនការ ដឹកនាំ និងគ្រប់គ្រង បុគ្គលិក ក្នុងការអភិវឌ្ឍ អនុវត្ត និងរៀបចំគោលនយោបាយ និងនីតិវិធី សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ថវិកា ពន្ធដារ គណនេយ្យ និងរបាយការណ៍បច្ចេកទេសព្រមទាំងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ទាំងមូល។

លោក រ៉ុទ្ធី ត្រូវបានតែងតាំងជាមេប្រឹក្សា និងរបាយការណ៍គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម និងដើរតួនាទីជា អ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនមេ នៅប្រទេស ម៉ាឡេស៊ី។ មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៨ឆ្នាំ ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុ និងកាន់តួនាទីជា នាយករងហិរញ្ញវត្ថុ នៅធនាគារធំមួយ ក្នុង ប្រទេសកម្ពុជា។

លោក រ៉ុទ្ធី ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញ ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា ហើយបានបញ្ចប់ការសិក្សា ថ្នាក់គណនេយ្យករ ជាន់ខ្ពស់ (ACCA: Association of Chartered Certified Accountants) ពីសាលាពាណិជ្ជកម្ម CamEd ដែលជាស្ថាប័នទទួលបានសិទ្ធិជាផ្លូវការ ពីក្រុមហ៊ុនអង់គ្លេស ក្នុងការបណ្តុះបណ្តាល ACCA នៅប្រទេសកម្ពុជា។



ប៊ុច សុម៉ាលី
នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល

➤ សញ្ជាតិខ្មែរ

លោកស្រី ប៊ុច សុម៉ាលី បានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុង ឆ្នាំ២០២១ ក្នុងមុខតំណែងជា នាយកបណ្តាញសាខា និងការចែកចាយផលិតផល ដោយផ្តោតទៅ លើសេវាកម្មហិរញ្ញវត្ថុជាន់ខ្ពស់ (Preferred Banking) បណ្តាញសាខា និងប្រតិបត្តិការសាខា ទាំងអស់របស់ធនាគារ មុនពេលត្រូវបានដំឡើងតំណែងជា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។

ក្នុងមុខតំណែងនេះ លោកស្រី សុម៉ាលី ទទួលខុសត្រូវ លើការគ្រប់គ្រងទូទៅ និងសមិទ្ធផល ហិរញ្ញវត្ថុ ព្រមទាំងយុទ្ធសាស្ត្រអាជីវកម្ម នៃនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលទាំងមូល របស់ ធនាគារ ស៊ីអាយអិមប៊ី ដែលរួមមានបទពិសោធន៍សេវាកម្មអតិថិជន បណ្តាញសាខា ការគ្រប់គ្រង ឥណទាន ប្រាក់បញ្ញើ ក៏ដូចជាឥណទានបុគ្គលដែលមានដូចជាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានបុគ្គល ប័ណ្ណឥណទាន និងរួមទាំងផលិតផល ផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលផ្សេងៗទៀត។

លោកស្រី សុម៉ាលី មានបទពិសោធន៍ការងារជាង ២៤ឆ្នាំ ក្នុងវិស័យបម្រើសេវាកម្មហិរញ្ញវត្ថុ និងធនាគារ។ លោកស្រីចាប់ផ្តើមអាជីពការងារ ជាមួយនិងធនាគារថ្នាក់តំបន់មួយចំនួន ដែល លោកស្រីបានបំពេញការងារ ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ាន ក្នុងតំណែងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងជាន់ខ្ពស់មួយរូបផងដែរ។

មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី សុម៉ាលី ធ្លាប់ បំពេញការងារ នៅធនាគារអន្តរជាតិធំមួយ ក្នុងប្រទេសកម្ពុជា អស់រយៈពេល ១៣ឆ្នាំ ដែលក្នុង អំឡុងពេលនោះ លោកស្រីកាន់តួនាទីគ្រប់គ្រងមួយចំនួន ដូចជានាយកជាន់ខ្ពស់ ផ្នែកប្រតិបត្តិការ នាយកជាន់ខ្ពស់ ផ្នែកលក់ ហើយបន្ទាប់មកក្លាយជា អគ្គនាយកប្រតិបត្តិការ (COO) នៃក្រុមហ៊ុន ធុរកិច្ចបង្កើតថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដ៏ល្បីល្បាញផងដែរ។

លោកស្រី សុម៉ាលី ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ក្នុងរាជធានី ភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Charles Sturt។



អ៊ុំ ចិន្តាកក្កិ
នាយកធនធានសាធារណៈ

➤ សញ្ជាតិខ្មែរ



ហេង វិបុត្រ
នាយកបច្ចេកវិទ្យា និងទិន្នន័យ

➤ សញ្ជាតិខ្មែរ

ក្នុងនាមជាគណៈគ្រប់គ្រងមួយរូប របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលបានចូលរួមបំពេញការងារ នៅពេលធនាគារបើកដំណើរការដំបូង លោកស្រី អ៊ុំ ចិន្តាកក្កិ គឺជាបុគ្គលសំខាន់ ដែលបានជំរុញឲ្យមានភាពជោគជ័យ ក្នុងការគ្រប់គ្រងដឹកនាំ បើយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ដែលរួមមានការជ្រើសរើសបុគ្គលិកសក្តានុពល / ការគ្រប់គ្រងអនុវត្តន៍ការងារ និងប្រាក់រង្វាន់លើកទឹកចិត្ត / កម្មវិធីភ្ជាប់ទំនាក់ទំនងនិយោជិត / ការកសាងវប្បធម៌ការងារ និងការបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។ លោកស្រីធានាថា ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី គឺជាស្ថាប័នការងារឈានមុខគេមួយ នៅលើទីផ្សារ។ ក្នុងឆ្នាំ២០២០ លោកស្រីជួយជ្រោមជ្រែង ដល់ធនាគារ ដើម្បីឈ្នះពានរង្វាន់ «ទឹកនៃងការងារល្អបំផុត ក្នុងប្រទេសកម្ពុជា» ដែលជាសមិទ្ធផលគួរជាទីមោទនរបស់ស្ថាប័នទាំងមូល។

រហូតមកដល់បច្ចុប្បន្ន លោកស្រី ភក្តី រួមចំណែក ក្នុងការសម្រេចបានសមិទ្ធផលរបស់ធនាគារតាមរយៈការកសាង ពង្រឹង និងបង្កើនសមត្ថភាពនិយោជិត ប្រកបដោយភាពប្រកួតប្រជែង និងជំរុញដល់ធនធានមនុស្ស ឲ្យអស់ពីលទ្ធភាពរបស់ពួកគេ។ ចំណុចផ្ដោតចម្បងរបស់លោកស្រី គឺរួមមានការទាក់ទាញ និងការរក្សាទុក នូវនិយោជិតសក្តានុពល ដែលជួយពង្រឹងភាពរីកចម្រើន និងនិរន្តរភាពរបស់អាជីវកម្ម សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ធនាគារ។

លោកស្រី ភក្តី មានជំនាញទំនាក់ទំនងយ៉ាងល្អ ដែលអាចធ្វើការយ៉ាងជិតស្និទ្ធ បានដោយរលូនជាមួយថ្នាក់ដឹកនាំ ក្នុងការបង្កើត និងអនុវត្តផែនការ នៃការសម្រេចជោគជ័យ ក្រោមការជួយគាំទ្រយ៉ាងពេញទំហឹង ពីកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ នៅក្នុងប្រទេស និងថ្នាក់តំបន់។

ក្រៅពីជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្ស លោកស្រីទទួលបានបន្ទុក បើកដឹកនាំចាត់ចែងផ្នែករដ្ឋបាល ការគ្រប់គ្រងគម្រោងទ្រព្យសម្បត្តិ និងមុខងារលទ្ធកម្មយុទ្ធសាស្ត្រផងដែរ។ លោកស្រីពិនិត្យមើលគម្រោងសំខាន់ៗ ដែលធានានូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងចំណាយ។

មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី អ៊ុំ ចិន្តាកក្កិ មានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងមុខតំណែងជាអ្នកគ្រប់គ្រង ផ្នែកធនធានមនុស្ស ជាមួយបណ្តាស្ថាប័នជាច្រើនរួចមកហើយ។ លោកស្រីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាលពាណិជ្ជកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រង ក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២២ លោកស្រីទទួលបានវិញ្ញាបនបត្រផ្នែក Professional Banker ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័ន Asian Institution of Chartered Bankers និងវិទ្យាស្ថាន Chartered Banker ពីចក្រភពអង់គ្លេស។

លោក ហេង វិបុត្រ បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងមុខតំណែងជា នាយកបច្ចេកវិទ្យា និងប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៨ ហើយបន្ទាប់មក លោកត្រូវបានតែងតាំងជា នាយកបច្ចេកវិទ្យា និងទិន្នន័យ នៅខែកញ្ញា ឆ្នាំ២០២២។ ក្នុងមុខតំណែងនេះ លោកទទួលខុសត្រូវ លើការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ ផ្នែកបច្ចេកវិទ្យារបស់ធនាគារ ដែលរួមមានការគ្រប់គ្រងធនធានមនុស្ស និងផលិតភាពបុគ្គលិក ការត្រួតពិនិត្យការវិវឌ្ឍទៅ នៃគម្រោងនិងការវាយតម្លៃហានិភ័យ។ លោកដឹកនាំក្រុមការងារ ដើម្បីធានាថា គោលនយោបាយ / នីតិវិធី គឺត្រូវបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងបន្តគាំទ្រអង្គភាពអាជីវកម្ម និងអង្គភាពគាំទ្រអាជីវកម្ម ឲ្យបានទាន់ពេលវេលា។

សម្រាប់ផ្នែកទិន្នន័យ លោក វិបុត្រ ក៏ទទួលខុសត្រូវ លើការគ្រប់គ្រងអភិបាលកិច្ចទិន្នន័យរបស់ធនាគារ រួមមានការគ្រប់គ្រងទិន្នន័យ ការប្រើប្រាស់ទិន្នន័យ ការបោះទុកដាក់ទិន្នន័យ ដែលមិនប្រើប្រាស់ និងការរក្សាទុកទិន្នន័យទៅតាមការកំណត់។ លោកក៏ធានាផងដែរថា គោលនយោបាយគ្រប់គ្រងទិន្នន័យរបស់ធនាគារ គឺត្រូវបានធ្វើបច្ចុប្បន្នភាពទៀងទាត់ និងអនុលោមតាមបទប្បញ្ញត្តិ និងដំណើរការផ្ទៃក្នុង។

លោក វិបុត្រ មានបទពិសោធន៍ការងារជាង ២១ឆ្នាំ ក្នុងវិស័យធនាគារ ហើយលោកបានចាប់ផ្តើមអាជីពការងារជា វិស្វករសរសេរកម្មវិធីកុំព្យូទ័រ ក្នុងឆ្នាំ២០០៣។ មុនពេលចូលបម្រើការងារនៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកធ្លាប់បំពេញការងារជា នាយកសេវាកម្មបច្ចេកវិទ្យាព័ត៌មាននៅធនាគារក្នុងស្រុកដ៏ធំមួយ ក្នុងប្រទេសកម្ពុជា។

លោក ហេង វិបុត្រ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។



អ៊ុក ថានិន

នាយកគ្រប់គ្រងផលិតផល និងចីរភាព

➤ សញ្ជាតិខ្មែរ

លោក អ៊ុក ថានិន បានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១៧ ដែលមានតួនាទីត្រួតពិនិត្យ លើនាយកដ្ឋានគ្រប់គ្រងផលិតផល។ ទំនួលខុសត្រូវការងាររបស់លោក គឺរួមមានការគ្រប់គ្រង ការសម្របសម្រួល និងការអនុវត្តគម្រោង បទប្បញ្ញត្តិ និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងផលិតផលថ្មីៗ និងមានស្រាប់ ដើម្បីស្របតាមតម្រូវការទីផ្សារ។ ក្នុងឆ្នាំកន្លងមកនេះ លោកបានចាត់ចែងនាយកដ្ឋានគ្រប់គ្រងផលិតផល និងបាននាំយកផលិតផលថ្មីៗ ដោយជោគជ័យ ដែលនាំឲ្យធនាគារ ស៊ីអាយអិមប៊ី កាន់តែមានភាពប្រកួតប្រជែងមួយកម្រិតទៀត នៅលើទីផ្សារ។ មិនតែប៉ុណ្ណោះ លោកបានដឹកនាំសម្របសម្រួល លើគម្រោងទូទាំងធនាគារជាច្រើន ដែលរួមមាន កម្មវិធីនិរន្តរភាពផងដែរ។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកមានបទពិសោធន៍ ៩ឆ្នាំ នៅក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុ ក្នុងផ្នែកផ្សេងៗគ្នា ដូចជាសេវាកម្មធានារ៉ាប់រងទូទៅ ការគ្រប់គ្រង ឥណទាន និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម។

លោក ថានិន ធ្លាប់ទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលសិង្ហបុរី និងអាហារូបករណ៍ Fulbright។ លោកបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យជាតិ សិង្ហបុរី ក្នុងឆ្នាំ២០០៦ ហើយ លោកក៏ទទួលបានអាហារូបករណ៍ Fulbright ផងដែរ ដោយបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Vanderbilt នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១២។ លោកបានក្លាយជាសមាជិក Beta Gamma Sigma ដែលជាស្ថាប័នអន្តរជាតិ សម្រាប់ថ្នាក់ឧត្តមសិក្សា ផ្នែកអាជីវកម្ម ក្នុង ឆ្នាំ២០១២។



ហេង ភូងរថនា

នាយកប្រតិបត្តិការ

➤ សញ្ជាតិខ្មែរ

លោកស្រី ហេង ភូងរថនា បានចូលបម្រើការងារ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១២។ លោកស្រីបានបំពេញការងារយ៉ាងល្អប្រសើរ និងទទួលបានបន្ទុកគ្រប់គ្រង លើទំហំ ការងារធំជាងមុន ក្រោមនាយកដ្ឋានបច្ចេកវិទ្យា និងប្រតិបត្តិការ រហូតត្រូវបានតែងតាំងជា នាយក នៃនាយកដ្ឋានប្រតិបត្តិការ ក្នុងឆ្នាំ២០២២។

ក្នុងមុខតំណែងនេះ លោកស្រី រថនា ទទួលខុសត្រូវ លើការគ្រប់គ្រងមុខងារផ្សេងៗ ផ្នែក ការិយាល័យគាំទ្រ រួមមានសេវាកម្មផ្ទេរប្រាក់ ក្នុងប្រទេស និងក្រៅប្រទេស ហិរញ្ញប្បទានពាណិជ្ជកម្ម ការទូទាត់មូលប្បទានបត្រ ការគ្រប់គ្រងម៉ាស៊ីនប្រតិបត្តិការស្វ័យប្រវត្តិ ការគ្រប់គ្រងសាច់ប្រាក់របស់ ធនាគារទាំងមូល សេវាកម្មធនាគារ តាមប្រព័ន្ធអ៊ីនធឺណេត ប្រតិបត្តិការធនាគារ សេវាកម្មបញ្ចេញ ឥណទាន និងសេវាកម្មទូទាត់ប្រាក់ដទៃទៀត។ ជាមួយគ្នានេះដែរ លោកស្រីដឹកនាំ និងអភិវឌ្ឍ ក្រុមការងារ ដើម្បីធានានូវភាពរីកចម្រើន នៃវិជ្ជាជីវៈការងាររបស់ពួកគេ ដោយរក្សាបាននូវការផ្តល់ សេវាកម្ម និងការគាំទ្រដ៏ល្អប្រពៃ ប្រកបដោយគុណភាព។

លោកស្រី រថនា មានបទពិសោធន៍ការងារជាង ២០ឆ្នាំ ផ្នែកបម្រើសេវាកម្មធនាគារ និងមុខងារ ការិយាល័យគាំទ្រ។ មុនពេលចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់ បំពេញការងារជា នាយកសេវាកម្មធនាគារ នៅធនាគារក្នុងស្រុកមួយ ក្នុងប្រទេសកម្ពុជា។

លោកស្រីទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ គឺផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងផ្នែកទំនាក់ទំនងភាសាអង់គ្លេស ពីសាកលវិទ្យាល័យ ន័រតុន។



ខៀវ ឡានីន
នាយកសវនកម្មផ្ទៃក្នុង

➤ សញ្ជាតិខ្មែរ

ក្នុងនាមជាអ្នកចូលរួមចំណែកមួយរូប ក្នុងគណៈកម្មាធិការគ្រប់គ្រង របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី តាំងពីពេលបើកដំណើរការដំបូង ក្នុងឆ្នាំ២០១០ លោក ខៀវ ឡានីន ទទួលខុសត្រូវ លើការអភិវឌ្ឍ និងពិនិត្យមើលផែនការសវនកម្ម យុទ្ធសាស្ត្រ ស្តង់ដារ និងគោលនយោបាយ ព្រមទាំងការគ្រប់គ្រងទូទៅ ក្នុងនាមក្រុមសវនកម្មផ្ទៃក្នុង របស់ធនាគារ។

លោក ឡានីន បានចូលបម្រើការងារ ក្នុងវិស័យធនាគារ ជាពិសេសមុខងារ សវនកម្មផ្ទៃក្នុង ជាមួយនឹងបទពិសោធន៍ជាង ២១ឆ្នាំមកហើយ ដោយលោកមានសមត្ថភាព ក្នុងការបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាជួយទៅដល់គណៈកម្មាធិការសវនកម្ម និងគណៈគ្រប់គ្រង ក្នុងការបង្កើតការគ្រប់គ្រងចំណាយ ប្រកបដោយប្រសិទ្ធភាព ការកំណត់ និងវាយតម្លៃហានិភ័យ ការផ្តល់អនុសាសន៍លើវិធានការកាត់បន្ថយហានិភ័យ ដោយធានាដំណើរការអភិបាលកិច្ចឲ្យបានល្អប្រសើរ ក៏ដូចជាការបង្កើតកម្មវិធីគុណភាព និងការគ្រប់គ្រងការងារសវនកម្ម។

លោក ឡានីន ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យ បៀលប្រាយ។ លោកក៏បានបញ្ចប់ការសិក្សា ផ្នែកប្រតិបត្តិកម្ម ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ។ បច្ចុប្បន្ន លោកកំពុងសិក្សាថ្នាក់សវនករផ្ទៃក្នុង (Certified Internal Audit) ពីវិទ្យាស្ថាន សវនករផ្ទៃក្នុង (Institute of Internal Auditors)។



ឈុន ពុទ្ធកុម្មៈវត្តី
នាយកប្រតិបត្តិកម្ម

➤ សញ្ជាតិខ្មែរ

លោកស្រី ឈុន ពុទ្ធកុម្មៈវត្តី បានចូលបម្រើការងារ នៅធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងមុខតំណែងជា នាយកប្រតិបត្តិកម្ម នៅខែសីហា ឆ្នាំ២០១៧។ លោកស្រីទទួលខុសត្រូវ លើការងារគ្រប់គ្រងរួម លើមុខងារប្រតិបត្តិកម្ម និងរាយការណ៍ ទៅកាន់ក្រុមប្រឹក្សាភិបាល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី។ ក្នុងមុខតំណែងនាយកប្រតិបត្តិកម្ម លោកស្រីវត្តី ត្រួតពិនិត្យ និងដឹកនាំការងារទាំងឡាយ ដែលទាក់ទងនឹងផ្នែកប្រតិបត្តិកម្ម នៅក្នុងធនាគារ និងជាអ្នកទំនាក់ទំនងចម្បងជាមួយនឹងធនាគារជាតិ នៃកម្ពុជា និងនិយ័តករដទៃទៀត។

លោកស្រី វត្តី បានចាប់ផ្តើមអាជីពការងារជាសវនករ ក្នុងក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ ហើយបន្ទាប់មក លោកស្រីបានចាប់យកតួនាទីការងារ ផ្នែកប្រតិបត្តិកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រី វត្តី មានបទពិសោធន៍ការងារជាង ១៣ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយនឹងជំនាញ ផ្នែកប្រតិបត្តិកម្ម និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រី វត្តី ធ្លាប់កាន់តួនាទីជា នាយកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងគ្រប់គ្រងផ្ទៃក្នុង នៅធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។

លោកស្រី វត្តី បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កម្ពុជា។ លោកស្រី វត្តី ក៏បានបញ្ចប់ថ្នាក់វិញ្ញាបនបត្រ សម្រាប់មន្ត្រីប្រតិបត្តិកម្ម ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិញ្ញាបនបត្រ កម្រិតអន្តរជាតិ ផ្នែកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានអន្តរជាតិ (International Advanced Certificate in Anti Money Laundering and International Diploma in Anti Money Laundering) ពីវិទ្យាស្ថាន International Compliance Association (ICA) ដែលមានទីស្នាក់ការកណ្តាល នៅចក្រភពអង់គ្លេស។



ផៀន វង្សនា
នាយកគ្រប់គ្រងហានិភ័យ

➤ សញ្ជាតិខ្មែរ

លោក ផៀន វង្សនា គឺជានាយកគ្រប់គ្រងហានិភ័យ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ដែលមានតួនាទីត្រួតពិនិត្យ លើការគ្រប់គ្រងហានិភ័យ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងផ្នែកអាជីវកម្មផ្សេងទៀត ព្រមទាំងក្រុមការងារហានិភ័យ របស់ស៊ីអាយអិមប៊ី គ្រប ដើម្បីបញ្ចូល និងបញ្ជ្រាបវប្បធម៌គ្រប់គ្រងហានិភ័យ នៅក្នុងធនាគារ។

លោក វង្សនា គឺជាអ្នកចូលរួមដំបូងមួយរូប ក្នុងការបង្កើតក្រុមការងារគ្រប់គ្រងឥណទាន នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ក្នុងឆ្នាំ២០១០ ដែលត្រួតពិនិត្យមើលឥណទាន លើគ្រប់ផ្នែកអាជីវកម្ម (សេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម)។ លោកមានចំណេះដឹង និងបទពិសោធន៍ដ៏ទៃល្អទំលាយ លើផ្នែកគ្រប់គ្រងឥណទាន។ លោកបានពង្រឹងជំនាញរបស់ខ្លួនបន្ថែម ជាមួយនឹងការយល់ដឹង អំពីអតិថិជន និងវិស័យធនាគារ តាមរយៈការធ្វើការ ជាមួយក្រុមការងារគ្រប់គ្រងឥណទាន ក្នុងប្រទេសថៃ ឡេស៊ី និងសិង្ហបុរី ដែលទទួលបានបន្ទុកត្រួតពិនិត្យសំណើសុំឥណទានទាំងអស់ ពីប្រទេសកម្ពុជា ថៃ និងម៉ាឡេស៊ី។

លោក ផៀន វង្សនា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មការឥណទាន និងគណៈកម្មការគុណភាពទ្រព្យសកម្ម ដោយផ្អែកលើបទពិសោធន៍ដ៏គ្រាន់ត្រៃល ផ្នែកគ្រប់គ្រងឥណទាន រយៈពេលជាង ១៨ឆ្នាំ ក្នុងវិស័យធនាគារ។ លោកផ្តល់នូវទិសដៅ និងការណែនាំ ផ្នែកឥណទាន ដើម្បីរក្សា និងទាក់ទាញអតិថិជនល្អៗ ព្រមទាំងធានាឲ្យបាននូវគុណភាពឥណទាន ដែលធនាគារមាន។ ក្រៅពីនេះ លោកពិនិត្យមើលការគ្រប់គ្រងហានិភ័យប្រភេទផ្សេងទៀត ដែលមានហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ ហានិភ័យសន្ទនីយភាព និងប្រភពទុន ហានិភ័យតព្វកិច្ច ហានិភ័យក្លែងបន្លំ និងហានិភ័យបច្ចេកវិទ្យា។

លោក វង្សនា ទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ រួមមានបរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រគណិតវិទ្យា។ ជាមួយគ្នានេះ លោកបានបញ្ចប់ការសិក្សាមរតិបណ្ណបណ្ណាល លើជំនាញវាយតម្លៃឥណទាន របស់ CIMB-Omega និង Accelerated Universal Bankers Programme ពីសាកលវិទ្យាល័យ បច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University) ក្នុងប្រទេសសិង្ហបុរី



លី សោភា
នាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន


➤ សញ្ជាតិខ្មែរ

លោកស្រី លី សោភា មានតួនាទីជានាយកនីតិកម្ម និងលេខាធិការក្រុមហ៊ុន នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ចាប់តាំងពីថ្ងៃចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ធនាគារ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០។ លោកស្រីទទួលខុសត្រូវ លើតួនាទីនីតិកម្ម និងលេខាធិការក្រុមហ៊ុន។ លោកស្រី គឺជាលេខាធិការក្រុមហ៊ុនរួមមួយរូប នៃក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការសវនកម្មរបស់ធនាគារ។ លោកស្រីក៏ជាលេខាធិការ នៃគណៈកម្មាធិការគ្រប់គ្រង និងគណៈកម្មាធិការត្រួតពិនិត្យលទ្ធផលអាជីវកម្មកម្ពុជា និងជាអ្នកចូលរួមអចិន្ត្រៃយ៍ ក្នុងគណៈកម្មាធិការផ្សេងៗទៀតរបស់ធនាគារ រួមមានដូចជាគណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការឥណទានកម្ពុជា។

មុនពេលចូលបម្រើការងារ ក្នុងធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី លោកស្រីធ្លាប់បម្រើការងារជាជំនួយការនាយកប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅក្នុងធនាគារធំមួយ ក្នុងប្រទេសកម្ពុជា។ ក្នុងពេលតែមួយ ក្រៅពីការបន្តការសិក្សា លោកស្រីបានបម្រើការងារ ផ្នែកនីតិកម្ម និងលេខាធិការក្រុមហ៊ុន អស់រយៈពេល ០៦ឆ្នាំ នៅនាយកដ្ឋាននីតិកម្ម និងកិច្ចការក្រុមហ៊ុន នៅកន្លែងដែលធ្លាប់បម្រើការងារពីមុន។

លោកស្រី លី សោភា បានទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៤ ហើយក្នុងឆ្នាំដដែលនេះ លោកស្រីក៏ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ជំនាញគណនេយ្យ ពីមហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង (បច្ចុប្បន្នជាសាកលវិទ្យាល័យ ពុទ្ធសាស្ត្រ) ផងដែរ។ ក្នុងឆ្នាំ២០០៧ លោកស្រីទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ជំនាញនីតិកម្ម ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកស្រីទទួលបានវិញ្ញាបនបត្រ ផ្នែកប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រាជ្យ ពីវិទ្យាស្ថានជំនាញធនាគារ អាស៊ី (Asian Institute of Chartered Bankers ដែលហៅកាត់ថា AICB) នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧។ លោកស្រីក៏ទទួលបានគុណវុឌ្ឍិជាសន្ទានករ ដែលទទួលស្គាល់ដោយមជ្ឈមណ្ឌលដោះស្រាយវិវាទ (Centre for Effective Dispute Resolution ដែលហៅកាត់ថា CEDR) ដែលមានទីតាំង នៅចក្រភពអង់គ្លេស ក្នុងខែមករា ឆ្នាំ២០២២ ផងដែរ។ ក្នុងខែសីហា ឆ្នាំ២០២២ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលការប្រឡង និងទទួលបានវិញ្ញាបនបត្រ សម្រាប់បុគ្គល ដែលត្រូវទទួលស្គាល់គុណវុឌ្ឍិ ក្នុងវិស័យបរទេសកិច្ច លើកទី១។ លើសពីនេះ លោកស្រីក៏ទទួលបានវិញ្ញាបនបត្រ សម្រាប់បុគ្គល ដែលត្រូវបានទទួលស្គាល់គុណវុឌ្ឍិ សម្រាប់ជំនាញមជ្ឈត្តការពាណិជ្ជកម្ម ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ។

၀၆



របាយការណ៍ហិរញ្ញវត្ថុ

៩២		របាយការណ៍ក្រុមប្រឹក្សាភិបាល
៩៤		របាយការណ៍សវនករឯករាជ្យ
៩៦		របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
៩៧		របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
៩៨		របាយការណ៍បម្រែបម្រួលមូលធន
៩៩		របាយការណ៍លំហូរសាច់ប្រាក់
១០០		កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
១៤២		ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការ របស់ធនាគារជាតិ នៃកម្ពុជា

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា ធនាគារ) សូមបង្ហាញ របាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានធ្វើសវនកម្មហើយ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

➤ អំពីធនាគារ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបង្កើតឡើង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ហើយ ធនាគារនេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលកាន់កាប់ទាំងស្រុង ដោយ CIMB Bank Berhad ដែល ជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបានចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

➤ សកម្មភាពអាជីវកម្មចម្បងៗ

សកម្មភាពអាជីវកម្មចម្បងៗរបស់ធនាគារ គឺការផ្តល់សេវា ផ្នែកធនាគារគ្រប់ប្រភេទ និងសេវា ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

➤ លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំ ត្រូវបានបង្ហាញ នៅក្នុងរបាយការណ៍ ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៩៧។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

➤ ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរភាគទុនិករបស់ធនាគារទេ ។

➤ ហ្វាស៊ីលីតឺហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធទៅនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី ឬ ការធ្វើសវិធានធន សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសវិធានធន សម្រាប់ការខាតបង់គ្រប់គ្រាន់ សម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ ដែលបាន ជម្រះចេញពីបញ្ជី ឬចំនួនសវិធានធន សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ ជាសារវន្តនោះទេ។

➤ ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលបាន មកវិញ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃ នៅក្នុងបញ្ជីរបស់ធនាគារ ត្រូវបានកាត់ បន្ថយឲ្យស្មើនឹងតម្លៃ ដែលរំពឹងថា នឹងអាចលក់បាន នៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលឲ្យតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ មានតម្លៃមិនត្រឹមត្រូវជាសារវន្តនោះទេ។

➤ បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- ក. មិនមានបន្ទុកណាមួយ លើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើង ដោយសារការ ដាក់បញ្ចាំ ដើម្បីការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- ខ. មិនមានបំណុលយថាភាពណាមួយរបស់ធនាគារ ដែលបានកើតឡើង ចាប់តាំងពីដំណាច់ ឆ្នាំមក ក្រៅពីបំណុលផ្សេងៗ នៅក្នុងដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសង ក្នុងរយៈពេល១២ខែ បន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួន នៅថ្ងៃផុតកំណត់សងនោះទេ។

➤ ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំង នៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាច បណ្តាលឲ្យចំនួនទឹកប្រាក់ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានកំហុសឆ្គង ជាសារវន្តនោះឡើយ។

➤ ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ ពុំមានរងនូវផលប៉ះពាល់ជាសារវន្ត ពីគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈ ជាសារវន្ត និងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ក្នុងចន្លោះពេល រវាង ដំណាច់ឆ្នាំហិរញ្ញវត្ថុ មកទល់នឹងកាលបរិច្ឆេទ នៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងខុសប្រក្រតី ដែលទំនងជាមានផលប៉ះពាល់ ជាសារវន្ត ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើង នោះទេ។

➤ ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការ ក្នុងអំឡុងឆ្នាំ និងរហូតមកទល់នឹងកាលបរិច្ឆេទ នៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

Datuk Mohd Nasir Bin Ahmad	ប្រធានក្រុមប្រឹក្សាភិបាល និងជា អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក ឡុង ប៉ាង	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោកស្រី Aisyah Lam Binti Abdullah	អភិបាលឯករាជ្យ និងមិនប្រតិបត្តិ
លោក Ahmad Shazli Bin Kamarulzaman	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ
លោក Cheong Weng Teong	អភិបាលមិនឯករាជ្យ និងមិនប្រតិបត្តិ
លោក ប៊ុន យ៉ន	អភិបាលប្រតិបត្តិ និងជា ប្រធាននាយកប្រតិបត្តិ

➤ ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ចំពោះរបាយការណ៍
ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា CIFRS)។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឲ្យក្រុមប្រឹក្សាភិបាល៖

១. ប្រើប្រាស់គោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មាន សមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់មកត្រូវអនុវត្តគោលការណ៍ទាំងនោះ ឲ្យមានសង្គតិភាព។
២. អនុវត្តតាមតម្រូវការ ក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការ ប្រាសចាកណាមួយ ក្នុងការបង្ហាញឲ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវលាត ត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឲ្យបានត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
៣. រក្សាទុកបញ្ជីគណនេយ្យ ឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ប្រកបដោយ ប្រសិទ្ធភាព។
៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃអាជីវកម្ម លើកលែងតែ មានភាពមិនសមស្រប ក្នុងការសន្មតថា ធនាគារអាចនឹងបន្តប្រតិបត្តិការអាជីវកម្ម នៅពេល អនាគតដ៏ខ្លី និង
៥. គ្រប់គ្រង និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថា ផលប៉ះពាល់ ទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្ត តាមតម្រូវការខាងលើ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ។

➤ ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយបាន បង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខា ដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ន
អភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

➤ មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញត្រឹមត្រូវ នូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់ សម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងគោលការណ៍គណនេយ្យសំខាន់ៗ និង ព័ត៌មានពន្យល់ផ្សេងៗទៀត។

➤ មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោម ទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្ម នៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលអនុលោម ទៅតាមស្តង់ដារ ទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀត នៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើ សវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសម ហេតុផល ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យ ពីក្រុមហ៊ុន ដែលអនុលោម ទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់ គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារ ក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោម ទៅតាមក្រមសីលធម៌ របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ច ក្នុងការទទួលខុសត្រូវ ផ្នែកក្រមសីលធម៌ ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

➤ ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រង ទទួលខុសត្រូវ ចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មាន ហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ ទៅលើព័ត៌មាន ផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាង ចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវ ក្នុងការអានព័ត៌មានផ្សេងៗ ដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្ត ពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំ ផ្អែកលើលទ្ធផល នៃការធ្វើសវនកម្ម ឬមានការរាយការណ៍ ពីកំហុសឆ្គងជាសារវន្ត ដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារ ដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំទទួលបាន មុនកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត ដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ ចំពោះបញ្ហានេះទេ។

➤ ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុក លើអភិបាលកិច្ច ចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ទទួលខុសត្រូវ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ ទាំងនោះឲ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវ លើការត្រួតពិនិត្យ ផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យច្រៀស ផុត ពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ទទួលខុសត្រូវ ក្នុងការវាយតម្លៃ អំពី លទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មាន ដែលពាក់ព័ន្ធ ក៏ដូចជា បញ្ហាផ្សេងៗ ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យ សម្រាប់និរន្តរភាព អាជីវកម្ម លើកលែងតែគណៈគ្រប់គ្រង មានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេង ប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុក លើអភិបាលកិច្ច ទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យដំណើរការ នៃការ រាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

➤ ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាង ដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុស ឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករ ដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាង ដែលសមហេតុផល គឺជាការអះអាង ក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថា សវនកម្ម ដែលបាន ធ្វើឡើងដោយអនុលោម ទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ច នូវការរាយការណ៍ខុស ជាសារវន្ត ដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថា មានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការ រាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថា វាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ច របស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឲ្យយើងខ្ញុំប្រើប្រាស់ ការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យ ស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារ សវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យ នៃភាពខុសជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែល អាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្ម គ្រប់គ្រាន់ និងសមស្រប ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការបញ្ចេញមតិយោបល់របស់ យើងខ្ញុំ។ ហានិភ័យ ដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្ត ពីការក្លែង បន្លំ វាមានទំហំធំជាងហានិភ័យ ដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការ ក្លែងបន្លំរួមមានការសមគំនិត ការក្លែងបន្លំកសាវ ការលុបបំបាត់ដោយចេតនា ការបង្ហាញ ខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធី សវនកម្ម ដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃ អំពីភាពសមស្រប នៃគោលការណ៍គណនេយ្យ ដែលបានប្រើប្រាស់ ភាពសម ហេតុផល នៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រង បានធ្វើឡើង។
- សន្និដ្ឋាន លើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែលយើងខ្ញុំទទួលបាន ថា តើ វាមានភាពមិនច្បាស់លាស់ជាសារវន្ត ដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឲ្យមានការសង្ស័យជាដុំកំភួន ទៅលើ លទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំ សន្និដ្ឋានថា វាមានភាពមិនច្បាស់លាស់ជាសារវន្ត បានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការ បង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការ លាតត្រដាងនោះ នៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់ យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្ម ដែល យើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខា លើរបាយការណ៍សវនករនេះ។ ទោះជា យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឲ្យ ក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំង ការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពី ប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឲ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច នូវបញ្ហាផ្សេងៗ ដូចជាទំហំ ការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរបាយការណ៍ ពីភាពខ្វះខាតជាសារវន្ត ក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងការធ្វើសវនកម្មរបស់ យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយវ័តធីរហាវខូកើស (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៥១.០១៣.៥៤៥	២០៨.៣៩០.៣៣១	៥៣.៥៧៤.៦១៤	២២០.៥៦៦.៦៨៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	៥	៨២.០៩៥.៥៥២	៣៣៥.៣៦០.៣៣០	១២០.៩០៦.១០០	៤៩៧.៧៧០.៤១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៦	២៥៧.២៧៧.៣២៥	១.០៥០.៩៧៧.៨៧៣	៦៣.៤៩៦.៧៣២	២៦១.៤១៦.០៤៦
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៧	៩៤៤.៨៣៤.៦៧៤	៣.៨៥៩.៦៤៩.៦៤៣	១.០១៩.៤៥៧.២១៣	៤.១៩៧.១០៥.៣៤៦
ប្រាក់តម្កល់តាមច្បាប់ នៅធនាគារកណ្តាល	៨	១០៣.៨៩១.៥៤៧	៤២៤.៣៩៦.៩៦៩	៧៨.៣២៧.៨៩៣	៣២២.៤៧៥.៩៣៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៥.៥៣៨.០៨៦	២២.៦២៣.០៨១	៧.៣៣២.៣៥០	៣០.១៨៧.២៨៥
ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់	១០	៦.០៩៥.៤១១	២៤.៨៩៩.៧៥៤	៦.៦០១.៥៥១	២៧.១៧៨.៥៨៥
ទ្រព្យសកម្មអរូបី	១១	១.៥៣៥.៦៩៣	៦.២៧៣.៣០៦	១.៨១២.៥៧៦	៧.៤៦២.៣៧៥
ពន្ធពន្យារជាទ្រព្យសកម្ម	១២	១.៦៦៤.៧៧៩	៦.៨០០.៦២២	២.០៧២.៤០៥	៨.៥៣២.០៩១
ទ្រព្យសកម្មផ្សេងៗ	១៣	៦.៥៤៤.២០៧	២៦.៧៣៣.០៨៦	៥.២៦៧.៦០៦	២១.៦៨៦.៧៣៤
ទ្រព្យសកម្មសរុប		១.៤៦០.៤៩០.៨១៩	៥.៩៦៦.១០៤.៩៩៥	១.៣៥៨.៨៤៩.០៤០	៥.៥៩៤.៣៨១.៤៩៧
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ	១៤	១៨៩.១០០.៤០៥	៧៧២.៤៧៥.១៥៤	២២៤.៩០៧.៨៧២	៩២៥.៩៤៥.៧០៩
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៩៩៤.៦១៥.៧២៨	៤.០៦៣.០០៥.២៤៩	៨៤៧.៧២៥.៣៤៨	៣.៤៩០.០៨៥.២៥៨
ប្រាក់កម្ចី	១៦	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៧៣៨.៨៩៤	៨៩.៤៩៩.០២៧
បំណុលបន្ទាប់បន្សំ	១៧	៤៧.៤០៥.៥៩២	១៩៣.៦៥១.៨៤៣	៤៧.៤០៥.៥៩២	១៩៥.១៦៨.៨២២
បំណុលភតិសន្យា	៩	៦.១៦៤.៩០០	២៥.១៨៣.៦១៧	៧.៩៣៥.២៦១	៣២.៦៦៥.៤៧០
បំណុលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំ	៣០	៣.១៦២.០៦២	១២.៩១៧.០២៣	៥.៤១០.១៤៧	២២.២៧៣.៥៧៥
អត្ថប្រយោជន៍បុគ្គលិក	១៨	៤.១៥៥.៨១៨	១៦.៩៧៦.៥១៧	៣.៥១៤.០៥៩	១៤.៤៦៧.៣៨១
បំណុលផ្សេងៗ	១៩	១១.៦២០.១៤៩	៤៧.៤៦៨.៣០៨	១៤.០៥៤.៣៩៥	៥៧.៨៦១.៩៤៣
បំណុលសរុប		១.២៥៧.៣៧៦.៦៦៩	៥.១៣៦.៣៨៣.៦៩២	១.១៧២.៦៩១.៥៦៨	៤.៨២៧.៩៧១.១៨៥
មូលធន					
ដើមទុន	២០	៧៥.០០០.០០០	៣០៦.៣៧៥.០០០	៧៥.០០០.០០០	៣០៨.៧៧៥.០០០
ទុនបម្រុង សម្រាប់ការទូទាត់ ផ្អែកតាមភាគហ៊ុន	២១	៩១៩.២៥១	៣.៧៥៥.១៤០	៥៧៦.០២២	២.៣៧១.៤៨៣
ប្រាក់ចំណេញរក្សាទុក		៦៧.៣៩៩.០៣១	២៧៣.៥០៨.៨០៦	៧១.៨៧៦.៣៣៨	២៩១.៩១០.៥៣៧
ដើមទុនបម្រុង	២២	៤២.០០០.០០០	១៧១.៥៧០.០០០	២៥.៥០០.០០០	១០៤.៩៨៣.៥០០
ទុនបម្រុងតាមច្បាប់	២៣	១៧.៧៩៥.៨៦៨	៧២.៦៩៦.១២១	១៣.២០៥.១១២	៥៤.៣៦៥.៤៤៦
ទុនបម្រុងផ្សេងៗ		-	១.៨១៦.២៣៦	-	៤.០០៤.៣៤៦
មូលធនសរុប		២០៣.១១៤.១៥០	៨២៩.៧២១.៣០៣	១៨៦.១៥៧.៤៧២	៧៦៦.៤១០.៣១២
បំណុល និងមូលធនសរុប		១.៤៦០.៤៩០.៨១៩	៥.៩៦៦.១០៤.៩៩៥	១.៣៥៨.៨៤៩.០៤០	៥.៥៩៤.៣៨១.៤៩៧

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១០០ ដល់ទំព័រទី ១៤១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	២៤	៨១.៧៨០.២២៥	៣៣៦.១១៦.៧២៥	៧១.៥៧៣.៩១៩	២៩២.៥២២.៦០៧
ចំណាយការប្រាក់	២៤	(៤៣.១២០.៩៩៣)	(១៧៧.២២៧.២៨១)	(២៦.២៩៣.៨៧៤)	(១០៧.៤៦៣.០៦៣)
ចំណូលការប្រាក់សុទ្ធ	២៤	៣៨.៦៥៩.២៣២	១៥៨.៨៨៩.៤៤៤	៤៥.២៨០.០៤៥	១៨៥.០៥៩.៥៤៤
ចំណូលកម្រៃជើងសា	២៥	៦.៩២៤.១៧២	២៨.៤៥៨.៣៤៧	៨.៣៣៤.៤២៨	៣៤.០៦២.៨០៧
ចំណាយកម្រៃជើងសា	២៥	(២.២៧៣.២៨២)	(៩.៣៤៣.១៨៩)	(២.៧១៥.៦២១)	(១១.០៩៨.៧៤៣)
ចំណូលកម្រៃជើងសាសុទ្ធ	២៥	៤.៦៥០.៨៩០	១៩.១១៥.១៥៨	៥.៦១៨.៨០៧	២២.៩៦៤.០៦៤
ខាតពីការថយចុះតម្លៃឥណទាន	២៦	(៥០៨.៥៦៧)	(២.០៩០.២១០)	(៨៨.៥២៣)	(៣៦១.៧៩៤)
ចំណូលប្រតិបត្តិការផ្សេងៗ		២.៤៧០.៨២៣	១០.១៥៥.០៨៣	១.៩៨៥.១៥៥	៨.១១៣.៣២៨
ខាតផ្សេងៗ - សុទ្ធ		(៨១.៤៣២)	(៣៣៤.៦៨៦)	(២៤៩.៤១៤)	(១.០១៩.៣៥៥)
ចំណូលប្រតិបត្តិការផ្សេងៗសុទ្ធ		១.៨៨៩.៣៩១	៩.៧២០.៣៩៧	១.៦៨៦.២៤១	៦.០៩៤.២៣៦
ចំណាយ					
ចំណាយបុគ្គលិក	២៧	(១៣.៦៧៥.១០៥)	(៥៦.២០៤.៦៨២)	(១២.៤៩៦.៤២៧)	(៥១.០៧២.៨៩៧)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	២៨	(៤.៩៧២.៨៩៩)	(២០.៤៣៨.៦១៥)	(៣.៩៩៩.៧៤២)	(១៦.១៨៣.៤៦៦)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៥.៣៧៣.២៣៦)	(២២.០៨៤.០០០)	(៣.៨៩៨.៤៤០)	(១៥.៩៣២.៩២៤)
		(២៤.០២១.២៤០)	(៩៩.៧២១.២៩៧)	(២០.៣៨៤.៦០៩)	(៨៣.១៩៩.២៨៧)
ចំណេញមុនពន្ធ លើប្រាក់ចំណូល		២១.១៦៩.៧០៦	៨៧.០០៧.៤៩២	៣០.១៧១.៤៦១	១២១.៩៤៦.៥០០
ចំណាយពន្ធ លើប្រាក់ចំណូល	៣០	(៤.៥៥៦.២៥៧)	(១៨.៧២៦.២១៦)	(៦.៦០៤.៥៦៥)	(២៦.៩៩២.៨៥៧)
ចំណេញក្នុងឆ្នាំ		១៦.៦១៣.៤៤៩	៦៨.២៨១.២៧៦	២៣.៥៦៦.៨៩៦	១០៤.៩៥៣.៦៤៣
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញ ក្នុងចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(២.១៨៨.១១០)	-	២.៩១៧.៤០០
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងជាមួយពន្ធ		-	(២.១៨៨.១១០)	-	២.៩១៧.៤០០
ចំណូលលម្អិតផ្សេងៗសរុបក្នុងឆ្នាំ		១៦.៦១៣.៤៤៩	៦៣.៩០៥.០៥៦	២៣.៥៦៦.៨៩៦	១០៧.៨៩១.០៤៣
ចំណេញរបស់៖					
ម្ចាស់ធនាគារ		១៦.៦១៣.៤៤៩	៦៨.២៨១.២៧៦	២៣.៥៦៦.៨៩៦	១០៤.៩៥៣.៦៤៣
ចំណូលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		១៦.៦១៣.៤៤៩	៦៣.៩០៥.០៥៦	២៣.៥៦៦.៨៩៦	១០៧.៨៩១.០៤៣

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១០០ ដល់ទំព័រទី ១៤១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

របស់ម្ចាស់ធនាគារ														
	ដើមទុន		ទុនបម្រុង សម្រាប់ការទូទាត់ ផ្អែកតាមភាគហ៊ុន		ប្រាក់ចំណេញរក្សាទុក		ដើមទុនបម្រុង		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យ នៅថ្ងៃទី០១														
ខែមករា ឆ្នាំ២០២២	៧៥.០០០.០០០	៣០៥.៥៥០.០០០	២២០.៣១៥	៨៩៧.៥៦៣	៥៨.៥៤៦.៨៨៦	២៣៧.៤៣៣.០៦៨	១៧.៥០០.០០០	៧១.២៩៥.០០០	៨.៩៤៧.៦៦៨	៣៦.៤៥២.៧៩៩	-	១.០៨៦.៩៤៦	១៦០.២១៤.៨៦៩	៦៩២.៧១៥.៣៧៦
ចំណេញក្នុងឆ្នាំ	-	-	-	-	២៥.៥៨៦.៨៩៦	១០៤.៥៧៣.៦៤៣	-	-	-	-	-	-	២៥.៥៨៦.៨៩៦	១០៤.៥៧៣.៦៤៣
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	២.៩១៧.៤០០	-	២.៩១៧.៤០០
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	២៥.៥៨៦.៨៩៦	១០៤.៥៧៣.៦៤៣	-	-	-	-	-	២.៩១៧.៤០០	២៥.៥៨៦.៨៩៦	១០៧.៤៩១.០៤៣
ប្រតិបត្តិការ ជាមួយភាគទុនិក														
ក្នុងនាមជាភាគទុនិក៖														
ការទូទាត់ ផ្អែកតាមភាគហ៊ុន៖														
តម្លៃ នៃការបម្រើ														
ការងាររបស់បុគ្គលិក	-	-	៣៥៨.៧០៧	១.៤៥៣.៧៧៥	-	-	-	-	-	-	-	-	៣៥៨.៧០៧	១.៤៥៣.៧៧៥
ការផ្ទេរទៅទុនបម្រុងតាមច្បាប់														
(កំណត់សម្គាល់ ២២)	-	-	-	-	(៨.០០០.០០០)	(៣២.៦៩៦.០០០)	៨.០០០.០០០	៣២.៦៩៦.០០០	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងកាតព្វកិច្ច														
(កំណត់សម្គាល់ ២៣)	-	-	-	-	(៤.២៥៧.៤៤៤)	(១៧.៤០០.១៧៤)	-	-	៤.២៥៧.៤៤៤	១៧.៤០០.១៧៤	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៣.២២៥.០០០	-	២០.១៤៥	-	-	-	៩៩២.៥០០	-	៥១២.៤៧៣	-	-	-	៤.៧៥០.១១៨
ប្រតិបត្តិការសរុប														
ជាមួយភាគទុនិក	-	៣.២២៥.០០០	៣៥៨.៧០៧	១.៤៧៣.៩២០	(១២.២៥៧.៤៤៤)	(៥០.០៩៦.១៧៤)	៨.០០០.០០០	៣៣.៦៨៨.៥០០	៤.២៥៧.៤៤៤	១៧.៩១២.៦៤៧	-	-	៣៥៨.៧០៧	៦.២០៣.៨៩៣
សមតុល្យ នៅថ្ងៃទី៣១														
ខែធ្នូ ឆ្នាំ២០២២	៧៥.០០០.០០០	៣០៨.៧៧៥.០០០	៥៧៦.០២២	២.៣៧១.៤៨៣	៧១.៨៧៦.៣៣៨	២៩១.៩១០.៥៣៧	២៥.៥០០.០០០	១០៤.៩៨៣.៥០០	១៣.២០៥.១១២	៥៤.៣៦៥.៤៤៦	-	៤.០០៤.៣៤៦	១៨៦.១៥៧.៤៧២	៧៦៦.៤១០.៣១២
សមតុល្យ នៅថ្ងៃទី០១														
ខែមករា ឆ្នាំ២០២៣	៧៥.០០០.០០០	៣០៨.៧៧៥.០០០	៥៧៦.០២២	២.៣៧១.៤៨៣	៧១.៨៧៦.៣៣៨	២៩១.៩១០.៥៣៧	២៥.៥០០.០០០	១០៤.៩៨៣.៥០០	១៣.២០៥.១១២	៥៤.៣៦៥.៤៤៦	-	៤.០០៤.៣៤៦	១៨៦.១៥៧.៤៧២	៧៦៦.៤១០.៣១២
ចំណេញក្នុងឆ្នាំ	-	-	-	-	១៦.៦១៣.៤៤៩	៦៨.២៨១.២៧៦	-	-	-	-	-	-	១៦.៦១៣.៤៤៩	៦៨.២៨១.២៧៦
ចំណូលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	(២.១៨៨.១១០)	-	(២.១៨៨.១១០)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	១៦.៦១៣.៤៤៩	៦៨.២៨១.២៧៦	-	-	-	-	-	(២.១៨៨.១១០)	១៦.៦១៣.៤៤៩	៦៦.០៩៣.១៦៦
ប្រតិបត្តិការ ជាមួយភាគទុនិក														
ក្នុងនាមជាភាគទុនិក៖														
ការទូទាត់ ផ្អែកតាមភាគហ៊ុន៖														
តម្លៃនៃការបម្រើ														
ការងាររបស់បុគ្គលិក	-	-	៣៤៣.២២៩	១.៤១០.៦៧១	-	-	-	-	-	-	-	-	៣៤៣.២២៩	១.៤១០.៦៧១
ការផ្ទេរទៅទុនបម្រុងតាមច្បាប់														
(កំណត់សម្គាល់ ២២)	-	-	-	-	(១៦.៩០០.០០០)	(៦៧.៨១៥.០០០)	១៦.៩០០.០០០	៦៧.៨១៥.០០០	-	-	-	-	-	-
ការផ្ទេរទៅទុនបម្រុងកាតព្វកិច្ច														
(កំណត់សម្គាល់ ២៣)	-	-	-	-	(៤.៥៩០.៧៥៦)	(១៨.៨៦៨.០០៧)	-	-	៤.៥៩០.៧៥៦	១៨.៨៦៨.០០៧	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៤០០.០០០)	-	(២៧.០១៤)	-	-	-	(១.២២៨.៥០០)	-	(៥៣៧.៣៣២)	-	-	-	(៤.១៩២.៨៤៦)
ប្រតិបត្តិការសរុប														
ជាមួយភាគទុនិក	-	(២.៤០០.០០០)	៣៤៣.២២៩	១.៣៨៣.៦៥៧	(២១.០៩០.៧៥៦)	(៨៦.៦៨៣.០០៧)	១៦.៩០០.០០០	៦៦.៥៨៦.៥០០	៤.៥៩០.៧៥៦	១៨.៣៣០.៦៧៥	-	-	៣៤៣.២២៩	(២.៧៨២.១៧៥)
សមតុល្យ នៅថ្ងៃទី៣១														
ខែធ្នូ ឆ្នាំ២០២៣	៧៥.០០០.០០០	៣០៦.៣៧៥.០០០	៩១៩.២៥១	៣.៧៥៥.១៤០	៦៧.៣៩៩.០៣១	២៧៣.៥០៨.៨០៦	៤២.០០០.០០០	១៧១.៥៧០.០០០	១៧.៧៩៥.៨៦៨	៧៦.៦៩៦.១២១	-	១.៨១៦.២៣៦	២០៣.១១៤.១៥០	៨២៩.៧២១.៣០៣

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១០០ ដល់ទំព័រទី ១៤១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់បានប្រើ ក្នុងប្រតិបត្តិការ	៣២	១៣៦.៨៤២.៨១៤	៥៦២.៤២៣.៩៦៤	(១៣៥.៨៩៥.១១៨)	(៥៥៥.៤០៣.៣៤៨)
ការប្រាក់បានទទួល		៨១.៤១៣.០៧០	៣៣៤.៦០៧.៧១៨	៧១.៥៦២.៨២៨	២៩២.៤៧៧.២៧៨
ការប្រាក់បានបង់		(៣៤.៨១៧.៦៦៨)	(១៤៣.១០០.៦១៥)	(២៤.៤៣៨.០៧០)	(៩៩.៨៧៨.៣៩២)
ពន្ធលើប្រាក់ចំណូលបានបង់	៣០	(៦.៣៩៦.៧១៦)	(២៦.២៩០.៥០៣)	(៦.២៣៧.៧៥៦)	(២៥.៤៩៣.៧០៩)
ប្រាក់សោធនបុគ្គលិកបានបង់	១៨	(២៥៩.៥៦២)	(១.០៦៦.៨០០)	(៣១៨.២២៥)	(១.៣០០.៥៨៦)
ប្រាក់បំណាច់អតីតភាពការងារបានបង់	១៨	(៣៩.៤០៧)	(១៦១.៩៦៣)	(៤៥.៤១៤)	(១៨៥.៦០៧)
សាច់ប្រាក់សុទ្ធ(បានប្រើក្នុង)/ពីសកម្មភាពប្រតិបត្តិការ		១៧៦.៧៤២.៥៣១	៧២៦.៤១១.៨០១	(៩៥.៣៧១.៧៥៥)	(៣៨៩.៧៨៤.៣៦៤)
លំហូរសាច់ប្រាក់ ពីសកម្មភាពវិនិយោគ					
មូលបត្រអាចជួញដូរបាន		៥.២៣០.០០០	២១.៤៩៥.៣០០	២៥.៩៩០.០០០	១០៦.២២១.១៣០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ - មានកាលកំណត់លើសបីខែ		-	-	៤.៥០០.០០០	១៨.៣៩១.៥០០
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(១.៤២៩.១៧៣)	(៥.៨៧៣.៩០១)	(២.៨៧៦.៥០៤)	(១១.៧៩២.២៧២)
ការទិញទ្រព្យសកម្មអរូបី		(៦៨៤.៤៥២)	(២.៨១៣.០៩៨)	(៣៤២.៧៦៨)	(១.៤០០.៨៩៣)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៤៤.៧២៤	១៨៣.៨១៦	៣០.៥៥៨	១២៤.៨៩១
សាច់ប្រាក់សុទ្ធ ពីសកម្មភាពវិនិយោគ		៣.១៦១.០៩៩	១២.៩៩២.១១៧	២៧.៣០១.២៨៦	១១១.៥៨០.៣៥៦
លំហូរសាច់ប្រាក់ ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី	១៦	-	-	២៥.៦១៧.១៣០	១០៤.៦៩៧.២១០
ការទូទាត់សងប្រាក់កម្ចី	១៦	(២០.២៧៩.០៧០)	(៨៣.៣៤៦.៩៧៨)	(២៩.២៤២.៥៤៦)	(១១៩.៥១៤.២៨៦)
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(១.៧២៧.២១១)	(៧.០៩៨.៨៣៧)	(១.៥០៧.៧៨៨)	(៦.១៦២.៣៣០)
សាច់ប្រាក់សុទ្ធបានប្រើ ក្នុងសកម្មភាពហិរញ្ញប្បទាន		(២២.០០៦.២៨១)	(៩០.៤៤៥.៨១៥)	(៥.១៣៣.២០៤)	(២០.៩៧៩.៤០៦)
(តំហាយ)/កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		១៥៧.៨៩៧.៣៤៩	៦៤៨.៩៥៨.១០៣	(៧៣.២០៣.៦៧៣)	(២៩៩.១៨៣.៤១៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១១.១៤២.៩៨០)	-	១០.៦២០.៦៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	៣១	៣៨២.៧៥៨.១៣៥	១.៥៦៣.៥៦៦.៩៨០	២២៤.៨៦០.៧៨៦	៩២៥.៧៥១.៨៥៧

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ ដែលត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ មានដូចខាងក្រោម៖

- ការទិញទ្រព្យសកម្មអរូបី ដែលមិនបង់ប្រាក់ ក្នុងកំណត់សម្គាល់ ១១ និង
- ការទិញទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ ក្នុងកំណត់សម្គាល់ ៩។

កំណត់សម្គាល់ ដែលភ្ជាប់មកជាមួយ ពីទំព័រទី ១០០ ដល់ទំព័រទី ១៤១ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

➤ ១. ព័ត៌មានទូទៅ

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានចុះបញ្ជី នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដោយមានវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១០៥២៤ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០។ ធនាគារ គឺជាក្រុមហ៊ុន បុគ្គលម្ចាស់ ដែលកាន់កាប់ទាំងស្រុង ដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណ ចុះបញ្ជីអាជីវកម្ម នៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន CIMB Group Holdings Berhad ដែលបាន ចុះបញ្ជីជាក្រុមហ៊ុនសាជីវកម្មសាធារណៈ នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺផ្តល់សេវាធនាគារគ្រប់ប្រភេទ និងផ្តល់សេវាផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានទទួលអាជ្ញាប័ណ្ណប្រកប អាជីវកម្មធនាគារ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារកណ្តាល) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាល បានអនុម័តឲ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

➤ ២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាវ័ន្ត

កំណត់សម្គាល់នេះ ផ្តល់នូវបញ្ជីនៃគោលការណ៍គណនេយ្យជាសាវ័ន្ត ដែលបានប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាព គ្រប់ឆ្នាំ ដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (CIFRS)។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំ តាមវិធីសាស្ត្រថ្លៃដើម។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់ នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថា ត្រូវ ប្រមូលមកវិញ ឬត្រូវទូទាត់ ក្នុងរយៈពេលមិនលើស១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជា រយៈពេលខ្លី ហើយចំនួនដែលលើសពី ១២ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជា រយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលស្របទៅតាម CIFRS តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មាន គណនេយ្យជាក់លាក់សំខាន់ៗ។ ហើយវាក៏តម្រូវឲ្យគណៈគ្រប់គ្រង ធ្វើការវិនិច្ឆ័យ នៅក្នុងដំណើរការ នៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញ កម្រិតខ្ពស់ ឬផ្នែក ដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសាវ័ន្ត ចំពោះរបាយការណ៍ ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុ ជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ ហិរញ្ញវត្ថុ ជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នា ក្នុងការបកស្រាយ រវាង ភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុ ជាភាសាខ្មែរជាគោល។

២.២ ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ

i) ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្ម ដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មដូចខាងក្រោមលើកដំបូង ចំពោះ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣៖

- និយមន័យ នៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម CIAS 8
- ពន្ធពន្យារ ពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុល ដែលកើតពីប្រតិបត្តិការតែមួយ – វិសោធន កម្ម CIAS 12 និង
- ការលាតត្រដាងគោលការណ៍គណនេយ្យ – វិសោធនកម្ម CIAS 1 និងរបាយការណ៍ អនុវត្ត 2 នៃ CIFRS

វិសោធនកម្ម ដែលបានចុះបញ្ជីខាងលើ មិនធ្វើឲ្យមានផលប៉ះពាល់ណាមួយ ទៅលើចំនួន ដែលបានទទួលស្គាល់ ក្នុងការិយបរិច្ឆេទមុន និងមិនរំពឹងថា មានផលប៉ះពាល់ជាសាវ័ន្ត សម្រាប់ ការិយបរិច្ឆេទនេះ និងការិយបរិច្ឆេទ នាពេលអនាគត។

ii) ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលធនាគារមិនទាន់បានអនុវត្ត

ធនាគារមិនបានអនុវត្តមុនកាលកំណត់ នូវស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ ដែលត្រូវ បានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្ត សម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ទេ។ ធនាគារមិនរំពឹងថា ស្តង់ដារទាំងនេះមានផលប៉ះពាល់ជាសាវ័ន្ត លើមូលធនរបស់ ធនាគារ សម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ និងការិយបរិច្ឆេទរបាយការណ៍ នាពេលអនាគត និង ចំពោះប្រតិបត្តិការ នាពេលអនាគតខាងមុខនេះទេ។

២.៣ ការប្តូររូបិយប័ណ្ណ

i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណ សម្រាប់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់វែង ដោយ ប្រើប្រាស់រូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ការកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារប្រាក់ដុល្លារ អាមេរិកមានឥទ្ធិពលជាសាវ័ន្ត លើប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបាន បង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណ សម្រាប់បង្ហាញរបស់ធនាគារ។

ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល ដោយប្រើអត្រា ប្តូរប្រាក់ នាការបរិច្ឆេទ នៃប្រតិបត្តិការនោះ។ ចំណេញ និងខាត ពីការប្តូររូបិយប័ណ្ណ ដែលបណ្តាល មកពីការទូទាត់ តាមប្រតិបត្តិការបែបនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែល កំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់ នាដំណាច់ឆ្នាំ ត្រូវបាន ទទួលស្គាល់ ក្នុងរបាយការណ៍ចំណេញ-ខាត។

iii) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ ត្រូវបង្ហាញជាប្រាក់ រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ ជាមធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុល ដែលបានបង្ហាញ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ មូលធនភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់ថ្ងៃបិទបញ្ជី នាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូររូបិយប័ណ្ណ ទាំងអស់ ដែលកើតមកពីការប្តូរមូលធនភាគទុនិក និងទុនបម្រុង ត្រូវបានទទួលស្គាល់ផ្ទាល់ ក្នុង មូលធន ហើយលម្អៀងពីការប្តូររូបិយប័ណ្ណទាំងអស់ផ្សេងៗទៀត ត្រូវបានទទួលស្គាល់ នៅក្នុង ចំណូលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់កម្ចីការ ដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃកម្ពុជា។ គិតត្រឹម កាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំគឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤.១១០ រៀល (២០២២៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៨៧ រៀល) ហើយអត្រាប្តូរប្រាក់ថ្ងៃបិទបញ្ជីគឺ ១ ដុល្លារ អាមេរិក ស្មើនឹង ៤.០៨៥ រៀល (២០២២៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤.១១៧ រៀល)។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិត នៅធនាគារកណ្តាល និងធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញ ក្នុងការដកសាច់ប្រាក់ ក្នុងគោលបំណង នៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានកត់ត្រា តាម ថ្លៃដើមដករំលស់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ឥណទានវិបារបន្ត ត្រូវបានបង្ហាញក្នុង ប្រាក់កម្ចី ក្នុងបំណុលរយៈពេលខ្លី នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើម ដករំលស់ ដែលក្នុងនោះរួមមានសាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុ ផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យ សកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌ ក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន តាមថ្លៃដើមដករំលស់តែក្នុងករណី ដែលស្របតាមលក្ខណៈវិនិច្ឆ័យ ដូចខាងក្រោមប៉ុណ្ណោះ៖

- ទ្រព្យសកម្ម ដែលត្រូវបានកាន់កាប់ ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណង ដើម្បីប្រមូល លំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យា ដែលនាំឲ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ ប្រាក់ ដែលសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើម ដែលនៅ មិនទាន់ទូទាត់។

(ខ) ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាកាតិកម្ម ក្នុងកិច្ច សន្យា នៃឧបករណ៍ណាមួយ។ ការទិញ និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ តាមមធ្យោបាយធម្មតា ត្រូវបានទទួលស្គាល់ នាកាលបរិច្ឆេទជួញដូរ ជាកាលបរិច្ឆេទ ដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យ សកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានឈប់ទទួលស្គាល់ នៅពេលដែលសិទ្ធិ ក្នុងការទទួលបានលំហូរ សាច់ប្រាក់ ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញ ឬខាត ពីការឈប់ទទួលស្គាល់ទ្រព្យសកម្ម ហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់។

(គ) ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ តាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗ ដែលបានចំណាយផ្ទាល់ ក្នុងការទិញទ្រព្យសកម្ម ហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានវាស់វែង តាមតម្លៃសមស្រប ក្នុងចំណេញ -ខាត (FVPL)។ ចំណាយប្រតិបត្តិការ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រាតាម FVPL ត្រូវ បានកត់ត្រាជាចំណាយ ក្នុងចំណេញ-ខាត។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងភ្លាម សំវិធានធន សម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានទទួលស្គាល់ សម្រាប់ទ្រព្យសកម្ម ដែល ត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ ដែលធ្វើឲ្យមានការខាតតាមគណនេយ្យមួយ ដែលត្រូវបាន ទទួលស្គាល់ ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយ ត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានដេរីវេទីវ ត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅ ពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វា សម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុល គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រង ទ្រព្យសកម្ម និងលក្ខណៈ នៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ ឧបករណ៍បំណុលរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្ម ដែលត្រូវបានកាន់កាប់ សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះ គឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបាន វាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធន ការខាតបង់ឥណទានរំពឹងទុក ដែលបានទទួលស្គាល់។ ចំណូលការប្រាក់ ដែលបានពីទ្រព្យសកម្ម ហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូល នៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ មានប្រសិទ្ធភាព។

ចំពោះឥណទានផ្តល់ឲ្យបុគ្គលិក សម្រាប់ទិញផ្ទះ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានទទួលស្គាល់លើកដំបូង តាមតម្លៃបច្ចុប្បន្ន នៃការទូទាត់សាច់ប្រាក់ នាពេលអនាគត និងធ្វើ អប្បបរមា តាមអត្រាការប្រាក់ លើទីផ្សារនៃឥណទានប្រហាក់ប្រហែលគ្នា។ ចំនួនលម្អៀង រវាងសាច់ ប្រាក់បានបង់ និងតម្លៃបច្ចុប្បន្ន នៃសាច់ប្រាក់ត្រូវទទួល ក្នុងពេលអនាគត ត្រូវបានទទួលស្គាល់ជា បុរេប្រទានអត្ថប្រយោជន៍បុគ្គលិក ក្នុងខ្ទង់ទ្រព្យសកម្មផ្សេងៗ។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្ម សម្រាប់ ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក (ECL) តាមមូលដ្ឋានរំពឹងមើល ទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួន ដែលវាស់វែងតាមថ្លៃដើមដករំលស់ ព្រមទាំង ហានិភ័យ ដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារបន្តមិនបានដក និងហ្វាស៊ីលីតឺ ដែលអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធន សម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរបាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី៖

- ចំនួនលម្អៀង និងចំនួន ដែលបានថ្លឹងប្រូបាប ដែលត្រូវបានកំណត់ ដោយធ្វើការវាយតម្លៃ លើលទ្ធភាព ដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មាន ដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបាន ដោយពុំចាំបាច់ មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរបាយការណ៍ អំពីព្រឹត្តិការណ៍ នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍ អំពីលក្ខខណ្ឌ នាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតបង់ឥណទានរំពឹងទុក សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលវាស់វែង តាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំងឥណទានវិបារូបន៍ ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺ អាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាល ផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការ ទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី១៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទាន គួរឲ្យកត់សម្គាល់ ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាប នាការបរិច្ឆេទ រាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃ យោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី២៖ ECL ពេញមួយអាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាប នាការបរិច្ឆេទ រាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាល ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃយោងដល់របស់ទ្រព្យសកម្ម ហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី៣៖ ECL ពេញមួយអាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែង បង្ហាញពីការ ថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូល ការប្រាក់ត្រូវបានគណនា តាមចំនួនតម្លៃយោងដល់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦ បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ ត្រូវបានកត់ត្រា នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យា នៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគារ រួមមានប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើ របស់អតិថិជន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ បំណុលកតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូង តាមតម្លៃសមស្របដកចំណាយប្រតិបត្តិការ ចំពោះបំណុលហិរញ្ញវត្ថុទាំងអស់ ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុ ដែលមិនត្រូវបានបាត់ថ្នាក់ តាមតម្លៃសមស្រប ក្នុងចំណេញ-ខាត ត្រូវបាន វាស់វែង តាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ មាន ដូចជាប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ បំណុល កតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុ ត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិន ដូច្នោះទេ វាត្រូវបានព្រមព្រៀងឲ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៧ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺ អាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ ត្រូវបានវាស់វែង តាមចំនួនសំវិធានធន សម្រាប់ ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យា ផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាប ជាងអត្រាទីផ្សារទេ ឬកិច្ចសន្យា ដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬ ការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមានឥណទានវិបារូបន៍ ដែលមិនទាន់បានដកប្រាក់ និង ហ្វាស៊ីលីតឺ ដែលអាចប្រើប្រាស់ឡើងវិញ) ការខាតបង់ឥណទានរំពឹងទុក ត្រូវបានទទួលស្គាល់ជា សំវិធានធន (ដែលត្រូវបានដាក់បង្ហាញ ក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះ កិច្ចសន្យា ដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យា ដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារ មិនអាចកំណត់ការខាតបង់ឥណទានរំពឹងទុក ដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទាន ដែលមិន ទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នា ក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីដែលការខាត បង់ឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួនតម្លៃយោងដុលរបស់ឥណទាន នោះការខាតបង់ឥណទាន រំពឹងទុកត្រូវបានទទួលស្គាល់ជាសំវិធានធន។

កិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណា ដែលតម្រូវឲ្យអ្នកចេញផ្សាយ ការធានា ធ្វើការទូទាត់ជាក់លាក់មួយ ដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ ដែល កើតមានឡើង ដោយសារកូនបំណុលណាមួយ មិនបានសងបំណុល នៅពេលដល់ថ្ងៃកំណត់ ដោយ អនុលោមទៅតាមលក្ខខណ្ឌ នៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវ បានផ្តល់ឲ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសអតិថិជន ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូង ក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃ សមស្រប នាការបរិច្ឆេទផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀង តាមលក្ខខណ្ឌស្ម័គ្រចិត្ត ស្មើភាពគ្នា ហើយតម្លៃបុព្វលាភ ដែលបានព្រមព្រៀង មានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ច ក្នុងការធានា។ បុព្វលាភ ដែលនឹងត្រូវទទួលបាន នាពេលអនាគត មិនត្រូវបានទទួលស្គាល់ទេ។ បន្ទាប់មក កិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ ត្រូវបានវាស់វែង តាមចំនួនណាមួយ ដែលខ្ពស់ជាងគេ រវាង ចំនួនដែលត្រូវបានកំណត់ ដោយផ្អែកទៅតាមគំរូការខាតបង់ឥណទានរំពឹងទុក ក្រោម CIFRS 9 ស្តីពី ឧបករណ៍ហិរញ្ញវត្ថុ និងចំនួន ដែលត្រូវបានទទួលស្គាល់លើកដំបូង ដកនឹងចំនួនប្រាក់ចំណូលបង្គរ ដែលត្រូវបានទទួលស្គាល់ ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពីប្រាក់ចំណូល ពីកិច្ចសន្យា ជាមួយអតិថិជន ទៅតាមភាពសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ ដោយផ្អែកទៅតាមបទពិសោធន៍ នៃប្រតិបត្តិការប្រហាក់ប្រហែល គ្នា និងប្រវត្តិនៃការខាតបង់ ក្នុងគ្រាកន្លងមក និងប្រកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោយហិយ ដែលរកបាន ត្រូវបានទទួលស្គាល់ តាមមូលដ្ឋានថេរ អាស្រ័យទៅតាម អាយុកាលនៃការធានានោះ។

កំណើនបំណុល ដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍ នៅក្នុងចំណេញ-ខាត ក្នុង ខ្ទង់ចំណាយប្រតិបត្តិការ។

២.៨ ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ ពីកាត់កងត្រូវបានរាយការណ៍ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមាន សិទ្ធិតាមផ្លូវច្បាប់ ក្នុងការកាត់កងចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ ហើយធនាគារមានបំណង នឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងកត់ត្រាទ្រព្យសកម្ម និងទូទាត់បំណុល ក្នុង ពេលដំណាលគ្នា។

២.៩ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រា តាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ ដែល បណ្តាលមកពីការថយចុះតម្លៃ។ ថ្លៃដើម រួមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយ ក្នុងការ ទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោង នៃទ្រព្យនោះ ឬត្រូវបាន ទទួលស្គាល់ជាទ្រព្យដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថា ផល ប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមក ក្នុងធនាគារ ហើយថ្លៃដើម នៃ ទ្រព្យនោះអាចត្រូវបានវាស់វែងគួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយ បើការជួសជុល និង ការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុក នៅក្នុងចំណេញ-ខាត ក្នុងឆ្នាំហិរញ្ញវត្ថុ ដែល ប្រតិបត្តិការនោះកើតឡើង។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

ការងារកំពុងដំណើរការ មិនត្រូវបានដករំលស់ទេ។ ការដករំលស់ លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្មនីមួយៗ និងទៅតាមអត្រាប្រចាំឆ្នាំ ដូចខាងក្រោម៖

អត្រារំលស់	
ការកែលម្អលើទ្រព្យសកម្ម	២០% ឬ ចំនួននៃកិច្ចសន្យាជួល ប្រសិនបើវាខ្លីជាង
បរិក្ខារការិយាល័យ	១០% ទៅ ២០%
បរិក្ខារកុំព្យូទ័រ	២០% ទៅ ៣៣%
យានយន្ត	២០%

ការដករំលស់ លើការងារកំពុងដំណើរការ ចាប់ផ្តើមឡើង នៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់ សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមភាពសមស្រប នាដំណាច់កាលបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោង នៃទ្រព្យសកម្មណាមួយ លើសពីតម្លៃ ដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយ ឲ្យនៅត្រឹមតម្លៃប៉ាន់ស្មាន ដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាត ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោង ហើយត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត។

២.១០ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ ដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍ តាមថ្លៃដើមដករំលស់បង្គរ និងការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រ ដែលបានទិញ ត្រូវបានធ្វើមូលធនកម្ម តាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះ មកប្រើប្រាស់។ ថ្លៃដើមត្រូវបានដករំលស់ក្នុងរយៈពេលបីឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ លើកលែងតែអាជ្ញាប័ណ្ណ សម្រាប់កម្មវិធីធនាគារ ដែលមានអាយុកាលប្រើប្រាស់ដប់ឆ្នាំ។

ការងារកំពុងដំណើរការ មិនត្រូវបានដករំលស់ទេ។ ចំណាយនានា ពាក់ព័ន្ធនឹងការថែរក្សាទ្រព្យសកម្មអរូបី ត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១១ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណា ដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចម្បងបង្ហាញថា តម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀង រវាងតម្លៃយោង នៃទ្រព្យនោះ ធៀបជាមួយតម្លៃ ដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណា ដែលខ្ពស់ជាងតម្លៃ រវាងតម្លៃសមស្រប នៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វា ដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុង ពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាព ក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទ ដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញ នៃការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត ទៅតាមចំនួនតម្លៃយោង នៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោង ដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានទទួលស្គាល់ការខាត ដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២ ភតិសន្យា

ធនាគារជាតិអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃ ថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារ នៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថា ជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិ ក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្ម ដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយ ជាថ្មីនឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ ក្នុងកិច្ចសន្យាជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើថ្លៃឈ្នួល ដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌ ក្នុងភតិសន្យា ត្រូវបានចរចាឡើងវិញ តាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឲ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យា ដែលត្រូវបានកាន់កាប់ ដោយភាគីម្ចាស់ជួលនោះទេ។ ទ្រព្យសកម្ម ដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យា ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធនាកាលបរិច្ឆេទ ដែលទ្រព្យសកម្ម ដែលបានជួល មានភាពរួចរាល់ សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុល ដែលកើតពីភតិសន្យា ត្រូវបានវាស់វែងជាដំបូង តាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(i) បំណុលភតិសន្យា

បំណុលភតិសន្យា រួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធ នៃការទូទាត់ភតិសន្យាថេរ (រួមទាំងការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗ សម្រាប់ការជួល ដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យា ដែលត្រូវធ្វើឡើងក្រោមជម្រើស ដែលអាចពន្យារពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូល នៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យា ត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាដាក់ស្តែង ក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បាន ដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ អត្រាកំណើនប្រាក់កម្ចីរបស់ភាគីអ្នកជួលត្រូវបានប្រើប្រាស់ ហើយវាគឺជាអត្រា ដែលភាគីអ្នកជួលនីមួយៗ ត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្ម ដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នា ជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចធ្វើទៅបាន ដោយប្រើហិរញ្ញប្បទានភាគីទីបី ដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យា ត្រូវបានបែងចែក រវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត ក្នុងរយៈពេល នៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរ តាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលភតិសន្យា ដែលនៅសល់ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់ នៃបំណុលភតិសន្យា ដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយ ដែលបានធ្វើឡើង នៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តផ្សេងៗ ដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយ សម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ជាទូទៅ ត្រូវបានដករំលស់ តាមមូលដ្ឋានរំលស់ចេរ លើរយៈពេលណាមួយ ដែលខ្លីជាងគេ រវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងដាក់លាក់ដ៏សមហេតុផល ក្នុងការទិញ នោះទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់នោះ ត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់បង្គរ និងការខាត ដែលបណ្តាលមកពីការថយចុះតម្លៃបង្គរ ប្រសិនបើមាន និងធ្វើនិយ័តកម្ម នូវចំនួនបំណុលភតិសន្យា ដែលវាស់វែងឡើងវិញ។

(iii) ការទូទាត់ភតិសន្យា ក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានា ដែលពាក់ព័ន្ធនឹងភតិសន្យា ដែលមានរយៈពេលខ្លី ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត តាមមូលដ្ឋានចេរ អាស្រ័យទៅតាមរយៈពេល នៃភតិសន្យា។ ភតិសន្យា ដែលមានរយៈពេលខ្លី រួមមានការជួលទីតាំង សម្រាប់ទូ ATM។

២.១៣ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធ លើប្រាក់ចំណូល គឺជាចំនួនប្រាក់ពន្ធ ដែលត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ដោយផ្អែកទៅតាមអត្រាពន្ធ លើប្រាក់ចំណូល ដែលចូលជាធរមាន និងធ្វើនិយ័តកម្ម ទៅតាមបម្រែបម្រួលពន្ធនានា ជាទ្រព្យសកម្ម និងពន្ធនានាជាបំណុល ដែលបណ្តាលឲ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធ ដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរបាយការណ៍ នៅក្នុងប្រទេស ដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធនានាត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្ន រវាងមូលដ្ឋានពន្ធ នៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធនានាត្រូវបានកំណត់ ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរបាយការណ៍។

ពន្ធនានាជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថា នឹងមានប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគត សម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធនានាជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធ ត្រូវបានកត់ត្រា។

ពន្ធនានាជាទ្រព្យសកម្ម ត្រូវបានកាត់កង ជាមួយនឹងពន្ធនានាជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំ ជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើវាទាក់ទងនឹងពន្ធលើប្រាក់ចំណូល ដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធនានា ត្រូវបានទទួលស្គាល់ នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗ ដែលបានទទួលស្គាល់ផ្ទាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ ក្នុងមូលធនដែរ។

២.១៤ សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់ នៅពេលដែលមានភាពពិត តាមផ្លូវច្បាប់ ឬភាពពិតប្រយោល ដែលជាលទ្ធផល នៃព្រឹត្តិការណ៍ ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឲ្យមានការចំណាយធនធាន ដើម្បីទូទាត់ភាពពិតនោះ ហើយចំនួនទឹកប្រាក់ ត្រូវបានប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

នៅពេលដែលមានភាពពិតស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញ ដើម្បីទូទាត់ភាពពិតនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់ នៃភាពពិតទាំងមូល។ សំវិធានធន ត្រូវបានទទួលស្គាល់ ទោះបីជាកម្រិត នៃលំហូរចេញ ដើម្បីទូទាត់ភាពពិតនោះមានចំនួនតូចក៏ដោយ។

សំវិធានធន ត្រូវបានគណនា តាមតម្លៃបច្ចុប្បន្ន នៃចំណាយ ដែលត្រូវទូទាត់ភាពពិតនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃសាច់ប្រាក់ គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗ នៃភាពពិតនោះ។ ការកើនឡើងនៃសំវិធានធន ដោយសារពេលវេលា ដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានវាស់វែងលើកដំបូង តាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការកើនឡើង ហើយបន្ទាប់មក វាត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

២.១៦ បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំ ត្រូវបានវាស់វែងលើកដំបូង តាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការកើនឡើង ហើយបន្ទាប់មក វាត្រូវបានវាស់វែង តាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

២.១៧ អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ត្រូវបានកត់ត្រាបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។

ii) ប្រាក់សោធន

ធនាគារបង់ភាគទានប្រចាំខែជាប្រាក់សោធន តាមរបបភាគទានជាភាគព្វកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាល នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានភាពពិតប្រាកដប្រជានៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយ អត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

iii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិសោធនកម្ម លើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំ ស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាសនេះ អង្គភាពនីមួយៗ តម្រូវឲ្យទូទាត់ប្រាក់បំណាច់អតីតភាពការងារឲ្យបុគ្គលិក ដែលមានកិច្ចសន្យាការងារមិនមានចំណាត់ការដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមាន ក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ ក្នុងឆ្នាំនីមួយៗ គិតជាមធ្យមដែលត្រូវទូទាត់រៀងរាល់ ៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួកស្មើនឹង ១៥ថ្ងៃ នៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងារ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារ ជាមួយធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក គឺអាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែ នៃប្រាក់បៀវត្សរ៍ដុលជាមធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឲ្យចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងខែធ្នូ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំ ដែលបុគ្គលិកបានបម្រើការងារឲ្យធនាគារ។

ធនាគារ ស៊ីអាយអិចប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជា អត្ថប្រយោជន៍បុគ្គលិក រយៈពេលវែង ក្រៅពីអត្ថប្រយោជន៍ ដែលត្រូវទូទាត់ ក្នុងរយៈពេល១២ខែបន្ទាប់។ បំណុលប្រាក់ បំណាច់អតីតភាពការងាររំពួក ត្រូវបានកត់ត្រា តាមតម្លៃបច្ចុប្បន្ន នៃភាគព្វកិច្ច ដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មាន ឲ្យបានកាន់តែល្អនូវតម្លៃចុងក្រោយ ដែលធនាគារត្រូវបង់ឲ្យបុគ្គលិក ជាថ្នូរនឹងការបម្រើការងារឲ្យ ធនាគារ ក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ន នៃការបើកប្រាក់បំណាច់អតីតភាព ការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ប៉ាន់ស្មាន ដែលត្រូវទូទាត់ នាពេល អនាគត ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្ម ដែលមានគុណភាពខ្ពស់ នៃរូបិយប័ណ្ណរបស់ បំណុលនោះ។

iv) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ប្រាក់សោធនបុគ្គលិក

ធនាគារបានកត់ត្រាប្រាក់សោធនបុគ្គលិក សម្រាប់ជាអត្ថប្រយោជន៍ ដល់បុគ្គលិកពេញសិទ្ធិ ទាំងអស់។ ទាំងនិយោជិត និងនិយោជក បង់វិភាគទាន ៥% នៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក ម្នាក់ៗ។ បុគ្គលិក ដែលបានបម្រើការងាររយៈពេលបីឆ្នាំ ឬតិចជាងនេះ នៅពេលលាយបំបែកការងារ ឬចូលនិវត្ត នឹងទទួលបានត្រឹមតែវិភាគទានបង្ករបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកបុគ្គលិក ដែលបាន បម្រើការងារលើសពីរយៈពេលបីឆ្នាំ នៅពេលលាយបំបែកការងារ ឬចូលនិវត្ត នឹងទទួលបានទាំង វិភាគទានរបស់ពួកគេផង និងរបស់ធនាគារផង។

មូលនិធិនេះ ត្រូវបានរក្សាទុក ក្នុងគណនីធនាគារ ដោយឡែកសម្រាប់បុគ្គលិកម្នាក់ៗ ប៉ុន្តែ ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារ។ ធនាគារផ្តល់ការប្រាក់ ទាំងចំពោះវិភាគទានរបស់ធនាគារ និងវិភាគទានរបស់បុគ្គលិក តាមអត្រាការប្រាក់របស់ប្រាក់បញ្ញើមានកាលកំណត់ ១២ខែ។ ចំណាយ វិភាគទាន (៥% ពីធនាគារ) ត្រូវបានកត់ត្រា ក្នុងចំណេញ-ខាត តាមមូលដ្ឋានប្រចាំខែ។

v) អត្ថប្រយោជន៍ សម្រាប់ការទូទាត់ ផ្នែកតាមភាគហ៊ុន

CIMB Group Holdings Berhad (CIMBGH) បានបង្កើតផែនការលើកទឹកចិត្តរយៈពេល វែង (LTIP) ដែលចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ ដែលរួមមានផែនការជម្រើសភាគហ៊ុនរបស់ បុគ្គលិក (ESOS) និងផែនការអំណោយភាគហ៊ុន (SGP)។

ផែនការ LTIP ត្រូវបានផ្តល់ឲ្យបុគ្គលិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ធនាគារ និងជាផែនការទូទាត់ ដោយភាគហ៊ុន។ ចំណាយប្រតិបត្តិការទូទាត់ តាមភាគហ៊ុន ត្រូវបានទទួល ស្គាល់ ក្នុងកំណើនមូលធន អាស្រ័យទៅតាមលទ្ធផល និង/ឬ លក្ខខណ្ឌការងារ ដែលបានបំពេញ និងបញ្ចប់ទៅវិញ នៅពេលធនាគារបានប្រគល់ប្រាក់រង្វាន់ឲ្យបុគ្គលិករួច។ តម្លៃសមស្រប នៃការ បម្រើការងាររបស់បុគ្គលិក ដែលទទួលបាន ជាថ្នូរនឹងការផ្តល់ភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ត្រូវ បានទទួលស្គាល់ជាចំណាយ ក្នុងចំណេញ-ខាត ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ផ្នែកទៅតាម ចំនួនភាគហ៊ុនប៉ាន់ស្មាន និង/ឬ ជម្រើសភាគហ៊ុនដ៏ល្អបំផុត ដែលរំពឹងថាត្រូវប្រគល់ នាការិយបរិច្ឆេទ ផ្តល់អត្ថប្រយោជន៍។

ចំនួនសរុប ដែលត្រូវបានចំណាយ ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ត្រូវបានកំណត់ដោយ យោងទៅតាមតម្លៃសមស្រប នាការិយបរិច្ឆេទបានផ្តល់ភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន។ លក្ខខណ្ឌ ផ្តល់ភាគហ៊ុនមិនផ្អែកតាមទីផ្សារ ត្រូវបានរួមបញ្ចូល នៅក្នុងការសន្មត ចំពោះចំនួនភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ដែលរំពឹងថាត្រូវប្រគល់។ នាដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារ បានកែប្រែការប៉ាន់ស្មានរបស់ខ្លួន ចំពោះការប៉ាន់ស្មានចំនួនភាគហ៊ុន និង/ឬ ជម្រើសភាគហ៊ុន ដែល រំពឹងថាត្រូវប្រគល់ ដោយផ្អែកទៅតាមលក្ខខណ្ឌ ក្នុងការផ្តល់អត្ថប្រយោជន៍។ ផលប៉ះពាល់ណាមួយ នៃការកែប្រែនេះ ចំពោះការប៉ាន់ស្មាន ដែលត្រូវបានធ្វើឡើងពីដំបូង ត្រូវបានទទួលស្គាល់ នៅក្នុង របាយការណ៍ចំណេញ-ខាត នូវចំនួនស្មើគ្នានឹងចំនួននិយ័តកម្ម នៅក្នុងមូលធន។ នៅពេលដែល ទឹកប្រាក់រង្វាន់ នៃការរៀបចំការទូទាត់ ផ្អែកតាមភាគហ៊ុនមានលក្ខខណ្ឌផ្តល់ ដែលមានចំណាត់ថ្នាក់ ចំណែកតូចៗនីមួយៗ ត្រូវបានទទួលស្គាល់ជាចំនួនប្រាក់រង្វាន់ដាច់ដោយឡែក ដូចនេះតម្លៃសមស្រប របស់ចំណែកតូចៗនោះ ត្រូវបានទទួលស្គាល់ ក្នុងរយៈពេលផ្តល់ភាគហ៊ុននោះ។

ធនាគារប៉ាន់ស្មានតម្លៃសមស្រប នៃជម្រើស ដោយប្រើវិធីសាស្ត្រ Black-Scholes model។ វិធីសាស្ត្រនេះតម្រូវឲ្យមានធាតុចូល ដូចជាតម្លៃកំណត់តម្លៃភាគហ៊ុន នាពេលបច្ចុប្បន្ន ពេលវេលា ហួសកំណត់ អត្រាការប្រាក់ ដែលគ្មានហានិភ័យ និងភាពប្រែប្រួលបង្គាប់ នៃជម្រើសនោះ។

នៅពេលដែលមានការកែប្រែផែនការទូទាត់ ផ្អែកតាមភាគហ៊ុនកើតឡើងតម្លៃសមស្រប នៅ កាលបរិច្ឆេទផ្តល់ភាគហ៊ុន នៅតែត្រូវបានទទួលស្គាល់ជាបន្ត រួមជាមួយនឹងតម្លៃបន្ថែមណាមួយ ដែល កើតឡើង នៅកាលបរិច្ឆេទនៃការកែប្រែនោះ ប្រសិនបើលក្ខខណ្ឌមិនមែនទីផ្សារត្រូវបានបំពេញ។

២.១៨ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឲ្យគណនាសំវិធានធនតាមច្បាប់ អនុលោម ទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សាកលវិទ្យាល័យលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ និងសាកលវិទ្យាល័យលេខ ៨៧-០២១-០៣១៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពីចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធន លើអ៊ុយប៊ែរមិន។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាង ការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ «ការបំពេញបន្ថែម - topping up» នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញ នៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបាន កត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនស្មើគ្នា ឬទាប ជាងការថយចុះតម្លៃបង្ក ដែលផ្អែកតាម CIFRS 9។ ទុនបម្រុងតាមច្បាប់ ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឲ្យរួមបញ្ចូល នៅក្នុងការគណនា មូលនិធិផ្ទាល់សុទ្ធទេ។

២.១៩ ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់ ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវ បានទទួលស្គាល់ ក្នុងចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រ ការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រ ក្នុងការគណនាថ្លៃដើមដករំលស់ នៃទ្រព្យ សកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រ ក្នុងការបែងចែកចំណូលការប្រាក់ ឬ ចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រា ដែលធ្វើ អប្បបរមាជាតម្លៃ ចំពោះការទូទាត់សាច់ប្រាក់ ឬបង្កាន់ដៃទទួលបានប្រាក់ប៉ាន់ស្មាន នាពេលអនាគត ក្នុងរយៈពេល នៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយ ដែលខ្លីជាង ទៅតាមភាពសមស្រប ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅ ពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រាលំហូរតូចៗ ក្នុងកិច្ចសន្យាទាំងអស់ នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយ ផ្ទាល់ ទៅលើឧបករណ៍នោះ នឹងវាជាផ្នែកមួយ នៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជា ការខាតឥណទាន នាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្ត នូវអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃ យោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃ ដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រា ការប្រាក់មានប្រសិទ្ធភាព សម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្ត ចំពោះ ថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទាន ដែលមានការ ថយចុះតម្លៃមួយផ្នែកធំ (ឬ «ដំណាក់កាលទី ៣») ដែលចំណូលការប្រាក់ ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កង ជាមួយនឹងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក)។

២.២០ ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសា ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូ លក្ខខណ្ឌទាំងអស់ (ភាគព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរ ក្នុង ពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបាន ផ្តល់ឲ្យ ត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូល ដែលជាផ្នែក នៃអត្រា ការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្ម ទៅលើ អត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

២.២១ ការបង្កត់ត្រាលេខ

ចំនួនទឹកប្រាក់ជាប្រាក់រៀលទាំងអស់ ដែលត្រូវបានលាតត្រដាង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង កំណត់សម្គាល់ ត្រូវបានបង្កត់ត្រីមខ្លះៗដូចតទៅនេះ។

➤ ៣. ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មត ដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផល នៃការប៉ាន់ស្មានគណនេយ្យ កម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឲ្យមាតិកាព័ត៌មាន នៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រដាត់លាក់សំខាន់ៗ ដែលជាធាតុធ្វើឲ្យមានការប៉ះពាល់ជាសារវន្ត ចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វា ចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មត ចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

i) សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់

សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមថ្លៃដើមដករំលស់ តម្រូវឲ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ច នាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឲ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖

- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណង ដើម្បីវាស់វែង ECL
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យ ចំពោះកំណើនហានិភ័យឥណទានអតិថិជន ដែលមានកំណើនហានិភ័យជាសារវន្ត (SICR)
- អនុវត្តការសន្មត និងការវិភាគ លើលំហូរសាច់ប្រាក់ នាពេលអនាគតរំពឹងទុក និងព័ត៌មានដែលព្យាករណ៍អនាគត
- អនុវត្តវិធីសាស្ត្របន្ថែមរបស់គណៈគ្រប់គ្រង ដើម្បីចាប់យកនូវវិវត្តន៍ថ្មីៗ ដែលមិនមាននៅក្នុងគំរូ ECL ដែលមានស្រាប់។
- អនុវត្តវិធីសាស្ត្រមិនមែនបច្ចេកទេស ចំពោះ ECL ដោយពិចារណាបន្ថែមលក្ខណៈវិនិច្ឆ័យផ្នែកគុណភាពបន្ថែម សម្រាប់ SICR ចំពោះឥណទាន ដែលត្រូវបានរៀបចំឡើងវិញដោយសារផលប៉ះពាល់ នៃកូវីដ-១៩ ដែលមិនត្រូវបានរួមបញ្ចូល នៅក្នុងគំរូ ECL ដែលមានស្រាប់។

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចការទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយ ដែលប្រើប្រាស់ការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើប្រាស់ ក្នុងការកំណត់ចំណាយចុងក្រោយ សម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ រួមមានអត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បហារ។ បម្រែបម្រួលណាមួយ ក្នុងការសន្មត

iii) លក្ខខណ្ឌភតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌភតិសន្យា គណៈគ្រប់គ្រង ពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ ដែលបង្កើតឲ្យមានការលើកទឹកចិត្ត ផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើស ក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬរយៈពេលបន្ទាប់ពីជម្រើសបញ្ចប់ការជួល) ត្រូវបានរួមបញ្ចូល នៅក្នុងលក្ខខណ្ឌភតិសន្យា ប្រសិនបើភតិសន្យានោះមានភាពជាក់លាក់សមហេតុផល សម្រាប់ការបន្តការជួល (ឬមិនបញ្ចប់តែប៉ុណ្ណោះ)។

➤ ៤. សាច់ប្រាក់ក្នុងដៃ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៤៣.៩៨១.៥៩០	១៧៩.៦៦៤.៧៩៥	៤៧.៤១១.៧៥៩	១៩៥.១៩៤.២១២
ប្រាក់រៀល	៧.០៣១.៩៥៥	២៨.៧២៥.៥៣៦	៦.១៦២.៨៥៥	២៥.៣៧២.៤៧៤
	៥១.០១៣.៥៤៥	២០៨.៣៩០.៣៣១	៥៣.៥៧៤.៦១៤	២២០.៥៦៦.៦៨៦

➤ ៥. ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	៥៨.៧២៩.៩៩០	២៣៩.៩១២.០០៩	៩២.១៥០.៩៧៦	៣៧៩.៣៨៥.៥៦៨
គណនីទូទាត់	១៥.៥៦១.២២៨	៦៣.៥៦៧.៦១៦	៦២៥.១៥៤	២.៥៧៣.៧៥៩
មូលបត្រអាចជួញដូរបាន (i)	៧.៨០៤.៣៣៤	៣១.៨៨០.៧០៥	២៨.១២៩.៩៧០	១១៥.៨១១.០៨៧
	៨២.០៩៥.៥៥២	៣៣៥.៣៦០.៣៣០	១២០.៩០៦.១០០	៤៩៧.៧៧០.៤១៤

(i) ធនាគារបានតម្កល់មូលបត្រអាចជួញដូរបាន (NCDs) ដែលមានទឹកប្រាក់ចំនួន ៧.៨០៤.៣៣៤ ដុល្លារអាមេរិក (៣១ ធ្នូ ២០២២៖ ៧.៧៩៦.១៩០ ដុល្លារអាមេរិក) ជាមួយធនាគារកណ្តាល ជាទ្រព្យបញ្ចាំលើហ្វាស៊ីលីត៍ សម្រាប់ទូទាត់។ ធនាគារមិនមានមូលបត្រអាចជួញដូរបាន នៅធនាគារកណ្តាល ដែលត្រូវបានដាក់ជាទ្រព្យបញ្ចាំ ចំពោះប្រាក់កម្ចី លើប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) ទេ (៣១ ធ្នូ ២០២២៖ ៥.៣២៩.៧៩៨ ដុល្លារអាមេរិក) (កំណត់សម្គាល់ ១៦)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍ ចំពោះហ្វាស៊ីលីត៍ សម្រាប់ការទូទាត់នេះនៅឡើយទេ។

អត្រាការប្រាក់ប្រចាំឆ្នាំ នៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០២៣	២០២២
គណនីចរន្ត	0%	0%
គណនីទូទាត់	0%	0%
មូលបត្រអាចជួញដូរបាន	0,០៨% - ៣,២៣%	0,០៧% - ៣,២៣%

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➡ របាយការណ៍ប្រចាំឆ្នាំ២០២៣

➤ ៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
នៅធនាគារក្នុងប្រទេស៖				
ប្រាក់បញ្ញើមានកាលកំណត់	២៩.៧៨៣.៣៣៤	១២១.៦៦៤.៩១៩	១៨.០៧៦.២៧៤	៧៤.៤២០.០២០
គណនីចរន្ត	១.៣៤៩.៣៨០	៥.៥១២.២១៧	៩៨៨.៦៦០	៤.០៧០.៣១៣
គណនីសន្សំ	២.០០៤.៦១៥	៨.១៨៨.៨៥២	២.១៩២.៣៨២	៩.០២៦.០៣៧
	៣៣.១៣៧.៣២៩	១៣៥.៣៦៥.៩៨៨	២១.២៥៧.៣១៦	៨៧.៥១៦.៣៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
នៅធនាគារក្រៅប្រទេស៖				
ប្រាក់បញ្ញើមានកាលកំណត់	២១៥.៤៧៥.៦១២	៨៨០.២១៧.៨៧៥	៣៧.៨១៥.៧១៤	១៥៥.៦៨៧.២៩៥
គណនីចរន្ត	៨.៨៤០.៤៣១	៣៦.១១៣.១៦២	៤.៤៣៧.០១២	១៨.២៦៧.១៧៨
	២២៤.៣១៦.០៤៣	៩១៦.៣៣១.០៣៧	៤២.២៥២.៧២៦	១៧៣.៩៥៤.៤៧៣
ដក៖ សំវិធានធនការខាត				
គណនានៃរំពឹងទុក	(១៧៦.០៤៧)	(៧១៩.១៥២)	(១៣.៣១០)	(៥៤.៧៩៧)
	២២៧.២៧៧.៣២៥	១.០៥០.៩៧៧.៨៧៣	៦៣.៤៤៦.៧៣២	២៦១.៤១៦.០៤៦

អត្រាការប្រាក់ប្រចាំឆ្នាំ នៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	២០២៣	២០២២
គណនីចរន្ត	0,00% - 0,00%	0,00% - 0,៣៥%
គណនីសន្សំ	១,២៥%	១,២៥%
ប្រាក់បញ្ញើមានកាលកំណត់	៣,២០% - ៥,៦២%	១,៣០% - ៦,២៥%

➤ ៧. ឥណទាន និងបុរេប្រទាន វាស់វែងតាមថ្លៃដើមដករំលស់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានរយៈពេលវែង	៤៨២.១១៣.៥៣៧	១.៩៦៩.៤៣៣.៧៩៨	៥៥៤.៥៥១.៤៦២	២.២៨៣.០៨៨.៣៦៩
ឥណទានទិញគេហដ្ឋាន	២៤៣.១៦២.៣២៥	៩៩៣.៣១៨.០៩៨	២៥១.៣៨០.៣៦៤	១.០៣៤.៩៣២.៩៩៩
ឥណទានវិបារូបន៍	១២៥.១៧២.៩៣៣	៥១១.៣៣១.៤៣១	១១៩.៦៤១.០៩៧	៤៩២.៨៦២.៣៩៦
សក្ខីបត្រឥណទាន				
ធំឡើងទុកចិត្ត	៤៨.៥៣៥.០៥៧	១៩៨.២៦៥.៧០៨	៥៦.៨៨៤.៣៦០	២៣៤.១៩២.៩១០
ឥណទាន ដែលអាច				
ប្រើឡើងវិញបាន	២៣.២៥៩.១៣៩	៩៥.០១៣.៥៨៣	២៨.៧១៨.៤០៤	១១៨.២៣៣.៦៦៩
ឥណទានរយៈពេលខ្លី	១៣.៦៧៤.៨៤១	៥៥.៨៦១.៧២៥	១.៩៩២.៧៧១	៨.២០៤.២៣៨
ឥណទានយានយន្ត	១០.៣៥៧.៩៨៤	៤២.៣១២.៣៦៥	៨.០៣១.៨១០	៣៣.០៦៦.៩៦២
ប័ណ្ណឥណទាន	១.៩៥៤.៥៨១	៧.៩៨៤.៤៦៣	១.៤៤៩.៣៥៣	៥.៩៦៦.៩៨៦
ឥណទានបុគ្គល	១.៣៧៥.៦២០	៥.៦១៩.៤០៨	១.៥៨៨.២៧៨	៦.៥៣៨.៩៤១
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០
ដក៖ សំវិធានធន សម្រាប់				
ការខាតឥណទាន				
រំពឹងទុក (ក)	(៤.៧៧១.៣៤៣)	(១៩.៤៩០.៩៣៦)	(៤.៧៨០.៦៨៦)	(១៩.៦៨២.០៨៤)
ឥណទានសុទ្ធសរុប	៩៤៤.៨៣៤.៦៧៤	៣.៨៥៩.៦៤៩.៦៤៣	១.០១៩.៤៥៧.២១៣	៤.១៩៧.១០៥.៣៤៦

(ក) សំវិធានធនការខាតឥណទានរំពឹងទុក

សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក តាមដំណាក់កាល មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី១)	២.៦១១.៧០៧	១០.៦៦៨.៨២៣	៣.០២២.២៣៣	១២.៤៤២.៥៣៣
ECL ពេញមួយអាយុកាល				
- មិនថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី២)	៦០៨.១៩៤	២.៤៨៤.៤៧២	១៦៩.៤៣៧	៦៩៧.៥៧២
ECL ពេញមួយអាយុកាល				
- ថយចុះតម្លៃឥណទាន				
(ដំណាក់កាលទី៣)	១.៥៥១.៤៤២	៦.៣៣៧.៦៤១	១.៥៨៩.០១៦	៦.៥៤១.៩៧៩
	៤.៧៧១.៣៤៣	១៩.៤៩០.៩៣៦	៤.៧៤០.៦៨៦	១៩.៦៨២.០៨៤

(ខ) វិភាគតាមប្រភេទអាជីវកម្ម

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានទិញគេហដ្ឋាន	២៤៣.២២៩.០៤១	៩៩៣.៥៩០.៦៣២	២៥១.៧៦៤.៤៧៤	១.០៣៦.៥១៤.៣៣៩
លក់ដុំ និងលក់រាយ	១៨៣.៨០៥.៨៣៥	៧៩០.៨៤៦.៨៣៦	២០៣.៦៣៣.២៣៥	៨៣៨.៣៥៨.០២៨
នាំចូល និងនាំចេញ	១៣៦.៦៨៤.១៥៧	៥៥៨.៣៥៤.៧៨១	១៥៧.០២៩.១៤១	៦៤៦.៤៨៨.៩៧៣
ផលិតកម្ម	៧៥.២៨៣.៩៦៨	៣០៧.៥៣៥.០០៩	៧៣.៥៩៥.៤៦៣	៣០២.៩៩២.៥២១
សំណង់	៥៧.៥៦៤.០២១	២៣៥.១៤៩.០២៦	៥០.១១៣.៨០២	២០៦.៣១៨.៥២៣
គ្រឹះស្ថានហិរញ្ញវត្ថុ	៥៣.០៦១.៣៣៥	២១៦.៧៥៥.៥៥៣	៧០.៨១៣.៨៧៣	២៩១.៥៤០.៧១៥
សេវាមិនមែន				
ហិរញ្ញវត្ថុផ្សេងៗ	៣៨.៦៤៧.៦៩៣	១៥៧.៨៧៥.៨២៦	៦៣.៩៨៦.៥៤២	២៦៣.៤៣២.៥៩៣
ហិរញ្ញវត្ថុ ធានារ៉ាប់រង				
អចលនទ្រព្យ				
និងសេវាអាជីវកម្ម	៧៩.៩៤១.៥៥៩	៣២៦.៥៦១.២៦៩	៧៨.៤៩៧.៤៨២	៣២៣.១៧៤.១៣៣
ការដឹកជញ្ជូន ឃ្លាំងទំនិញ				
និងទំនាក់ទំនង	២៦.០៦៦.៤៨៨	១០៦.៤៨១.៥២២	២៨.៣០៦.៨៦៩	១១៦.៥៣៩.៣៨០
អគ្គិសនី ហ្គាស				
និងទឹកស្អាត	៩.៩១១.៣៩៨	៤០.៤៨៨.០៦១	៧.៥៥៣.០៦៨	៣១.០៩៥.៩៨១
កសិកម្ម	២.២៦០.៧៩៥	៩.២៣៥.៣៤៨	១.៩៤២.៤៣០	៦.៣៥០.១៨៤
ផ្សេងៗ	៤៣.១៤៩.៧៨៧	១៧៦.២៦៦.៧១៦	៣៧.៤០១.៥២០	១៥៣.៩៨២.០៦០
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនដុល	៩១៨.៨៣៨.៧២២	៣.៧៥៣.៤៥៦.១៧៩	៩៨១.៣២៣.៦១០	៤.០៤០.១០៩.៣០២
ចំនួនដែលមានហានិភ័យ				
ពេលមិនសង	៩៧៨.០៥៩.៨៨៥	៣.៩៩៥.៣៧៤.៦៣០	១.០៤៣.៩៩២.៦៦៣	៤.២៩៨.១១៧.៧៩៤
សំវិធានធន សម្រាប់ការ				
ខាតឥណទានរំពឹងទុក	២.៦១១.៧០៧	១០.៦៦៨.៨២៣	៣.០២២.២៣៣	១២.៤៤២.៥៣៣
ឥណទានក្រោមដំណើរការ				
ចំនួនដុល	១៤.៦៨៥.២៥១	៥៩.៩៨៩.២៥០	៣៥.២១៦.៤៨១	១៤៤.៩៨៦.២៥២
ចំនួនដែលមានហានិភ័យ				
ពេលមិនសង	២២.២៩០.៤៩២	៩១.០៥៦.៦៦០	៤៨.៨៥១.៥៣២	២០១.១២១.៧៥៧
សំវិធានធន សម្រាប់ការ				
ខាតឥណទានរំពឹងទុក	៦០៨.១៩៤	២.៤៨៤.៤៧២	១៦៩.៤៣៧	៦៩៧.៥៧២
ឥណទានមិនដំណើរការ				
ចំនួនដុល	១៦.០៨២.០៤៤	៦៥.៦៩៥.១៥០	៧.៦៩៧.៨០៨	៣១.៦៩១.៨៧៦
ចំនួនដែលមានហានិភ័យ				
ពេលមិនសង	១៦.៣៥៥.៨៦៦	៦៦.៨១៣.៧១៣	១៣.៨៣៤.៣២៦	៥៦.៩៥៥.៩២០
សំវិធានធន សម្រាប់ការ				
ខាតឥណទានរំពឹងទុក	១.៥៥១.៤៤២	៦.៣៣៧.៦៤១	១.៥៨៩.០១៦	៦.៥៤១.៩៧៩
សរុប				
ចំនួនដុល	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០
ចំនួនដែលមានហានិភ័យ				
ពេលមិនសង	១.០១៦.៧០៦.២៤៣	៤.១៥៣.២៤៥.០០៣	១.១០៦.៦៧៨.៥២១	៤.៥៥៦.១៩៥.៤៧១
សំវិធានធន សម្រាប់ការ				
ខាតឥណទានរំពឹងទុក	៤.៧៧១.៣៤៣	១៩.៤៩០.៩៣៦	៤.៧៨០.៦៨៦	១៩.៦៨២.០៨៤

(ឃ) វិភាគតាមកាលកំណត់ឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	២២៨.៩០០.៤៨៩	៩៣៥.០៥៨.៤៩៧	២១៤.១៩១.៣៥២	៨៨១.៨២៥.៧៩៦
លើស១ឆ្នាំ និង				
មិនលើស៣ឆ្នាំ	៩៧.៨៤៧.៦៨៤	៣៩៩.៧០៧.៧៨៩	១២៣.៤៦៣.៧៥៧	៥០៨.៣០០.២៨៨
លើស៣ឆ្នាំ និង				
មិនលើស៥ឆ្នាំ	១៨០.១៤៨.៨៦៩	៧៣៥.៩០៨.១៣០	២០១.៧៨៣.៦៥៣	៨៣០.៧៤៣.២៩៩
លើស៥ឆ្នាំ	៤៤២.៧០៨.៩៧៥	១.៨០៨.៤៦៦.១៦៣	៤៨៤.៧៩៩.១៣៧	១.៩៩៥.៩១៨.០៤៧
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០

(ង) វិភាគតាមហានិភ័យឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធម្មតា	៨៥៦.៨៧៤.៣១៥	៣.៥០០.៣៣១.៥៧៦	៩២១.៧០៥.៤១៣	៣.៧៩៤.៦៦១.១៨៥
ហានិភ័យធំ	៩២.៧៣១.៧០២	៣៧៨.៨០៩.០០៣	១០២.៥៣២.៤៨៦	៤២២.១២៦.២៤៥
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០

ហានិភ័យធំ ត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថា ជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(ច) វិភាគតាមទំនាក់ទំនង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	២.៨២១.៣២៣	១១.៥២៥.១០៤	២.១១៥.៤៧៨	៨.៧០៩.៤២៣
ភាគីមិនពាក់ព័ន្ធ	៩៤៦.៧៨៤.៦៩៤	៣.៨៦៧.៦១៥.៤៧៥	១.០២២.១២២.៤២១	៤.២០៨.០៧៨.០០៧
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០

(ឆ) វិភាគតាមនិវាសនដ្ឋាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសដ្ឋាន	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០
ឥណទានដុលសរុប	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០

(ជ) អត្រាការប្រាក់

	២០២៣	២០២២
ឥណទានរយៈពេលវែង	២,០០% - ១៨,០០%	២,០០% - ១៨,០០%
ឥណទានទិញគេហដ្ឋាន	៣,៥០% - ១២,០០%	៣,៥០% - ១២,០០%
ឥណទានវិបារូបន៍	៦,៩០% - ១១,០០%	៦,៧៥% - ១១,០០%
សក្ខីបត្រឥណទានជំនឿទុកចិត្ត	៦,៣០% - ៧,៨០%	៦,០០% - ៧,៨០%
ឥណទានដែលអាចប្រើឡើងវិញបាន	៦,៨០% - ៨,២៥%	៦,០០% - ៨,០០%
ឥណទានបុគ្គល	៨,០០% - ២៤,០០%	៨,០០% - ២៤,០០%
ឥណទានឃ្លានយន្ត	៦,៥០% - ១៥,០០%	៦,៥០% - ១៨,០០%
ប័ណ្ណឥណទាន	១៨,០០%	១៨,០០%
ឥណទានរយៈពេលខ្លី	៥,៧៥% - ៨,៥០%	៥,៧៥% - ៨,៥០%

➤ ៨. ប្រាក់តម្កល់តាមច្បាប់ នៅធនាគារកណ្តាល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច (i)	៩៦.៣៩១.៥៤៧	៣៩៣.៧៩៩.៤៦៩	៧០.៨២៧.៨៩៣	២៩១.៥៩៨.៤៣៥
រយៈពេលវែង				
ប្រាក់តម្កល់ធានា				
លើដើមទុន (ii)	៧.៥០០.០០០	៣០.៦៣៧.៥០០	៧.៥០០.០០០	៣០.៨៧៧.៥០០
	១០៣.៨៩១.៥៤៧	៤២៤.៤៣៦.៩៦៩	៧៨.៣២៧.៨៩៣	៣២២.៤៧៥.៩៣៥

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមា ដែលត្រូវបានគណនា តាមអត្រា ៧% (២០២២៖ ៧%) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី ជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗ។ ទុនបម្រុងកាតព្វកិច្ច ចំពោះប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានា លើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយ ធនាគារកណ្តាល ស្តីពីប្រាក់តម្កល់ធានា លើដើមទុន តម្រូវឲ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃ ដើមទុនចុះបញ្ជីរបស់ធនាគារ ជាប្រាក់តម្កល់ធានា លើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់ នេះមិនសម្រាប់ប្រើប្រាស់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារ វិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

	២០២៣	២០២២
ប្រាក់តម្កល់ធានា លើដើមទុន	១,១៩% - ១,៣៣%	០,០៨% - ០,៦៥%
ទុនបម្រុងកាតព្វកិច្ច	០%	០%

➤ ៩. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មាន អំពីភតិសន្យា ដែលធនាគារជាតិកម្ពុជា។

ធនាគារជួលអគារមួយចំនួន សម្រាប់ធ្វើប្រតិបត្តិការជាភារិយាល័យកណ្តាល និងភារិយាល័យ សាខា។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើង សម្រាប់រយៈពេលកំណត់ចាប់ពី ២ឆ្នាំ រហូតដល់ ១០ឆ្នាំ។ ភតិសន្យាទាំងនេះ មានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យា ខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះ ត្រូវបានចរចាឡើងវិញ។

(ក) ចំនួនទឹកប្រាក់ ដែលបានកត់ត្រា នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម ដែល មានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)				
អគារ	៥.៥៣៨.០៨៦	២២.៦២៣.០៨១	៧.៣៣២.៣៥០	៣០.១៨៧.២៨៥
	៥.៥៣៨.០៨៦	២២.៦២៣.០៨១	៧.៣៣២.៣៥០	៣០.១៨៧.២៨៥
បំណុលភតិសន្យា				
រយៈពេលខ្លី	១.៥៤៩.២៣៧	៦.៣២៨.៦៣៣	១.៧៩៣.៣៣០	៧.៣៨៣.១៤០
រយៈពេលវែង	៤.៦១៥.៦៦៣	១៨.៨៥៤.៩៨៤	៦.១៤១.៩៣១	២៥.២៨៦.៣៣០
	៦.១៦៤.៩០០	២៥.១៨៣.៦១៧	៧.៩៣៥.២៦១	៣២.៦៦៩.៤៧០

ក្នុងអំឡុងឆ្នាំ ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់បន្ថែម មានចំនួន ៥៩.០៣៩ ដុល្លារអាមេរិក (២០២២៖ ២.៤៥៥.២៦៧ ដុល្លារអាមេរិក)។

(ខ) ចំនួនទឹកប្រាក់ ដែលបានកត់ត្រា នៅក្នុងរបាយការណ៍ចំណេញ-ខាត

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្ម ដែល មានសិទ្ធិប្រើប្រាស់				
អគារ	១.៧៥២.១០៤	៧.២០១.១៤៧	១.៦៣៩.៩១៦	៦.៧០២.៣៣៧
ចំណាយរំលស់ (កំណត់សម្គាល់ ២៤)	១.៧៥២.១០៤	៧.២០១.១៤៧	១.៦៣៩.៩១៦	៦.៧០២.៣៣៧
ចំណាយការប្រាក់				
លើបំណុលភតិសន្យា				
អគារ	២៨៨.៥៤៤	១.១៨៥.៩១៦	២៩១.១៤០	១.១៨៩.៨៨៩
ចំណាយការប្រាក់ (កំណត់សម្គាល់ ២៤)	២៨៨.៥៤៤	១.១៨៥.៩១៦	២៩១.១៤០	១.១៨៩.៨៨៩
ចំណាយពាក់ព័ន្ធនឹង ភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយ ប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ ២៩)	១៥២.៤៧៦	៦២៦.៦៧៦	១៥២.៧១៨	៦២៤.១៥៨
ចំណាយពាក់ព័ន្ធនឹង ភតិសន្យាសរុប	២.១៩៣.១២៤	៩.០១៣.៧៣៩	២.០៨៣.៧៧៤	៨.៥១៦.៣៨៤

លំហូរសាច់ប្រាក់ចេញសរុប សម្រាប់ភតិសន្យាឆ្នាំ២០២៣ មានចំនួន ២.១៦៨.២៣១ដុល្លារ អាមេរិក (២០២២៖ ១.៩៥១.៦៤៦ ដុល្លារអាមេរិក)។

➤ ១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	ការកែលម្អទ្រព្យថ្នល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ	យានយន្ត	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២						
ថ្លៃដើម	៧.៦០៩.០៣៧	១.៧៣៩.៦០៨	៣.៨៧៩.៨២៦	១.២៦៧.១២៩	២.៤០៤.៦៣៤	១៦.៨៩៦.២៣៤
រំលស់បង្គរ	(៦.០៨៦.៨០៨)	(១.៣៥៨.៤១៧)	(៣.២១៨.៣៥៥)	(៩៤៤.៦៩២)	-	(១១.៦០៨.២៧២)
តម្លៃចុះបញ្ជីសុទ្ធ	១.៥២២.២២៩	៣៨១.១៩១	៦៦១.៤៧១	៣២២.៤៣៧	២.៤០៤.៦៣៤	៥.២៨៧.៩៦២
គិតជាពាន់រៀល	៦.២០១.៥៦១	១.៥៣៦.៦៧៦	២.៦៩៤.៨៣៣	១.៣១៣.៦០៨	៩.៧៩៦.៤៧៩	២១.៥៤៣.១៥៧
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៥២២.២២៩	៣៨១.១៩១	៦៦១.៤៧១	៣២២.៤៣៧	២.៤០៤.៦៣៤	៥.២៨៧.៩៦២
បន្ថែម	២៤៦.៣០១	៤៣.៣២៩	១.៣៧៧	-	២.៧៣៧.៥៣៣	៣.០២៤.៥៤០
ផ្ទេរ	១.៩៥៤.២៣៧	៤៣៩.៥៨៨	១.០០៤.៣៩១	-	(៣.៣៩៨.២១៦)	-
ចាត់ថ្នាក់ឡើងវិញ	-	៣.៩៥០	(៣.៩៥០)	-	(៩៤.៦៣៩)	(៩៤.៦៣៩)
រំលស់	(៧៤៤.៥៨៨)	(២០៩.៧៣០)	(៥៣៥.៦០២)	(១៣០.៣៩២)	-	(១.៦២០.៣១២)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	២.៩៧៨.១៧៩	៦៤៤.៣២៨	១.១២៧.៦៨៧	១៩២.០៤៥	១.៦៤៩.៣១២	៦.៦០១.៥៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម	៨.៧៤៨.០៤៤	២.០៦១.៨៩១	៤.០៩១.២៧៦	១.២៣៨.៣៩៤	១.៦៤៩.៣១២	១៧.៧៨៨.៩១៧
រំលស់បង្គរ	(៥.៧៦៩.៨៦៥)	(១.៤០៧.៥៦៣)	(២.៩៦៣.៥៨៩)	(១.០៤៦.៣៤៩)	-	(១១.១៨៧.៣៦៦)
តម្លៃចុះបញ្ជីសុទ្ធ	២.៩៧៨.១៧៩	៦៥៤.៣២៨	១.១២៧.៦៨៧	១៩២.០៤៥	១.៦៤៩.៣១២	៦.៦០១.៥៥១
គិតជាពាន់រៀល	១២.២៦១.១៦៣	២.៦៩៣.៨៦៨	៤.៦៤២.៦៨៧	៧៩០.៦៤៩	៦.៧៩០.២១៨	២៧.១៧៨.៥៨៥
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣						
ថ្លៃដើម	៨.៧៨៨.០៤៤	២.០៦១.៨៩១	៤.០៩១.២៧៦	១.២៣៨.៣៩៤	១.៦៤៩.៣១២	១៧.៧៨៨.៩១៧
រំលស់បង្គរ	(៥.៧៦៩.៨៦៥)	(១.៤០៧.៥៦៣)	(២.៩៦៣.៥៨៩)	(១.០៤៦.៣៤៩)	-	(១១.១៨៧.៣៦៦)
តម្លៃចុះបញ្ជីសុទ្ធ	២.៩៧៨.១៧៩	៦៥៤.៣២៨	១.១២៧.៦៨៧	១៩២.០៤៥	១.៦៤៩.៣១២	៦.៦០១.៥៥១
គិតជាពាន់រៀល	១២.២៦១.១៦៣	២.៦៩៣.៨៦៨	៤.៦៤២.៦៨៧	៧៩០.៦៤៩	៦.៧៩០.២១៨	២៧.១៧៨.៥៨៥
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២.៩៧៨.១៧៩	៦៥៤.៣២៨	១.១២៧.៦៨៧	១៩២.០៤៥	១.៦៤៩.៣១២	៦.៦០១.៥៥១
បន្ថែម	-	១០៤.៥៩០	៤៤៣.២៤៩	១៤៤.២០០	៩៥២.១០៣	១.៦៤៤.១៤២
ផ្ទេរ	១.២០៥.២៦៤	៣០.៥៥៩	១៥៩.១២៤	-	(១.៣៩៤.៩៤៧)	-
ចាត់ថ្នាក់ឡើងវិញ	-	(១.០៥៦)	១.០៥៦	-	២៣.៤២៧	២៣.៤២៧
រំលស់	(៩២៣.៣៨៤)	(២៣៤.៩១៣)	(៩០២.១៥១)	(១១៣.២៦១)	-	(២.១៧៣.៧០៩)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៣.២៦០.០៥៩	៥៥៣.៥០៨	៨២៨.៩៦៥	២២២.៩៨៤	១.២២៩.៨៩៥	៦.០៩៥.៤១១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម	៨.៤៨៤.៨២១	២.០៧៥.៤៨៣	៤.៦៣៨.៧៨៨	១.២០២.២៨៤	១.២២៩.៨៩៥	១៧.៦៣១.២៧១
រំលស់បង្គរ	(៥.២២៤.៧៦២)	(១.៥២១.៩៧៥)	(៣.៨០៩.៨២៣)	(៩៧៩.៣០០)	-	(១១.៥៣៥.៨៦០)
តម្លៃចុះបញ្ជីសុទ្ធ	៣.២៦០.០៥៩	៥៥៣.៥០៨	៨២៨.៩៦៥	២២២.៩៨៤	១.២២៩.៨៩៥	៦.០៩៥.៤១១
គិតជាពាន់រៀល	១៣.៣១៧.៣៤១	២.២៦១.០៨០	៣.៣៨៦.៣២២	៩១០.៨៩០	៥.០២៤.១២១	២៤.៨៩៩.៧៥៤

➤ ១១. ទ្រព្យសកម្មអរូបី

រយៈពេលវែង	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២			
ថ្លៃដើម	៤.៣៣២.៥៥១	១.៤៣៥.០៩៦	៥.៧៦៧.៦៤៧
រំលស់បង្គរ	(៣.៧៦៤.៧៣៥)	-	(៣.៧៦៤.៧៣៥)
តម្លៃចុះបញ្ជីសុទ្ធ	៥៦៧.៨១៦	១.៤៣៥.០៩៦	២.០០២.៩១២
គិតជាពាន់រៀល	២.៣១៣.២៨២	៥.៨៤៦.៥៨១	៨.១៥៩.៨៦៣
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៥៦៧.៨១៦	១.៤៣៥.០៩៦	២.០០២.៩១២
បន្ថែម	១១៨.៦៧៧	២៩៥.៨៦២	៤១៤.៥៣៩
ផ្ទេរ	១.៧០២.៤៣០	(១.៧០២.៤៣០)	-
ចាត់ថ្នាក់ឡើងវិញ	-	៩៤.៦៣៩	៩៤.៦៣៩
រំលស់	(៦៩៩.៥១៤)	-	(៦៩៩.៥១៤)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.៦៨៩.៤០៩	១២៣.១៦៧	១.៨១២.៥៧៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ថ្លៃដើម	៦.១៥១.៩០២	១២៣.១៦៧	៦.២៧៥.០៦៩
រំលស់បង្គរ	(៤.៤៦២.៤៩៣)	-	(៤.៤៦២.៤៩៣)
តម្លៃចុះបញ្ជីសុទ្ធ	១.៦៨៩.៤០៩	១២៣.១៦៧	១.៨១២.៥៧៦
គិតជាពាន់រៀល	៦.៩៥៥.២៩៦	៥០៧.០៧៩	៧.៤៦២.៣៧៥
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣			
ថ្លៃដើម	៦.១៥១.៩០២	១២៣.១៦៧	៦.២៧៥.០៦៩
រំលស់បង្គរ	(៤.៤៦២.៤៩៣)	-	(៤.៤៦២.៤៩៣)
តម្លៃចុះបញ្ជីសុទ្ធ	១.៦៨៩.៤០៩	១២៣.១៦៧	១.៨១២.៥៧៦
គិតជាពាន់រៀល	៦.៩៥៥.២៩៦	៥០៧.០៧៩	៧.៤៦២.៣៧៥
សម្រាប់ដំណាច់ ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	១.៦៨៩.៤០៩	១២៣.១៦៧	១.៨១២.៥៧៦
បន្ថែម	-	៧៩៣.៦៣០	៧៩៣.៦៣០
ផ្ទេរ	៥៣១.១៧៨	(៥៣១.១៧៨)	-
ចាត់ថ្នាក់ឡើងវិញ	-	(២៣.៤២៧)	(២៣.៤២៧)
រំលស់	(១.០៤៧.០៨៦)	-	(១.០៤៧.០៨៦)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.១៧៣.៥០១	៣៦២.១៩២	១.៥៣៥.៦៩៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ថ្លៃដើម	៦.៦២០.៦៥០	៣៦២.១៩២	៦.៩៨២.៨៤២
រំលស់បង្គរ	(៥.៤៤៧.១៤៩)	-	(៥.៤៤៧.១៤៩)
តម្លៃចុះបញ្ជីសុទ្ធ	១.១៧៣.៥០១	៣៦២.១៩២	១.៥៣៥.៦៩៣
គិតជាពាន់រៀល	៤.៧៩៣.៧៥២	១.៤៧៩.៥៥៤	៦.២៧៣.៣០៦

➤ ១២. ពន្ធពន្យារជាទ្រព្យសកម្ម

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	៣.៦៧៧.១៦០	១៥.០២១.១៩៩	៣.៦៨៨.៦០១	១៥.១៨៥.៩៧០
ពន្ធពន្យារជាបំណុល	(២.០១២.៣៨១)	(៨.២២០.៥៧៧)	(១.៦១៦.១៩៦)	(៦.៦៥៣.៨៧៩)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ – សុទ្ធ	១.៦៦៤.៧៧៩	៦.៨០០.៦២២	២.០៧២.៤០៥	៨.៥៣២.០៩១

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២.០៧២.៤០៥	៨.៥៣២.០៩១	២.៤៧៨.៥៨៦	១០.០៩៧.៧៥៩
កត់ត្រាជាបន្ទុក ក្នុងចំណេញ-ខាត (កំណត់សម្គាល់ ៣០ (ខ))	(៤០៧.៦២៦)	(១.៦៧៥.៣៤៣)	(៤០៦.១៨១)	(១.៦៦០.០៦២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៦.១២៦)	-	៩៤.៣៩៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១.៦៦៤.៧៧៩	៦.៨០០.៦២២	២.០៧២.៤០៥	៨.៥៣២.០៩១

(i) បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម

	ខាតពីការ ថយចុះតម្លៃ	កម្រៃឥណទាន មិនទាន់រំលស់	បំណុល ភតិសន្យា	ការទូទាត់ ប្រាក់បំណាច់ អតីតភាពការងារ	ប្រាក់សោធន	ការទូទាត់ ផ្អែក តាមភាគហ៊ុន	រំលស់ពន្លឿន	បង្គរផ្សេងៗ	ចំណេញ ពីការ ប្តូររូបិយប័ណ្ណ មិនទាន់ទទួល ស្គាល់-សុទ្ធ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២២										
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៦២៥.៣៩៨	៧២១.០៥៣	១.៣៩៧.៥៥៦	២២.៩៤៥	២៨៥.៦៨៨	៤៤.០៦៣	៧០០.៥២០	៤៧.៧១៣	-	៣.៨៤៤.៩៣៦
កត់ត្រាជា (បន្ទុក) / ឥណទាន										
ក្នុងចំណេញ-ខាត	(៦២៥.៣៩៨)	៥២.២០៣	១៨៩.៤៩៦	(៩.០៨៣)	៥៨.៧៨៧	៧១.១៤១	១០៨.៨៧៣	(២.៣៥៤)	-	(១៥៦.៣៣៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	៧៧៣.២៥៦	១.៥៨៧.០៥២	១៣.៨៦២	៣៤៤.៤៧៥	១១៥.២០៤	៨០៩.៣៩៣	៤៥.៣៥៩	-	៣.៦៨៨.៦០១
គិតជាពាន់រៀល	-	៣.១៨៣.៤៩៥	៦.៥៣៣.៨៩៣	៥៧.០៧០	១.៤១៨.២០៤	៤៧៤.២៩៥	៣.៣៣២.២៧០	១៨៦.៧៤៣	-	១៥.១៨៥.៩៧០
២០២៣										
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	-	៧៧៣.២៥៦	១.៥៨៧.០៥២	១៣.៨៦២	៣៤៤.៤៧៥	១១៥.២០៤	៨០៩.៣៩៣	៤៥.៣៥៩	-	៣.៦៨៨.៦០១
កត់ត្រាជា (បន្ទុក) / ឥណទាន										
ក្នុងចំណេញ-ខាត	-	(១០៣.៣៨២)	(៣៥៤.០៧២)	(៧.៨៨១)	៨៦.៥០៤	៦៨.៦៤៦	២៨០.៤៧០	-	១៨.២៧៤	(១១.៤៤១)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	៦៦៩.៨៧៤	១.២៣២.៩៨០	៥.៩៨១	៤៣០.៩៧៩	១៨៣.៨៥០	១.០៨៩.៨៦៣	៤៥.៣៥៩	១៨.២៧៤	៣.៦៧៧.១៦០
គិតជាពាន់រៀល	-	២.៧៣៦.៤៣៥	៥.០៣៦.៧២៣	២៤.៤៣២	១.៧៦០.៥៤៩	៧៥១.០២៧	៤.៤៥២.០៩២	១៨៥.២៩២	៧៤.៦៤៩	១៥.០២១.១៩៩

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

(ii) បម្រែបម្រួលពន្ធពន្យារជាបំណុល

	ខាតពីការ ថយចុះតម្លៃ	ទ្រព្យសកម្ម ដែល មានសិទ្ធិប្រើប្រាស់	ចំណេញពីការ ប្តូររូបិយប័ណ្ណ មិនទាន់កត់ត្រា-សុទ្ធ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២២				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	-	(១.៣០៣.៣៩៩)	(៦២.៩៥១)	(១.៣៦៦.៣៥០)
កត់ត្រា (ជាបន្ទុក) / តំណទាន ក្នុងចំណេញ-ខាត	(១៤២.៧៦៩)	(១៦៣.០៧១)	៥៥.៩៩៤	(២៤៩.៨៤៦)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(១៤២.៧៦៩)	(១.៤៦៦.៤៧០)	(៦.៩៥៧)	(១.៦១៦.១៩៦)
គិតជាពាន់រៀល	(៥៨៧.៧៨០)	(៦.០៣៧.៤៥៧)	(២៨.៦៤២)	(៦.៦៥៣.៨៧៩)
២០២៣				
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(១៤២.៧៦៩)	(១.៤៦៦.៤៧០)	(៦.៩៥៧)	(១.៦១៦.១៩៦)
កត់ត្រា (ជាបន្ទុក) / តំណទាន ក្នុងចំណេញ-ខាត	(៧៦១.៩៩៥)	៣៥៨.៨៥៣	៦.៩៥៧	(៣៩៦.១៨៥)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៩០៤.៧៦៤)	(១.១០៧.៦១៧)	-	(២.០១២.៣៨១)
គិតជាពាន់រៀល	(៣.៦៩៥.៩៦១)	(៤.៥២៤.៦១៦)	-	(៨.២២០.៥៧៧)

➤ ១៣. ទ្រព្យសកម្មផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុរេប្រទានអត្ថប្រយោជន៍បុគ្គលិក	៣.៦៣៩.៣៨៣	១៤.៨៦៦.៨៨០	៣.៦៤៤.១៩៥	១៥.០០៣.១៥១
ចំណាយបង់មុន	១.៣២០.០៨៩	៥.៣៩២.៥៦៤	៦៧៤.៥៤៧	២.៧៧៧.១១០
ប្រាក់កក់	៩០៨.៤៧៧	៣.៧១១.១២៩	៨៤៦.៥៣២	៣.៤៨៥.១៧២
ប្រតិបត្តិការផ្ទេរប្រាក់ចូលមិនទាន់ទូទាត់	៤២៨.៦៧៣	១.៧៥១.១២៩	៤៩.៤២៩	២០៣.៤៩៩
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	១០៨.០២៤	៤៤១.២៧៨	១៨.៨៧១	៧៧.៦៩២
ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់	៣.៥៥០	១៤.៥០២	៣.៣៦១	១៣.៨៣៧
ផ្សេងៗ	១៣៦.០១១	៥៥៥.៦០៤	៣០.៦៧១	១២៦.២៧៣
	៦.៥៤៤.២០៧	២៦.៧៣៣.០៨៦	៥.២៦៧.៦០៦	២១.៦៨៦.៧៣៤

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	២.០៥២.០៣៥	៨.៣៥២.៥៦៣	១.០០៥.៣៧៨	៤.១៣៩.១៤១
រយៈពេលវែង	៤.៤៩២.១៧២	១៨.៣៨០.៥២៣	៤.២៦២.២២៨	១៧.៥៤៧.៥៩៣
	៦.៥៤៤.២០៧	២៦.៧៣៣.០៨៦	៥.២៦៧.៦០៦	២១.៦៨៦.៧៣៤

➤ ១៤. ប្រាក់បញ្ញើរបស់ធនាគារ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់បញ្ញើមានកាលកំណត់	១៨២.៨៥៥.៤២៤	៧៤៦.៩៦៤.៤០៧	២២៣.៨៦៩.១២៣	៩២១.៦៦៩.១៧៩
គណនីចរន្ត	៦.២៤៤.៩៨១	២៥.៥១០.៧៤៧	១.០៣៨.៧៤៩	៤.២៧៦.៥៣០
	១៨៩.១០០.៤០៥	៧៧២.៤៧៥.១៥៤	២២៤.៩០៧.៨៧២	៩២៥.៩៤៥.៧០៩

(ក) វិភាគតាមអត្រាការប្រាក់

	២០២៣	២០២២
ប្រាក់បញ្ញើមានកាលកំណត់	១,០០% - ៧,៨៥%	១,១០% - ៦,៧៥%
គណនីចរន្ត	០,០០% - ១,០០%	០,០០% - ១,២០%

(ខ) វិភាគតាមនិវាសនដ្ឋាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រទេសកម្ពុជា	១៨៩.០៩០.៥៣៥	៧៧២.៤៣៤.៨៣៥	១៩៩.០៥៨.៩០១	៨១៩.៥២៥.៤៩៥
បរទេស	៩.៨៧០	៤០.៣១៩	២៤.៨៤៨.៩៧១	១០៦.៤២០.២១៤
	១៨៩.១០០.៤០៥	៧៧២.៤៧៥.១៥៤	២២៤.៩០៧.៨៧២	៩២៥.៩៤៥.៧០៩

(គ) វិភាគតាមទំនាក់ទំនង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	៩.៨៧០	៤០.៣១៩	២៤.៨៤៨.៩៧១	១០៦.៤២០.២១៤
ភាគីមិនពាក់ព័ន្ធ	១៨៩.០៩០.៥៣៥	៧៧២.៤៣៤.៨៣៥	១៩៩.០៥៨.៩០១	៨១៩.៥២៥.៤៩៥
	១៨៩.១០០.៤០៥	៧៧២.៤៧៥.១៥៤	២២៤.៩០៧.៨៧២	៩២៥.៩៤៥.៧០៩

➡ ១៥. ប្រាក់បញ្ញើរបស់អតិថិជន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់បញ្ញើមានកាលកំណត់	៥៩៨.៩១៣.៩១០	២.៤៤៦.៥៦៣.៣២២	៤៤៨.២៨៦.៥៥១	១.៨៤៥.៥៩៥.៧៣០
គណនីចរន្ត	៣៦៣.៥១៨.៩៩១	១.៤៨៤.៩៧៥.០៧៨	៣៦១.៤២៦.០៥៧	១.៤៨៧.៩៩១.០៧៧
គណនីសន្សំ	៣២.១៨២.៨២៧	១៣១.៤៦៦.៨៤៩	៣៨.០១២.៧៤០	១៥៦.៤៩៨.៤៥១
	៩៩៤.៦១៥.៧២៨	៤.០៦៣.០០៥.២៤៩	៨៤៧.៧២៥.៣៤៨	៣.៤៩០.០៨៥.២៥៨

(ក) វិភាគតាមអត្រាការប្រាក់

	២០២៣	២០២២
ប្រាក់បញ្ញើមានកាលកំណត់	១,០០% to ៨,០០%	១,០០% - ៧,១០%
គណនីចរន្ត	០,០០% to ៥,០០%	០,០០% - ៤,០០%
គណនីសន្សំ	០,០០% to ៣,០០%	០,០០% - ១,៦៨%

(ខ) វិភាគតាមនិវាសនដ្ឋាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រទេសកម្ពុជា	៩៣៤.០១៩.៥០៤	៣.៨១៥.៤៦៩.៦៧៤	៧៩១.១៩៤.៥១៣	៣.២៥៧.៣៤៧.៨១០
បរទេស	៦០.៥៩៦.២២៤	២៤៧.៥៣៥.៤៧៥	៥៦.៥៣០.៨៣៥	២៣២.៧៣៧.៤៤៨
	៩៩៤.៦១៥.៧២៨	៤.០៦៣.០០៥.២៤៩	៨៤៧.៧២៥.៣៤៨	៣.៤៩០.០៨៥.២៥៨

(គ) វិភាគតាមទំនាក់ទំនង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១.៩៦៣.១៧៤	៨.០១៩.៥៦៦	១.៤៧៨.៦៥០	៦.០៨៧.៦០២
ភាគីមិនពាក់ព័ន្ធ	៩៩២.៦៥២.៥៥៤	៤.០៥៤.៩៨៥.៦៨៣	៨៤៦.២៤៦.៦៩៨	៣.៤៨៣.៩៩៧.៦៥៦
	៩៩៤.៦១៥.៧២៨	៤.០៦៣.០០៥.២៤៩	៨៤៧.៧២៥.៣៤៨	៣.៤៩០.០៨៥.២៥៨

➡ ១៦. ប្រាក់កម្ចី

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ឥណទានតូច និងមធ្យម (i)	៣៦៧.៩៩៩	១.៥០៣.២៧៦	៤១២.៨៩២	១.៦៩៩.៨៧៦
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) (ii)	-	-	៥.០១៧.៩៨៧	២០.៦៥៩.០៥៣
បំណុលរយៈពេលវែង (iii)	-	-	១៥៦.០០០	៦៤២.២៥២
	៣៦៧.៩៩៩	១.៥០៣.២៧៦	៥.៥៨៦.៨៧៩	២៣.០០១.១៨១
រយៈពេលវែង				
ឥណទានតូច និងមធ្យម (i)	៧៨៤.០១៦	៣.២០២.៧០៥	១.១៥២.០១៥	៤.៧៤២.៨៤៦
បំណុលរយៈពេលវែង (iii)	-	-	១៥.០០០.០០០	៦១.៧៥៥.០០០
	៧៨៤.០១៦	៣.២០២.៧០៥	១៦.១៥២.០១៥	៦៦.៤៩៧.៨៤៦
ប្រាក់កម្ចីសរុប	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៧៣៨.៨៩៤	៨៩.៤៩៩.០២៧

(i) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ហៅកាត់ថា SME Bank)។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់ ក្នុងចន្លោះពី ២.០០% ទៅ ៣,០០% ក្នុងមួយឆ្នាំ (២០២២៖ ២,០០% ទៅ ៣,០០% ក្នុងមួយឆ្នាំ) និងត្រូវបង់ក្នុងរយៈពេល ៧ឆ្នាំ ហើយត្រូវទូទាត់សងប្រចាំខែ ទាំងការប្រាក់ និងប្រាក់ដើម។

(ii) ក្នុងឆ្នាំ២០២២ ធនាគារបានទទួលប្រាក់កម្ចី ពីធនាគារជាតិ នៃកម្ពុជា ក្នុងទម្រង់ជាប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) ដែលមានរយៈពេលកំណត់តិចជាង ១២ខែ។ ធនាគារបានប្រើមូលបត្រអាចជួញដូរបានជាទ្រព្យបញ្ចាំ (កំណត់សម្គាល់ ៥)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមាន LPCO ដែលនៅមិនទាន់ទូទាត់ទេ។

(iii) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចី ជាមួយធនាគារ KGI Bank Co Ltd.។ ប្រាក់កម្ចីនេះមានអត្រាការប្រាក់អថេរ ដែលមានការប្រែប្រួលរៀងរាល់ ៦ខែម្តង រួមមានអត្រាកំណត់ បូកនឹងអត្រាការប្រាក់ ៦ខែ យោងតាម Secured Overnight Financing Rate (SOFR) បូកនឹងចំណែកនៃចំណាយមូលធន។ ប្រាក់កម្ចីនេះត្រូវសង ក្នុងរយៈពេល៣ឆ្នាំ ហើយការប្រាក់ត្រូវសងជាដំណាក់កាល ៦ខែម្តង និងប្រាក់ដើម ត្រូវសងចាប់ផ្តើមពីខែទី២៤ បន្ទាប់ពីការដកប្រាក់លើកដំបូង។ ក្នុងអំឡុងឆ្នាំ ធនាគារបានទូទាត់សងប្រាក់កម្ចីនេះរួចរាល់ទាំងស្រុង។

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៤២២.៨១១	៨៨.១៩៧.៧១៣
ការប្រាក់ត្រូវបង់	-	-	៣១៦.០៨៣	១.៣០១.៣១៤
	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៧៣៨.៨៩៤	៨៩.៤៩៩.០២៧

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

បម្រែបម្រួលបំណុល ដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	២១.៤២២.៨១១	៨៨.១៩៧.៧១៣	២៥.១៦០.៤០១	១០២.៥០៣.៤៧៤
បន្ថែម	-	-	២៥.៦១៧.១៣០	១០៤.៦៩៧.២១០
ការទូទាត់សង	(២០.២៧៩.០៧០)	(៨៣.៣៤៦.៩៧៨)	(២៩.២៤២.៥៤៦)	(១១៩.៥១៤.២៨៦)
ការប្តូររូបិយប័ណ្ណ	៨.២៧៤	៣៤.០០៦	(១១២.១៧៤)	(៤៥៨.៤៥៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៧៨.៧៦០)	-	៩៦៩.៧៧០
នៅថ្ងៃទី៣១ ខែធ្នូ	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៤២២.៨១១	៨៨.១៩៧.៧១៣
ការប្រាក់ត្រូវសង				
នៅថ្ងៃទី០១ ខែមករា	៣១៦.០៨៣	១.៣០១.៣១៤	៩៨១.១២០	៣.៩៩៧.០៨៣
កត់ត្រាជាបន្ទុកក្នុងឆ្នាំ	១.១៧៦.៤១២	៤.៨៣៥.០៥៣	៧០២.៥១៤	២.៨៧១.១៧៥
ការទូទាត់ការប្រាក់	(១.៤៩២.៧៦៨)	(៦.១៣៥.២៧៦)	(១.៣៦៣.២៥៥)	(៥.៥៧១.៦២៣)
ការប្តូររូបិយប័ណ្ណ	២៧៣	១.១២២	(៤.២៩៦)	(១៧.៥៥៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.២១៣)	-	២២.២៣៧
នៅថ្ងៃទី៣១ ខែធ្នូ	-	-	៣១៦.០៨៣	១.៣០១.៣១៤

អត្រាការប្រាក់ប្រចាំឆ្នាំ នៃប្រាក់កម្ចី មានដូចខាងក្រោម៖

	២០២៣	២០២២
ប្រតិបត្តិការផ្តល់សន្ទនីយភាព		
ដោយមានការធានា	៥,៥០% - ៦,៣០%	៤,៥០% - ៦,១៥%
ឥណទានតូច និងមធ្យម	២,០០% - ៣,០០%	២,០០% - ៣,០០%
បំណុលរយៈពេលវែង	៧,៨០%	៧,៨០%

➤ ១៧. អនុបំណុល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេផ្ទាល់ (កំណត់សម្គាល់ ៣៤(ង))				
ចំនួនប្រាក់ដើម -				
រយៈពេលវែង	៤៧.០០០.០០០	១៩១.៩៩៥.០០០	៤៧.០០០.០០០	១៩៣.៤៩៩.០០០
ការប្រាក់ត្រូវបង់ -				
រយៈពេលខ្លី	៤០៥.៥៩២	១.៦៥៦.៨៤៣	៤០៥.៥៩២	១.៦៦៩.៨២២
បំណុលបន្ទាប់បន្សំសរុប	៤៧.៤០៥.៥៩២	១៩៣.៦៥១.៨៤៣	៤៧.៤០៥.៥៩២	១៩៥.១៦៨.៨២២

ធនាគារបានចុះហត្ថលេខា លើកិច្ចសន្យាបំណុលបន្ទាប់បន្សំ ជាមួយ CIMB Bank Berhad ដែលជាភាគទុនិក។ បំណុលបន្ទាប់បន្សំនីមួយៗ មានកាលកំណត់រយៈពេល ១០ឆ្នាំ។ បំណុលបន្ទាប់បន្សំនេះ នឹងត្រូវសងវិញ នៅកាលបរិច្ឆេទផុតកំណត់ និងមានអត្រាការប្រាក់ ក្នុងចន្លោះពី ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០២២៖ ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ)។ ការប្រាក់ត្រូវបង់រៀងរាល់ ៦ខែម្តង។ បំណុលបន្ទាប់បន្សំនេះ ត្រូវបានអនុម័តដោយធនាគារជាតិ នៃកម្ពុជា ក្នុងគោលបំណង សម្រាប់គណនាដើមទុនថ្នាក់ទី២។

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – បំណុលបន្ទាប់បន្សំ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៤៧.០០០.០០០	១៩១.៤៧៨.០០០	៤៧.០០០.០០០	១៩១.៤៧៨.០០០
បន្ថែម	-	-	-	-
ការទូទាត់សង	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៥១៧.០០០	-	២.០២១.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤៧.០០០.០០០	១៩១.៩៩៥.០០០	៤៧.០០០.០០០	១៩៣.៤៩៩.០០០
ការប្រាក់ត្រូវសង				
នៅថ្ងៃទី០១ ខែមករា	៤០៥.៥៩២	១.៦៦៩.៨២២	៤០៥.៥៩២	១.៦៥២.៣៨២
កត់ត្រាជាបន្ទុកក្នុងឆ្នាំ	២.០៤៦.៤៦២	៨.៤១០.៩៩៩	២.០៤៦.៤៦២	៨.៣៦៣.៨៩០
ពន្ធកាត់ទុក				
លើចំណាយការប្រាក់	(២៣៤.៦៦២)	(៩៦៤.៤៦១)	(២៣៤.៦៦២)	(៩៩៩.០៦៤)
ការទូទាត់ការប្រាក់	(១.៨១១.៨០០)	(៧.៤៤៦.៤៩៨)	(១.៨១១.៨០០)	(៧.៤០៤.៨២៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១២.៩៧៩)	-	១៧.៤៤១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤០៥.៥៩២	១.៦៥៦.៨៤៣	៤០៥.៥៩២	១.៦៦៩.៨២២

➤ ១៨. អត្ថប្រយោជន៍បុគ្គលិក

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ប្រាក់សោធនបុគ្គលិក (i)	៤.១២៥.៩១៤	១៦.៨៥៤.៣៩៩	៣.៤៤៤.៧៨៨	១៤.១៨២.០២៨
ការទូទាត់ប្រាក់បំណាច់				
អតីតភាពការងារ (ii)	១៣.៣១១	៥៤.៣៧៥	២០.៦២០	៨៤.៨៩២
	៤.១៣៩.២២៥	១៦.៩០៨.៧៧៤	៣.៤៦៥.៤០៨	១៤.២៦៦.៩២០
រយៈពេលខ្លី				
ការទូទាត់ប្រាក់បំណាច់				
អតីតភាពការងារ (iii)	១៦.៥៩៣	៦៧.៧៨៣	៤៨.៦៩១	២០០.៤៦១
	១៦.៥៩៣	៦៧.៧៨៣	៤៨.៦៩១	២០០.៤៦១
	៤.១៥៥.៨១៨	១៦.៩៧៦.៥១៧	៣.៥១៤.០៩៩	១៤.៤៦៧.៣៨១

(i) ប្រាក់សោធនបុគ្គលិក

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៣.៤៤៤.៧៨៨	១៤.១៨២.០២៨	២.៨៥៦.៨៨០	១១.៦៣៨.៩២៩
បន្ថែមក្នុងឆ្នាំ៖				
- ភាគទានរបស់បុគ្គលិក	៤១៦.៧៦៨	១.៧១២.៩១៦	៣៧៤.៥៦២	១.៥៣០.៨៣៥
- ភាគទានរបស់ធនាគារ	៤៣២.៤១៩	១.៧៧៧.៦៥៣	៣៨៩.៥៦២	១.៥៩២.១៤០
- ការប្រាក់	១៥០.៤១៦	៦១៨.២១០	១២៥.៧១៦	៥១៣.៨០១
ប្រាក់សោធនបានបង់	(២៥៩.៥៦២)	(១.០៦៦.៨០០)	(៣១៨.២២៥)	(១.៣០០.៥៨៦)
និយ័តកម្ម	(៥៨.៩៧៥)	(២៤២.៣៨៧)	១៦.២៥៣	៦៦.៤២៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១២៧.២៦១)	-	១៤០.៤៨៣
នាដំណាច់ឆ្នាំ	៤.១២៥.៩១៤	១៦.៨៥៤.៣៩៩	៣.៤៤៤.៧៨៨	១៤.១៨២.០២៨

(ii) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	៦៩.៣១១	២៨៥.៣៥៣	១១៤.៧២៥	៤៦៧.៣៩០
ប្រាក់បំណាច់អតីតភាព				
ការងារបានបង់	(៣៩.៤០៧)	(១៦១.៩៦៣)	(៤៥.៤១៤)	(១៨៥.៦០៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.២៣២)	-	៣.៥៧០
នាដំណាច់ឆ្នាំ	២៩.៩០៤	១២២.១៥៨	៦៩.៣១១	២៨៥.៣៥៣

➤ ១៩. បំណុលផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលប្បទានបត្ររបស់ ធនាគារ និងគណនី ត្រូវទទួលផ្សេងៗ	៤.៩៧៩.៥៧៨	២០.៣៤១.៥៧៦	៧.៣២២.១៤៩	៣០.១៤៥.២៨៧
បង្កប្រាក់រង្វាន់ត្រូវបង់	២.០១៧.០០០	៨.២៣៩.៤៤៥	២.២៨០.០០០	៩.៣៨៦.៧៦០
ប្រតិបត្តិការផ្ទេរប្រាក់ចេញ ដែលមិនទាន់ទូទាត់	១.៩៩៨.៦១១	៨.១៦៤.៣២៦	១.៧៩៦.០៩៧	៧.៣៩៤.៥៣១
ទឹកប្រាក់ជំពាក់អ្នកផ្គត់ផ្គង់	១.២៨១.៦៦៣	៥.២៣៥.៥៩៣	១.៤១៨.៩៧៥	៥.៨៤១.៩២០
បង្កពន្ធត្រូវបង់	៣០៩.៣៣៥	១.២៦៣.៦៣៣	៣៣៤.៩៨៧	១.៣៧៩.១៤១
បង្កច្បាប់ឈប់ សម្រាកប្រចាំឆ្នាំ	២២៦.៧៩៤	៩២៦.៤៥៣	២២៦.៧៩៤	៩៣៣.៧១១
ការខាតពីការថយចុះតម្លៃ សម្រាប់ ECL លើ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ	៦៨.២១៨	២៧៨.៦៧១	១០០.៨១០	៤១៥.០៣៥
ផ្សេងៗ	៧៣៨.៩៥០	៣.០១៨.៦១១	៥៧៤.៥៨៣	២.៣៦៥.៥៥៨
	១១.៦២០.១៤៩	៤៧.៤៦៨.៣០៨	១៤.០៥៤.៣៩៥	៥៧.៨៦១.៩៤៣

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១១.៣៩៣.៣៥៥	៤៦.៥៤១.៨៥៥	១៣.៨២៧.៦០១	៥៦.៩២៨.២៣៣
រយៈពេលវែង	២២៦.៧៩៤	៩២៦.៤៥៣	២២៦.៧៩៤	៩៣៣.៧១០
បំណុលផ្សេងៗសរុប	១១.៦២០.១៤៩	៤៧.៤៦៨.៣០៨	១៤.០៥៤.៣៩៥	៥៧.៨៦១.៩៤៣

សំវិធានធន សម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១០០.៨១០	៤១៥.០៣៥	១២៣.៨២១	៥០៤.៤៤៧
កត់ត្រា (ខាងខ្ទង់ឥណទាន) / ជាបន្ទុកក្នុងចំណេញ-ខាត	(៣២.៥៩២)	(១៣៣.៩៥៣)	(២៣.០១១)	(៩៤.០៤៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៤១១)	-	៤.៦៣៤
នាដំណាច់ឆ្នាំ	៦៨.២១៨	២៧៨.៦៧១	១០០.៨១០	៤១៥.០៣៥

➤ ២០. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ៧៥លានភាគហ៊ុន (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ ៧៥លានភាគហ៊ុន) ដែលមានតម្លៃប្រាក់ ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានចេញផ្សាយ និងបានបង់ប្រាក់រួច៖				
នាដើមឆ្នាំ	៧៥.០០០.០០០	៣០៨.៧៧៥.០០០	៧៥.០០០.០០០	៣០៥.៥៥០.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៤០០.០០០)	-	៣.២២៥.០០០
នាដំណាច់ឆ្នាំ	៧៥.០០០.០០០	៣០៦.៣៧៥.០០០	៧៥.០០០.០០០	៣០៨.៧៧៥.០០០

➤ ២១. ទុនបម្រុង សម្រាប់ការទូទាត់ ផ្អែកតាមភាគហ៊ុន

CIMB Group Holdings Berhad (ហៅកាត់ថា CIMBGH) បានបង្កើតផែនការលើកទឹកចិត្ត រយៈពេលវែង (LTIP) ចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២១ ដែលរួមមាន ផែនការជម្រើសភាគហ៊ុនរបស់ បុគ្គលិក (ESOS) និងផែនការ អំណោយភាគហ៊ុន (SGP)។

ទុនបម្រុង សម្រាប់ការទូទាត់ ផ្អែកតាមភាគហ៊ុន សម្រាប់ផែនការទាំងពីរនេះ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផែនការអំណោយ				
ភាគហ៊ុន (SGP) (ក)	៤៥៦.៨៥៤	១.៨៦៦.២៤៩	២៨៧.២២៧	១.១៨២.៥១៤
ផែនការជម្រើសភាគហ៊ុន				
របស់បុគ្គលិក (ESOS) (ខ)	៤៦២.៣៩៧	១.៨៨៨.៨៩១	២៨៨.៧៩៥	១.១៨៨.៩៦៩
	៩១៩.២៥១	៣.៧៥៥.១៤០	៥៧៦.០២២	២.៣៧១.៤៨៣

ក. ផែនការអំណោយភាគហ៊ុន (SGP)

ផែនការ SGP ត្រូវបានបង្កើតឡើង ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយ CIMB Group Holdings Berhad ដែល CIMB Group បានផ្តល់ភាគហ៊ុនធម្មតារបស់ CIMB Group ឲ្យបុគ្គលិករបស់ ធនាគារ ដែលមានសិទ្ធិទទួល។ យោងតាមផែនការ SGP ការផ្តល់អត្ថប្រយោជន៍នេះ លក្ខខណ្ឌ ចម្បង គឺតម្រូវឲ្យបុគ្គលិកបម្រើការងារឲ្យធនាគារ ក្នុងរយៈពេលយូរ ដែលត្រូវបានកំណត់ដោយ គណៈកម្មាធិការ LTIP។ អត្ថប្រយោជន៍ SGP ត្រូវបានប្រគល់ជាចំណែកតូចៗ ក្នុងរយៈពេលផ្តល់ អត្ថប្រយោជន៍ ដែលចំណែកតូចៗនីមួយៗនោះ ត្រូវបានកត់ត្រាជាអំណោយដាច់ដោយឡែក ចំពោះ ការកត់ត្រាចំណាយ ក្នុងរយៈពេលនៃការផ្តល់អត្ថប្រយោជន៍។

កាលបរិច្ឆេទផ្តល់	កាលបរិច្ឆេទ ប្រគល់អត្ថប្រយោជន៍	ចំនួនភាគហ៊ុន	តម្លៃសមស្រប នាការបរិច្ឆេទផ្តល់
០៩ មិថុនា ២០២១	៣១ មីនា ២០២៤	២៧១.០៥០	១,១២ ដុល្លារអាមេរិក
០៩ មិថុនា ២០២១	៣១ មីនា ២០២៥	២៧១.០៥០	១,១២ ដុល្លារអាមេរិក
	សរុប	៥៤២.១០០	

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

	២០២៣	២០២២
	ចំនួនភាគហ៊ុន	ចំនួនភាគហ៊ុន
ចំនួនភាគហ៊ុន – ផែនការ		
អំណោយភាគហ៊ុន		
មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	៥៤២.១០០	៥៤២.១០០
បានប្រគល់	-	-
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	៥៤២.១០០	៥៤២.១០០

បម្រែបម្រួលទុនបម្រុង សម្រាប់ SGP មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុង សម្រាប់ការទូទាត់				
ផ្អែកតាមភាគហ៊ុន				
នៅថ្ងៃទី០១ ខែមករា	២៨៧.២២៧	១.១៨២.៥១៤	១១១.៤៣៤	៤៥៣.៩៨២
ចំណាយក្នុងឆ្នាំ	១៦៩.៦២៧	៦៩៧.១៦៧	១៧៥.៧៩៣	៧១៨.៤៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.៤៣២)	-	១០.០៦៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤៥៦.៨៥៤	១.៨៦៦.២៤៩	២៨៧.២២៧	១.១៨២.៥១៤

ខ. ផែនការជម្រើសភាគហ៊ុនរបស់បុគ្គលិក (ESOS)

ផែនការ ESOS ត្រូវបានបង្កើតឡើង ក្នុងខែមិថុនា ឆ្នាំ២០២១ ដោយ CIMB Group ដែល CIMB Group បានផ្តល់ភាគហ៊ុនធម្មការរបស់ CIMB Group ឲ្យបុគ្គលិករបស់ធនាគារ ដែលមានសិទ្ធិត្រូវទទួល។ ផែនការ ESOS ត្រូវបានប្រគល់ជាចំណែកតូចៗ ក្នុងរយៈពេលផ្តល់អត្ថប្រយោជន៍ ដែលចំណែកតូចៗនីមួយៗនោះ ត្រូវបានកាត់ត្រាជាអំណោយ ដាច់ដោយឡែក ចំពោះការកាត់ត្រា ចំណាយ ក្នុងរយៈពេលនៃការផ្តល់អត្ថប្រយោជន៍។

ជម្រើសអត្ថប្រយោជន៍ភាគហ៊ុននេះផុតកំណត់ ក្នុងរយៈពេល៧ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ ផ្តល់នីមួយៗ ហើយជម្រើសអត្ថប្រយោជន៍ភាគហ៊ុននីមួយៗនេះ ប្រគល់សិទ្ធិឲ្យបុគ្គលិក ដែលមានសិទ្ធិត្រូវទទួល ទិញភាគហ៊ុនធម្មតាចំនួនមួយភាគហ៊ុន។

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃសមស្រប នាការបរិច្ឆេទ ផ្តល់ (ដុល្លារអាមេរិក)
ចំនួនភាគហ៊ុន – ផែនការ		
ជម្រើសភាគហ៊ុនរបស់បុគ្គលិក		
មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	៥.៧៣៣.០០០	០.១១
បានប្រគល់	-	
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	៥.៧៣៣.០០០	

	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	តម្លៃសមស្រប នាការបរិច្ឆេទ ផ្តល់ (ដុល្លារអាមេរិក)
ចំនួនភាគហ៊ុន – ផែនការ		
ជម្រើសភាគហ៊ុនរបស់បុគ្គលិក		
មិនទាន់ទូទាត់ គិតត្រឹមថ្ងៃទី០១ ខែមករា	៥.៧៣៣.០០០	០.១១
បានប្រគល់	-	
មិនទាន់ទូទាត់ គិតត្រឹមដំណាច់ឆ្នាំហិរញ្ញវត្ថុ	៥.៧៣៣.០០០	

បម្រែបម្រួលទុនបម្រុង សម្រាប់ ESOS មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុង សម្រាប់ការ				
ទូទាត់ ផ្អែកតាមភាគហ៊ុន				
នៅថ្ងៃទី០១ ខែមករា	២៨៨.៧៩៥	១.១៨៨.៩៦៩	១០៨.៨៨១	៤៤៣.៥៨១
ចំណាយក្នុងឆ្នាំ	១៧៣.៦០២	៧១៣.៥០៤	១៧៩.៩១៤	៧៣៥.៣០៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.៥៨១)	-	១០.០៧៩
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤៦៥.១៩៣	១.៤៨៤.៩៩២	២៨៨.៧៩៥	១.១៨៨.៩៦៩

➤ ២២. ដើមទុនបម្រុង

យោងតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក ស្តីពីមូលនិធិផ្ទាល់សុទ្ធ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ធនាគារបានផ្ទេរប្រាក់ចំណេញរក្សាទុករបស់ខ្លួនចំនួន ១៦.៥០០.០០០ ដុល្លារអាមេរិក ទៅជាដើមទុនបម្រុងដើម្បីស្របតាមកម្រិតកំណត់អតិបរមា២០%នៃប្រាក់ចំណេញរក្សាទុករៀបរៀង ដើមទុនថ្នាក់ទី១សរុប (ដើមទុនសំខាន់)។ ការផ្ទេរនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ និងធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

➤ ២៣. ទុនបម្រុងតាមច្បាប់

ដូចបានបញ្ជាក់ក្នុងកំណត់សម្គាល់ ២.១៨ សំវិធានធនតាមច្បាប់បង្ក ដែលអនុលោមទៅតាម គោលការណ៍ណែនាំរបស់ធនាគារកណ្តាល គឺមានចំនួនខ្ពស់ជាងការខាត ពីការថយចុះតម្លៃបង្ក ដែលអនុលោមទៅតាម CIFRS 9 ដូចនេះចំនួនបន្ថែម «topping up» ត្រូវបានផ្ទេរពីប្រាក់ចំណេញ រក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវដាក់បង្ហាញក្រោមមូលធន។

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនតាមច្បាប់ ផ្អែក				
តាមគោលការណ៍ណែនាំ				
របស់ធនាគារកណ្តាល	២២.៨១១.៤៧៦	៩៣.១៨៤.៨៨០	១៨.០៩៩.៩១៨	៧៤.៥១៧.៣៦២
សំវិធានធន សម្រាប់ការ				
ខាតតំណទានរំពឹងទុក				
ផ្អែកតាម CIFRS 9	(៥.០១៥.៦០៨)	(២០.៤៨៨.៧៩៩)	(៤.៨៩៤.៨០៦)	(២០.១៥១.៩១៦)
ទុនបម្រុងតាមច្បាប់បានផ្ទេរ				
ពីប្រាក់ចំណេញរក្សាទុក	១៧.៧៩៥.៨៦៨	៧២.៦៩៦.១២១	១៣.២០៥.១១២	៥៤.៣៦៥.៤៤៦

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	១៣.២០៥.១១២	៥៤.៣៦៥.៤៨៦	៨.៩៤៧.៦៦៨	៣៦.៤៥២.៧៩៩
ការផ្ទេរបន្ថែម ទៅទុនបម្រុង				
តាមច្បាប់ក្នុងឆ្នាំ	៤.៥៩០.៧៥៦	១៨.៨៦៨.០០៧	៤.២៥៧.៤៤៤	១៧.៤០០.១៧៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៣៧.៣៣២)	-	៥១២.៤៧៣
នាដំណាច់ឆ្នាំ	១៧.៧៩៥.៨៦៨	៧២.៦៩៦.១២១	១៣.២០៥.១១២	៥៤.៣៦៥.៤៤៦

➤ ២៤. ចំណូលការប្រាក់សុទ្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
ឥណទាន និងបុរេប្រទាន	៧៣.៤២៤.៥២៣	៣០១.៧៧៤.៧៩០	៦៩.៧៩៩.០៥៨	២៨៥.២៦៨.៧៥០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៥៨.០៦៧	១.០៦០.៦៥៥	៣០៩.៤៣២	១.២៦៤.៦៤៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
- ធនាគារក្នុងប្រទេស	៨៣០.១៨៩	៣.៤១២.០៧៧	៤៥៨.៨២៩	១.៨៧៥.២៣៤
- ធនាគារក្រៅប្រទេស	៧.២៦៧.៤៤៦	២៩.៨៦៩.២០៣	១.០០៦.៦០០	៤.១១៣.៩៧៤
ចំណូលការប្រាក់សរុប	៨១.៧៨០.២២៥	៣៣៦.១១៦.៧២៥	៧១.៥៧៣.៩១៩	២៩២.៥២២.៦០៧
ចំណាយការប្រាក់ លើបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
ប្រាក់បញ្ញើមានកាលកំណត់	៣៦.៨០០.២៨៦	១៥១.២៤៩.១៧៤	២០.៥៤៧.៤៨១	៨៣.៩៧៧.៥៥៥
គណនីចរន្ត	២.៣២៨.០៩៧	៩.៥៦៨.៤៧៩	២.២៩០.៥៤១	៩.៣៦១.៤៤១
គណនីសន្សំ	២៣៨.៨៤៤	៩៨១.៦៤៩	២៧៨.១០១	១.១៣៦.៥៩៩
ប្រាក់កម្ចី	១.៣២១.៨២៦	៥.៤៣២.៧០៥	៧១៤.៤៣៣	២.៩១៩.៨៨៨
បំណុលបន្ទាប់បន្សំ	១.៩៩២.៩៨០	៨.១៩១.១៤៨	២.០៤៦.៤៦២	៨.៣៦៨.៨៩០
បំណុលភកិសន្យា	២៨៨.៥៤៤	១.១៨៥.៩១៦	២៩១.១៤០	១.១៨៩.៨៨៩
ប្រាក់សោធនបុគ្គលិក	១៥០.៤១៦	៦១៨.២១០	១២៥.៧១៦	៥១៣.៨០១
ចំណាយការប្រាក់សរុប	៤៣.១២០.៩៩៣	១៧៧.២២៧.២៨១	២៦.២៩៣.៨៧៤	១០៧.៤៦៣.០៦៣
ចំណូលការប្រាក់សុទ្ធ	៣៨.៦៥៩.២៣២	១៥៨.៨៨៩.៤៤៤	៤៥.២៨០.០៤៥	១៨៥.០៥៩.៥៤៤

➤ ២៥. ចំណូលកម្រៃជើងសាសុទ្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសា៖				
កម្រៃពីសេវាផ្ទេរប្រាក់	១.៧៩១.៩១០	៧.៣៦៤.៧៥០	២.៧៣១.៣៣២	១១.១៦២.៩៥៤
កម្រៃហិរញ្ញប្បទានពាណិជ្ជកម្ម	២.២២៣.៦៣៩	៩.១៣៩.១៥៦	២.៦២១.៤៣២	១០.៧១៣.៧៩៣
កម្រៃពីការសងឥណទាន				
មុនកាលកំណត់	៨២៨.២២៧	៣.៤០៤.០១៣	១.០៨៧.៧១៤	៤.៤៤៥.៤៨៧
កម្រៃដំណើរការឥណទាន	៥៥១.១៩៨	២.២៦៥.៤២៤	៥៦៥.៧៥៦	២.៣២៨.៥៩៣
កម្រៃ និងសេវាឥណទានផ្សេងៗ	៣២៦.២១២	១.៣៤០.៧៣១	៣២១.៩១១	១.៣១៥.៦៥០
កម្រៃសម្រាប់ទូរលេខ				
ទូរសារ និងទូរសព្ទ	២២៦.៨៨៥	៩៣២.៤៩៧	២៤២.១៧១	៩៨៩.៧៥៣
កម្រៃរដ្ឋបាល	១៤៦.៣០៣	៦០១.៣០៥	១២៧.៩១៩	៥២២.៨០៥
កម្រៃប្រចាំឆ្នាំ លើប័ណ្ណ ATM និងប័ណ្ណឥណទានបុរេប្រទាន និងកម្រៃជាកំណើន ចំពោះការទូទាត់សងយឺតយ៉ាវ	១៣២.៧៩០	៥៤៥.៧៦៧	១២៥.៦៤៧	៥១៣.៥១៩
កម្រៃសេវាផ្សេងៗ	៣៧២.៩៤៩	១.៥៣២.៨២០	១១៧.៣៥១	៤៧៩.៦១៤
ចំណាយផ្សេងៗ	៣២៤.០៥៩	១.៣៣១.៨៨៤	៣៨៩.១៥៥	១.៥៩០.៦៣៩
ចំណូលកម្រៃជើងសាសរុប	៦.៩២៤.១៧២	២៨.៤៥៨.៣៤៧	៨.៣៣៤.៤២៨	៣៤.០៦២.៨០៧
ចំណាយកម្រៃជើងសា	(២.២៧៣.២៨២)	(៩.៣៤៣.១៨៩)	(២.៧១៥.៦២១)	(១១.០៩៨.៧៤៣)
ចំណូលកម្រៃជើងសាសុទ្ធ	៤.៦៥០.៨៩០	១៩.១១៥.១៥៨	៥.៦១៨.៨០៧	២២.៩៦៤.០៦៤

➤ ២៦. ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL)៖				
ឥណទាន និងបុរេប្រទាន	៣៧៨.៤៦២	១.៥៥៥.៤៧៨	១២៤.៩៨៧	៥១០.៨២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១៦២.៦៩៧	៦៦៨.៦៨៥	(១៣.៤៧០)	(៥៥.០៥២)
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា				
ផ្នែកហិរញ្ញវត្ថុ	(៣២.៥៩២)	(១៣៣.៩៥៣)	(២២.៩៩៤)	(៩៣.៩៧៦)
	៥០៨.៥៦៧	២.០៩០.២១០	៨៨.៥២៣	៣៦១.៧៩៤

➤ ២៧. ចំណាយបុគ្គលិក

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	៨.៦៤៩.៨៦២	៣៥.៥៥០.៩៣៣	៧.៧៨០.៤៩០	៣១.៧៩៨.៨៦៣
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	២.៣៧២.១៥៤	៩.៧៤៩.៥៥៣	២.៣៧៤.៣៣៤	៩.៧០៣.៩០៣
ការទូទាត់ប្រាក់បំណាច់				
អតីតភាពការងារ	៦៣៥.២៩៤	២.៦១១.០៥៨	៥៧៨.៤៩៧	២.៣៦៤.៣១៧
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៥៩៤.៦៤០	២.៤៤៣.៩៧០	៦១០.២៣០	២.៤៩៤.០១០
ចំណាយប្រាក់សោធនបុគ្គលិក	៤៥០.២៨០	១.៨៥០.៦៥១	៣៨៣.២៧៨	១.៥៦៦.៤៥៧
ប្រាក់បន្ថែម	៤៤៤.០៣៩	១.៨២៥.០០០	៤០០.២០៨	១.៦៣៥.៦៥០
អត្ថប្រយោជន៍ឥណទានបុគ្គលិក	២៨៤.២៦០	១.១៦៨.៣០៩	២២៣.១២៩	៩១១.៩២៨
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	-	-	៣៦.២៣០	១៤៨.០៧២
ចំណាយបណ្តុះបណ្តាលបុគ្គលិក	៤៨.៦៦៧	២០០.០២១	២៦.៩១៤	១០៩.៩៩៨
ផ្សេងៗ	១៩៥.៩០៩	៨០៥.១៨៧	៨៣.១១៧	៣៣៩.៦៩៩
	១៣.៦៧៥.១០៥	៥៦.២០៤.៦៨២	១២.៤៩៦.៤២៧	៥១.០៧២.៨៩៧

➤ ២៨. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ				
(កំណត់សម្គាល់ ១០)	២.១៧៣.៧០៩	៨.៩៣៣.៩៤៥	១.៦២០.៣១២	៦.៦២២.២១៥
រំលស់ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ ៩)	១.៧៥២.១០៤	៧.២០១.១៤៧	១.៦៣៩.៩១៦	៦.៧០២.៣៣៧
រំលស់ទ្រព្យសកម្មអរូបី				
(កំណត់សម្គាល់ ១១)	១.០៤៧.០៨៦	៤.៣០៣.៥២៣	៦៩៩.៥១៤	២.៨៥៨.៩១៤
	៤.៩៧២.៨៩៩	២០.៤៣៨.៦១៥	៣.៩៥៩.៧៤២	១៦.១៨៣.៤៦៦

➤ ២៩. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ កម្រៃសេវាផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ	១.៤០៣.៣៨៧	៥.៧៦៧.៩២១	១.០៦៧.៤៦៤	៤.៣៦២.៧២៥
ចំណាយកម្រៃអាជ្ញាប័ណ្ណ	៥៧៩.៨៨៣	២.៣៨៣.៣១៩	១៦៣.៤៤៦	៦៦៨.០០៤
ចំណាយសន្តិសុខ	៥៤៤.១៣៥	២.២៣៦.៣៩៥	៣៩៩.៩៨២	១.៦១៨.៣៧៨
ចំណាយទំនាក់ទំនង	៣៩៣.២៥១	១.៦១៦.២៦២	៣៤០.៣៤១	១.៣៩០.៩៧៤
ទឹកភ្លើង	២៦៤.៣០២	១.០៨៦.២៨១	២៥៥.៨៤៣	១.០៤៥.៦៣០
ផ្សាយពាណិជ្ជកម្ម និង ទំនាក់ទំនងសាធារណៈ	២៣០.៤៩៨	៩៤៧.៣៤៧	១៤១.៣៦៨	៥៧៧.៧៧១
សម្ភារឆ្លុះឆ្លាំងការិយាល័យ	២២៩.៩២១	៩៤៤.៩៧៥	១០៩.៦៩៦	៤៤៨.៣២៨
ចំណាយដំណើរការយានយន្ត	១៩៦.១៦៦	៨០៦.២៤២	១៨៤.៧៩៧	៧៥៥.២៦៥
ចំណាយធានារ៉ាប់រង	១៥៤.៥៦៣	៦៣៥.២៥៤	១៤៧.៣៨៩	៦០២.៣៧៩
ចំណាយការជួល	១៥២.៤៧៦	៦២៦.៦៧៦	១៥២.៧១៨	៦២៤.១៥៨
ការធ្វើដំណើរ និងការស្នាក់នៅ	១៣១.៤៤៦	៥៤០.២៤៣	៦៣.០៦៥	២៥៧.៧៨៧
កម្រៃបេសកកម្មប្រឹក្សាភិបាល	១០៩.៤០០	៤៤៩.៦៣៤	១១៤.៤៧៣	៤៦៧.៨៥១
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៤៧.៧៩២	១៩៦.៤២៥	៣៨.៧៧៨	១៥៨.៤៨៦
ចំណាយផ្សេងៗ	៦៦៦.៣៦៥	២.៧៣៨.៧៦០	៤៤៨.៣២៧	១.៨៣២.៣១២
	៥.៣៧៣.២៣៦	២២.០៨៤.០០០	៣.៨៩៨.៤៤០	១៥.៩៣២.៩២៤

➤ ៣០. ពន្ធលើប្រាក់ចំណូល

(ក) បំណុលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំ

បម្រែបម្រួលបំណុលពន្ធ លើប្រាក់ចំណូលក្នុងឆ្នាំរបស់ធនាគារ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
នាដើមឆ្នាំ	៥.៤១០.១៤៧	២២.២៧៣.៥៧៥	៥.៤៤៩.៥១៩	២២.២០១.៣៤០
ចំណាយពន្ធ លើប្រាក់ចំណូល	៤.០៦៧.៧៩៩	១៦.៧១៨.៦៥៤	៦.២២៤.១១៧	២៥.៤៣៧.៩៦៦
ពន្ធលើប្រាក់ចំណូលបានបង់	(៦.៣៩៦.៧១៦)	(២៦.២៩០.៥០៣)	(៦.២៣៧.៧៥៦)	(២៥.៤៩៣.៧០៩)
និយ័តកម្មពន្ធក្នុងឆ្នាំ				
នៃការិយបរិច្ឆេទគ្រាមុន	៨០.៨៣២	៣៣២.២២០	(២៥.៧៣៣)	(១០៥.១៧១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១៦.៩២៣)	-	២៣៣.១៤៩
នាដំណាច់ឆ្នាំ	៣.១៦២.០៦២	១២.៩១៧.០២៣	៥.៤១០.១៤៧	២២.២៧៧.៥៧៥

(ខ) ចំណាយពន្ធ លើប្រាក់ចំណូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	៤.០៦៧.៧៩៩	១៦.៧១៨.៦៥៤	៦.២២៤.១១៧	២៥.៤៣៧.៩៦៦
និយ័តកម្មពន្ធក្នុងឆ្នាំ				
នៃការិយបរិច្ឆេទគ្រាមុន	៨០.៨៣២	៣៣២.២១៩	(២៥.៧៣៣)	(១០៥.១៧១)
	៤.១៤៨.៦៣១	១៧.០៥០.៨៧៣	៦.១៩៨.៣៨៤	២៥.៣៣២.៧៩៥
ពន្ធពន្យារ	៤០៧.៦២៦	១.៦៧៥.៣៤៣	៤០៦.១៨១	១.៦៦០.០៦២
ចំណាយពន្ធ លើប្រាក់ចំណូល	៤.៥៥៦.២៥៧	១៨.៧២៦.២១៦	៦.៦០៤.៥៦៥	២៦.៩៩២.៨៥៧

(គ) ការផ្ទៀងផ្ទាត់ រវាងចំណាយពន្ធ លើប្រាក់ចំណូល និងចំណេញ តាមគណនេយ្យ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធ				
លើប្រាក់ចំណូល	២១.១៦៩.៧០៦	៨៧.០០៧.៤៩២	៣២.១៩១.៤៦១	១៣១.៥៦៦.៥០០
ពន្ធគណនា តាមអត្រា ២០%	៤.២៣៣.៩៤១	១៧.៤០១.៤៩៨	៦.៤៣៨.២៩២	២៦.៣១៣.៣០០
ផលប៉ះពាល់ពន្ធនៃខ្ទង់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	១៥៥.៥៨២	៦៣៩.៤៤២	១៨១.៩៥៧	៧៤៣.៦៥៨
ការជម្រះចេញពីបញ្ជី នៃពន្ធ				
ពន្យារជាទ្រព្យសកម្ម ដែល				
បានទទួលស្គាល់ក្នុងគ្រាមុន	៨៥.៩០២	៣៥៣.០៥៧	១០.០៤៩	៤១.០៧០
និយ័តកម្មពន្ធក្នុងឆ្នាំ				
នៃការិយបរិច្ឆេទគ្រាមុន	៨០.៨៣២	៣៣២.២១៩	(២៥.៧៣៣)	(១០៥.១៧១)
ចំណាយពន្ធ លើប្រាក់ចំណូល	៤.៥៥៦.២៥៧	១៨.៧២៦.២១៦	៦.៦០៤.៥៦៥	២៦.៩៩២.៨៥៧

យោងតាមច្បាប់ ស្តីពីសារពើពន្ធ នៃកម្ពុជា ធនាគារត្រូវបង់ពន្ធ លើប្រាក់ចំណូល តាមអត្រា ២០%។

(ឃ) បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនា តាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ន លើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាន នាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រង វាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាព ដែលបានកើតឡើង ក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វា ដែលនៅជាធរមាន។ ធនាគារកត់ត្រាសិរិធានធន តាមភាពសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះ មានការផ្លាស់ប្តូរ ពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុត លើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យ ដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួន ដែលបានកត់ត្រាពីដំបូងនោះភាពលម្អៀងនេះ នឹងធ្វើឲ្យប៉ះពាល់ ដល់សមតុល្យបំណុលពន្ធ ក្នុងការិយបរិច្ឆេទ ដែលការកំណត់ពន្ធ ត្រូវបានធ្វើឡើង។

➤ ៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥១.០១៣.៥៤៥	២០៨.៣៩០.៣៣១	៥៣.៥៧៤.៦១៤	២២០.៥៦៦.៦៨៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល៖				
គណនីចរន្ត	៥៨.៧២៩.៩៩០	២៣៩.៩១២.០០៩	៩២.១៥០.៩៧៦	៣៧៩.៣៨៥.៥៦៨
គណនីទូទាត់	១៥.៥៦១.២២៨	៦៣.៥៦៧.៦១៦	៦២៥.១៤៤	២.៥៧៣.៧៩៩
មូលបត្រអាចផ្តល់ជូនបាន	-	-	១៥.០០០.០០០	៦១.៧៥៥.០០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ៖				
គណនីចរន្ត	១០.១៨៩.៨១១	៤១.៦២៥.៣៧៨	៥.៤២៥.៦៧២	២២.៣៣៧.៤៩២
គណនីសន្សំ	២.០០៤.៦១៥	៨.១៨៨.៨៥២	២.១៩២.៣៨២	៩.០២៦.០៣៧
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់				
បីខែ ឬ តិចជាង	២៤៥.២៥៨.៩៤៦	១.០០១.៨៨២.៧៩៤	៥៥.៨៩១.៩៨៨	២៣០.១០៧.៣១៥
	៣៨២.៧៥៨.១៣៥	១.៥៦៣.៩៦៦.៩៨០	២២៤.៨៦០.៧៤៦	៩២៥.៧៥១.៨៥៧

➤ ៣២. ព័ត៌មានលំហូរសាច់ប្រាក់

ក. លំហូរសាច់ប្រាក់ ពីប្រតិបត្តិការ

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនពន្ធ លើប្រាក់ចំណូល		២១.១៦៩.៧០៦	៨៧.០០៧.៤៩២	៣២.១៩១.៤៦១	១៣១.៥៦៦.៥០០
<i>និយ័តកម្ម៖</i>					
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំទ្រព្យសកម្មអរូបី	២៨	៤.៩៧២.៨៩៩	២០.៤៣៨.៦១៥	៣.៩៥៩.៧៤២	១៦.១៨៣.៤៦៦
ខាតពីការថយចុះតម្លៃឥណទាន	២៦	៥០៨.៥៦៧	២.០៩០.២១០	៨៨.៥២៣	៣៦១.៧៩៤
ចំណាយអត្ថប្រយោជន៍បុគ្គលិកមិនមែនសាច់ប្រាក់ - ការទូទាត់ផ្នែកតាមភាគហ៊ុន		៣៤៣.២២៩	១.៤១០.៦៧១	៣៥៥.៧០៧	១.៤៥៣.៧៧៥
ចំណេញពីការលុបចោលកតិសន្យា		(៩៩០)	(៤.០៦៩)	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(៤៤.៧២៤)	(១៨៣.៨១៦)	(៣០.៥៥៨)	(១២៤.៨៩១)
និយ័តកម្មប្រាក់សោធនបុគ្គលិក	១៨	(៥៨.៩៧៥)	(២៤២.៣៨៧)	១៦.២៥៣	៦៦.៤២៦
ប្រាក់សោធនបុគ្គលិក		៩៩៩.៧០៣	៤.១០៨.៧៧៩	៨៨៩.៨៤០	៣.៦៣៦.៧៧៦
ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	២៧	-	-	៣៦.២៣០	១៤៨.០៧២
អត្ថប្រយោជន៍ឥណទានបុគ្គលិក	២៧	២៨៤.២៦០	១.១៦៨.៣០៩	២២៣.១២៩	៩១១.៩២៨
ចំណូលការប្រាក់ និងចំណាយការប្រាក់សុទ្ធ	២៤	(៣៨.៦៥៩.២៣២)	(១៥៨.៨៨៩.៤៤៤)	(៤៥.២៨០.០៤៥)	(១៨៥.០៥៩.៥៤៤)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់ទទួលស្គាល់		៨.២៧៤	៣៤.០០៦	(១១២.១៧៤)	(៤៥៨.៤៥៥)
បម្រែបម្រួលដើមទុនបង្វិល៖					
ទុនបម្រុងកាតព្វកិច្ច		(២៥.៥៦៣.៦៥៤)	(១០៥.០៦៦.៦១៨)	២.៨៨១.៥៣២	១១.៧៧៦.៨២១
ឥណទាន និងបុរេប្រទាន		៧៤.៧០៦.៩០៩	៣០៧.០៤៥.៣៩៦	(៩៩.៩២៧.៦៨៤)	(៤០៨.៤០៤.៤៤៥)
ទ្រព្យសកម្មផ្សេងៗ		(១.៥៦០.៨៦១)	(៦.៤១៥.១៣៩)	(៤៤៣.៥៣៩)	(១.៨១២.៧៤៤)
ប្រាក់បញ្ញើរបស់ធនាគារ		(៣៨.៣១២.០៩៦)	(១៥៧.៤៦២.៧១៥)	៥៧.៩៦១.៩០៦	២៣៦.៨៩០.៣១០
ប្រាក់បញ្ញើរបស់អតិថិជន		១៤០.៧៧៥.៦០០	៥៧៨.៥៨៧.៧១៦	(៨៤.៧២៣.៧២៦)	(៣៤៦.២៦៥.៨៦៨)
បំណុលផ្សេងៗ		(២.៧២៥.៨០១)	(១១.២០៣.០៤២)	(៣.៩៨១.៧១៥)	(១៦.២៧៣.២៦៩)
សាច់ប្រាក់បានប្រើក្នុងពីប្រតិបត្តិការ		១៣៦.៨៤២.៨១៤	៥៦២.៤២៣.៩៦៤	(១៣៥.៨៩៥.១១៨)	(៥៥៥.៤០៣.៣៤៨)

ខ. សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (*)	៤០៨.៦៩៨	១.៦៧៩.៧៤៩	១៩៣.៧២៩	៧៩១.៧៧០
ការទិញទ្រព្យសកម្មអរូបី (*)	៤៨១.៥២៥	១.៩៧៩.០៦៨	៣៧២.៣៤៧	១.៥២១.៧៨២
	៨៩០.២២៣	៣.៦៥៨.៨១៧	៥៦៦.០៧៦	២.៣១៣.៥៥២

(*) ចំនួនទឹកប្រាក់នេះ គឺជាសាច់ប្រាក់ត្រូវបង់ ចំពោះការទិញទ្រព្យសកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់៩ សម្រាប់ការទិញទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់។

គ. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗដែលបានបង្ហាញ។

បំណុលសុទ្ធ	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣៨២.៧៥៨.១៣៥	១.៥៦៣.៥៦៦.៩៨០	២២៤.៨៦០.៧៨៦	៩២៥.៧៥១.៨៥៧
ប្រាក់កម្ចី	(១.១៥២.០១៥)	(៤.៧០៥.៩៨១)	(២១.៧៣៨.៨៩៤)	(៨៩.៤៩៩.០២៧)
បំណុលបន្ទាប់បន្សំ	(៤៧.៤០៥.៥៩២)	(១៩៣.៦៥១.៨៤៣)	(៤៧.៤០៥.៥៩២)	(១៩៥.១៦៨.៨២២)
បំណុលភតិសន្យា	(៦.១៦៤.៩០០)	(២៥.១៨៣.៦១៧)	(៧.៩៣៥.២៦១)	(៣២.៦៦៩.៤៧០)
បំណុលសុទ្ធ	៣២៨.០៣៥.៦២៨	១.៣៤០.០២៥.៥៣៩	១៤៧.៧៨១.០៣៩	៦០៨.៤១៤.៥៣៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣៨២.៧៥៨.១៣៥	១.៥៦៣.៥៦៦.៩៨០	២២៤.៨៦០.៧៨៦	៩២៥.៧៥១.៨៥៧
បំណុលដុល - អត្រាការប្រាក់ថេរ	(៥៤.៧២២.៥០៧)	(២២៣.៥៤១.៤៤១)	(៦១.៩២៣.៧៤៧)	(២៥៤.៩៤០.០៦៧)
បំណុលដុល - អត្រាការប្រាក់អថេរ	-	-	(១៥.១៥៦.០០០)	(៦២.៣៩៧.២៥២)
បំណុលសុទ្ធ	៣២៨.០៣៥.៦២៨	១.៣៤០.០២៥.៥៣៩	១៤៧.៧៨១.០៣៩	៦០៨.៤១៤.៥៣៨

	បំណុលពីសកម្មភាពហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី	បំណុលបន្ទាប់បន្សំ	បំណុលភតិសន្យា	សរុបរង	សាច់ប្រាក់ និងសាច់ប្រាក់សមមូល	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	(២៦.១៤១.៥២១)	(៤៧.៤០៥.៥៩២)	(៦.៩៨៧.៧៨២)	(៨០.៥៣៤.៨៩៥)	២៩៨.០៦៤.៤៥៩	២១៧.៥២៩.៥៦៤
លំហូរសាច់ប្រាក់	៣.៦២៥.៤១៦	-	១.៥០៧.៧៨៨	៥.១៣៣.២០៤	(៧៣.២០៣.៦៧៣)	(៦៨.០៧០.៤៦៩)
ភតិសន្យាថ្មី	-	-	(២.៤៥៥.២៦៧)	(២.៤៥៥.២៦៧)	-	(២.៤៥៥.២៦៧)
និយ័តកម្មលម្អៀង ពីការផ្តោះប្តូរ	១១៦.៤៧០	-	-	១១៦.៤៧០	-	១១៦.៤៧០
បម្រែបម្រួលផ្សេងៗ (i)	៦៦០.៧៤១	-	-	៦៦០.៧៤១	-	៦៦០.៧៤១
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២១.៧៣៨.៨៩៤)	(៤៧.៤០៥.៥៩២)	(៧.៩៣៥.២៦១)	(៧៧.០៧៩.៧៤៧)	២២៤.៨៦០.៧៨៦	១៤៧.៧៨១.០៣៩
គិតជាពាន់រៀល	(៨៩.៤៩៩.០២៧)	(១៩៥.១៦៨.៨២២)	(៣២.៦៦៩.៤៧០)	(៣១៧.៣៣៧.៣១៩)	៩២៥.៧៥១.៨៥៧	៦០៨.៤១៤.៥៣៨
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(២១.៧៣៨.៨៩៤)	(៤៧.៤០៥.៥៩២)	(៧.៩៣៥.២៦១)	(៧៧.០៧៩.៧៤៧)	២២៤.៨៦០.៧៨៦	១៤៧.៧៨១.០៣៩
លំហូរសាច់ប្រាក់	២០.២៧៩.០៧០	-	១.៧២៧.២១១	២២.០០៦.២៨១	១៥៧.៨៩៧.៣៤៩	១៧៩.៩០៣.៦៣០
ភតិសន្យាថ្មី	-	-	(៥៩.០៣៩)	(៥៩.០៣៩)	-	(៥៩.០៣៩)
និយ័តកម្មលម្អៀង ពីការផ្តោះប្តូរ	(៨.៥៤៧)	-	-	(៨.៥៤៧)	-	(៨.៥៤៧)
បម្រែបម្រួលផ្សេងៗ (i)	៣១៦.៣៥៦	-	១០២.១៨៩	៤១៨.៥៤៥	-	៤១៨.៥៤៥
បំណុលសុទ្ធ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(១.១៥២.០១៥)	(៤៧.៤០៥.៥៩២)	(៦.១៦៤.៩០០)	(៥៤.៧២២.៥០៧)	៣៨២.៧៥៨.១៣៥	៣២៨.០៣៥.៦២៨
គិតជាពាន់រៀល	(៤.៧០៥.៩៨១)	(១៩៣.៦៥១.៨៤៣)	(២៥.១៨៣.៦១៧)	(២២៣.៥៤១.៤៤១)	១.៥៦៣.៥៦៦.៩៨០	១.៣៤០.០២៥.៥៣៩

(i) បម្រែបម្រួលផ្សេងៗ គឺជាបម្រែបម្រួលមិនមែនសាច់ប្រាក់ រួមមានបង្កើនចំណាយការប្រាក់ ដែលត្រូវបង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ នៅពេលបានទូទាត់។

➤ ៣៣. កិច្ចសន្យាផ្សេងៗ និងបំណុលយថាហេតុ

(ក) កិច្ចសន្យាផ្តល់ឥណទាន ការធានា និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមានចំនួនទឹកប្រាក់ ក្នុងកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដែលត្រូវផ្តល់ឥណទាន ជូនអតិថិជន ដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លិខិតធានា និងលិខិតឥណទានធនាគារ	២៧៧.២៨៣.៣២៣	១.១៣២.៧០២.៣៧៤	២៦៦.៨៤៦.៦៤៥	១.០៩៨.៦០៧.៦៣៧
ឥណទានវិញ្ញាបន៍ ដែលមិនបានប្រើប្រាស់	៦៥.៧៩៥.៩៨៨	២៦៨.៧៧៦.៦១១	៦៧.៥៨១.៤៩៤	២៧៨.២៣៣.០១១
ប័ណ្ណឥណទាន ដែលមិនបានប្រើប្រាស់	១២.៣៦៦.១៩៦	៥០.៥១៥.៩១១	១១.៥៤៥.០៥៣	៤៧.៥៣០.៩៨៣
កិច្ចសន្យាផ្តល់ឥណទានមានកាលកំណត់	១៧.៨៨៩.៨៨៦	៧៣.០៨០.១៨៤	១៣.០៨៨.៥៤៤	៥៣.៨៨៥.៥៣៦
	៣៧៣.៣៣៥.៣៩៣	១.៥២៥.០៧៥.០៨០	៣៥៩.០៦១.៧៣៦	១.៤៧៨.២៥៧.១៦៧
ដក៖ សំវិធានធនបាត់បង់ ECL	(៦៨.២១៨)	(២៧៨.៦៧១)	(១០០.៨១០)	(៤១៥.០៣៥)
ហានិភ័យសរុប	៣៧៣.២៦៧.១៧៥	១.៥២៤.៧៩៦.៤០៩	៣៥៨.៩៦០.៩២៦	១.៤៧៧.៨៤២.១៣២

(ខ) កិច្ចសន្យាកម្មសន្យាប្រតិបត្តិ

ធនាគារបានទទួលស្គាល់ទ្រព្យសកម្ម ដែលមានសិទ្ធិប្រើប្រាស់ និងបំណុលកម្មសន្យា ចំពោះកិច្ចសន្យាកម្មសន្យា ដែលធនាគារជាភាគីអ្នកជួល លើកលែងតែកម្មសន្យាទាំងឡាយណា ដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ២.១២.iii និងកំណត់សម្គាល់៩ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាកម្មសន្យា ដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

➤ ៣៤. ការលាតត្រដាងភាគីពាក់ព័ន្ធ

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ធនាគារ គឺជាបុត្រសម្ព័ន្ធ ដែលត្រូវបានកាន់កាប់ទាំងស្រុង ដោយ CIMB Bank Berhad ដែលជាធនាគារមានអាជ្ញាប័ណ្ណចុះបញ្ជីអាជីវកម្ម នៅប្រទេស ម៉ាឡេស៊ី។ CIMB Group Holdings Berhad ដែលជាក្រុមហ៊ុនសាជីវកម្មបានចុះបញ្ជី នៅប្រទេសម៉ាឡេស៊ី គឺជាក្រុមហ៊ុនមេធំចុងក្រោយ។

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
CIMB Group Holdings Berhad	ក្រុមហ៊ុនមេធំជាងគេ
CIMB Bank Berhad	ក្រុមហ៊ុនមេផ្ទាល់
CIMB Thai Bank Public Co. Limited (CIMB Thai)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
PT Bank CIMB Niaga TBK (CIMB Indonesia)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank (Singapore)	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank Berhad Shanghai Branch	ក្រុមហ៊ុនញាតិសម្ព័ន្ធ
CIMB Bank (Vietnam) Limited	ក្រុមហ៊ុនញាតិសម្ព័ន្ធ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ គឺអភិបាល ទាំងអស់របស់ធនាគារ ដែលជាអ្នកមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

(ខ) ប្រាក់បញ្ញើ និងការដាក់ប្រាក់ ជាមួយភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេ (គណនីចរន្ត) ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេនៅបរទេស (គណនីចរន្ត) ក្រុមហ៊ុនមេ	៤.៩២៧.៧១៩	២០.១២៩.៧៣២	២.៤៦៣.៨២៧	១០.១៤៣.៥៧៦
(ប្រាក់បញ្ញើមានកាលកំណត់)	១៩០.៥៦៥.៥៦៤	៧៧៨.៤៦០.៣២៩	២៨.២០៦.២៣២	១១៦.១២៥.០៥៧
	១៩៥.៤៩៣.៣៨៣	៧៩៨.៥៩០.០៦១	៣០.៦៧០.០៥៩	១៣៦.២៦៨.៦៣៣
ចំណូលការប្រាក់	៦.៦២២.៣០២	២៧.៦១៧.៨៤២	៤១.៨៣៣.៦២៩	១៩៦.៣៧៣.៦៣៩

គណនីចរន្ត ជាមួយក្រុមហ៊ុនមេ និងធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅបរទេស មិនមានការប្រាក់ទេ (២០២២៖ សូន្យ) លើកលែងតែគណនីចរន្ត ដែលដាក់នៅ CIMB Bank Berhad Shanghai Branch មានអត្រាការប្រាក់ ០,៣៥% (២០២២៖ ០,៣៥% ក្នុងមួយឆ្នាំ)។

ប្រាក់បញ្ញើមានកាលកំណត់ ជាមួយក្រុមហ៊ុនមេ មានអត្រាការប្រាក់ ក្នុងចន្លោះពី ១,២០% ទៅ ៥,១២% ក្នុងមួយឆ្នាំ (២០២២៖ ១,៣០% ទៅ ៤,១០% ក្នុងមួយឆ្នាំ)។

(គ) ឥណទាន និងបុរេប្រទានវាស់វែង តាមថ្លៃដើមដករំលស់ ផ្តល់ឲ្យភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	២.៥២២.៤៨៧	១០.៣០៤.៣៩៩	២.៤២១.៣០៣	៩.៩៦៨.៥០៤
ចំណូលការប្រាក់	១៦៦.៤៨៤	៦៨៦.៣០៦	១២១.៥៣៣	៤៩៦.៧០៥

ឥណទាន និងបុរេប្រទាន ផ្តល់ឲ្យអភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ មានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ៣,៥០% ទៅ ៨,០០% ក្នុងមួយឆ្នាំ (២០២២៖ ៣,៥០% ទៅ ៨,០០% ក្នុងមួយឆ្នាំ)។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេនៅបរទេស (គណនីចរន្ត) ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគាររបស់ក្រុមហ៊ុនមេ នៅបរទេស (ប្រាក់បញ្ញើមានកាលកំណត់)	៩.៨៧០	៤០.៣១៩	៩.៩១៥	៤០.៨២០
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីចរន្ត)	១៨០.៩៦០	៧៣៩.២២២	១៤១.៣០០	៥៨១.៧៣២
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីសន្សំ)	១៥២.៨០៥	៦២៤.២០៨	១៣០.៥០៦	៥៣៧.២៩៣
(ប្រាក់បញ្ញើមានកាលកំណត់)	១.៥៨៨.៥០១	៦.៤៨៩.០២៧	១.២០៦.៨៤៤	៤.៩៦៨.៥៧៧
	១.៩៣២.១៣៦	៧.៨៤២.៤៥៧	១.៣៣៧.៦៥២	៥៣៩.៥៧៧.៨០២
ចំណាយការប្រាក់ លើប្រាក់បញ្ញើ	៧៧.៥៧៩	៣១៨.៨៤៩	៨៩៨.៨៧៣	៣.៦៧៣.៦៩៤

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០២៣	២០២២
ធនាគារបុត្រសម្ព័ន្ធ និងសាខាធនាគារ របស់ក្រុមហ៊ុនមេ នៅបរទេស (គណនីចរន្ត)	០,០០%	០,០០%
ធនាគារបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ នៅបរទេស (ប្រាក់បញ្ញើមានកាលកំណត់)	០,៣៩% - ៧,៥៨%	០,៣០% - ៧,៥៨%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីចរន្ត)	០,០០% - ១,៥០%	០,០០% - ១,៥០%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (គណនីសន្សំ)	០,៥០% - ៣,២៥%	០,៥០% - ១,៦៨%
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	៣,២៥% - ៧,០០%	៣,២៥% - ៦,៥០%

(ង) អនុបំណុល ពិភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនមេផ្ទាល់	៤៧.៤០៥.៥៩២	១៩៣.៦៥១.៨៤៣	៤៧.៤០៥.៥៩២	១៩៥.១៦៨.៨២២
ចំណាយការប្រាក់	២.០៤៦.៤៦២	៨.៤១០.៩៥៩	២.០៤៦.៤៦២	៨.៣៦៣.៨៩០

បំណុលបន្ទាប់បន្សំ ពីក្រុមហ៊ុនមេផ្ទាល់ មិនមានការធានាទេ និងមានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងចន្លោះពី ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ (២០២២៖ ២,៧៤% ទៅ ៤,៥០% ក្នុងមួយឆ្នាំ)។

(ច) ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មផ្សេងៗ				
ទឹកប្រាក់ក្រុមហ៊ុនមេផ្ទាល់ជំពាក់	១០៨.០២៤	៤៤១.២៧៨	១៨.៨៧១	៧៧.៦៩២
ទឹកប្រាក់ភាគីពាក់ព័ន្ធជំពាក់	៣.៥៥០	១៤.៥០២	៣.៣៦១	១៣.៨៣៧
	១១១.៥៧៤	៤៥៥.៧៨០	២២.២៣២	៩១.៥២៩

(ឆ) ការទូទាត់ឲ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	១០៩.៤០០	៤៤៩.៦៣៤	១១៤.៤៧៣	៤៦៧.៨៥១
ប្រាក់បៀវត្សរ៍ និង អត្ថប្រយោជន៍រយៈពេលខ្លី	៣.០២៥.៣៩៦	១២.៤៣៤.៣៧៧	២.៧៨៩.៥៨៤	១១.៤០១.០៣០
អត្ថប្រយោជន៍រយៈពេលវែងផ្សេងៗ	៨៦.៤៤៧	៣៥៥.២៩៥	៧៧.៥២៦	៣១៦.៨៤៩
	៣.១១១.៨៤៣	១២.៧៨៩.៦៧២	២.៨៦៧.១១០	១១.៧១៧.៨៧៩

➤ ៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយ នៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរ នៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឲ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់ បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការ ក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យ បានចូលរួម តាំងពីដំណាក់កាលដំបូង ក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួម ឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃ លើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឲ្យផ្នែកអាជីវកម្មផ្សេងៗ ធ្វើការ វាយតម្លៃហានិភ័យ ធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឲ្យហានិភ័យ ត្រូវបានកំណត់តម្លៃសមស្រប ពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាព ក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថា សកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលការណ៍ ហានិភ័យ ហើយស្ថានភាព នៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យ ដែលត្រូវបាន អនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌ នៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រង				
តាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	៥១.០១៣.៥៤៥	២០៨.៣៩០.៣៣១	៥៣.៥៧៤.៦១៤	២២០.៥៦៦.៦៨៦
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
នៅធនាគារកណ្តាល	៨២.០៩៥.៥៥២	៣៣៥.៣៦០.៣៣០	១២០.៩០៦.១០០	៤៩៧.៧៧០.៤១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
នៅធនាគារផ្សេងៗ	២៥៧.២៧៧.៣២៥	១.០៥០.៩៧៧.៨៧៣	៦៣.៤៩៦.៧៣២	២៦១.៤១៦.០៤៦
ឥណទាន និងបុរេប្រទានរ៉ាប់រង				
តាមថ្លៃដើមដករំលស់	៩៤៤.៨៣៤.៦៧៤	៣.៨៥៩.៦៤៩.៦៤៣	១.០១៩.៤៥៧.២១៣	៤.១៩៧.១០៥.៣៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៥៦១.០០១	៦.៣៧៦.៦៨៩	៩៣៤.៣០៩	៣.៨៤៦.៥៥០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៣៣៦.៧៨២.០៩៧	៥.៤៦០.៧៥២.៨៦៦	១.២៥៨.៣៦៨.៩៦៨	៥.១៨០.៧០៥.០៤២
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុរ៉ាប់រង				
តាមថ្លៃដើមដករំលស់				
ប្រាក់បញ្ញើរបស់ធនាគារ	១៨៩.១០០.៤០៥	៧៧២.៤៧៥.១៥៤	២២៤.៩០៧.៨៧២	៩២៥.៩៤៥.៧០៩
ប្រាក់បញ្ញើរបស់អតិថិជន	៩៩៤.៦១៥.៧២៨	៤.០៦៣.០០៥.២៤៩	៨៤៧.៧២៥.៣៤៨	៣.៤៩០.០៨៥.២៥៨
ប្រាក់កម្ចី	១.១៥២.០១៥	៤.៧០៥.៩៨១	២១.៧៣៨.៨៩៤	៨៩.៤៩៩.០២៧
បំណុលបន្ទាប់បន្សំ	៤៧.៤០៥.៥៩២	១៩៣.៦៥១.៨៤៣	៤៧.៤០៥.៥៩២	១៩៥.១៦៨.៨២២
បំណុលកតិសន្យា	៦.១៦៤.៩០០	២៥.១៨៣.៦១៧	៧.៩៣៥.២៦១	៣២.៦៦៩.៤៧០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៨.៧៦៣.៤៥៥	៣៥.៧៩៥.៧១៣	១០.៩៤២.៩០១	៤៥.០៥១.៩២២
បំណុលហិរញ្ញវត្ថុសរុប	១.២៤៧.២០២.០៩៥	៥.០៩៤.៨២០.៥៥៧	១.១៦០.៦៥៥.៨៦៨	៤.៧៧៨.៤២០.២០៨
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៨៩.៥៨០.០០២	៣៦៥.៩៣៤.៣០៩	៩៧.៧១៣.១០០	៤០២.២៨៤.៨៣៤

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យ ដែលធ្វើឲ្យមានការខាតបង់ ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជន របស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ ទៅតាមកិច្ចសន្យា ឲ្យធនាគារ។ ហានិភ័យឥណទាន កើតមកពីការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានា ផ្នែកហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើន កើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទាន ត្រូវបានគ្រប់គ្រង តាមមូលដ្ឋានជាត្រឹមត្រូវ។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទាន ក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឲ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នា ទៅតាមបម្រែបម្រួលលក្ខខណ្ឌ លើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលា ដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាន នៃផលបត្រទ្រព្យសកម្មមួយ តម្រូវឲ្យមានការប៉ាន់ស្មានបន្ថែមទៀត ដូចជាលទ្ធភាពនៃការមិនសងប្រាក់ នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ ទៅវិញ ទៅមក រវាងភាគីដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទាន ដោយប្រើប្រាស់ នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់ នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតឥណទានរំពឹងទុក (ECL) ក្រោម CIFRS 9។

ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថា មានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាន នៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដាន ដើម្បីស្វែងរកការថយចុះតម្លៃ នៃឥណទាន។ ការវាស់វែងការថយចុះតម្លៃ ត្រូវបានកំណត់ត្រឹមការ ខាតឥណទានរំពឹងទុក ១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដែលត្រូវបានវាស់វែង តាមថ្លៃដើម ដករំលស់ ត្រូវបានតាមដាន ដើម្បីស្វែងរកការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការ វាស់វែងការថយចុះតម្លៃ គឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាល ដូចបានពណ៌នា ក្នុងកំណត់សម្គាល់ ៣៥.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទាន ជូនអតិថិជនជាងកត្តាជន ឬសហគ្រាស នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុក ដាក់ លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារកំណត់កម្រិតហានិភ័យឥណទាន ដែលខ្លួនទទួលខុសត្រូវ ដោយដាក់កម្រិតលើចំនួន ហានិភ័យ ដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីប្រាក់ ឬក្រុមអ្នកខ្ចី និងផ្នែកឧស្សាហកម្ម។ ហានិភ័យបែបនេះ ត្រូវបានតាមដានលើមូលដ្ឋានរៀបរៀង ហើយត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬញឹកញាប់ជាងនេះ ទៅតាមការចាំបាច់។ កម្រិតកំណត់នៃ ហានិភ័យឥណទាន ទៅតាមប្រភេទ ផលិតផល និងវិស័យឧស្សាហកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ហានិភ័យធំ ត្រូវបានកំណត់និយមន័យ ដោយធនាគារកណ្តាលថា ជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលផលជាងកត្តាជន ដែលលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ អនុលោម តាមលក្ខខណ្ឌ នៃប្រកាសលេខ ធ៧-០៦-២០២២ប្រ.ក ដែលចេញដោយធនាគារកណ្តាល បានតម្រូវ ឲ្យធនាគាររក្សា នៅគ្រប់ពេលវេលាទាំងអស់ នូវអនុបាតអតិបរមា ២០% រវាងហានិភ័យឥណទាន ទូទៅរបស់ធនាគារ ចំពោះអ្នកទទួលផលជាងកត្តាជន និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហានិភ័យ ឥណទានធំសរុប មិនត្រូវលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

ធនាគារអនុវត្តគោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីសម្រួលហានិភ័យ ដូចជាការតម្រូវ ឲ្យអ្នកខ្ចីប្រាក់ ដាក់កម្ចីល់ទ្រព្យបញ្ចាំ នៅពេលស្នើសុំខ្ចីឥណទាន និងបុរេប្រទាន ពីធនាគារ។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាល របស់ CIFRS 9 គឺដើម្បីកត់ត្រាសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រា លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទាន នាការបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលមិនទាន់មានការថយចុះតម្លៃគួរឲ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រា ក្នុងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធ នៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទាន ជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង និងមិនមានការថយចុះតម្លៃឥណទាន នាការ បរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធន សម្រាប់ ការខាតឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានកំណើនហានិភ័យឥណទានជា សារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថា មាន ការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រា ក្នុងសំវិធានធន សម្រាប់ការ ខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុ ដែលមានភស្តុតាងជាក់ស្តែងបង្ហាញថា មាន ការថយចុះតម្លៃ នាការបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រា ក្នុងសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទាន ឬទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃឥណទានរំពឹងទុក គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណា ដែល មានការថយចុះតម្លៃឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធន សម្រាប់ ការខាតឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែង តាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី ៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្ត ទៅតាមតម្រូវការនានារបស់ ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាមួយ អាស្រ័យទៅលើការរួមបញ្ចូលគ្នា រវាងព័ត៌មាន ផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យ នៃការមិនសងប្រាក់ ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឲ្យកត់សម្គាល់ឬទេ ចាប់តាំងពីការកត់ត្រាលើក ដំបូងមក ហានិភ័យនៃការមិនសងប្រាក់ នាពេលបច្ចុប្បន្ន ត្រូវបានយកមកប្រៀបធៀប ជាមួយនឹង ហានិភ័យ នៃការមិនសងប្រាក់ នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ ត្រូវបានចាត់ទុកថា មាន កំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់ គាត់ សមស្របទៅតាមលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖

- ហួសកាលកំណត់សងប្រាក់ ៣១ថ្ងៃ សម្រាប់ហ្វាស៊ីលីតីកាលកំណត់រយៈពេលខ្លី ទៅតាម កាលវិភាគសងប្រាក់ ក្នុងកិច្ចសន្យា និង
- ហួសកាលកំណត់សងប្រាក់ ៩០ថ្ងៃ សម្រាប់ហ្វាស៊ីលីតីកាលកំណត់រយៈពេលវែង ទៅតាម កាលវិភាគសងប្រាក់ ក្នុងកិច្ចសន្យា

(ii) និយមន័យ នៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថា ឧបករណ៍ហិរញ្ញវត្ថុមួយ ស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការថយ ចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះ ស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- នៅពេលដែលប្រាក់ដើម ឬទាំងប្រាក់ដើម និងការប្រាក់ នៃឥណទានហ្វាស៊ីលីតី ណាមួយហួសកាលកំណត់សង លើសពី ៩០ថ្ងៃ ក្នុងថ្ងៃបន្តបន្ទាប់គ្នា ឬលើស និង/ឬ ការមិន សងប្រាក់ជាក់ស្តែង។ ក្នុងករណីហ្វាស៊ីលីតី ដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទាន វិបារបន្តហ្វាស៊ីលីតី) ហ្វាស៊ីលីតី ត្រូវបានចាត់ថ្នាក់ថា មានការថយចុះតម្លៃ នៅពេលដែល ចំនួនទឹកប្រាក់ ដែលនៅមិនទាន់ទូទាត់ នៅសល់លើសពីកម្រិត ដែលបានអនុម័ត ក្នុង រយៈពេលលើសពី ៩០ថ្ងៃ ឬ ៣ខែ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ មានឥណទានច្រើន ជាមួយធនាគារ ហើយមាន ការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នា ទៅវិញទៅមក (cross default obligation applies) នោះតម្រូវឲ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់ នៃកាតព្វកិច្ចបំណុល មួយ ដែលធ្វើឲ្យមានការមិនសងប្រាក់ នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសង ប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានប្លង់ ដែលចែងពីសិទ្ធិ ដើម្បីទាមទារការទូទាត់សង នោះ ការវាយតម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើង ចំពោះឥណទាន ក្នុងកម្រិតឯកត្តជន ជំនួស ឲ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជាមួយ។
- គណនី ដែលត្រូវជម្រះចេញពីបញ្ជី។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➡ របាយការណ៍ប្រចាំឆ្នាំ២០២៣

ECL ត្រូវបានវាស់វែង តាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្ត ដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយ ត្រូវបានចាត់ទុកថា មានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែង តាមមូលដ្ឋានប្រមូលផ្តុំ និងមូលដ្ឋានឯកជន។

ចំពោះការវាយតម្លៃជាក្រុម សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD LGD និង EAD សម្រាប់ខែបន្ទាប់ ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះ ត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនាការ ECL សម្រាប់ឆ្នាំនីមួយៗ ក្នុងពេលអនាគត ដែលបន្ទាប់មក វាត្រូវបានធ្វើអប្បបរមាត្រឡប់ទៅវិញ នាកាលបរិច្ឆេទរបាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រាអប្បបរមា ដែលត្រូវបានប្រើ ក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រា ដែលប្រហាក់ប្រហែល។

ចំពោះការវាយតម្លៃលក្ខណៈបុគ្គល សំវិធានធន ECL ត្រូវបានកំណត់ ដោយធ្វើការប្រៀបធៀបសមតុល្យ ដែលមិនទាន់ទូទាត់ ជាមួយនឹងតម្លៃបច្ចុប្បន្ន នៃលំហូរសាច់ប្រាក់ ដែលរំពឹងថាត្រូវទទួលបាន ពីអ្នកខ្ចីប្រាក់។

ប្រូបាប នៃការមិនសងប្រាក់ (PD)

PD គឺជាលទ្ធភាព ដែលអតិថិជនម្នាក់មិនសងប្រាក់ ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល ១២ខែបន្ទាប់ (PD ១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាល ដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ១២ខែ និងពេញមួយអាយុកាល បានរំពឹងទុកពេលវេលាប្រូបាប នៃការមិនសងប្រាក់រហូតដល់ ១២ខែ និងពេញមួយអាយុកាល ដែលនៅសល់នៃឧបករណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើលក្ខខណ្ឌ ដែលមានស្រាប់ នាកាលបរិច្ឆេទរបាយការណ៍ និងស្ថានភាពសេដ្ឋកិច្ច នាពេលអនាគតដែលប៉ះពាល់ហានិភ័យឥណទាន។

PD បានមកពីការយកអត្រា នៃការសងប្រាក់កន្លងមក ដែលបានកែតម្រូវនូវព័ត៌មាន នាពេលអនាគត និងការឆ្លុះបញ្ចាំងពីសមាសធាតុ portfolio បច្ចុប្បន្ន និងទិន្នន័យទីផ្សារ។

ចំពោះ portfolio ដែលគ្មានទិន្នន័យគ្រប់គ្រាន់ លើការមិនសងប្រាក់ ប្រូកស៊ី PD នាពេលអនាគត ត្រូវបានប្រើប្រាស់។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុប ដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ ដែលនៅជំពាក់។

EAD ១២ខែ ឬពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នា អាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផល ដែលត្រូវដកវិសាលភាព និងឥណទាន ដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ ក្នុងកិច្ចសន្យា ដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល ១២ខែ ឬរយៈពេលផុតកំណត់ ដែលនៅសល់។
- ចំពោះផលិតផល ដែលអាចប្រើប្រាស់ឡើងវិញ ហានិភ័យនៃការមិនសងប្រាក់ ត្រូវបានព្យាករ ដោយយកសមតុល្យទឹកប្រាក់ ដែលបានដក នាពេលបច្ចុប្បន្ន និងបូកបន្ថែមកត្តាបង្វិលឥណទាន ដែលអនុញ្ញាតដោយកម្រិត នៃការមិនសងប្រាក់ ឲ្យមានការដកប្រាក់រំពឹងទុក ក្នុងកម្រិតដែលនៅសល់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារ អំពីកំណើននៃការខាតបង់ ចំពោះហានិភ័យ នៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នា អាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយ នៃការខាតបង់ ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំង ចំពោះរយៈពេល ១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃការខាតបង់ ដែលរំពឹងថា ត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើង លើរយៈពេលពេញមួយអាយុកាលរំពឹងទុក ដែលនៅសល់របស់ឥណទាន។

ចំពោះ portfolio ដែលគ្មានទិន្នន័យគ្រប់គ្រាន់ លើការមិនសងប្រាក់ ប្រូកស៊ី PD នាពេលអនាគត ត្រូវបានប្រើប្រាស់។

ការសន្មតដែលជាមូលដ្ឋាន សម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យ ជាបន្តបន្ទាប់។ មិនមានការប្រែប្រួល ជាសារវន្តណាមួយ ចំពោះវិធីសាស្ត្រ នៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើង ក្នុងការិយបរិច្ឆេទរបាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគត ដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL មានរួមបញ្ចូលនូវព័ត៌មាន នាពេលអនាគត។ ធនាគារមានធ្វើការវិភាគស្ថិតិ ដោយផ្អែកទៅតាមបទពិសោធន៍ ក្នុងគ្រាមុន ដើម្បីកំណត់រកអន្តរក្រ ផ្នែកសេដ្ឋកិច្ចសំខាន់ៗ ដែលមានឥទ្ធិពល លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុក សម្រាប់ portfolio នីមួយៗ។ ទំនាក់ទំនង រវាងអន្តរក្រសេដ្ឋកិច្ចទាំងនេះ ចំពោះ PD EAD និង LGD ត្រូវបានកំណត់ដោយធ្វើការវិភាគស្ថិតិត្រឡប់ថយក្រោយ ដើម្បីស្វែងយល់ពីបម្រែបម្រួលនៃផលប៉ះពាល់ ដោយសារអន្តរក្រទាំងនេះ ដែលធ្លាប់កើតមានកន្លងមក ចំពោះអត្រានៃការមិនសងប្រាក់ និងលើសមាសធាតុរបស់ PD និង LGD។ អន្តរក្រសេដ្ឋកិច្ចទាំងនេះ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វា ចំពោះ PD EAD និង LGD មានភាពខុសៗគ្នា ទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកជំនាញ ក៏ត្រូវបានអនុវត្ត នៅក្នុងដំណើរការនេះផងដែរ។ ការព្យាករ ចំពោះអន្តរក្រសេដ្ឋកិច្ចទាំងនេះ ត្រូវបានដកស្រង់ប្រភពមកពីក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេផ្ទាល់របស់ធនាគារ និងវិទ្យាស្ថានស្រាវជ្រាវខាងក្រៅ។

ធនាគារអនុវត្តសេណារីយ៉ូសេដ្ឋកិច្ចចំនួនបីដើម្បីឆ្លុះបញ្ចាំងអំពីការឆ្លើងប្រូបាបដែលមិនលម្អៀងនៃលទ្ធផល ដែលអាចកើតមានឡើង នាពេលអនាគត ក្នុងការប៉ាន់ស្មាន ECL ដូចខាងក្រោម៖

- ករណីមូលដ្ឋាន៖ បង្ហាញពី លទ្ធផលដែលមានលទ្ធភាពកើតឡើងច្រើនបំផុត នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលស្របជាមួយនឹងព័ត៌មាន ដែលធនាគារបានប្រើប្រាស់សម្រាប់គោលបំណងផ្សេងទៀត ដូចជាការរៀបចំថវិកា និងការត្រួតពិនិត្យ stress testing ជាដើម។
- ករណីល្អបំផុត និងករណីអាក្រក់បំផុត៖ បង្ហាញពីលទ្ធផល «ខ្ពស់បំផុត» និង «ទាបបំផុត» នៃលក្ខខណ្ឌសេដ្ឋកិច្ច ក្នុងពេលអនាគត ដែលត្រូវបានកំណត់ដោយការរួមបញ្ចូលគ្នា រវាងការវិភាគស្ថិតិ និងការវិនិច្ឆ័យរបស់អ្នកជំនាញ ខាងផ្នែកឥណទាន។

ការសន្មតអន្តរក្រសេដ្ឋកិច្ច

ការឆ្លើង ដែលត្រូវបានកំណត់ ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	%	%	%
ការឆ្លើងប្រូបាបសេណារីយ៉ូ	៧០%	១០%	២០%

	មូលដ្ឋាន	ល្អបំផុត	អាក្រក់បំផុត
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	%	%	%
ការឆ្លើងប្រូបាបសេណារីយ៉ូ	៦០%	១០%	៣០%

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គណៈគ្រប់គ្រង វាយតម្លៃការឆ្លើង ដោយផ្អែកលើវិវត្តន៍ថ្មីៗ នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងរំពឹងថាអាចមានការប្រែប្រួល ចំពោះការប្រមូលប្រាក់មកវិញបន្ថែមទៀត ដូចនេះការឆ្លើងត្រូវបានកំណត់ដូចពណ៌នា ក្នុងតារាងខាងលើ។

ដោយសារនេះជាការព្យាករណ៍សេដ្ឋកិច្ច ការប៉ាន់ស្មាននានា និងលទ្ធភាព ដែលអាចកើតមានឡើង អាចប្រឈមនឹងភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់ ដូចនេះលទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ធនាគារយល់ឃើញថា ការព្យាករណ៍ទាំងនេះ បង្ហាញពីការប៉ាន់ស្មានដ៏ល្អបំផុតរបស់ខ្លួន អំពីលទ្ធផល ដែលអាចកើតមានឡើង និងបានបង្ហាញយ៉ាងសមស្រប អំពីសេណារីយ៉ូដែលអាចកើតឡើង។ ការប៉ាន់ស្មានសេណារីយ៉ូ ចំនួនសេណារីយ៉ូ និងការសន្មត អំពីលទ្ធផលរបស់វា ត្រូវបានវាយតម្លៃ ជាបន្តបន្ទាប់។

ការវិភាគភាពប្រែប្រួល (Sensitivity analysis)

ធនាគារក៏បានកំណត់ អំពីអត្រាសេដ្ឋកិច្ចសំខាន់ៗ ដែលត្រូវបានអនុវត្តការប៉ាន់ស្មានភាពប្រែប្រួល ចំពោះ ECL សម្រាប់ឥណទាន បុរេប្រទាន និងហិរញ្ញប្រទាន ពាក់ព័ន្ធនឹងការប្រែប្រួលអត្រាសេដ្ឋកិច្ចសំខាន់ៗ ទន្ទឹមនឹងពេលដែលអត្រាផ្សេងៗទៀត មិនមានការប្រែប្រួលទេ។ កត្តានៃភាពប្រែប្រួល ដែលត្រូវបានយកមកប្រើប្រាស់ គឺផ្អែកទៅតាមស្តង់ដាររំពឹងទុក នៃការប្រែប្រួលដែលត្រូវបានកំណត់ សម្រាប់អត្រាសេដ្ឋកិច្ចនីមួយៗ ដើម្បីប៉ាន់ស្មានផលប៉ះពាល់នៃ ECL ចំពោះធនាគារ។

(v) និយ័តកម្ម (បន្ថែម) ក្រោយគំរូដែលមានស្រាប់

ចំពោះការពិចារណា លើស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន ធនាគារបានបញ្ចូលនិយ័តកម្ម (បន្ថែម) ក្រោយគំរូដែលមានស្រាប់ ចំពោះ ECL ដោយធ្វើសំវិធានធនបន្ថែម ចំពោះ portfolios ដែលផ្អែកទៅលើការសន្មត ចំពោះវិស័យអាជីវកម្ម ដែលរងផលប៉ះពាល់ ទិន្នន័យហានិភ័យរបស់អតិថិជន ឥណទានដែលសងប្រាក់យឺតយ៉ាវ ឥណទានរៀបចំកាលវិភាគសងប្រាក់ឡើងវិញ និងឥណទានរៀបចំឡើងវិញ។ ធនាគារកំណត់ ECL បន្ថែម ដោយគុណអត្រា ECL ដែលយកចេញពីទិន្នន័យ ក្នុងត្រីមាសមក ជាមួយនឹងចំនួនមានហានិភ័យមិនសងប្រាក់ (EAD) នៃ portfolios ទាំងនោះ។ ធនាគារបានប្រើព័ត៌មាន ដែលសមហេតុផល និងមានការគាំទ្រ ដោយមិនមានការចំណាយលើសលុប ក្នុងការកំណត់អត្រា ECL ដើម្បីកត់ត្រា សម្រាប់អតិថិជន ដែលរំពឹងថា មានកំណើនហានិភ័យឥណទានជាសារវន្ត។

(vi) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែង តាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក ដែលយកគំរូ តាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យជាក្រុម ត្រូវបានធ្វើឡើង តាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ដែលការធ្វើបែបនេះធ្វើឲ្យហានិភ័យ ដែលស្ថិតនៅក្នុងក្រុមតែមួយ មានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុមនេះ តម្រូវឲ្យមានព័ត៌មានគ្រប់គ្រាន់ សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណា ទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់ សម្រាប់ការធ្វើគំរូ។

ភាពសមស្រប ក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យ តាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vii) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជី ត្រូវបានធ្វើឡើង នៅពេលដែលសកម្មភាពនានា ក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀត មិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបាន ដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុល ត្រូវបានចាត់ទុកថា មិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជី ក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃ ដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញ ពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណា ទៅលើតម្លៃ ដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង យល់ឃើញថា មិនមានលទ្ធភាព ក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរ ដែលបានទទួលសិទ្ធិ។

(viii) ការកែប្រែឥណទានឡើងវិញ

ជួនកាល ធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា នៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជាសារវន្ត ពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះ ដោយគិតពិចារណា ទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់ មានផលវិបាក ផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ឲ្យនៅត្រឹមចំនួន ដែលអ្នកខ្ចីប្រាក់រំពឹងថា មានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗ ត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញ ដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្ត លើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់ មិនមានផលវិបាក ផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗ ឬការពង្រីកទំហំឥណទាន ដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួច ហើយហានិភ័យ នៃការមិនសងប្រាក់ ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃ នាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានប្រៀបធៀប ជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើម នៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឲ្យមានការលប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្ម ដែលបានកែប្រែ ជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថា ហានិភ័យឥណទាន ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះ ត្រូវបានដកចេញ ពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះ គឺសម្រាប់តែទ្រព្យសកម្ម ដែលមានដំណើរការល្អ ស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(ix) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការ មានដូចជាហ្វាស៊ីលីពីធារណៈផ្ទុកម្ចី និងកិច្ចសន្យា ដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Cash Conversion Factor (CCF) ផ្ទៃក្នុង ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ ចំពោះប្រតិបត្តិការសាមញ្ញ ធនាគារបានសន្មត CCF សម្រាប់ហានិភ័យក្រៅតារាងតុល្យការ មានដូចខាងក្រោម៖

- CCF ២០% ត្រូវបានសន្មត សម្រាប់ចំណែក ដែលមិនទាន់ប្រើប្រាស់ឥណទានវិបារបន់ ចំណែកមិនទាន់ប្រើប្រាស់ប័ណ្ណឥណទាន និងលិខិតឥណទាន
- CCF ៧៥% ត្រូវបានសន្មត សម្រាប់វិក្កយបត្រជឿទុកចិត្តបាន ដែលមិនទាន់បានដកប្រាក់ និង
- CCF ១០០% ត្រូវបានសន្មត សម្រាប់ឥណទានមានកាលកំណត់ ដែលមិនទាន់បានដកប្រាក់

(យ) ហានិភ័យឥណទានអតិបរមា មុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលកែលម្អឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងដុលរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមា គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមា ដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ច នៃឧបករណ៍ ដែលបានចេញផ្សាយ ត្រូវបានគេស្នើឲ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុង នៃហ្វាស៊ីលីពីធារណៈ បានផ្តល់ឲ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមា ចំពោះធនាគារចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលអាចមានការថយចុះតម្លៃ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទាន ពាក់ព័ន្ធនឹង				
ទ្រព្យសកម្ម ក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងការដាក់ប្រាក់				
នៅធនាគារផ្សេងៗ	២៥៧.៤៥៣.៣៧២	១.០៥១.៦៩៧.០២៥	៦៣.៥១០.០៤២	២៦១.៤៧០.៨៤៣
ឥណទាន និងបុរេប្រទានវាស់វែង				
តាមថ្លៃដើមដករំលស់	៩៤៩.៦០៦.០១៧	៣.៨៧៩.១៤០.៥៧៩	១.០២៤.២៣៧.៨៩៩	៤.២១៦.៧៨៧.៤៣០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៥៦១.០០១	៦.៣៧៦.៦៨៩	៩៣៤.៣០៩	៣.៨៤៦.៥៥០
	១.២០៨.៦២០.៣៩០	៤.៩៣៧.២១៤.២៩៣	១.០៨៨.៦៨២.២៥០	៤.៤៨២.១០៤.៨២៣
ហានិភ័យឥណទាន ពាក់ព័ន្ធនឹង				
នឹងខ្ទង់ក្រៅតារាងតុល្យការ៖				
ធនាគារ និងលើឱកាសឥណទាន	២៧៧.២៨៣.៣២៣	១.១៣២.៧០២.៣៧៤	២៦៦.៨៤៦.៦៤៥	១.០៩៨.៦០៧.៦៣៧
ចំណែកមិនទាន់បានប្រើប្រាស់				
នៃឥណទានវិបារប័ន	៦៥.៧៩៥.៩៨៨	២៦៨.៧៧៦.៦១១	៦៧.៨៨១.៤៩៤	២៧៨.២៣៣.០១១
ចំណែកមិនទាន់បានប្រើប្រាស់				
នៃប័ណ្ណឥណទាន	១២.៣៦៦.១៩៦	៥០.៥១៥.៩១១	១១.៥៤៥.០៥៣	៤៧.៥៣០.៩៨៣
កិច្ចសន្យាឥណទាន				
មានកាលកំណត់	១៧.៨៨៩.៨៨៦	៧៣.០៨០.១៨៤	១៣.០៨៨.៥៤៤	៥៣.៨៨៥.៥៣៦
	៣៧៣.៣៣៥.៣៩៣	១.៥២៥.០៧៥.០៨០	៣៥៩.០៦១.៧៣៦	១.៤៧៨.២៥៧.១៦៧
ហានិភ័យឥណទានអតិបរមាសរុប				
ដែលត្រូវមានការថយចុះតម្លៃ	១.៥៨១.៩៥៥.៧៨៣	៦.៤៦២.២៨៩.៣៧៣	១.៤៤៧.៧៤៣.៩៨៦	៥.៩៦០.៣៦១.៩៩០
ដក៖ សំវិធានធន សម្រាប់				
ការខាតបង់ (ECL)	(៥.០១៥.៦០៨)	(២០.៤៨៨.៧៥៩)	(៤.៨៩៤.៨០៦)	(២០.១៥១.៩១៦)
ហានិភ័យឥណទានសុទ្ធសរុប	១.៥៧៦.៩៤០.១៧៥	៦.៤៤១.៨០០.៦១៤	១.៤៤២.៨៤៩.១៤០	៥.៩៤០.២១០.០៧៤

តារាងខាងលើនេះ បង្ហាញពីសេណារីយ៉ូ ដែលអាក្រក់បំផុត នៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំ ដែលបានកាន់កាប់ និង/ឬ ការកែលម្អឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្ម ក្នុងតារាងតុល្យការ ហានិភ័យខាងលើ គឺផ្អែកទៅលើតម្លៃយោងដុល។ ដូចបានបង្ហាញខាងលើ ៦០% (២០២២៖ ៧១%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រង ជឿជាក់លើលទ្ធភាពរបស់ខ្លួន ក្នុងការបន្តការគ្រប់គ្រង និងរក្សាហានិភ័យឥណទាន ដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារឲ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំទាំងនោះមានតម្លៃ ក្នុងចន្លោះពី ៦០% ទៅ ៧០% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ១០% (២០២២៖ ៤៨%) នៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ គឺបានធ្វើនៅក្រុមហ៊ុនមេរបស់ខ្លួន ដែលជាធនាគារមានចំណាត់ថ្នាក់ A3។ សមតុល្យដែលនៅសល់គឺបានធ្វើនៅធនាគារក្នុងស្រុក និងធនាគារក្រៅប្រទេស ហើយគណៈគ្រប់គ្រង បានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថា ធនាគារមិនមានការខាតបង់ ជាសារវន្តពីធនាគារក្នុងស្រុក និងក្រៅប្រទេសទាំងនេះទេ។

(ង) គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្រប ជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំ ជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិក ផ្នែកឥណទាន។

ការពណ៌នា ពីគុណភាពឥណទាន ត្រូវបានសង្ខេប ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	ជាប់កាតព្វកិច្ច ក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលប្រភេទនេះ ទៅតាមស្ថានភាព នៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ច ត្រូវបានរួមបញ្ចូល នៅក្នុងការតាមដានស្តង់ដារមាន៖ - អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់តិចជាង ១៥ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលខ្លី - អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់តិចជាង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលវែង
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ច ក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលប្រភេទនេះ ទៅតាមស្ថានភាព នៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ច ត្រូវបានរួមបញ្ចូល នៅក្នុងការតាមដានពិសេសមាន៖ - អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់ពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលខ្លី - អ្នកជាប់កាតព្វកិច្ច ដែលហួសកាលកំណត់សងប្រាក់ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វាស៊ីលីធីរយៈពេលវែង
ការមិនសងប្រាក់/ការថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ច ត្រូវបានវាយតម្លៃថា មានការថយចុះតម្លៃ។

គុណភាពឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូ ដែលត្រូវបានកំណត់ថា មានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អតិបរមា	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋបាល ឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាប នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យ នៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការថយចុះតម្លៃ

តារាងខាងក្រោមនេះ បង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL ៖

	២០២៣				២០២២			
	ECL ១២ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប	ECL ១២ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយចុះ តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងការដាក់ប្រាក់								
នៅធនាគារផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	៩.៩៥៩.៧០៦	-	-	៩.៩៥៩.៧០៦	៤២.២៥៤.៥៨៧	-	-	៤២.២៥៤.៥៨៧
មិនមានចំណាត់ថ្នាក់វិនិយោគ	-	-	-	-	-	-	-	-
មិនមានចំណាត់	២៤៧.៤៩៣.៦៦៦	-	-	២៤៧.៤៩៣.៦៦៦	២១.២៥៥.៤៥៥	-	-	២១.២៥៥.៤៥៥
តម្លៃយោងដុល	២៥៧.៤៥៣.៣៧២	-	-	២៥៧.៤៥៣.៣៧២	៦៣.៥១០.០៤២	-	-	៦៣.៥១០.០៤២
ដក៖ ការខាតឥណទានរំពឹងទុក	(១៧៦.០៤៧)	-	-	(១៧៦.០៤៧)	(១៣.៣១០)	-	-	(១៣.៣១០)
តម្លៃយោងសុទ្ធ	២៥៧.២៧៧.៣២៥	-	-	២៥៧.២៧៧.៣២៥	៦៣.៤៩៦.៧៣២	-	-	៦៣.៤៩៦.៧៣២
គិតជាពាន់រៀល	១.០៥០.៩៧៧.៨៧៣	-	-	១.០៥០.៩៧៧.៨៧៣	២៦១.៤១៦.០៤៦	-	-	២៦១.៤១៦.០៤៦
ឥណទាន និងបុរេប្រទានវាស់វែង								
តាមថ្លៃដើមដករំលស់								
ការតាមដានស្តង់ដារ	៩១៨.៨៣៨.៧២២	-	-	៩១៨.៨៣៨.៧២២	៩៨១.៣២៣.៦១០	-	-	៩៨១.៣២៣.៦១០
ការតាមដានពិសេស	-	១៤.៦៨៥.២៥១	-	១៤.៦៨៥.២៥១	-	៣៥.២១៦.៤៨១	-	៣៥.២១៦.៤៨១
ការមិនសងប្រាក់	-	-	១៦.០៨២.០៤៤	១៦.០៨២.០៤៤	-	-	៧.៦៩៧.៨០៨	៧.៦៩៧.៨០៨
តម្លៃយោងដុល	៩១៨.៨៣៨.៧២២	១៤.៦៨៥.២៥១	១៦.០៨២.០៤៤	៩៤៩.៦០៦.០១៧	៩៨១.៣២៣.៦១០	៣៥.២១៦.៤៨១	៧.៦៩៧.៨០៨	១.០២៤.២៣៧.៨៩៩
ដក៖ ការខាតឥណទានរំពឹងទុក	(២.៦១១.៧០៧)	(៦០៨.១៩៤)	(១.៥៥១.៤៤២)	(៤.៧៧១.៣៤៣)	(៣.០២២.២៣៣)	(១៦៩.៤៣៧)	(១.៥៨៩.០១៦)	(៤.៧៨០.៦៨៦)
តម្លៃយោងសុទ្ធ	៩១៦.២២៧.០១៥	១៤.០៧៧.០៥៧	១៤.៥៣០.៦០២	៩៤៤.៨៣៤.៦៧៤	៩៧៨.៣០១.៣៧៧	៣៥.០៤៧.០៤៤	៦.១០៨.៧៩២	១.០១៩.៤៥៧.២១៣
គិតជាពាន់រៀល	៣.៧៤២.៧៨៧.៣៥៦	៥៧.៥០៤.៧៧៨	៥៩.៣៥៧.៥០៩	៣.៨៥៩.៦៤៩.៦៤៣	៤.០២៧.៦៦៦.៧៦៩	១៤៤.២៨៨.៦៨០	២៥.១៤៩.៨៩៧	៤.១៩៧.១០៥.៣៤៦
ខ្ទង់ក្រៅតារាងតុល្យការ								
ការតាមដានស្តង់ដារ	៣៧៣.២៨១.២២៨	៥៤.១៦៥	-	៣៧៣.៣៣៥.៣៩៣	៣៥៩.០៦១.៧៣៦	-	-	៣៥៩.០៦១.៧៣៦
ការតាមដានពិសេស	-	-	-	-	-	-	-	-
ការមិនសងប្រាក់	-	-	-	-	-	-	-	-
តម្លៃយោងដុល	៣៧៣.២៨១.២២៨	៥៤.១៦៥	-	៣៧៣.៣៣៥.៣៩៣	៣៥៩.០៦១.៧៣៦	-	-	៣៥៩.០៦១.៧៣៦
ដក៖ ការខាតឥណទានរំពឹងទុក	(៦៨.២០០)	(១៨)	-	(៦៨.២១៨)	(១០០.៨១០)	-	-	(១០០.៨១០)
តម្លៃយោងសុទ្ធ	៣៧៣.២១៣.០២៨	៥៤.១៤៧	-	៣៧៣.២៦៧.១៧៥	៣៥៨.៩៦០.៩២៦	-	-	៣៥៨.៩៦០.៩២៦
គិតជាពាន់រៀល	១.៥២៤.៥៧៥.២២០	២២១.១៨៩	-	១.៥២៤.៧៩៦.៤០៩	១.៤៧៧.៨៤២.១៣២	-	-	១.៤៧៧.៨៤២.១៣២

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាយុកាល-មិនថយ ចុះតម្លៃឥណទាន	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតឥណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម				
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣.០២២.២៣៣	១៦៩.៤៣៧	១.៥៨៩.០១៦	៤.៧៨០.៦៨៦
បម្រែបម្រួល ដោយសារឧបករណ៍				
ហិរញ្ញវត្ថុ បានទទួលស្គាល់				
នៅថ្ងៃទី០១ ខែមករា៖				-
ធ្វើរទៅដំណាក់កាលទី១	៦៦.២៩៤	(៦៦.២៩៤)	-	-
ធ្វើរទៅដំណាក់កាលទី២	(២៣.២៤៦)	២៣.២៤៦	-	-
ធ្វើរទៅដំណាក់កាលទី៣	(២០.៧៣៤)	(២១.៨១២)	៤២.៥៤៦	-
ការវាស់វែងសំវិធានធន សម្រាប់				
ការខាតបង់ឡើងវិញសុទ្ធ (*)	(៦៦៩.៥៤៤)	៤៨៤.៦៩២	៣១១.៦១៤	១២៦.៧៥២
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដែលត្រូវ				
បានបង្កើតឡើង ឬបានទិញ	៥៥៦.៧០៥	៥៤.៧៨៤	២៦.៦៩៩	៦៣៨.១៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ				
បានឈប់កត់ត្រា ក្នុងអំឡុងការិយ				
បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៣២០.០០១)	(៣៥.៨១៩)	(៣០.៦២៨)	(៣៨៦.៤៤៨)
ជម្រះចេញពីបញ្ជី	-	-	(៣៩២.០៩៧)	(៣៩២.០៩៧)
ការកត់ត្រាឡើងវិញនូវតម្លៃ				
ដែលបានអប្បបរមា	-	-	៤.២៩២	៤.២៩២
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២.៦១១.៧០៧	៦០៨.១៩៤	១.៥៩១.៤៨២	៤.៧១១.៣៨៣
គិតជាពាន់រៀល	១០.៦៦៨.៨២៣	២.៤៨៤.៤៧២	៦.៣៣៧.៦៤១	១៩.៤៩០.៩៣៦

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយ អាជ្ញាកាល-មិនថយ ពុះតម្លៃឥណទាន	ECL ពេញមួយ អាជ្ញាកាល-ថយ ពុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កម្លៃយោងដុល				
កម្លៃយោងដុល គិតត្រឹម				
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៩៨១.៣២៣.៦១០	៣៥.២១៦.៤៨១	៧.៦៩៧.៨០៨	១.០២៤.២៣៧.៩៩៩
បម្រែបម្រួល ដោយសារឧបករណ៍				
ហិរញ្ញវត្ថុ បានទទួលស្គាល់				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	១៤.២៧៨.៤៥៦	(១៤.២៧៨.៤៥៦)	-	-
ធ្វើទៅដំណាក់កាលទី២	(៥.២១៤.៨០៨)	៥.២១៤.៨០៨	-	-
ធ្វើទៅដំណាក់កាលទី៣	(៥.០១៣.៥៧៧)	(៣.៥៦៨.០៦៩)	៨.៥៨១.៦៤៦	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដែល				
ត្រូវបានបង្កើតឡើង ឬបានទិញ	១៩២.២៤៣.៤៤២	២.៤៤០.២៧៩	២៦១.១១៥	១៩៥.៩៤៤.៨៣៦
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបាន				
លប់កាត់ត្រា ក្នុងអំឡុងកាល				
បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(២៥៨.៧៧៨.៤០១)	(១០.៣៣៩.៧៩២)	(៦៦.៤២៨)	(២៦៥.១៨៤.៦២១)
ជម្រះចេញពីបញ្ជី	-	-	(៣៩២.០៩៧)	(៣៩២.០៩៧)
កម្លៃយោងដុល គិតត្រឹម				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៩១៨.៨៣៨.៧២២	១៤.៦៨៥.២៥១	១៦.០៨២.០៤៤	៩៤៩.៦០៦.០១៧
គិតជាពាន់រៀល	៣.៧៥៣.៤៥៦.១៧៩	៥៩.៩៨៩.២៥០	៦៥.៦៩៥.១៥០	៣.៨៧៩.១៤០.៥៧៩

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ ECL ១២ ខែ	ECL ពេញមួយ អាយុកាល-ថយ ពុះតម្លៃឥណទាន ពុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម				
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២.៧៩៨.៩៥៧	១៣១.៧១៨	១.៧៣០.៨៥២	៤.៦៦១.៥២៧
បម្រែបម្រួល ដោយសារឧបករណ៍				
ហិរញ្ញវត្ថុ បានទទួលស្គាល់				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើរទៅដំណាក់កាលទី១	១៩៩.១១៨	(៣១.៧៥០)	(១៦៧.៣៦៨)	-
ធ្វើរទៅដំណាក់កាលទី២	(៦៣.២២៣)	១៥៥.០១៧	(៩១.៧៩៤)	-
ធ្វើរទៅដំណាក់កាលទី៣	(៦.១៣៤)	(១០.៤៣៣)	១៦.៥៦៧	-
ការវាស់វែងសំវិធានធន សម្រាប់				
ការខាតបង់ឡើងវិញសុទ្ធ (*)	(៤៦៣.១១១)	(៥៧.៩៦៩)	១០៩.១២៥	(៤១១.៩៥៥)
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដែលត្រូវបានបង្កើតឡើង ឬបានទិញ	៨៩១.៨៧៤	៦.១៥៩	៧៥.៧៨៤	៩៧៣.៨១៧
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានលប់កត់ត្រា ក្នុងអំឡុងពេល				
បរិច្ឆេទ ក្រៅពីនិម្មិតចេញពីបញ្ជី	(៣៣៥.២៤៨)	(២៣.៣០៥)	(៧៨.៣២២)	(៤៣៦.៨៧៥)
ជម្រះចេញពីបញ្ជី	-	-	(២៣.៦៥១)	(២៣.៦៥១)
ការកត់ត្រាឡើងវិញនូវតម្លៃដែលបានអប្បបរមា	-	-	១៧.៨២៣	១៧.៨២៣
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.០២២.២៣៣	១៦៩.៤៣៧	១.៥៨៩.០១៦	៤.៧៨០.៦៨៦
គិតជាពាន់រៀល	១២.៤៤២.៥៣៣	៦៩៧.៩៧២	៦.៩៤១.៩៧៩	១៩.៦៨២.០៨៤

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ ECL ១២ ខែ	ECL ពេញមួយ អាយុកាល-ថយ ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៨៩៧.២៩៦.៨៥០	១៦.៩៥២.១៥៦	១០.០៣៣.៩៦៨	៩២៤.២៨២.៩៧៤
បម្រែបម្រួល ដោយសារឧបករណ៍				
ហិរញ្ញវត្ថុ បានទទួលស្គាល់ នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	២.៩៧៩.៨៥៤	(២.១៩១.២២១)	(៧៨៨.៦៣៣)	-
ធ្វើទៅដំណាក់កាលទី២	(២៤.៩៥២.២៦៨)	២៧.៣៦៦.៤៨១	(២.៤១៤.២១៣)	-
ធ្វើទៅដំណាក់កាលទី៣	(៤៥១.៣៤៣)	(៦២៧.១៩១)	១.០៧៨.៥៣៤	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែល ត្រូវបានបង្កើតឡើង ឬបានទិញ	៣២១.៨១១.៦៥៩	២.០៦២.៤២២	៣០២.៣៨៥	៣២៤.១៧៦.៤៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបាន ឈប់កត់ត្រា ក្នុងអំឡុងកាលិយ				
បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(២១៥.៣៦១.១៤២)	(៨.៣៤៦.១៦៦)	(៤០០.៣៩៤)	(២២៤.១០៧.៧០២)
ជម្រះចេញពីបញ្ជី	-	-	(១១៣.៨៣៩)	(១១៣.៨៣៩)
តម្លៃយោងដុល គិតត្រឹម				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៩៨១.៣២៣.៦១០	៣៥.២១៦.៤៨១	៧.៦៩៧.៨០៨	១.០២៤.២៣៧.៨៩៩
គិតជាពាន់រៀល	៤.០៤០.១០៩.៣០២	១៤៤.៩៨៦.២៥២	៣១.៦៩១.៨៧៦	៤.២១៦.៧៨៧.៤៣០

(ii) ការផ្ទៀងផ្ទាត់ការខាតតំណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ	ECL ពេញមួយ អាយុកាល-ថយ	
	ECL ១២ ខែ	ចុះតម្លៃឥណទាន	ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតំណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១៣.៣១០	-	-	១៣.៣១០
បម្រែបម្រួល ដោយសារហានិភ័យ				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន សម្រាប់ ការខាតបង់ឡើងវិញសុទ្ធ (*)	៦.៧៤៥	-	-	៦.៧៤៥
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	១៦៧.៧០៦	-	-	១៦៧.៧០៦
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុងកាលិយ បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១១.៧៥៥)	-	-	(១១.៧៥៥)
ការប្តូររូបិយប័ណ្ណ និងបម្រែបម្រួលផ្សេងៗ	៤១	-	-	៤១
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៧៦.០៤៧	-	-	១៧៦.០៤៧
គិតជាពាន់រៀល	៧១៩.១៥២	-	-	៧១៩.១៥២

(*) ផលប៉ះពាល់ នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ	ECL ពេញមួយ អាយុកាល-ថយ	
	ECL ១២ ខែ	ចុះតម្លៃឥណទាន	ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
ហានិភ័យតម្លៃ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៦៣.៥១០.០៤២	-	-	៦៣.៥១០.០៤២
បម្រែបម្រួល ដោយសារហានិភ័យ				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	២៥០.១៥១.៩៦៩	-	-	២៥០.១៥១.៩៦៩
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុងកាលិយ បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៥៦.២០៨.៦៣៩)	-	-	(៥៦.២០៨.៦៣៩)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៥៧.៤៥៣.៣៧២	-	-	២៥៧.៤៥៣.៣៧២
គិតជាពាន់រៀល	១.០៥១.៦៩៧.០២៥	-	-	១.០៥១.៦៩៧.០២៥

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ	ECL ពេញមួយ អាយុកាល-ថយ	
	ECL ១២ ខែ	ចុះតម្លៃឥណទាន	ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតតំណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២៧.១០៩	-	-	២៧.១០៩
បម្រែបម្រួល ដោយសារហានិភ័យ				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន សម្រាប់ ការខាតបង់ឡើងវិញសុទ្ធ (*)	(១.០៦២)	-	-	(១.០៦២)
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	១១.៧១៣	-	-	១១.៧១៣
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុងកាលិយ បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(២៤.១២១)	-	-	(២៤.១២១)
ការប្តូររូបិយប័ណ្ណ និងបម្រែបម្រួលផ្សេងៗ	(៣២៩)	-	-	(៣២៩)
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៣.៣១០	-	-	១៣.៣១០
គិតជាពាន់រៀល	៥៤.៧៩៧	-	-	៥៤.៧៩៧

(*) ផលប៉ះពាល់ នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
		ECL ពេញមួយ អាយុកាល-មិនថយ	ECL ពេញមួយ អាយុកាល-ថយ	
	ECL ១២ ខែ	ចុះតម្លៃឥណទាន	ចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល				
ហានិភ័យតម្លៃ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១២៩.៣៣១.០១៦	-	-	១២៩.៣៣១.០១៦
បម្រែបម្រួល ដោយសារហានិភ័យ				
នៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានបង្កើតឡើង ឬបានទិញ	៥៨.៣៤១.៨៥៧	-	-	៥៨.៣៤១.៨៥៧
ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវ បានឈប់កត់ត្រា ក្នុងអំឡុងកាលិយ បរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(១២៤.១៦២.៨៣១)	-	-	(១២៤.១៦២.៨៣១)
តម្លៃយោងដុល គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦៣.៥១០.០៤២	-	-	៦៣.៥១០.០៤២
គិតជាពាន់រៀល	២៦១.៤៧០.៨៤៣	-	-	២៦១.៤៧០.៨៤៣

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

(iii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុផ្សេងៗ

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាប្បកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាប្បកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	១០០.៨១០	-	-	១០០.៨១០
បម្រែបម្រួល ដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន សម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	៩.៨២៤	-	-	៩.៨២៤
ហានិភ័យថ្មី	៤.៨១៥	១៨	-	៤.៨៣៣
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៤៧.២៤៩)	-	-	(៤៧.២៤៩)
ការប្តូររូបិយប័ណ្ណ និងបម្រែបម្រួលផ្សេងៗ	-	-	-	-
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៨.២០០	១៨	-	៦៨.២១៨
គិតជាពាន់រៀល	២៧៨.៥៩៧	៧៤	-	២៧៨.៦៧១

(*) ផលប៉ះពាល់ នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាប្បកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាប្បកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំនួនមានហានិភ័យ				
ចំនួនមានហានិភ័យ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣៩៩.០៦១.៧៣៦	-	-	៣៩៩.០៦១.៧៣៦
បម្រែបម្រួល ដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	៤៤.៩៩៤.៩៥៥	៥៤.១៦៥	-	៤៥.០៤៩.១២០
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៣០.៧៧៥.៤៦៣)	-	-	(៣០.៧៧៥.៤៦៣)
ចំនួនមានហានិភ័យ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣៧៣.២៨១.២២៨	៥៤.១៦៥	-	៣៧៣.៣៣៥.៣៩៣
គិតជាពាន់រៀល	១.៥២៤.៨៥៣.៨១៦	២២១.២៦៤	-	១.៥២៥.០៧៥.០៨០

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាប្បកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាប្បកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការខាតឥណទានរំពឹងទុក				
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	១២៣.៨២១	-	-	១២៣.៨២១
បម្រែបម្រួល ដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងសំវិធានធន សម្រាប់ការខាតបង់ឡើងវិញសុទ្ធ (*)	៨.២២៦	-	-	៨.២២៦
ហានិភ័យថ្មី	២៤.៦៧៣	-	-	២៤.៦៧៣
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(៥៥.៨៩៣)	-	-	(៥៥.៨៩៣)
ការប្តូររូបិយប័ណ្ណ និងបម្រែបម្រួលផ្សេងៗ	(១៧)	-	-	(១៧)
សំវិធានធន សម្រាប់ការខាតបង់ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០០.៨១០	-	-	១០០.៨១០
គិតជាពាន់រៀល	៤១៥.០៣៥	-	-	៤១៥.០៣៥

(*) ផលប៉ះពាល់ នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មាន ទៅក្នុងគំរូថ្មីៗជាប្រចាំ។

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL ១២ ខែ	ECL ពេញមួយអាប្បកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាប្បកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំនួនមានហានិភ័យ				
ចំនួនមានហានិភ័យ គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៣៣១.០៨១.០៨៤	-	-	៣៣១.០៨១.០៨៤
បម្រែបម្រួល ដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា៖				
ធ្វើទៅដំណាក់កាលទី១	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-
ហានិភ័យថ្មី	៥១.១៥៦.៥១០	-	-	៥១.១៥៦.៥១០
ហានិភ័យ ដែលត្រូវបានឈប់កត់ត្រា ឬហួសកាលកំណត់	(២៣.១៧៥.៨៥៨)	-	-	(២៣.១៧៥.៨៥៨)
ចំនួនមានហានិភ័យ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣៥៩.០៦១.៧៣៦	-	-	៣៥៩.០៦១.៧៣៦
គិតជាពាន់រៀល	១.៤៧៨.២៥៧.១៦៧	-	-	១.៤៧៨.២៥៧.១៦៧

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យ ទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេស នៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	ប្រទេសម៉ាឡេស៊ី	ប្រទេសថៃឡង់	សហរដ្ឋអាមេរិក	ប្រទេសសិង្ហបុរី	ប្រទេសឥណ្ឌូនេស៊ី	ប្រទេសផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
<i>ទ្រព្យសកម្ម ក្នុងតារាងតុល្យការ៖</i>								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	២៤៧.៤៩៥.៥០០	៦.០៤៨.៥២៥	១.៨៥៥.៥៩៦	១.៦៥០.២២៧	៣៨៧.៧០៣	៧.៦៨៤	៨.១៣៧	២៥៧.៤៥៣.៣៧២
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៩៤៩.៦០៦.០១៧	-	-	-	-	-	-	៩៤៩.៦០៦.០១៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៤១២.៤៦៦	១១៨.៨៤១	៦.១៣៤	-	២២.០៥៣	១.៣៩៤	១១៣	១.៥៦១.០០១
	១.១៩៨.៥១៣.៩៨៣	៦.១៦៧.៣៦៦	១.៨៦១.៧៣០	១.៦៥០.២២៧	៤០៩.៧៥៦	៩.០៧៨	៨.២៥០	១.២០៨.៦២០.៣៩០
<i>ទ្រព្យសកម្ម ក្រៅតារាងតុល្យការ៖</i>								
ធានាធនាគារ និងលិខិតឥណទាន	២៧៧.២៨៣.៣២៣	-	-	-	-	-	-	២៧៧.២៨៣.៣២៣
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៦៥.៧៩៥.៩៨៨	-	-	-	-	-	-	៦៥.៧៩៥.៩៨៨
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	១២.៣៦៦.១៩៦	-	-	-	-	-	-	១២.៣៦៦.១៩៦
កិច្ចសន្យាឥណទានមានកាលកំណត់	១៧.៨៨៩.៨៨៦	-	-	-	-	-	-	១៧.៨៨៩.៨៨៦
	៣៧៣.៣៣៥.៣៩៣	-	-	-	-	-	-	៣៧៣.៣៣៥.៣៩៣
តម្លៃយោងដុល	១.៥៧១.៨៤៩.៣៧៦	៦.១៦៧.៣៦៦	១.៨៦១.៧៣០	១.៦៥០.២២៧	៤០៩.៧៥៦	៩.០៧៨	៨.២៥០	១.៩៨១.៩៥៥.៧៨៣
ដក៖ សំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក	(៥.០០៨.៧៩៨)	(៤.១៣៧)	(១.២៦៩)	(១.១២៩)	(២៦៥)	(៥)	(៥)	(៥.០១៥.៦០៨)
តម្លៃយោងសុទ្ធ	១.៥៦៦.៨៤០.៥៧៨	៦.១៦៣.២២៩	១.៨៦០.៤៦១	១.៦៤៩.០៩៨	៤០៩.៤៩១	៩.០៧៣	៨.២៤៥	១.៩៧៦.៩៤០.១៧៥
គិតជាពាន់រៀល	៦.៤០០.៥៤៣.៧៦២	២៥.១៧៦.៧៩០	៧.៥៩៩.៩៨៣	៦.៧៣៦.៥៦៥	១.៦៧២.៧៧១	៣៧.០៦៣	៣៣.៦៨១	៦.៤៤១.៨០០.៦១៥
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
<i>ទ្រព្យសកម្ម ក្នុងតារាងតុល្យការ៖</i>								
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	២១.២៥៧.៣១០	៣០.៦៧៦.៤៨៧	១.៨៨៣.៦១៦	៩.៦៣៥.០៥០	៤០.៧២៣	៧.៧៩៨	៩.០៥៨	៦៣.៥១០.០៤២
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	១.០២៤.២៣៧.៨៩៩	-	-	-	-	-	-	១.០២៤.២៣៧.៨៩៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៨៧៤.៦៧៩	៣២.៥២៥	៥៣០	-	២៥.១៧៥	១.២០៨	១៩២	៩៣៤.៣០៩
	១.០៤៦.៣៦៩.៨៨៨	៣០.៧០៩.០១២	១.៨៨៤.១៤៦	៩.៦៣៥.០៥០	៦៥.៨៩៨	៩.០០៦	៩.២៥០	១.០៨៨.៦៨២.២៥០
<i>ទ្រព្យសកម្ម ក្រៅតារាងតុល្យការ៖</i>								
ធានាធនាគារ និងលិខិតឥណទាន	២៦៦.៨៤៦.៦៤៥	-	-	-	-	-	-	២៦៦.៨៤៦.៦៤៥
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានវិបារូបន៍	៦៧.៥៨១.៤៩៤	-	-	-	-	-	-	៦៧.៥៨១.៤៩៤
ចំណែកដែលមិនទាន់បានប្រើប្រាស់នៃប័ណ្ណឥណទាន	១១.៥៤៥.០៥៣	-	-	-	-	-	-	១១.៥៤៥.០៥៣
កិច្ចសន្យាឥណទានមានកាលកំណត់	១៣.០៨៨.៥៤៤	-	-	-	-	-	-	១៣.០៨៨.៥៤៤
	៣៥៩.០៦១.៧៣៦	-	-	-	-	-	-	៣៥៩.០៦១.៧៣៦
តម្លៃយោងដុល	១.៤០៥.៤៣១.៦២៤	៣០.៧០៩.០១២	១.៨៨៤.១៤៦	៩.៦៣៥.០៥០	៦៥.៨៩៨	៩.០០៦	៩.២៥០	១.៤៤៧.៧៤៣.៩៨៦
ដក៖ សំវិធានធន សម្រាប់ការខាតឥណទានរំពឹងទុក	(៤.៨៨៥.៩៥០)	(៦.៤២៩)	(៣៩៥)	(២.០២០)	(៩)	(២)	(១)	(៤.៨៩៤.៨០៦)
តម្លៃយោងសុទ្ធ	១.៤០០.៥៤៥.៦៧៤	៣០.៧០២.៥៨៣	១.៨៨៣.៧៥១	៩.៦៣៣.០៣០	៦៥.៨៨៩	៩.០០៤	៩.២៤៩	១.៤៤២.៨៤៩.១៨០
គិតជាពាន់រៀល	៥.៧៦៦.០៤៦.៥៤០	១២៦.៤០២.៥៣៤	៧.៧៥៥.៤០៣	៣៩.៦៥៩.១៨៥	២៧១.២៦៥	៣៧.០៦៩	៣៨.០៧៨	៥.៩៤០.២១០.០៧៤

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរបស់វា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមវិស័យអាជីវកម្មរបស់ភាគីដៃគូ។

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

	២០២៣					២០២២				
	ប្រាក់បញ្ញើ និង ការដាក់ប្រាក់ នៅ ធនាគារផ្សេងៗ	ឥណទាន និង បុរេប្រទាន វាស់វែងតាម ថ្លៃដើមដករំលស់	ទ្រព្យសកម្ម ផ្សេងៗ	ខ្ទង់ក្រៅតារាង តុល្យការ	សរុប	ប្រាក់បញ្ញើ និង ការដាក់ប្រាក់ នៅ ធនាគារផ្សេងៗ	ឥណទាន និង បុរេប្រទាន វាស់វែងតាម ថ្លៃដើមដករំលស់	ទ្រព្យសកម្ម ផ្សេងៗ	ខ្ទង់ក្រៅតារាង តុល្យការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	២៥៧.៤៥៣.៣៧២	៥៣.០៦១.៣៣៥	៥៤០.២៤៧	១.៦០៧.៤២២	៣១២.៦៦២.៣៧៦	៦៣.៥១០.០៤២	៧០.៨១៣.៨៧៣	៧១.៦៦១	២.១០០.០០០	១៣៦.៤៩៥.៩៧៦
ឥណទានទិញគេហដ្ឋាន	-	២៤៣.២២៩.០៤១	៧៣៩.៤២៣	១.១៨៩.៦៧១	២៤៥.១៥៨.១៣៥	-	២៥១.៧៦៤.៤៧៤	៨២៣.៣១៥	១.៥៨៩.២០៦	២៥៤.១៧៦.៩៩៥
លក់ដុំ និងលក់រាយ	-	១៨៣.៨០៥.៨៣៥	-	៨៦.១១១.៧៣០	២៦៩.៩១៧.៥៦៥	-	២០៣.៦៣៣.២៣៥	-	៨៨.៧២៧.៦៥០	២៩២.៣៦០.៨៨៥
នាំចូល និងនាំចេញ	-	១៣៦.៦៨៤.១៥៧	-	១៨៨.៣២៩.៧៥៤	៣២៥.០១៣.៩១១	-	១៥៧.០២៩.១៤១	-	១៧៩.៨០២.០៧០	៣៣៦.៨៣១.២១១
ផលិតកម្ម	-	៧៥.២៨៣.៩៦៨	-	២៦.៨២១.១៩២	១០២.១០៥.១៦០	-	៧៣.៥៩៥.៤៦៣	-	២៣.៧២១.០២៥	៩៧.៣១៦.៤៨៨
សេវាហិរញ្ញវត្ថុ ធានារ៉ាប់រង										
អចលនទ្រព្យ និងអាជីវកម្ម	-	៧៩.៩៤១.៥៥៩	-	២.០៣៥.៣៦២	៨១.៩៧៦.៩២១	-	៧៨.៤៩៧.៤៨២	-	៣.៤៤៨.៤៩៧	៨១.៩៤៥.៩៧៩
សេវាមិនមែនហិរញ្ញវត្ថុផ្សេងៗ	-	៣៨.៦៤៧.៦៩៣	-	៤.៤៤៤.២៥៥	៤៣.០៩១.៩៣៨	-	៦៣.៩៨៦.៥៤២	-	៤.៦៧២.៨៩៦	៦៨.៦៥៩.៤៣៨
សំណង់	-	៥៧.៥៦៤.០២១	-	៤០.៧៩៧.៥៣៦	៩៨.៣៦១.៥៥៧	-	៥០.១១៣.៨០២	-	២៥.៣៩១.០៨១	៧៥.៥០៤.៨៨៣
ការដឹកជញ្ជូន ឃ្លាំងទំនិញ										
និងទំនាក់ទំនង	-	២៦.០៦៦.៤៦៨	-	១៥.៨៥៨.៤២៤	៤១.៩២៤.៨៩២	-	២៨.៣០៦.៨៦៩	-	១២.៧៥៤.៤១៤	៤១.០៦១.២៨៣
អគ្គិសនី ប្រាស និងទឹកស្អាត	-	៩.៩១១.៣៩៨	៩.០៧៨	១.០៩៤.៥៣៤	១១.០១៥.០១០	-	៧.៥៥៣.០៦៨	៩.៧៧៤	២.៣១០.២៦១	៩.៨៧៣.១០៣
កសិកម្ម	-	២.២៦០.៧៩៥	-	២៧៣.៧៦៧	២.៥៣៤.៥៦២	-	១.៥៤២.៤៣០	-	១.៨៧៨.១៧២	៣.៤២០.៦០២
ផ្សេងៗ	-	៤៣.១៤៩.៧៤៧	២៧២.២៥៣	៤.៧៧១.៧៥៦	៤៨.១៩៣.៧៥៦	-	៣៧.៤០១.៥២០	២៩.៥៥៩	១២.៦៦៦.៤៦៤	៥០.០៩៧.៥៤៣
តម្លៃយោងដុល	២៥៧.៤៥៣.៣៧២	៩៤៩.៦០៦.០១៧	១.៥៦១.០០១	៣៧៣.៣៣៥.៣៩៣	១.៥៨១.៩៩៥.៧៨៣	៦៣.៥១០.០៤២	១.០២៤.២៣៧.៨៩៩	៩៣៤.៣០៩	៣៩៩.០៦១.៧៣៦	១.៤៤៧.៧៤៣.៩៨៦
ដក៖ សំវិធានធន សម្រាប់ការ										
ខាតឥណទានរំពឹងទុក	(១៧៦.០៤៧)	(៤.៧៧១.៣៤៣)	-	(៦៨.២១៨)	(៥.០១៥.៦០៨)	(១៣.៣១០)	(៤.៧៨០.៦៨៦)	-	(១០០.៨១០)	(៤.៨៩៤.៨០៦)
តម្លៃយោងសុទ្ធ	២៥៧.២៧៧.៣២៥	៩៤៤.៨៣៤.៦៧៤	១.៥៦១.០០១	៣៧៣.២៦៧.១៧៥	១.៥៧៦.៩៨០.១៧៥	៥០.១៩៦.៧៣២	១.០១៩.៤៥៧.២១៣	៩៣៤.៣០៩	៣៩៨.៩៦០.៩២៦	១.៤៤២.៨៤៥.១៨០
គិតជាពាន់រៀល	១.០៥០.៩៧៧.៨៧២	៣.៨៥៩.៦៤៩.៦៤៣	៦.៣៧៦.៦៨៩	១.៥២៤.៧៩៦.៤១០	៦.៤៤១.៨០០.៦១៤	២៦១.៤១៦.០៤៦	៤.១៩៧.១០៥.៣៤៦	៣.៨៤៦.៥៥០	១.៤៧៧.៨៤២.១៣២	៥.៩៤០.២១០.០៧៤

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិ ដែលបានរឹបអូស ត្រូវលក់ចេញឲ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំ ដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិ ដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ សូន្យ)។

(ឈ) ការវិភាគភាពប្រែប្រួល

ធនាគារបានធ្វើការប៉ាន់ស្មានភាពប្រែប្រួល ECL លើឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដោយផ្អែកទៅតាមបម្រែបម្រួល នៃអញ្ញត្រសេដ្ឋកិច្ចសំខាន់ៗ។ កត្តានៃការប្រែប្រួល ដែលបានប្រើ គឺជាការសន្មតនានា ដែលផ្អែកទៅតាមការផ្លាស់ប្តូរស្របគ្នា នៃអញ្ញត្រសំខាន់ៗ ដើម្បីព្យាករពីផលប៉ះពាល់ចំពោះ ECL របស់ធនាគារ។

អញ្ញត្រសំខាន់ៗ គឺជាអញ្ញត្រផ្នែកសេដ្ឋកិច្ច (MEVs) ដែលមានទំនាក់ទំនង ជាមួយនឹងអត្រាមិនសងប្រាក់ ដែលបានសង្កេត។ ក្នុងឆ្នាំ២០២៣ ការធ្វើតេស្តផ្នែកស្ថិតិបង្ហាញនូវទំនាក់ទំនង ជាមួយនឹងសន្ទស្សន៍តម្លៃទំនិញ (២០២២៖ ផលិតផលក្នុងស្រុកសរុប)។

ការវិភាគ ត្រូវបានកំណត់ ផ្អែកទៅតាមបម្រែបម្រួលជាមធ្យម ក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃសន្ទស្សន៍តម្លៃទំនិញ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលមានការប្រែប្រួលចំនួន ១% (២០២២៖ បម្រែបម្រួលជាមធ្យម ក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃផលិតផលក្នុងស្រុកសរុប ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដែលមានការប្រែប្រួលចំនួន ១%។

តារាងខាងក្រោមនេះ បង្ហាញពីផលប៉ះពាល់ នៃ ECL ចំពោះការប្រែប្រួលអញ្ញត្រសំខាន់ៗ ដែលបានប្រើប្រាស់ ទន្ទឹមនឹងអញ្ញត្រផ្សេងៗទៀត ដែលមិនមានការប្រែប្រួល។

បម្រែបម្រួល	
សន្ទស្សន៍តម្លៃទំនិញ	+/- ១%

	២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល
តំហរ ECL សរុប ចំពោះការប្រែប្រួលអញ្ញត្រសំខាន់ៗជាវិជ្ជមាន	(១៤.៨៦៩)	(៦០.៧៤០)
កំណើន ECL សរុប ចំពោះការប្រែប្រួលអញ្ញត្រសំខាន់ៗជាអវិជ្ជមាន	១៤.៨៦៩	៦០.៧៤០

បម្រែបម្រួល	
ផលិតផលក្នុងស្រុកសរុប	+/-១%

	២០២២	
	ដុល្លារអាមេរិក	ពាន់រៀល
តំហរ ECL សរុប ចំពោះការប្រែប្រួលអញ្ញត្រសំខាន់ៗជាវិជ្ជមាន	(៥៤៣.១២៧)	(២.២៣៦.០៥២)
កំណើន ECL សរុប ចំពោះការប្រែប្រួលអញ្ញត្រសំខាន់ៗជាអវិជ្ជមាន	៥៤៣.១២៧	២.២៣៦.០៥២

៣.៥.២ ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យ ដែលធ្វើឲ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់ នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារ កើតឡើងដោយស្ថានភាពបើកចំហ នៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតតំណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឲ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើន គឺទាក់ទងនឹងប្រាក់រៀល និងប្រាក់ដុល្លារអូស្ត្រាលី។

ហានិភ័យការប្តូររូបិយប័ណ្ណ កើតពីប្រតិបត្តិការពាណិជ្ជកម្ម ក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រាជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

គណៈគ្រប់គ្រង តាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោលរបស់ធនាគារ។ ប៉ុន្តែធនាគារមិនបានការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រាដោយប្រើកិច្ចសន្យា នាពេលអនាគតទេ។

គោលការណ៍របស់ធនាគារ គឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឲ្យស្ថិតក្នុងកម្រិត ដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំ ដែលមានស្រាប់។

តារាងខាងក្រោមនេះ សង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងសុទ្ធរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

	សមមូលជាប្រាក់ដុល្លារអាមេរិក									
	ដុល្លារអាមេរិក	រៀល	អឺរ៉ូ	បាត	ដុល្លារអូស្ត្រាលី	ដុល្លារសិង្ហបុរី	ដោន	រីងហ្គីត	ផ្សេងៗ	សរុប
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ក្នុងដៃ	៤៣.៩៨១.៥៩០	៧.០៣១.៩៥៥	-	-	-	-	-	-	-	៥១.០១៣.៥៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៦៦.៣៤៥.៦០៨	១៥.៧៤៩.៩៤៤	-	-	-	-	-	-	-	៨២.០៩៥.៥៥២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៣៤.២២៦.៤៩១	១៥.៨៩៤.២២៨	១.៨៤៧.៤៩២	១.៨៥៤.៣២៧	៦២៦.៧១១	៣៨៧.៤៣៨	១៥៨.២៧២	១៣០.៦៦១	២.១៥១.៧០៥	២៥៧.២៧៧.៣២៥
តំណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៨៤៦.៤៧៦.៧៣១	៩៨.៣៥៧.៩៤៣	-	-	-	-	-	-	-	៩៤៤.៨៣៤.៦៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.០៦៩.៩៩៩	៤៥៤.០៧៨	២៨	៥.៦០២	៨	២០.៤៣០	៨.៤១១	២.៣៧៩	១០៦	១.៥៦១.០០១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.១៩២.១០០.៣៧៩	១៣៧.៤៨៨.១៤៨	១.៨៤៧.៥២០	១.៨៥៩.៩២៩	៦២៦.៧១៩	៤០៧.៨៦៨	១៦៦.៦៨៣	១៣៣.០៤០	២.១៥១.៨១១	១.៣៣៦.៧៨២.០៩៧
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ធនាគារ	១៧១.៧៥៨.៣៥២	១៧.៣៤២.០៥៣	-	-	-	-	-	-	-	១៨៩.១០០.៤០៥
ប្រាក់បញ្ញើរបស់អតិថិជន	៩៥៦.២៨៣.០៣១	៣២.១២៩.១៨៨	៩៤៨.២៤៥	២.២២២.៥៣៨	៧០១.៨៤៣	១៩៩.៤៩៧	១១៨.៨១៩	-	២.០១២.៥៦៧	៩៩៤.៦១៥.៧២៨
ប្រាក់កម្ចី	១.១៥២.០១៥	-	-	-	-	-	-	-	-	១.១៥២.០១៥
បំណុលបន្ទាប់បន្សំ	៤៧.៤០៥.៥៩២	-	-	-	-	-	-	-	-	៤៧.៤០៥.៥៩២
បំណុលភតិសន្យា	៦.១៦៤.៩០០	-	-	-	-	-	-	-	-	៦.១៦៤.៩០០
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.៥៥៤.៤២៤	១១៩.០១៥	៣០៦.១២៣	២០០.៧១២	៨២.៧១៧	១៣២.២៣៥	៤២.៣៣៩	៣២៤.៦៨៨	១.២០២	៨.៧៦៣.៤៥៥
បំណុលហិរញ្ញវត្ថុសរុប	១.១៩០.៣១៨.៣១៤	៤៩.៥៩០.២៥៦	១.២៥៤.៣៦៨	២.៤២៣.២៥០	៧៨៤.៥៦០	៣៣១.៧៣២	១៦១.១៥៨	៣២៤.៦៨៨	២.០១៣.៧៦៩	១.២៤៧.២០២.០៩៥

ការវិភាគផលប៉ះពាល់ ពីការប្រែប្រួល (sensitivity analysis)

ធនាគារប្រឈមមុខនឹងហានិភ័យ ចំពោះផលប៉ះពាល់ នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ចំពោះរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ។ តារាងខាងក្រោមបង្ហាញពីរចនាសម្ព័ន្ធសំខាន់នៃហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម/(បំណុល)				
រៀល	៨៧.៨៩៧.៨៩២	៣៥៩.០៦២.៨៨៩	៥១.៩៦៨.២៥២	២១៣.៩៥៣.២៩៣
អ៊ីវ៉ូ	៥៩៣.១៥២	២.៤២៣.០២៦	៥៣០.០៤៦	២.១៨២.១៩៩
បាត	(៥៦៣.៣២១)	(២.៣០១.១៦៦)	(១៧២.០៥៤)	(៧០៨.៣៤៦)
ដុល្លារអូស្ត្រាលី	(១៥៧.៨៤១)	(៦៤៤.៧៨០)	(១៦.០៣៤.៣៣១)	(៦៦.០១៣.៣៤១)
ដុល្លារសិង្ហបុរី	៧៦.១៣៦	៣១១.០១៦	(៩៨.៨៤៦)	(៤០៦.៩៤៩)
ជោន	៥.៥២៥	២២.៥៧០	៤.៧១២	១៩.៣៩៩
វីងហ្គីត	(១៩១.៦៤៨)	(៧៨២.៨៨២)	(២៥០.៨៣៩)	(១.០៣២.៧០៤)
ផ្សេងៗ	១៣៨.០៤២	៥៦៣.៩០២	៥៨.១៩២	២៣៩.៥៧៦
	៨៧.៧៩៧.៩៣៧	៣៥៨.៦៥៤.៥៧៥	៣៦.០០៥.១៣២	១៤៨.២៣៣.១២៧

ដូចបានបង្ហាញ ក្នុងតារាងខាងលើ ធនាគារប្រឈមមុខនឹងហានិភ័យ ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធៀបនឹងប្រាក់រៀល។ ភាពប្រែប្រួល នៃចំណេញ-ខាត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់រៀល។

ការវិភាគខាងក្រោម ផ្អែកទៅតាមការសន្មតថា អត្រាប្តូរប្រាក់រៀលបានកើនឡើង ឬថយចុះ ១% ដែលផ្អែកទៅតាមបម្រែបម្រួលជាមធ្យម ក្នុងរយៈពេលបីឆ្នាំចុងក្រោយ នៃអត្រាប្តូរប្រាក់គិតជាមធ្យមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ និងប្រើអត្រា ១% ជាមូលដ្ឋាន ដើម្បីវាយតម្លៃ ក្នុងការវិភាគភាពប្រែប្រួល សម្រាប់រូបិយប័ណ្ណផ្សេងៗ។

ការវិភាគពីហានិភ័យ ដើម្បីវាយតម្លៃ អំពីផលប៉ះពាល់ ១% នៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់ ចំពោះចំណេញ-ខាត មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កើនឡើង/(ថយចុះ)				
- ១%				
រៀល	៧១០.២៨៥	២.៩០១.៥១៤	៤១៩.៩៤៥	១.៧២៨.៩១៤
ដុល្លារអូស្ត្រាលី	(១.២៧៥)	(៥.២០៨)	(១២៩.៥៧០)	(៥៣៣.៤៤០)
ផ្សេងៗ	៤៦៨	១.៩១១	៥៧៦	២.៣៧១
	៧០៩.៤៧៨	២.៨៩៨.២១៧	២៩០.៩៥១	១.១៩៧.៨៤៥
កើនឡើង/(ថយចុះ)				
+ ១%				
រៀល	(៦៩៦.២២០)	(២.៨៤៤.០៥៩)	(៤១១.៦៣០)	(១.៦៩៤.៦៨១)
ដុល្លារអូស្ត្រាលី	១.២៥០	៥.១០៦	១២៧.០០៥	៥២២.៨៨០
ផ្សេងៗ	(៤៥៩)	(១.៨៧៥)	(៥៦៤)	(២.៣២២)
	(៦៩៥.៤២៩)	(២.៨៤០.៨២៨)	(២៨៥.១៨៩)	(១.១៧៤.១២៣)

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬកាន់កាប់ការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យ ដែលធ្វើឲ្យមានការប្រែប្រួលលំហូរសាច់ប្រាក់ នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់ លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់ នៃតម្លៃសមស្រប គឺជាហានិភ័យ ដែលធ្វើឲ្យមានការប្រែប្រួលតម្លៃ នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់ លើទីផ្សារ។ កម្រិតនៃការប្រាក់ អាចកើនឡើង ដោយសារលទ្ធផល នៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់ នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់ សំខាន់ជាងគេរបស់ធនាគារ កើតមកពីប្រាក់កម្ចី ដែលមានអត្រាអចេរ ដែលធ្វើឲ្យធនាគារមានហានិភ័យអត្រាការប្រាក់ នៃលំហូរសាច់ប្រាក់។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់ នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់ នៃឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាទីផ្សារ។

នៅដំណាក់កាលនេះ គណៈគ្រប់គ្រង មិនមានគោលការណ៍ ដើម្បីកំណត់កម្រិត នៃភាពមិនស៊ីគ្នា នៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រង ធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ ទៅលើភាពមិនស៊ីគ្នានេះ។ ជាងនេះទៅទៀត គណៈគ្រប់គ្រង ធ្វើការវិភាគ និងព្យាករយ៉ាងទៀងទាត់ ចំពោះបម្រែបម្រួលរំពឹងទុក នៃអត្រាការប្រាក់ និងរៀបចំហានិភ័យអត្រាការប្រាក់ នៃលំហូរសាច់ប្រាក់ ដោយវាយតម្លៃ ទៅលើផលប៉ះពាល់របស់វា និងចាត់វិធានការផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងហានិភ័យអត្រាការប្រាក់។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ តាមតម្លៃយោងសុទ្ធ ដោយបានចាត់ថ្នាក់តាមតម្លៃ ក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណា ដែលកើតឡើងមុន។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥១.០១៣.៥៤៥	៥១.០១៣.៥៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	-	-	៧.៨០៤.៣៣៤	-	-	៧៤.២៩១.២១៨	៨២.០៩៥.៥៥២
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	២២២.០២១.៥៥៩	២៥.០៩០.២២៦	-	-	-	១០.១៦៥.៥៤០	២៥៧.២៧៧.៣២៥
ឥណទាន និងបុរេប្រទានវាស់វែងតាមតម្លៃដើមដករំលស់	១៩.៥២៩.៨៦៨	៧០.៥៥៧.៦០៦	១៣៤.៥៨០.២៧៩	២៨០.១១៩.២២៩	៤៤០.០៤៧.៦៩២	-	៩៤៤.៨៣៤.៦៧៤
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៥៦១.០០១	១.៥៦១.០០១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៤១.៥៥១.៤២៧	៩៥.៦៤៧.៨៣២	១៤២.៣៨៤.៦១៣	២៨០.១១៩.២២៩	៤៤០.០៤៧.៦៩២	១៣៧.០៣១.៣០៤	១.៣៣៦.៧៨២.០៩៧
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	៦៥.៤៧១.៩៥៨	៤៩.០៨៩.៨៤៥	៧៣.៩២៩.៤៤៤	-	-	៦០៩.១៥៨	១៨៩.១០០.៤០៥
ប្រាក់បញ្ញើរបស់អតិថិជន	៣៦១.៦៦៩.៦៤៨	៨៩.១៧៨.០៤៩	៤៦៨.៥៤៧.៥៥១	-	-	៧៥.២២០.៤៨០	៩៩៤.៦១៥.៧២៨
ប្រាក់កម្ចី	៩.២៩៤	៥៧.៣៨០	២៧៦.៧០៤	៧៨៤.៨៤៤	២៣.៧៩៣	-	១.១៥២.០១៥
បំណុលបន្ទាប់បន្សំ	-	៣១៨.៦៧៤	៨៦.៩១៨	-	៤៧.០០០.០០០	-	៤៧.៤០៥.៥៩២
បំណុលកតិសន្យា	១២៩.១៣៩	២៥៩.៥៩៣	១.១៨៤.៣១២	៣.៩៧១.៩៧៨	៦១៩.៨៧៨	-	៦.១៦៤.៩០០
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.៧៦៣.៤៥៥	៨.៧៦៣.៤៥៥
បំណុលហិរញ្ញវត្ថុសរុប	៤៦៧.២៨០.០៣៩	១៣៨.៩០៣.៥៤១	៥៤៨.០២៤.៩២៩	៤.៧៥៦.៨២២	៤៧.៦៤៣.៦៧១	៨៤.៥៩៣.០៩៣	១.២៤៧.២០២.០៩៥
គំណត់តម្លៃអត្រាការប្រាក់សរុប	(១៨៥.៧២៨.៦១២)	(៤៣.២៥៥.៧០៩)	(៤០១.៦៤០.៣១៦)	២៧៥.៣៦២.៤០៧	៣៩២.៤០៤.០២១	៥២.៤៣៨.២១១	៨៩.៥៨០.០០២
គិតជាពាន់រៀល	(៧៥៨.៧០១.៣៨០)	(១៧៦.៦៩៩.៥៧១)	(១.៦៤០.៧០០.៦៩១)	១.១២៤.៨៥៥.៤៣៣	១.៦០២.៩៧០.៤២៦	២១៤.២១០.០៩២	៣៦៥.៩៣៤.៣០៩
ខ្ទង់ក្រៅតារាងតុល្យការ							
ធានាធនាគារ និងលិខិតឥណទាន	២.០៥៣.៨៧៨	៣.៦៩២.៩០២	២៧១.៤៧៥.២០៥	-	-	-	២៧៧.២២១.៩៨៥
ចំណែកឥណទានវិបារូបន៍មិនទាន់បានប្រើ	៦៥.៧៩៥.៩៨៨	-	-	-	-	-	៦៥.៧៩៥.៩៨៨
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១២.៣៦៦.១៩៦	-	-	-	-	-	១២.៣៦៦.១៩៦
កិច្ចសន្យាឥណទានមានកាលកំណត់	-	-	១៤.០៧៥.៣០២	-	៣.៨០៧.៧០៤	-	១៧.៨៨៣.០០៦
	៨០.២១៦.០៦២	៣.៦៩២.៩០២	២៨៥.៥៥០.៥០៧	-	៣.៨០៧.៧០៤	-	៣៧៣.២៦៧.១៧៥
គិតជាពាន់រៀល	៣២៧.៦៨២.៦១៣	១៥.០៨៥.៥០៥	១.១៦៦.៤៧៣.៨២១	-	១៥.៥៥៤.៤៧១	-	១.៥២៤.៧៩៦.៤១០

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៣.៥៧៤.៦១៤	៥៣.៥៧៤.៦១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	២៣.៨៣៥.៧២០	១.១០៨.៩០៧	៣.១៨៥.៣៤៣	-	-	៩២.៧៧៦.១៣០	១២០.៩០៦.១០០
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤៣.៥៩៦.៨២៤	១៤.៤៩៣.៦៤៨	-	-	-	៥.៤០៦.២៦០	៦៣.៤៩៦.៧៣២
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	១៧.២៦១.១៨១	៦០.០៦៥.២៦៧	១៣៤.០៦២.៧១៤	៣២៥.៨១៩.៧៧៧	៤៨២.២៤៨.២៧៤	-	១.០១៩.៤៥៧.២១៣
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៩៣៤.៣០៩	៩៣៤.៣០៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨៤.៦៩៣.៧២៥	៧៥.៦៦៧.៨២២	១៣៧.២៤៨.០៥៧	៣២៥.៨១៩.៧៧៧	៤៨២.២៤៨.២៧៤	១៥២.៦៩១.៣១៣	១.២៥៨.៣៦៨.៩៦៨
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ	៣៩.១៩៨.០៥២	៧៤.២៨៦.៤៨៦	១១០.៧៣៣.៨៧១	-	-	៦៨៩.៤៦៣	២២៤.៩០៧.៨៧២
ប្រាក់បញ្ញើរបស់អតិថិជន	៣៧៨.២២៩.៨៣៧	៧៥.៤១៣.៧៧១	៣០៥.៦៤០.៨៦៩	-	-	៨៨.៤៤០.៨៧១	៨៤៧.៧២៥.៣៨៨
ប្រាក់កម្ចី	១.០៣៤.០៩៦	១.០៥៤.៧៤០	៣.៤៦៥.០០៣	១៦.០៧៧.៨៨១	១០៧.១៧៤	-	២១.៧៣៨.៨៩៤
បំណុលបន្ទាប់បន្សំ	-	៣១៨.៦៧៤	៨៦.៩១៨	-	៤៧.០០០.០០០	-	៤៧.៤០៩.៥៩២
បំណុលភតិសន្យា	១៥២.៣២០	៣០៤.៦៧០	១.៣៤០.៩៨២	៥.២២៩.១០៦	៩០៨.១៨៣	-	៧.៩៣៥.២៦១
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១០.៩៤២.៩០១	១០.៩៤២.៩០១
បំណុលហិរញ្ញវត្ថុសរុប	៤១៨.៦១៤.៣០៥	១៥១.៣៧៨.៣៨១	៤២១.២៦៧.៦៤៣	២១.៣០៦.៩៨៧	៤៨.០១៥.៣៥៧	១០០.០៧៣.២៣៥	១.១៦០.៦៥៥.៩៦៨
គំណត់តម្លៃអត្រាការប្រាក់សរុប	(៣៣៣.៩២០.៥៨០)	(៧៥.៧១០.៥១៩)	(២៨៤.០១៩.៥៨៦)	៣០៤.៥១២.៧៩០	៤៣៤.២៣២.៩១៧	៥២.៦១៨.០៧៨	៩៧.៧១៣.១០០
គិតជាពាន់រៀល	(១.៣៧៤.៧៥១.០២៨)	(៣១១.៧០០.២០៧)	(១.១៦៩.៣០៨.៦៣៦)	១.២៥៣.៦៧៩.១៥៦	១.៧៨៧.៧៣៦.៩១៩	២១៦.៦២៨.៦៣០	៤០២.២៨២.៨៣៤
ខ្ទង់ក្រៅតារាងតុល្យការ							
ធានាធនាគារ និងលិខិតឥណទាន	១.៣៤១.៩៧៤	៣.១៥៤.៥៤៨	២៦២.២៦៥.៣០៨	-	-	-	២៦៦.៧៦១.៨៣០
ចំណែកឥណទានវិបារូបន៍មិនទាន់បានប្រើ	៦៧.៥៨១.៤៩៤	-	-	-	-	-	៦៧.៥៨១.៤៩៤
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១១.៥៤៥.០៥៣	-	-	-	-	-	១១.៥៤៥.០៥៣
កិច្ចសន្យាឥណទានមានកាលកំណត់	-	-	៦.៨២៧.០៣៦	-	៦.២៤៥.៥១៣	-	១៣.០៧២.៥៤៩
	៨០.៤៦៨.៥២១	៣.១៥៤.៥៤៨	២៦៩.០៩២.៣៤៤	-	៦.២៤៥.៥១៣	-	៣៥៨.៩៦០.៩២៦
គិតជាពាន់រៀល	៣៣១.២៨៨.៩០១	១២.៩៨៧.២៧៤	១.១០៧.៨៥៣.១៨០	-	២៥.៧១២.៧៧៧	-	១.៤៧៧.៨៤២.១៣២

ការវិភាគភាពប្រែប្រួល

ការវិភាគភាពប្រែប្រួល នៃអត្រាការប្រាក់ បង្ហាញពីផលប៉ះពាល់ លើចំណេញក្រោយបង់ពន្ធ និងមូលធន នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ និងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ថេរ វាស់វែងតាមតម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានការប្រាក់របស់ធនាគារ ត្រូវបានចុះកិច្ចសន្យា ក្រោមអត្រាការប្រាក់ថេរ។ ដូចនេះធនាគារមិនមានហានិភ័យ ចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងពេលអនាគតទេ។

ចំណេញខាតមានភាពប្រែប្រួល ទៅតាមចំណាយការប្រាក់ ដែលខ្ពស់ជាង/ទាបជាង ដែលបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានការប្រាក់ ដែលបានចុះកិច្ចសន្យា ក្រោមអត្រាការប្រាក់អថេរទេ (២០២២៖ ១៥លានដុល្លារអាមេរិក)។

តារាងខាងក្រោមនេះ បង្ហាញពីផលប៉ះពាល់ ចំពោះប្រាក់ចំណេញបន្ទាប់ពីពន្ធ ដោយសារការប្រែប្រួលអត្រាការប្រាក់នៃប្រាក់កម្ចី៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ផលប៉ះពាល់ចំពោះប្រាក់ចំណេញបន្ទាប់ពីពន្ធ				
អត្រាការប្រាក់កើនឡើង ១%	-	-	(១២០.០០០)	(៤៩០.៤៤០)
អត្រាការប្រាក់ថយចុះ ១%	-	-	១២០.០០០	៤៩០.៤៤០

៣៥.៣ ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យ ដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សង ចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាន នៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឲ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ ទៅអ្នកធ្វើប្រាក់ និងកង្វះសាច់ប្រាក់ ដើម្បីឲ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រង តាមដានសាច់ប្រាក់ងាយស្រួល ក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល ដែលមានកាលកំណត់។ ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យ លើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោង សម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះ ក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រង តាមដានអំពីបម្រែបម្រួល នៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោង នៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារ បានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន។ គណៈគ្រប់គ្រង ត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យ លើកាលកំណត់ នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់ លើកិច្ចសន្យា ដែលនៅសល់នាការបរិច្ឆេទតារាងតុល្យការ។ ចំនួនទឹកប្រាក់ ដែលបានលាតត្រដាង នៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យា ដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុក ដែលមិនធ្វើអប្បបរមា។

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៥១.០១៣.៥៤៥	-	-	-	-	៥១.០១៣.៥៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	៧៤.២៩១.២១៨	-	៧.៨៥០.៧៨៤	-	-	៨២.១៤២.០០២
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	២៣២.៤៤៦.៨១០	២៥.២៨៥.១៣៧	-	-	-	២៥៧.៧៣២.៩៤៧
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៥៩.១៣៤.១៧៨	១០១.៤៩៦.៦៨៩	២៩៦.៧៩២.៧២៩	៤៨២.៣៩៨.៧៤២	២៩៣.៦៣៣.៧៩៩	១.២៣៣.៨៥៦.០៩៧
ទ្រព្យសកម្មផ្សេងៗ	៤២៨.៦៧៣	-	១១២.២៧៧	១.០២០.០៥១	-	១.៥៦១.០០១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៤១៧.៣១៤.៤២៤	១២៧.១៨១.៨២៦	៣០៤.៧៥៥.៧៩០	៤៨៣.៤១៨.៧៩៣	២៩៣.៦៣៣.៧៩៩	១.៦២៦.៣០៤.៥៩២
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	៦៦.១៥៤.១១៨	៤៩.៥២០.៤៧៣	៧៧.៨០៣.០៥៥	-	-	១៩៣.៤៧៧.៦៤៦
ប្រាក់បញ្ញើរបស់អតិថិជន	៤៣៦.៩៧៩.៨០៣	៨៩.៩៣២.៣៣៤	៤៨៧.៦៥៦.០៦៣	-	-	១.០១៤.៥៦៨.២០០
ប្រាក់កម្ចី	៩.៥០៨	៦២.១៩៩	២៩៦.៦០៣	៨២០.៨២៩	២៣.៩៧៩	១.២១៣.១១៨
បំណុលបន្ទាប់បន្សំ	-	៥៦៩.៩៥៧	១.២៥១.៧៧១	៥.៨៣៦.០២៨	៥០.៤៤២.៣៤៤	៥៨.១០០.១០០
បំណុលកតិសន្យា	១៥០.០១៣	៣០០.០២៦	១.៣៤៤.២៨៦	៤.១៨៨.៤១៧	៧៤៦.៦៦៦	៦.៧២៩.៤០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧.០១០.៩៧៣	៤៩.៣៧៤	១.៧០៣.១០៨	-	-	៨.៧៦៣.៤៥៥
បំណុលហិរញ្ញវត្ថុសរុប	៥១០.៣០៨.៤១៥	១៤០.៤៣៤.៣៦៣	៥៧០.០៥៤.៨៨៦	១០.៨៤៥.២៧៨	៥១.២១២.៩៨៩	១.២២៥.៨៥១.៩២៧
(បំណុល)/ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	(៩២.៩៩៤.៩៩១)	(១៣.២៥២.៥៣៧)	(២៦៥.២៩៩.០៩៦)	៤៧២.៥៧៣.៥១៥	២៤២.៤២០.៨១០	៣៤៣.៤៥២.៦៦៥
គិតជាពាន់រៀល	(៣៧៩.៨៦៤.១១៣)	(៥៤.១៣៦.៦១៤)	(១.០៨៣.៧៤៦.៨០៧)	១.៩៣០.៤៦២.៨២៥	៩៩០.២៨៨.៨៤៥	១.៤០៣.០០៤.១៣៦
ខ្ទង់ក្រៅតារាងតុល្យការ						
លិខិតធានាធនាគារ និងលិខិតឥណទាន	២៧៧.២៨៣.៣២៣	-	-	-	-	២៧៧.២៨៣.៣២៣
ចំណែកឥណទានវិបារ្យបន្តិចមិនទាន់បានប្រើ	៦៥.៧៩៥.៩៨៨	-	-	-	-	៦៥.៧៩៥.៩៨៨
ចំណែកប័ណ្ណឥណទានមិនទាន់បានប្រើ	១២.៣៦៦.១៩៦	-	-	-	-	១២.៣៦៦.១៩៦
កិច្ចសន្យាឥណទានមានកាលកំណត់	១៧.៨៨៩.៨៨៦	-	-	-	-	១៧.៨៨៩.៨៨៦
	៣៧៣.៣៣៥.៣៩៣	-	-	-	-	៣៧៣.៣៣៥.៣៩៣
គិតជាពាន់រៀល	១.៥២៥.០៧៥.០៨០	-	-	-	-	១.៥២៥.០៧៥.០៨០

	១ខែ	១ខែ ទៅ ៣ខែ	៣ខែ ទៅ ១២ខែ	១ឆ្នាំ ទៅ ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	៥៣.៥៧៤.៦១៤	-	-	-	-	៥៣.៥៧៤.៦១៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល	១១៦.៦៣០.៩៣៥	១.១១៤.១៧៤	៣.២២៥.៧៨៥	-	-	១២០.៩៧០.៨៩៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារផ្សេងៗ	៤៩.០២១.៦២៩	១៤.៦៣២.៣៧៦	-	-	-	៦៣.៦៥៤.០០៥
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	៤២.៣៩១.០០៤	១១០.៥៨១.១៣៩	៣១២.៣២៣.២៣៧	៥៤៦.២៣៦.៤៧៦	៣១៩.០៩២.០៨៤	១.៣៣០.៥៨៣.៩៤០
ទ្រព្យសកម្មផ្សេងៗ	៤៩.៤២៩	-	១៦.១១៦	៨៦៨.៧៦៤	-	៩៣៤.៣០៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២៦១.៦២៧.៦១១	១២៦.៣២៧.៦៨៩	៣១៩.៥៦៥.១៣៨	៥៤៧.១០៥.២៤០	៣១៩.០៩២.០៨៤	១.៥៦៩.៧១៧.៧៦២
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ	៣៩.៩៦៣.៦៨៥	៧៤.៨១៨.៩៦៦	១១៤.២៣៧.១៥៧	-	-	២២៩.០១៩.៨០៨
ប្រាក់បញ្ញើរបស់អតិថិជន	៤៦៦.៨០៥.០១៥	៧៥.៩០៣.២៣៧	៣១៧.០២២.៤១៧	-	-	៨៥៩.៧៣០.៦៦៩
ប្រាក់កម្ចី	៩៨៥.២០៧	១.០៥៤.៥០៨	៤.៥៧៩.៧៣៩	១៨.០២១.៤៣០	១០៩.២៧២	២៤.៧៥០.១៥៦
បំណុលបន្ទាប់បន្សំ	-	៥៦៦.៨៤៣	១.២៤៩.៩២២	៧.៦៥២.៧៩២	៥០.៤៤២.៣៤៤	៥៩.៩១១.៩០១
បំណុលកកស្ទះ	១៧៩.១៩១	៣៥៦.៨៦១	១.៥៥០.៣៦៥	៥.៧៥២.៧១៦	៩៦៨.៨៨៩	៨.៨០៨.០២២
បំណុលហិរញ្ញវត្ថុផ្សេងៗ	៩.១៧៣.២៩៥	១០.៩៦៥	១.៧៥៨.៦៤១	-	-	១០.៩៤២.៩០១
បំណុលហិរញ្ញវត្ថុសរុប	៥១៧.១០៦.៣៩៣	១៥២.៧១១.៣៨០	៤៤០.៣៩៨.២៤១	៣១.៤២៦.៩៣៨	៥១.៥២០.៥០៥	១.១៩៣.១៦៣.៤៥៧
(បំណុល)/ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	(២៥៥.៤៧៨.៧៨២)	(២៦.៣៨៣.៦៩១)	(១២០.៨៣៣.១០៣)	៥១៥.៦៧៨.៣០២	២៦៧.៥៧១.៥៧៩	៣៧៦.៥៥៤.៣០៥
គិតជាពាន់រៀល	(១.០៥១.៨០៦.១៤៥)	(១០៨.៦២១.៦៥៦)	(៥១៣.៩៣៧.៨៨៥)	២.១២៣.០៤៧.៥៦៩	១.១០១.៥៩២.១៩១	១.៥៥០.២៧៨.០៧៤
ខ្ទង់ក្រៅតារាងតុល្យការ						
លិខិតធានាធនាគារ និងលិខិតឥណទាន	២៦៦.៨៤៦.៦៤៥	-	-	-	-	២៦៦.៨៤៦.៦៤៥
ចំណែកឥណទានវិបារម្ភនិមិត្តមានបានប្រើ	៦៧.៥៨១.៤៩៤	-	-	-	-	៦៧.៥៨១.៤៩៤
ចំណែកបំណុលឥណទានមិនទាន់បានប្រើ	១១.៥៤៥.០៥៣	-	-	-	-	១១.៥៤៥.០៥៣
កិច្ចសន្យាឥណទានមានកាលកំណត់	១៣.០៨៨.៥៤៤	-	-	-	-	១៣.០៨៨.៥៤៤
	៣៥៩.០៦១.៧៣៦	-	-	-	-	៣៥៩.០៦១.៧៣៦
គិតជាពាន់រៀល	១.៤៧៨.២៥៧.១៦៧	-	-	-	-	១.៤៧៨.២៥៧.១៦៧

៣៥.៤ តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្រប នៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្រប ផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់ នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើន គឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និងបុរេប្រទានអតិថិជន

ចំពោះឥណទាន ដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទាន ដែលមានអត្រាថេរ និងមានកាលកំណត់ នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាន នាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាន នាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថា មានភាពខុសគ្នាតិចតួចជាមួយនឹងអត្រាការប្រាក់របស់ឥណទាន តាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន

តម្លៃសមស្រប នៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្រប នៃប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាន នៃប្រាក់បញ្ញើ ដែលមិនមានកាលកំណត់ រួមទាំងប្រាក់បញ្ញើ ដែលគ្មានការប្រាក់ប្រាក់បញ្ញើ ដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ ដែលត្រូវសង នាការបរិច្ឆេទ របាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោង នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្ត ទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ មិនត្រូវបានដាក់លក់ លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រាការប្រាក់ មានតម្លៃប្រហាក់ប្រហែលនឹងអត្រាទីផ្សារ។

៣.៥ ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាងមូលធន ដែលបានបង្ហាញ នៅលើតារាងតុល្យការ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុន ដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឲ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ ដល់ភាគទុនិក និងដល់ភាគីផ្សេងៗ ដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាល តម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	៧៥.០០០.០០០	៣០៦.៣៧៥.០០០	៧៥.០០០.០០០	៣០៨.៧៧៥.០០០
ទុនបម្រុង	៤២.០០០.០០០	១៧១.៥៧០.០០០	២៥.៥០០.០០០	១០៤.៩៨៣.៥០០
ចំណេញរក្សាទុក	៤៤.២៧៨.៣៨៩	១៨០.៨៧៧.២១៩	២៣.៩១០.៧២៣	៩៨.៤៤០.៤៤៧
ដក៖ ទ្រព្យសកម្មអរូបី	(១.១៧៣.៥០១)	(៤.៧៩៣.៧៥២)	(១.៦៨៩.៤០៩)	(៦.៩៥៥.២៩៧)
ដក៖ ឥណទានផ្តល់ឲ្យភាគីពាក់ព័ន្ធ	(២.៧៩៨.៤៩៨)	(១១.៤៣១.៨៦៤)	(២.៧២៧.០៥៧)	(១១.២២៧.២៩៤)
	១៥៧.៣០៦.៣៩០	៦៤២.៥៩៦.៦០៣	១១៩.៩៩៤.២៥៧	៤៩៤.០១៦.៣៩៦
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	១២.៩១៩.៣៦៦	៥២.៧៧៥.៦១០	១១.៧៨០.៣៣៩	៤៨.៤៩៩.៦៥៦
បំណុលបន្ទាប់បន្សំ	៤៧.០០០.០០០	១៩១.៩៩៥.០០០	៤៧.០០០.០០០	១៩៣.៤៩៩.០០០
	៥៩.៩១៩.៣៦៦	២៤៤.៧៧០.៦១០	៥៨.៧៨០.៣៣៩	២៤១.៩៩៨.៦៥៦
	២១៧.២២៥.៧៥៦	៨៨៧.៣៦៧.២១៣	១៧៨.៧៧៤.៥៩៦	៧៣៦.០១៥.០១២

ព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ ធនាគារជាតិ នៃកម្ពុជា

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

➤ របាយការណ៍ក្រុមប្រឹក្សាភិបាល

ខ្ញុំបាទជា អភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី និងជាហត្ថលេខី សូមអះអាងថា តាមមតិយោបល់របស់ខ្ញុំបាទ ព័ត៌មានហិរញ្ញវត្ថុបន្ថែម ដែលបានភ្ជាប់មកជាមួយនេះ រួមមានការលាតត្រដាងព័ត៌មាន ទៅតាមតម្រូវការ នៃប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ត្រូវបានរៀបចំឡើង និងឆ្លុះបញ្ចាំងត្រឹមត្រូវ អំពីព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យទាំងនេះ គឺជាការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងធនាគារ។ ព័ត៌មានហិរញ្ញវត្ថុបន្ថែមនេះ មានសង្គតិភាពជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ហើយព័ត៌មានហិរញ្ញវត្ថុនេះដែរ មិនមានការរាយការណ៍ខុស ជាសារវន្តទេ។

ចុះហត្ថលេខា ដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ប៊ុន យ៉ន

អភិបាលប្រតិបត្តិ / ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

ព័ត៌មានហិរញ្ញវត្ថុនេះ មិនមែនជាផ្នែក នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មទេ។

➤ ១. អនុបាតក្របខណ្ឌសន្ទនីយភាព ប្រកាសលេខ ៨៧-០១៥-៣៤៩ ប្រ.ក. និងសាវ័ណ្ឌនីយភាព ៨៧-០២០-០០៣ ស.រ.ណ.ន

ធនាគារ ត្រូវអនុវត្តការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព ស្របតាមតម្រូវការរបស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ជាដំណាក់កាល រហូតដល់ពេញលេញទាំងស្រុង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ធនាគារត្រូវរក្សាជាប្រចាំ នូវបរិមាណទ្រព្យសកម្មសន្ទនីយ ដែលអាចទទួលយកបាន គ្រប់គ្រាន់ (eligible liquid assets) ដើម្បីឱ្យកម្រិតអនុបាត ដែលបានកំណត់ ស្របទៅតាមពេលវេលា ដូចខាងក្រោម៖

ចាប់អនុវត្ត	០១ កញ្ញា ២០១៦	០១ កញ្ញា ២០១៧	០១ កញ្ញា ២០១៨	០១ មិថុនា ២០១៩	០១ មករា ២០២០
អនុបាតអប្បបរមា	៦០%	៧០%	៨០%	៩០%	១០០%

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមានអនុបាតក្របខណ្ឌសន្ទនីយ ២១៤,៧៣%។

ការគណនាអនុបាតក្របខណ្ឌសន្ទនីយ ត្រូវបានលម្អិត នៅក្នុងតារាង១។

➤ ២. កាតព្វកិច្ចដើមទុនអប្បបរមា ប្រកាសលេខ ៨៧-០១៦-១១៧ ប្រ.ក.

ប្រកាសរបស់ធនាគារកណ្តាលលេខ ៨៧-០១៦-១១៧ ប្រ.ក. ស្តីពីដើមទុនចុះបញ្ជីអប្បបរមា របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តម្រូវឱ្យធនាគារពាណិជ្ជបណ្ណឡើង ក្រោមរូបភាពជាសាខា ធនាគារបរទេស ដែលមានធនាគារមេ មានចំណាត់ថ្នាក់វិនិយោគ ដោយភ្នាក់ងារចាត់ថ្នាក់ឯករាជ្យ អន្តរជាតិ ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ២០០ ពាន់លានរៀល (ឬ ៥០លានដុល្លារអាមេរិក) ហើយធនាគារពាណិជ្ជ ដែលបង្កើតឡើង ក្រោមរូបភាពជាក្រុមហ៊ុនក្នុងស្រុក ឬជាបុត្រសម្ព័ន្ធរបស់ ធនាគារបរទេស ត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ៣០០ពាន់លានរៀល (ឬ ៧៥លានដុល្លារ អាមេរិក) ក្នុងរយៈពេលពីរឆ្នាំ ចាប់ពីថ្ងៃចុះបញ្ជីលេខាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមានដើមទុនបានបង់ចំនួន ៧៥.០០០.០០០ ដុល្លារ អាមេរិក ដែលបានបំពេញតាមកាតព្វកិច្ចដើមទុនអប្បបរមាហូចហើយ។

➤ ៣. មូលនិធិផ្ទាល់សុទ្ធ ប្រកាសលេខ ៨៧-០១០-១៨២ ប្រ.ក.

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មូលនិធិផ្ទាល់សុទ្ធរបស់ធនាគារមានចំនួន ២១៧.២២៥.៧៥៦ ដុល្លារ-អាមេរិក ដូចតារាង២។

ធនាគារទាំងឡាយ ត្រូវរក្សាមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន យ៉ាងហោចណាស់ស្មើនឹងដើមទុន អប្បបរមា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មូលនិធិផ្ទាល់របស់ធនាគារ ដែលមានចំនួន ២១៧.២២៥.៧៥៦ ដុល្លារអាមេរិក គឺខ្ពស់ជាងចំនួន ១៤២.២២៥.៧៥៦ ដុល្លារអាមេរិក បើធៀប ទៅនឹងដើមទុនអប្បបរមាចំនួន ៧៥.០០០.០០០ ដុល្លារអាមេរិក។

ការគណនាមូលនិធិផ្ទាល់សុទ្ធ ត្រូវបានលម្អិត នៅក្នុងតារាង២។

➤ ៤. អនុបាតសាធនភាព ប្រកាសលេខ ៨៧-០០-៤៦ ប្រ.ក. ប្រកាសលេខ ៨៧-០៤-២០៦ ប្រ.ក. និងប្រកាសលេខ ៨៧-០៧-១៣៥ ប្រ.ក.

ធនាគារ ត្រូវបានតម្រូវឱ្យរក្សាអនុបាតសាធនភាព យ៉ាងហោចណាស់ ១៥%។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អនុបាតសាធនភាពរបស់ធនាគារមានចំនួន ១៩.៣៣% ដែលគណនា ដោយយកមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ជាភាគរយនៃទ្រព្យសកម្ម ដែលឆ្លង ហានិភ័យ និងខ្ទង់ក្រៅតារាងតុល្យការ។

ការគណនាអនុបាតសាធនភាព ត្រូវបានលម្អិត នៅក្នុងតារាង៣។

➤ ៥. ប្រតិបត្តិការរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០០-៥០ ប្រ.ក.

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាបញ្ជីគណនេយ្យរបស់ខ្លួន ជាប្រាក់ដុល្លារអាមេរិក។ ហេតុនេះរូបិយប័ណ្ណទាំងអស់ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានចាត់ទុកជារូបិយប័ណ្ណបរទេស។

ខ្ទង់តារាងតុល្យការ

អនុលោមតាមប្រកាសលេខ ៨៧-០០-៥០ ប្រ.ក. គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រាល់ ទ្រព្យសកម្ម និងបំណុលរបស់ធនាគារទាំងអស់ជារូបិយប័ណ្ណបរទេស ត្រូវបានកត់ត្រាប្តូរ ដោយប្រើ អត្រាប្តូរប្រាក់ នាដំណាច់ឆ្នាំ។

ខ្ទង់ក្រៅតារាងតុល្យការ

ធនាគារ ត្រូវបានតម្រូវឱ្យកត់ត្រា ក្នុងខ្ទង់ក្រៅតារាងតុល្យការ នូវកិច្ចសន្យា ទាក់ទងនឹងទ្រព្យ សម្បត្តិ និងបរិក្ខារ ដែលកើតពីការទិញ និងលក់រូបិយប័ណ្ណបរទេស ទាក់ទងនឹងប្រតិបត្តិការដល់ដៃ (ដែលមានរយៈពេល២ថ្ងៃ) និងប្រតិបត្តិការប្តូររូបិយប័ណ្ណមានកាលកំណត់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានកិច្ចសន្យាប្រភេទនេះ សម្រាប់ប្រតិបត្តិការ ប្តូររូបិយប័ណ្ណ នាពេលអនាគត ហើយធនាគារបានអនុវត្ត ស្របតាមប្រកាសនេះ។

➤ ៦. ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ៨៧-០៧-១៣៤ ប្រ.ក. និងលិខិតលេខ ៨៧-០២០-៨៦៨ ឆ.ក

អនុលោមតាមលក្ខខណ្ឌ នៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឱ្យរក្សាស្ថានភាពចំហសុទ្ធ នៃ រូបិយប័ណ្ណបរទេសមួយណាក៏ដោយ ឬស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណបរទេសទាំងអស់ ទោះក្នុង ស្ថានភាពរំងេក ឬខ្លីក៏ដោយ មិនត្រូវឱ្យលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ លើក លែងតែប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានស្ថានភាពចំហសុទ្ធ នៃរូបិយប័ណ្ណបរទេស ដែលលើស ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ដូចបានលម្អិត ក្នុងតារាង៥។

➤ ៧. ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វាស៊ីលីតេហិរញ្ញវត្ថុបាត់បង់ ប្រកាសលេខ ៨៧-០១៧-៣៤៤ ប្រ.ក និងសាវ័ណ្ឌនីយភាព ៨៧-០១៩-០០១ ស.រ.ណ.ន សាវ័ណ្ឌនីយភាព ៨៧-០២១-២៣១៤ ឆ.ក និងសាវ័ណ្ឌនីយភាព ៨៧-០២១-០០១ ស.រ.ណ.ន

សាវ័ណ្ឌនីយភាព របស់ធនាគារកណ្តាលលេខ ៨៧-០២១-២៣១៤ឆ.ក ស្តីពីកាតព្វកិច្ចធ្វើ ចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) តម្រូវឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើចំណាត់ថ្នាក់ និងសំវិធានធន ចំពោះឥណទានរៀបចំឡើងវិញ ជាបីក្រុម គឺក្រុមឥណទានរៀបចំឡើងវិញ ដែលមានស្ថានភាពល្អ ក្រុមឥណទានរៀបចំឡើងវិញ ដែលមានស្ថានភាព ត្រូវការការរៀបចំឡើងវិញបន្ថែម និងក្រុមឥណទាន រៀបចំឡើងវិញ ដែលមានស្ថានភាពមិនល្អ។ ក្រុមនីមួយៗ ត្រូវបានបែងចែកជា៥ថ្នាក់ និងទៅតាម កម្រិត សំវិធានធនអប្បបរមា។

សាវ័ណ្ឌនីយភាព របស់ធនាគារកណ្តាលលេខ ៨៧-០២៣-០០១ សាវ័ណ្ឌនីយភាព រៀបចំ ឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍ នៅខេត្តសៀមរាប ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះឥណទាន ដែលពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ នៅខេត្តសៀមរាប។ គ្រឹះស្ថានហិរញ្ញវត្ថុ អាចរៀបចំឥណទានឡើងវិញ បាន ចំនួន ២ដង គិតចាប់ពីថ្ងៃប្រសិទ្ធភាព នៃសាវ័ណ្ឌនីយភាពនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤។ គ្រឹះស្ថានហិរញ្ញវត្ថុ អាចរក្សាចំណាត់ថ្នាក់ឥណទានល្អបំផុត ត្រឹមចំណាត់ថ្នាក់ មុនពេលរៀបចំឥណទាន ឡើងវិញ និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែមឡើយ។

បន្ទាប់ពីរៀបចំឥណទានឡើងវិញ ប្រសិនបើគ្រឹះស្ថានវាយតម្លៃឃើញថា ស្ថានភាពលំបាក ផ្នែកហិរញ្ញវត្ថុ និងការខកខានទូទាត់សងរបស់អតិថិជន មិនមែនជាស្ថានភាពបណ្តោះអាសន្ន គ្រឹះស្ថានត្រូវទម្លាក់ចំណាត់ថ្នាក់ឥណទាន និងត្រូវធ្វើសវិធានធនបន្ថែម ចំពោះឥណទានរៀបចំឡើងវិញនោះភ្លាមៗ។

គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទាន ដោយផ្អែកលើការវាយតម្លៃលទ្ធភាពទូទាត់សងរបស់ អតិថិជនរយៈពេល ៦ខែ សម្រាប់ឥណទានរយៈពេលវែង (៣ខែ សម្រាប់ឥណទានរយៈពេលខ្លី) បន្ទាប់ពីរយៈពេលអនុគ្រោះចុងក្រោយ (ដំណាច់ខែធ្នូ ឆ្នាំ២០២៤) ស្របតាមប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធន លើអ៊ីមកែរមិន។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មិនមានការរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍ នៅខេត្តសៀមរាបទេ។

ចំនួនសវិធានធន សម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃរបស់ហ្វានស៊ីលីធី ហិរញ្ញវត្ថុ ដែលបានកំណត់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺអនុលោមទៅតាមតម្រូវការ នៃប្រកាស និងសាកលវិទ្យាល័យនេះ។

សេចក្តីលម្អិត អំពីការគណនាសវិធានធនហ្វានស៊ីលីធីឥណទាន ដើម្បីអនុលោមតាមតម្រូវការរបស់ធនាគារកណ្តាល ត្រូវបានបង្ហាញ នៅក្នុងតារាង៤។

➤ ៨. ហានិភ័យឥណទានធំៗ ប្រកាសលេខ ធ៧-០៦-២២៦ ប្រ.ក.

តាមលក្ខខណ្ឌនៃប្រកាសនេះ ធនាគារត្រូវបានតម្រូវឲ្យរក្សាគ្រប់ពេលវេលា នូវអនុបាតអតិបរមា ២០% រវាងហានិភ័យសរុប ដែលចេញពីប្រតិបត្តិការ ជាមួយនឹងអ្នកទទួលបានផលឯកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធ ហើយត្រូវរក្សាហានិភ័យឥណទានធំៗ មិនត្រូវឲ្យលើសពី ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនមានហានិភ័យ ជាមួយនឹងអ្នកទទួលបានផលឯកត្តជន និងហានិភ័យឥណទានធំៗ ដែលលើសពី ២០% និង ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ដូចបានគណនា ក្នុងតារាង២។

ចំពោះហានិភ័យឥណទានធំៗ រៀបចំនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅតារាង៧ អនុបាតទី២០ នៃការគណនាអនុបាតផ្សេងៗ។

➤ ៩. ឥណទានភាគីពាក់ព័ន្ធ ប្រកាសលេខ ធ៧-០២-១៤៦ ប្រ.ក.

ធនាគារមិនត្រូវបានអនុញ្ញាតឲ្យផ្តល់ឥណទាន ដល់ភាគីពាក់ព័ន្ធលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហានិភ័យឥណទានភាគីពាក់ព័ន្ធមិនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធទេ ដូចបានគណនា ក្នុងតារាង២។

ចំពោះឥណទានភាគីពាក់ព័ន្ធ រៀបចំនឹងមូលនិធិផ្ទាល់សុទ្ធ សូមយោងទៅតារាង៧ អនុបាតទី១៩ នៃការគណនា អនុបាតផ្សេងៗ។

➤ ១០. អចលនទ្រព្យ ប្រកាសលេខ ធ៧-០១-១៨៦ ប្រ.ក.

អចលនទ្រព្យ ដែលធ្វើលទ្ធកម្មដោយធនាគារ សម្រាប់គោលដៅប្រតិបត្តិការ ត្រូវរក្សាមិនឲ្យលើស ៣០% នៃមូលនិធិផ្ទាល់សុទ្ធសរុប របស់ធនាគារ ដូចបានកំណត់ ក្នុងប្រកាសលេខ ធ៧-០១០-១៨២ ប្រ.ក. ឡើយ។ អចលនទ្រព្យ ដែលមិនមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងប្រតិបត្តិការរបស់ធនាគារ ត្រូវលក់ចេញមិនឲ្យលើសរយៈពេលមួយឆ្នាំ ក្រោយកាលបរិច្ឆេទ ដែលអចលនទ្រព្យនោះបានក្លាយជាទ្រព្យសម្បត្តិរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អចលនទ្រព្យរបស់ធនាគារមានចំនួន ៧.៦៣១.១០៤ ដុល្លារអាមេរិក (រួមទាំងទ្រព្យសកម្មអរូបីចំនួន ១.៥៣៥.៦៩៣ ដុល្លារអាមេរិក) ស្មើនឹង ៧,៥១% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

➤ ១១. ការទូទាត់សងជាមុន នូវប្រាក់ថ្លៃជួល និងភតិសន្យាប្រកាសលេខ ធ៧-០៤-០៣៧ ប្រ.ក.

ធនាគារកណ្តាល បានចេញប្រកាសលេខ ធ៧-០៤-០៣៧ ប្រ.ក. នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ដែលបានចែងថាធនាគារទាំងឡាយ ត្រូវបានអនុញ្ញាតឲ្យជួលទ្រព្យសម្បត្តិបាន ប្រសិនបើទ្រព្យសម្បត្តិនោះ ទាក់ទងដោយផ្ទាល់នឹងប្រតិបត្តិការរបស់ធនាគារ។ ជានេះទៅទៀត ប្រកាសនេះបានចែងថា ការបង់មុនលើការជួល ឬភតិសន្យា មិនត្រូវលើសពី១ឆ្នាំ នៃរយៈពេលជួលទេ។ លើសពីនេះទៅទៀត ការជួលដែលធ្វើឡើង ជាមួយភាគីពាក់ព័ន្ធ ត្រូវបានតម្រូវឲ្យរាយការណ៍ ក្រោមផ្នែកឥណទាន និងបុរេប្រទានភាគីពាក់ព័ន្ធ នៅក្នុងប្រតិបត្តិការប្រចាំត្រីមាសរបស់ធនាគារ អំពីសមតុល្យ និងប្រតិបត្តិការភាគីពាក់ព័ន្ធ ដែលត្រូវដាក់ជូនធនាគារកណ្តាល។ ប្រសិនបើធនាគារមានការបង់មុនលើការជួល ឬភតិសន្យា លើសពី ១ឆ្នាំ ធនាគារត្រូវតែអនុវត្ត ស្របតាមបទប្បញ្ញត្តិ នៃប្រកាសនេះ ក្នុងរយៈពេល៦ខែ បន្ទាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៤ ហើយការបង់មុន លើការជួល ឬភតិសន្យា ដែលបានបង់លើសពីមួយឆ្នាំ ត្រូវកាត់បន្ថយ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ការជួលផ្សេងៗរបស់ធនាគារ គឺសម្រាប់បម្រើ ក្នុងប្រតិបត្តិការអាជីវកម្ម ហើយការបង់មុន ចំពោះការជួល មិនលើសពីថ្លៃឈ្នួល ក្នុងមួយឆ្នាំទេ។

➤ ១២. ការកំណត់ទ្រនាប់ដើមទុន របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកាសលេខ ធ៧-០១៨-០៦៨ ប្រ.ក. សាកលវិទ្យាល័យនេះ ធ៧-០២០-០០២ ស.រ.ណ.ន លិខិតលេខ ធ៧-០២០-៦២២ ឆ.ក និងលិខិតលេខ ធ៧-០២៣-២៦២១ ប្រ.ក

ធនាគារកណ្តាល បានចេញប្រកាសលេខ ធ៧-០១៨-០៦៨ ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានគោលដៅ ដូចខាងក្រោម៖

- ពង្រឹងមូលដ្ឋានដើមទុន សម្រាប់បំពេញការខាតបង់នានា ដែលអាចកើតឡើងពីហានិភ័យរបស់គ្រឹះស្ថាន
- បង្ការការធ្លាក់ចុះដើមទុន មិនឲ្យទាបជាងកម្រិតដើមទុនអប្បបរមា និង
- កាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីទំនាក់ទំនង រវាងវិស័យហិរញ្ញវត្ថុ និងវដ្តសេដ្ឋកិច្ច (Pro-cyclicality)

ធនាគារត្រូវមានទ្រនាប់ដើមទុនខនស៊ីវិលីស ចំនួន ១,២៥% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ និងចំនួន ២,៥០% ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បន្ថែមលើដើមទុនអប្បបរមា ថ្នាក់ទី១។ យោងតាមលិខិតលេខ ធ៧-០២០-៦២២ ឆ.ក ចុះថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២០ ទ្រនាប់ដើមទុន ត្រូវបានកាត់បន្ថយមកត្រឹម ១,២៥%។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារកណ្តាលបានចេញលិខិតលេខ ធ៧-០២៣-២៦២១ ប្រ.ក អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទ្រនាប់ដើមទុនខនស៊ីវិលីស ចំនួន ១,២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ការបែងចែកប្រាក់ចំណេញប្រចាំឆ្នាំ ត្រូវបានហាមឃាត់ នៅពេលដែលអនុបាតដើមទុនថ្នាក់ទី១ (MCR1) របស់គ្រឹះស្ថាន ស្ថិតនៅក្រោមចតុភាគ នៃទ្រនាប់ដើមទុនខនស៊ីវិលីស ដូចមានចែងនៅក្នុងប្រការ ១១ នៃប្រកាសនេះ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទ្រនាប់ដើមទុនខនស៊ីវិលីសរបស់ធនាគារ មានចំនួន ១១,៨៣% គឺមានចំនួនលើសពីតម្រូវការទ្រនាប់ដើមទុនខនស៊ីវិលីស ចំនួន ១,២៥% រួចហើយ។ សូមយោងទៅតារាង៦ ចំពោះព័ត៌មានលម្អិត។

➤ ១៣. ការផ្តល់ឥណទាន ជាប្រយោជន៍ជាតិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រកាសលេខ ធ៧-០១៦-៣៣៤ ប្រ.ក

ធនាគារត្រូវបានតម្រូវឲ្យមានឥណទាន ជាប្រយោជន៍ជាតិ យ៉ាងហោចណាស់ ១០% នៃសំណុំឥណទានសរុប យោងតាមប្រកាសលេខ ធ៧-០១៦-៣៣៤ ប្រ.ក ចេញថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដែលត្រូវអនុវត្តឲ្យបានពេញលេញ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ការផ្តល់ឥណទានជាប្រយោជន៍ជាតិ (ប្រាក់រៀល) របស់ធនាគារ មានចំនួន ១០២.៥៤៣.៤៣២ ដុល្លារអាមេរិក ដែលស្មើនឹង ១០,៧២% នៃសំណុំឥណទានសរុបរបស់ធនាគារ។

តារាង១

អនុបាតក្របខណ្ឌសន្ទនីយភាព
មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ដុល្លារអាមេរិក				ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប
ទ្រព្យសកម្ម				រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មសន្ទនីយ (HQLA)	១.១១	១	សាច់ប្រាក់ និងកាសក្នុងដៃ	៧.០៣១.៩៥៤	៤៣.៩៨១.៥៩១	-	៧.០៣១.៩៥៤	៤៣.៩៨១.៥៩១	-	៥១.០១៣.៥៤៥
	១.១២	១	អតិរេកប្រាក់បម្រុងកាតព្វកិច្ចនៅធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	-	-
	១.១៣	១	ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀលនៅធនាគារជាតិ នៃកម្ពុជា	២.៧៣៩.៥៤៧	-	-	២.៧៣៩.៥៤៧	-	-	២.៧៣៩.៥៤៧
	១.១៤	០.៧	ប្រាក់បម្រុងកាតព្វកិច្ច ជាប្រាក់ដុល្លារអាមេរិកនៅធនាគារជាតិ នៃកម្ពុជា	-	៩៣.៦៥២.០០០	-	-	៦៥.៥៥៦.៤០០	-	៦៥.៥៥៦.៤០០
	១.១៥	១	សមតុល្យប្រាក់បញ្ញើ នៅធនាគារជាតិនៃកម្ពុជា លើកលែងគណនីទូទាត់ និងគណនីប្រាក់ធានាលើដើមទុន	៦.៦៧៩.៥១៤	៤៧.៣៧៨.៧៧៣	-	៦.៦៧៩.៥១៤	៤៧.៣៧៨.៧៧៣	-	៥៤.០៥៨.២៨៧
	១.១៦	១	មូលបត្រអាចជួញដូរបាន (និងប្រភេទមូលបត្រផ្សេងទៀត) ចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា	-	-	-	-	-	-	-
	១.១៧	១	តម្លៃទីផ្សារ នៃមូលបត្របំណុលអាចជួញដូរបាន មិនជាប់កាតព្វកិច្ចរបស់ ឬធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ AAA ទៅ AA- និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារកណ្តាល នៃសហគមន៍អឺរ៉ុប សហភាពអឺរ៉ុប និងធនាគារអភិវឌ្ឍន៍ ដែលមានចំណាត់ថ្នាក់ AAA	-	-	-	-	-	-	-
	សរុប ១ = ផលបូក (១.១១ ដល់ ១.១៧)			១៦.៤៥១.០១៥	១៨៥.០១២.៣៦៤	-	១៦.៤៥១.០១៥	១៥៦.៩១៦.៧៦៤	-	១៧៣.៣៦៧.៧៧៩
ទ្រព្យសកម្មសន្ទនីយផ្សេងទៀត (OLA)	១.២១	០.៨៥	តម្លៃទីផ្សារនៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ឬធានាដោយស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល ដែលមានចំណាត់ថ្នាក់ A+ ទៅ A-	-	-	-	-	-	-	-
	១.២២	០.៨៥	តម្លៃទីផ្សារ នៃមូលបត្របំណុលអាចជួញដូរបានមិនជាប់កាតព្វកិច្ចរបស់ ឬធានាដោយសហគ្រាស / អង្គភាពសាធារណៈ ធនាគារអភិវឌ្ឍន៍ ដែលពុំបានបូកបញ្ចូលនៅក្នុង ១.១៧ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬស្មើ A-	-	-	-	-	-	-	-
	១.២៣	០.៨៥	មូលបត្របំណុលអាចជួញដូរបាន មិនជាប់កាតព្វកិច្ច ដែលអាចទទួលយកបាន (រួមទាំងផលប្រពាណិជ្ជកម្ម) និង Covered Bonds ដែលមានចំណាត់ថ្នាក់ខ្ពស់ជាង ឬ ស្មើ AA-	-	-	-	-	-	-	-
	១.២៤	០.៧៥	មាស	-	-	-	-	-	-	-
	សរុប ២ = អប្បបរមា នៃ [OLA; ៤០% (HQLA+OLA)]			-	-	-	-	-	-	-
	ទ្រព្យសកម្មសរុប			១៦.៤៥១.០១៥	១៨៥.០១២.៣៦៤	-	១៦.៤៥១.០១៥	១៥៦.៩១៦.៧៦៤	-	១៧៣.៣៦៧.៧៧៩

ដុល្លារអាមេរិក			ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប
ទ្រព្យសកម្ម			រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
លំហូរចេញសុទ្ធ នៃសាច់ប្រាក់ ដែលរំពឹងទុក = លំហូរចេញ នៃសាច់ប្រាក់ ដែលរំពឹងទុក - លំហូរចូល នៃសាច់ប្រាក់ ដែលរំពឹងទុក									
	លំហូរចេញ								
	លំហូរចេញ នៃប្រាក់បញ្ញើរាយ(មិនគិតពីទំហំទឹកប្រាក់) និងប្រាក់បញ្ញើ របស់សហគ្រាស ខ្នាតតូច និងមធ្យម (គិតជាង ឬ ស្មើ ១០០.០០០ ដុល្លារអាមេរិក ឬ សមមូល)								
២.១១	០.០៥	ប្រាក់បញ្ញើមានស្ថិរភាព	-	-	-	-	-	-	-
២.១២	០.១៥	ប្រាក់បញ្ញើមិនសូវមានស្ថិរភាព	៧.៩៦៦.៩១៨	៦០១.៩៣៦.៩៥០	៥.៦៣១.០៧២	១.១៩៥.០៣៨	៩០.២៩០.៥៤៣	៨៤៤.៦៦១	៩២.៣៣០.២៤២
	ប្រភពទុនដុំមិនមានការធានា								
២.២១	០.២៥	ប្រាក់បញ្ញើប្រតិបត្តិការ (ប្រភពទុនមិនមានការធានា ដែលបានពីសេវាកម្មទូទាត់ រក្សាទុក និងគ្រប់គ្រងសាច់ប្រាក់)	៧.៣០២.២៥៥	១៥៣.៩៧៤.២០១	៨២.១២២	១.៨២៥.៥៦៤	៣៨.៤៩៣.៥៥០	២០.៥៣១	៤០.៣៣៩.៦៤៥
២.២២	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ ដែលមិនត្រូវ រាយការណ៍ ក្នុង ២.១១ ដល់ ២.១២	១៦.៧១០.១៨១	១៣៤.៩០៥.៣៥៤	៤៨៨.៤៣១	៦.៦៨៤.០៧២	៥៣.៩៦២.១៤២	១៩៥.៣៧២	៦០.៨៤១.៥៨៦
២.២៣	០.៤	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីស្ថាប័នអធិបតេយ្យ ធនាគារកណ្តាល និងសហគ្រាស / អង្គភាពសាធារណៈ	-	-	-	-	-	-	-
២.២៤	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)	៩.៨៦៨.៥៣៩	៥៤.៣៥១.១១៤	-	៩.៨៦៨.៥៣៩	៥៤.៣៥១.១១៤	-	៦៤.២១៩.៦៥៣
២.២៥	១	ប្រាក់បញ្ញើមិនមែនប្រតិបត្តិការ ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-	-
២.២៦	១	ប្រភពទុនដុំមិនមានការធានាផ្សេងទៀត រួមទាំងមូលបត្រចំណូល	-	-	-	-	-	-	-
	ប្រភពទុនមានការធានា								
២.៣១	០	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់	-	-	-	-	-	-	-
២.៣២	០.១៥	ប្រតិបត្តិការប្រភពទុនធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត ក្រៅពីមាស	-	-	-	-	-	-	-
២.៣៣	០.២៥	ប្រតិបត្តិការប្រភពទុនធានាដោយមាស	-	-	-	-	-	-	-
២.៣៤	១	ប្រតិបត្តិការប្រភពទុន ដែលមានការធានាផ្សេងទៀត	-	-	-	-	-	-	-
	កម្រៃការសន្ទនីយភាព ទាក់ទងនឹងប្រតិបត្តិការឧបករណ៍និស្សន្ទ និងប្រតិបត្តិការផ្សេងទៀត								
២.៤១	១	ឧបករណ៍និស្សន្ទត្រូវសង	-	-	-	-	-	-	-
២.៤២	១	លំហូរចេញ ពីបម្រែបម្រួលតម្លៃទីផ្សារនៃទ្រព្យធានា លើឧបករណ៍និស្សន្ទ	-	-	-	-	-	-	-
២.៤៣	១	លំហូរចេញ នៃសាច់ប្រាក់ ពីប្រតិបត្តិការឧបករណ៍និស្សន្ទផ្សេងទៀត	-	-	-	-	-	-	-

ដុល្លារអាមេរិក			ចំនួនទឹកប្រាក់មិនទាន់ថ្លឹង			ចំនួនទឹកប្រាក់ក្រោយថ្លឹង			សរុប	
ទ្រព្យសកម្ម			រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ		
លំហូរចេញសុទ្ធ នៃសាច់ប្រាក់ ដែលរំពឹងទុក = លំហូរចេញ នៃសាច់ប្រាក់ ដែលរំពឹងទុក - លំហូរចូល នៃសាច់ប្រាក់ ដែលរំពឹងទុក										
	លំហូរចេញ									
លំហូរសាច់ប្រាក់ចេញ			កិច្ចសន្យា							
			សមតុល្យមិនទាន់ប្រើប្រាស់ នៃ កិច្ចសន្យាឥណទាន និងសន្ធិីយភាព							
			ចំពោះអតិថិជនរាយ និង សហគ្រាសខ្នាតតូច និងមធ្យម							
	២.៥១	០.០៥	កិច្ចសន្យាឥណទាន	-	១២.៣៦៦.១៩៦	-	-	៦១៨.៣១០	-	៦១៨.៣១០
	២.៥២	០.០៥	កិច្ចសន្យាសន្ធិីយភាព	-	-	-	-	-	-	-
			ចំពោះក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ ស្ថាប័នអធិបតេយ្យ និងធនាគារកណ្តាល							
	២.៥៣	០.១	កិច្ចសន្យាឥណទាន	៧៧៥.៨២០	១៤៥.៤៧២.០៤០	-	៧៧.៥៨២	១៤.៥៤៧.២០៤	-	១៤.៦២៤.៧៨៦
	២.៥៤	០.៣	កិច្ចសន្យាសន្ធិីយភាព	-	-	-	-	-	-	-
			ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (ដូចមានចែងក្នុងឧបសម្ព័ន្ធ ២)							
	២.៥៥	០.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-
	២.៥៦	០.៤	កិច្ចសន្យាសន្ធិីយភាព	-	-	-	-	-	-	-
			គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត							
	២.៥៧	០.៤	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-
	២.៥៨	១	កិច្ចសន្យាសន្ធិីយភាព	-	-	-	-	-	-	-
			នីតិបុគ្គលផ្សេងទៀត							
	២.៥៩	១	កិច្ចសន្យាឥណទាន	-	-	-	-	-	-	-
	២.៦០	១	កិច្ចសន្យាសន្ធិីយភាព	-	-	-	-	-	-	-
			កាតព្វកិច្ចផ្តល់ទុនយថាហេតុផ្សេងៗ (មានកិច្ចសន្យា និងគ្មានកិច្ចសន្យា)							
	២.៧១	០.១	កិច្ចសន្យាសន្ធិីយភាព និងឥណទាន ដែល អាចបដិសេធបាន ដោយគ្មានលក្ខខណ្ឌ	២១៧.៨៥៩	១៧៣.៤៣១.៩៥០	-	២១.៧៨៦	១៧.៣៤៣.១៩៥	-	១៧.៣៦៤.៩៨១
	២.៧២	១	កាតព្វកិច្ចទាក់ទងនឹងហិរញ្ញប្បទាន ពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យម នៃលំហូរចេញសុទ្ធនៃសាច់ប្រាក់ប្រចាំខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយ)	-	៣២.៤៦២.៤៥៣	-	-	៣២.៤៦២.៤៥៣	-	៣២.៤៦២.៤៥៣
	២.៧៣	០.៥	ការធានា និងលិខិតឥណទាន ក្រៅពី កាតព្វកិច្ច ទាក់ទងនឹងហិរញ្ញប្បទាន ពាណិជ្ជកម្ម (រាយការណ៍ចំនួនជាមធ្យម នៃលំហូរចេញសុទ្ធ នៃសាច់ប្រាក់ ក្នុងអំឡុងពេល ១២ខែចុងក្រោយ)	-	-	-	-	-	-	-
	២.៨១	១	លំហូរចេញ នៃសាច់ប្រាក់ តាមការសន្យាផ្សេងទៀត	៦១	១៥២.៧៦១	-	៦១	១៥២.៧៦១	-	១៥២.៨២២
			សរុប ៤ = ផលបូក (២.១១ ដល់ ២.៨១)	៤២.៨៤១.៦៣៣	១.៣០៩.០៥៣.០១៩	៦.២០១.៦២៥	១៩.៦៧២.៦៤២	៣០២.២២១.២៧២	១.០៦០.៥៦៤	៣២២.៩៥៤.៤៧៨

ដុល្លារអាមេរិក		ចំនួនទឹកប្រាក់មិនទាន់ឆ្លង			ចំនួនទឹកប្រាក់ក្រោយឆ្លង			សរុប
		រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	រៀល	ដុល្លារអាមេរិក	រូបិយប័ណ្ណផ្សេងៗ	
	លំហូរចូល							
លំហូរសាច់ប្រាក់ចូល	សមតុល្យ Reverse Repos និងកម្ចីមូលបត្រ ដែលមានឥណប្រតិទាន ៣០ថ្ងៃ							
	ទ្រព្យបញ្ចាំ ដែលបានទទួល និងមិនត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ							
	៣.១១ ០ ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	-	-	-	-	-	-
	៣.១២ ០.២៥ ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-	-
	៣.១៣ ១ ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	-
	ទ្រព្យបញ្ចាំ ដែលបានទទួល និងត្រូវបានប្រើជាទ្រព្យបញ្ចាំឡើងវិញ							
	៣.១៤ ០ ធានាដោយទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់	-	-	-	-	-	-	-
	៣.១៥ ០ ធានាដោយទ្រព្យសកម្មសន្ទនីយផ្សេងទៀត	-	-	-	-	-	-	-
	៣.១៦ ០ ធានាដោយទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	-
	កិច្ចសន្យាមិនទាន់ប្រើប្រាស់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ ២							
	៣.២១ ០ កិច្ចសន្យា ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមិនបានរាយការណ៍ ក្នុង ៣.២២	-	-	-	-	-	-	-
	៣.២២ ១ កិច្ចសន្យាផ្តល់ទុន ពីធនាគារមេ	-	៣០.០០០.០០០	-	-	៣០.០០០.០០០	-	៣០.០០០.០០០
	លំហូរចូល ពីកិច្ចសន្យាផ្សេងៗដែលមានការធានា ឬមិនមានការធានា ក្នុងរយៈពេល ៣០ថ្ងៃ							
	៣.៣១ ០.៥ ពីអតិថិជនរាយ	១.១០៣.០២៦	១៩.០១៥.៣២៧	-	៥៥១.៥១៣	៩.៥០៧.៦៦៤	-	១០.០៥៩.១៧៧
	៣.៣២ ០.៥ ពីសហគ្រាសខ្នាតតូច និងមធ្យម	៣០.៧០៣	១៨៨.៩១៨	-	១៥.៣៥២	៩៤.៤៥៩	-	១០៩.៨១១
	៣.៣៣ ០.៥ ពីក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុ	៣.៩៥០.២៤៥	៥៨៤.៦២៤	-	១.៩៧៥.១២៣	២៩២.៣១២	-	២.២៦៧.៤៣៥
	៣.៣៤ ១ ពីធនាគារកណ្តាល	-	-	-	-	-	-	-
	៣.៣៥ ១ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចមានចែង ក្នុងឧបសម្ព័ន្ធ ២	-	-	-	-	-	-	-
	៣.៣៦ ០.៥ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដូចមានចែង ក្នុងឧបសម្ព័ន្ធ ២	-	-	-	-	-	-	-
	៣.៣៧ ០.៥ ពីនីតិបុគ្គលផ្សេងទៀត	-	-	-	-	-	-	-
	៣.៣៨ ០.៥ ពីស្ថាប័នអធិបតេយ្យ	-	-	-	-	-	-	-
	៣.៣៩ ១ ប្រាក់បញ្ញើ នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចមានចែង ក្នុងឧបសម្ព័ន្ធ ២	១៤.៦៨៧.៨៨២	២០៣.៧២៥.៥៥០	១.១១៧.១៣៦	១៤.៦៨៧.៨៨២	២០៣.៧២៥.៥៥០	១.១១៧.១៣៦	២១៩.៥៣០.៥៦៨
	លំហូរចូល នៃសាច់ប្រាក់ ពីឧបករណ៍និស្សន្ទ							
	៣.៥០ ១ លំហូរចូលសុទ្ធ នៃសាច់ប្រាក់ ពីឧបករណ៍និស្សន្ទ តាមកិច្ចសន្យារយៈពេល ៣០ថ្ងៃ	-	-	-	-	-	-	-
	៣.៦០ ១ លំហូរចូល នៃសាច់ប្រាក់ ពីកិច្ចសន្យាមូលបត្រផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-	-
	៣.៧០ ០ លំហូរចូល នៃសាច់ប្រាក់ ពីកិច្ចសន្យាផ្សេងទៀត ក្នុងរយៈពេល ៣០ថ្ងៃ	-	-	-	-	-	-	-
	សរុប ៥ = ផលបូក (៣.១១ ដល់ ៣.៧០)	១៩.៧៧១.៨៥៦	២៥៣.៥១៤.៤១៩	១.១១៧.១៣៦	១៧.២២៩.៨៧០	២៤៣.៦១៩.៩៨៥	១.១១៧.១៣៦	២៦១.៩៦៦.៩៩១
លំហូរចេញសុទ្ធ នៃសាច់ប្រាក់	សរុប ៦ = សរុប ៤ - អប្បបរមា នៃ (សរុប ៥ ឬ ៧៥% នៃសរុប ៤)	២៣.០៦៩.៧៧៧	១.០៥៥.៥៣៨.៦០០	៥.០៨៤.៤៨៩	៤.៩១៨.១៦១	៧៥.៥៥៥.៣១៨	២៦៥.១៤១	៨០.៧៣៨.៦២០
	អនុបាតក្របខណ្ឌសន្ទនីយភាព = សរុប ៣ / សរុប ៦				៣៣៤,៥០%	២០៧,៦៨%	-	២១៤,៧៣%

តារាង២

មូលនិធិផ្ទាល់សុទ្ធ
មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

មូលនិធិផ្ទាល់សុទ្ធ	ដុល្លារអាមេរិក	លានរៀល
ដើមទុនថ្នាក់ទី១៖ ប្រភេទដើមទុនសំខាន់		
១. សរុបរង (ក)		
+ ដើមទុនបានបង់/អំណោយដើមទុន (Capital endowment)	៧៥.០០០.០០០	៣០៦.៣៧៥
+ ទុនបម្រុង (ក្រៅពីទុនបម្រុង សម្រាប់វាយតម្លៃឡើងវិញ)	៤២.០០០.០០០	១៧១.៥៧០
+ ចំណេញសុទ្ធបានធ្វើសវនកម្ម (សម្រាប់ឆ្នាំចុងក្រោយ)	១២.០២២.៦៩៣	៤៩.១១៣
+ ចំណេញរក្សាទុក	៣២.២៥៥.៦៩៦	១៣១.៧៦៥
+ ខ្ទង់ផ្សេងៗ (ត្រូវបានលម្អិត និងគាំទ្រដោយ ហើយបានអនុម័ត ពីធនាគារកណ្តាល)		
១. ផ្តល់ឯកសារយោង នៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
២. ផ្តល់ឯកសារយោង នៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
	សរុបរង (ក)	៦៦១.២៧៨.៣៨៩
+ ការត្រួតពិនិត្យមានកំណត់ លើចំណេញរក្សាទុក (អតិបរមា ២០% នៃសរុបរង (ក))	២០,០០%	២០,០០%
២ .សរុបរង (ខ) (ការកាត់កង)		
+ ភាគហ៊ុនផ្ទាល់ ដែលបានកាន់កាប់ដោយធនាគារ (តាមតម្លៃចុះបញ្ជី)	-	-
+ ការខាតបង់រដ្ឋ	-	-
+ ទ្រព្យសកម្មអរូបី ដែលត្រូវកាត់កង	១.១៧៣.៥០១	៤.៧៩៤
+ ភាគទុនិក ក្រុមប្រឹក្សាភិបាល ភាគីពាក់ព័ន្ធ (កាត់កង)	២.៧៩៨.៤៩៨	១១.៤៣២
១. ចំណែកដើមទុន ដែលមិនទាន់បានបង់ (ក)	-	-
២. ឥណទាន ឥណទានវិបារ័ន៍ និងបុរេប្រទានផ្សេងៗ (ខ)	២.៧៩៨.៤៩៨	១១.៤៣២
៣. ឧបករណ៍បំណុល ដែលមានការចុះហត្ថលេខា ដោយភាគទុនិក ក្រុមប្រឹក្សាភិបាល និងភាគីពាក់ព័ន្ធ(គ)	-	-
+ ការខាតបង់ផ្សេងៗ	-	-
(ក) (ខ) និង (គ) ត្រូវបានដាក់ ក្នុងឯកសារភ្ជាប់	-	-
	សរុបរង (ខ)	៣.៩៧១.៩៩៩
		១៦.២២៦
សរុបដើមទុនថ្នាក់ទី១ (ដើមទុនសំខាន់) = សរុបរង (ក) - សរុបរង (ខ)	១៥៧.៣០៦.៣៩០	៦៤២.៥៩៧
ដើមទុនថ្នាក់ទី២៖ ដើមទុនបំពេញបន្ថែម		
៣. សរុបរង (គ)		
+ ការវាយតម្លៃទុនបម្រុងឡើងវិញ (អនុម័តដោយធនាគារកណ្តាល)	-	-
+ សិវិធានធនបរិនិយ័តធនាគារទូទៅ (អនុម័តដោយធនាគារកណ្តាល)	-	-
+ សិវិធានធនទូទៅ ១% (ប្រកាសស្តីពីការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្ម)	១២.៩១៩.៣៦៦	៥២.៧៧៦
+ ឧបករណ៍បំណុលបន្ទាប់បន្សំ (បានអនុវត្តតាមលក្ខខណ្ឌ ដែលមានចែងក្នុងមាត្រា៧)	៤៧.០០០.០០០	១៩១.៩៩៥
+ ខ្ទង់ផ្សេងៗ (បានលម្អិត និងគាំទ្រ)		
១. ផ្តល់ឯកសារយោង នៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
២. ផ្តល់ឯកសារយោង នៃសិទ្ធិ/អនុម័ត ពីធនាគារជាតិ នៃកម្ពុជា	-	-
	សរុបរង (គ)	៥៩.៩១៩.៣៦៦
+ ការត្រួតពិនិត្យមានកាលកំណត់ លើបំណុលបន្ទាប់បន្សំ (អតិបរមា ៥០% នៃដើមទុនថ្នាក់ទី១)	២៩,៨៨%	២៩,៨៨%
៤. សរុបរង (ឃ) (ដើមទុនថ្នាក់ទី ២, ការកាត់កងផ្សេងៗ)		
+ មូលធន ដែលមានចំណែក ក្នុងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	-	-
+ ខ្ទង់ផ្សេងៗ ដែលត្រូវកាត់កង (បន្ទុកពន្យារ)	-	-
	សរុបរង (ឃ)	-
សរុបដើមទុនថ្នាក់ទី២ (ដើមទុនបំពេញបន្ថែម) = សរុបរង (គ) - សរុបរង (ឃ)	៥៩.៩១៩.៣៦៦	២៤៤.៧៧១
+ ការត្រួតពិនិត្យមានកំណត់ លើដើមទុនប្រភេទទី២ (ដើមទុនប្រភេទទី២ = អតិបរមា ១០០% នៃដើមទុនថ្នាក់ទី១)	៣៨,០៩%	៣៨,០៩%
មូលនិធិផ្ទាល់សុទ្ធ តាមការកំណត់របស់និយ័តករសរុបរង (ក) - សរុបរង (ខ) + សរុបរង (គ) - សរុបរង (ឃ)	២១៧.២២៥.៧៥៦	៨៨៧.៣៦៨

តារាង៣

អនុបាតសាធនភាព

មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដុល្លារអាមេរិក	ថ្លឹង	ដុល្លារអាមេរិក	លានរៀល
I - ធាតុនៃតារាងតុល្យការ ដែលឆ្លងតាមកម្រិតហានិភ័យសមភាគី				
១ - ការឆ្លឹង ០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាប	២៧៦.៣៤៩.១១០	-	-	-
១.១ សាច់ប្រាក់	៥១.០១៣.៥៤៥	០%	-	-
១.២ មាស	-	០%	-	-
១.៣ ឥណទេយ្យ លើធនាគារជាតិ នៃកម្ពុជា	១៨៥.៩៨៧.០៩៩	០%	-	-
១.៤ ទ្រព្យសកម្ម ដែលមានវត្ថុបញ្ចាំជាប្រាក់បញ្ញើ ១០០% នៅធនាគារ	៣៩.៣៤៨.៤៦៦	០%	-	-
១.៥ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ ពី AAA ទៅ AA- ឬប្រហាក់ប្រហែល	-	០%	-	-
២ - ការឆ្លឹង ២០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យធ្ងន់ល្មម	៤.៧៣៧.២៣៥		៩៤៧.៤៤៧	៣.៨៧០
២.១ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ ពី A+ ទៅ A- ឬប្រហាក់ប្រហែល	-	២០%	-	-
២.២ ឥណទេយ្យលើ ឬធានាដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ ពី AAA ទៅ AA- ឬប្រហាក់ប្រហែល	៤.៧៣៧.២៣៥	២០%	៩៤៧.៤៤៧	៣.៨៧០
៣ - ការឆ្លឹង ៥០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យមធ្យម	២២២.៤៣៥.៥៧៦		១១១.២១៧.៧៨៨	៤៥៤.៣២៥
៣.១ ឥណទេយ្យលើ ឬធានាដោយស្ថាប័នអធិបតេយ្យ ដែលមានចំណាត់ថ្នាក់ ពី BBB+ ទៅ BBB- ឬប្រហាក់ប្រហែល	-	៥០%	-	-
៣.២ ឥណទេយ្យលើ ឬធានាដោយធនាគារ ឬក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ ពី A+ ទៅ A- ឬប្រហាក់ប្រហែល	២២២.៤៣៥.៥៧៦	៥០%	១១១.២១៧.៧៨៨	៤៥៤.៣២៥
៤ - ការឆ្លឹង ១០០% ចំពោះទ្រព្យសកម្ម ដែលមានហានិភ័យទាំងស្រុង	៩៥៨.៤៤៩.២១០		៩៥៨.៤៤៩.២១០	៣.៩១៥.២៦៥
៤.១ ទ្រព្យសកម្មដទៃទៀត ដែលមិនបានរៀបរាប់ខាងលើ	៩៥៨.៤៤៩.២១០	១០០%	៩៥៨.៤៤៩.២១០	៣.៩១៥.២៦៥
៥ - ការឆ្លឹង ១២០% ចំពោះមូលបត្រអាចជួញដូរបាន	-		-	-
៥.១ មូលបត្រអាចជួញដូរបាន	-	១២០%	-	-
សរុប (I) = (១) + (២) + (៣) + (៤)	១.៤៦១.៩៧១.១៣១		១.០៧០.៦១៤.៤៤៥	៤.៣៧៣.៤៦០
II - ធាតុនៃក្រៅតារាងតុល្យការ ដែលឆ្លងតាមកម្រិតហានិភ័យសមភាគី				
១ - ការឆ្លឹង ០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យទាប	២៦៥.៨៤២.០៩៨	-	-	-
១.១ ឥណទានមិនទាន់ប្រើប្រាស់ជាពិសេសឥណទាន លើសសមតុល្យ និងការសន្យាឲ្យខ្ចី ដែលមានកាលកំណត់តិចជាង ១ឆ្នាំ	២៦៥.៨៤២.០៩៨	០%	-	-
១.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យទាប	-	០%	-	-
២ - ការឆ្លឹង ២០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យធ្ងន់ល្មម	២.២៨៣.៥៨២		៤៥៦.៧១៦	១.៨៦៦
២.១ ឯកសារឥណទាន ដែលត្រូវបានចេញផ្សាយ ឬបញ្ជាក់ ស្របពេលដែលទំនិញត្រូវបានប្រើជាវត្ថុបញ្ចាំ និងប្រតិបត្តិការស្រដៀងគ្នាផ្សេងទៀត	២.២៨៣.៥៨២	២០%	៤៥៦.៧១៦	១.៨៦៦
២.២ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យធ្ងន់ល្មម	-	២០%	-	-
៣ - ការឆ្លឹង ៥០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យមធ្យម	១០៥.២០៩.៧១៣		៥២.៦០៤.៨៥៧	២១៤.៨៩១
៣.១ ការសងប្រាក់ តាមឯកសារឥណទាន ដែលបានចេញផ្សាយ ឬបញ្ជាក់ហើយ នៅពេលដែលទំនិញមិនត្រូវបានប្រើជាវត្ថុបញ្ចាំ	១០១.៣៩៥.១២៩	៥០%	៥០.៦៩៧.៥៦៥	២០៧.១០០
៣.២ ការធានា និងសញ្ញាប័ណ្ណឧបត្ថម្ភ និងការធានា ដែលមិនមានលក្ខណៈជំនួសឥណទាន	-	៥០%	-	-
៣.៣ កិច្ចសន្យាផ្តល់ឥណទានមិនប្រើប្រាស់ជាពិសេសឥណទាន លើសសមតុល្យ និងការសន្យាឲ្យខ្ចី ដែលមានកាលកំណត់លើសពី ១ឆ្នាំ	៣.៨១៤.៥៨៤	៥០%	១.៩០៧.២៩២	៧.៧៩១
៣.៤ ប្រតិបត្តិការផ្សេងទៀត ដែលមានហានិភ័យមធ្យម	-	៥០%	-	-
៤ - ការឆ្លឹង ១០០% ចំពោះប្រតិបត្តិការ ដែលមានហានិភ័យទាំងស្រុង	-		-	-
៤.១ ការធានា លើឥណទាន (ដកចេញហានិភ័យ ចំពោះអត្តតាមកៈ)	-	១០០%	-	-
៤.២ ការទទួលព្រម	-	១០០%	-	-
៤.៣ រូបិយបដិភោគ លើផលបត្រ ដែលមិនមានឈ្មោះរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	-	១០០%	-	-
៤.៤ សកម្មភាពប្រតិបត្តិការ ដោយមានឧប្រាស្រ័យ	-	១០០%	-	-
៤.៥ កម្រិតឥណទានមិនអាចបដិសេធបាន ឬការធានា ដែលមានលក្ខណៈជំនួសឥណទាន	-	១០០%	-	-
៤.៦ ប្រតិបត្តិការផ្សេងៗទៀត ដែលមានហានិភ័យខ្ពស់	-	១០០%	-	-
សរុប (II) = (១) + (២) + (៣) + (៤)	៣៧៣.៣៣៥.៣៩៣		៥៣.០៦១.៥៧៣	២១៦.៧៥៧
III - សរុបទ្រព្យសកម្ម និងប្រតិបត្តិការ ក្រោយឆ្លងហានិភ័យ = (I) + (II)			១.១២៣.៦៧៦.០១៨	៤.៥៩០.២១៧
អនុបាតសាធនភាព = មូលនិធិផ្ទាល់សុទ្ធសរុប / (III) (>១៥%)			១៩,៣៣%	១៩,៣៣%

តារាង៤

ការធ្វើចំណាត់ថ្នាក់ និងសំវិធានធនហ្វាស៊ីលីតឺហិរញ្ញវត្ថុអាក្រក់ និងសង្ស័យ
មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ធនាគារ	ចំនួនហ្វាស៊ីលីតឺ ហិរញ្ញវត្ថុ	ចំណាត់ថ្នាក់ឥណទាន តាមតម្រូវការរបស់ ធនាគារកណ្តាល	ការប៉ាន់ស្មាន តម្លៃវត្ថុបញ្ចាំ	សំវិធានធន កត់ត្រាដោយ ធនាគារកណ្តាល	សំវិធានធន តាមតម្រូវការរបស់ ធនាគារកណ្តាល	សំវិធានធនកត់ត្រា ដោយធនាគារ	លម្អៀងចំនួន សំវិធានធន
	ដុល្លារអាមេរិក		ដុល្លារអាមេរិក	អត្រា	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ហ្វាស៊ីលីតឺហិរញ្ញវត្ថុ	១.២៩១.៩៣៦.៥៨៩	ស្តង់ដារ	៨.៤៥៩.៨៧០.៩៥៤	១%	១២.៩១៩.៣៦៦	១២.៩១៩.៣៦៦	-
ហ្វាស៊ីលីតឺហិរញ្ញវត្ថុ	១១.៧៥៦.០៤៧	ឃ្លាំមើល	៤៦.៣១៧.២៨១	៣%	៣៥២.៦៨១	៣៥២.៦៨១	-
ហ្វាស៊ីលីតឺហិរញ្ញវត្ថុ	៦.០៦៥.៩៨០	ក្រោមស្តង់ដារ	១៤.៦០៨.៧៣៨	២០%	១.២១៣.១៩៦	១.២១៣.១៩៦	-
ហ្វាស៊ីលីតឺហិរញ្ញវត្ថុ	៣.៩២៧.៣០៤	សង្ស័យ	៤២.១២៦.៤១៩	៥០%	១.៩៦៣.៦៥២	១.៩៦៣.៦៥២	-
ហ្វាស៊ីលីតឺហិរញ្ញវត្ថុ	៦.៣៦២.៥៨១	បាត់បង់	៣៧.២៤០.១៧៥	១០០%	៦.៣៦២.៥៨១	៦.៣៦២.៥៨១	-
សរុប	១.៣២០.០៤៨.៥០១		៨.៦០០.១៦៣.៥៦៧		២២.៨១១.៤៧៦	២២.៨១១.៤៧៦	-

តារាង៥

ស្ថានភាពចំហសុទ្ធ

មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

លេខរៀង	រូបិយប័ណ្ណ	តាមបន្ទាប់ពីកាត់កងសវិធានធន ដែលប៉ះពាល់				ស្ថានភាពចំហសុទ្ធ	ស្ថានភាពចំហសុទ្ធ/ មូលនិធិផ្ទាល់សុទ្ធ	កម្រិតកំណត់	ភាពលើស
		ទ្រព្យសកម្ម	បំណុល និងដើមទុន	រូបិយប័ណ្ណត្រូវទទួល	រូបិយប័ណ្ណត្រូវសង				
				ខ្ទង់ក្រៅ តារាងពុល្យការ	ខ្ទង់ក្រៅ តារាងពុល្យការ				
		១	២	៣	៤	៥ = ១-២+៣-៤			
១	ដុល្លារអាមេរិក	១៤៣.៨៦៩.៧៣៩	១៤៤.១៣២.៥៥៩	៩៩៣.៦៧៩	៩៩៣.៦៧៩	(២៦២.៨២០)	-0,១២%	គ្មាន	គ្មាន
២	រៀល	១.៣០៩.៤២៦.២៤៤	១.៣០៩.១៦៣.៤២៤	៣៧២.២៧៣.៤៩៦	៣៧២.២៧៣.៤៩៦	២៦២.៨២០	0,១២%	គ្មាន	គ្មាន
៣	អឺរ៉ូ	១.៨៤៧.៥២០	១.៨៤៧.៥២០	-	-	-	0,00%	២0%	គ្មាន
៤	ដុល្លារសិង្ហបុរី	៤០៧.៨៦៨	៤០៧.៨៦៨	-	-	-	0,00%	២0%	គ្មាន
៥	ដុល្លារហុងកុង	៩.០៨២	៩.០៨២	-	-	-	0,00%	២0%	គ្មាន
៦	បាត	១.៨៥៩.៩២៩	១.៨៥៩.៩២៩	-	-	-	0,00%	២0%	គ្មាន
៧	យ៉េន	២.០០០.៥០៩	(១.៤៩៩)	-	-	២.០០២.០០៨	0,៩២%	២0%	គ្មាន
៨	ប៊ីសូ	-	-	-	-	-	0,00%	២0%	គ្មាន
៩	ដុល្លារអូស្ត្រាលី	៦២៦.៥៧១	៦២៦.៥៧១	-	-	-	0,00%	២0%	គ្មាន
១០	ដុល្លារកាណាដា	២៣.៤៦២	២៣.៤៦២	-	-	-	0,00%	២0%	គ្មាន
១១	តោន	១៦៦.៦៦៤	១៦៦.៦៦៤	-	-	-	0,00%	២0%	គ្មាន
១២	យ៉ាន់	១០.៦៧៩	១០.៦៧៩	-	-	-	0,00%	២0%	គ្មាន
១៣	វ៉ុន	-	-	-	-	-	0,00%	២0%	គ្មាន
១៤	ដុង	-	-	-	-	-	0,00%	២0%	គ្មាន
១៥	ផ្សេងៗ	២៤២.៥៥២	២.២៤៤.៥៦០	-	-	(២.០០២.០០៨)	-0,៩២%	២0%	គ្មាន
	សរុប	១.៤៦០.៤៩០.៨១៩	១.៤៦០.៤៩០.៨១៩	៣៧៣.២៦៧.១៧៥	៣៧៣.២៦៧.១៧៥	-			

តារាង៦

ការកំណត់ទ្រនាប់ដើមទុន
មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

អនុបាតដើមទុនថ្នាក់ទី១	អនុបាតដើមទុនខនស៊ីវិលសិនអប្បបរមា (គិតជាភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)
≥ MCR1 (7.5%) ទៅ (MCR1 + 0.625%)	១០០
> (MCR1 + 0.625%) ទៅ (MCR1 + 1.25%)	៨០
> (MCR1 + 1.25%) ទៅ (MCR1 + 1.85%)	៦០
> (MCR1 + 1.85%) ទៅ (MCR1 + 2.5%)	៤០
> (MCR1 + 2.5%)	០
ធនាគារ	
បញ្ញត្តិជាក់លាក់សម្រាប់អនុវត្តចំពោះគ្រឹះស្ថាន៖	%
អនុបាតសាធនភាពអប្បបរមា =	១៥
អនុបាតដើមទុនថ្នាក់ទី១ អប្បបរមា =	៧,៥
ទ្រនាប់ដើមទុនខនស៊ីវិលសិន (%) =	១,២៥
ទ្រនាប់ដើមទុនខោនធ្វើស៊ីវិលសិន (%) =	០

ទ្រនាប់ដើមទុន ដែលត្រូវបំពេញ	ទឹកប្រាក់	គិតជា % នៃទ្រព្យសកម្ម ដែលបាន ឆ្លងតាមកម្រិតហានិភ័យ RWA
ទ្រនាប់ដើមទុនខនស៊ីវិលសិន	១៤.០៤៥.៩៥០	១,២៥
ទ្រនាប់ដើមទុនខោនធ្វើស៊ីវិលសិន	-	-
ទ្រនាប់ដើមទុនសរុប	១៤.០៤៥.៩៥០	១,២៥
ដើមទុនថ្នាក់ទី ១	១៥៧.៣០៦.៣៩០	១៤,០០
ដើមទុនថ្នាក់ទី ២	៥៩.៩១៩.៣៦៦	៥,៣៣
ដើមទុនសរុប (មូលនិធិផ្ទាល់សុទ្ធ)	២១៧.២២៥.៧៥៦	១៩,៣៣
ទ្រព្យសកម្មដែលបានឆ្លងតាមកម្រិតហានិភ័យ - RWA	១.១២៣.៦៧៦.០១៨	
ដើមទុនថ្នាក់ទី១ ដែលត្រូវការសម្រាប់អនុបាតសាធនភាព	១០៨.៦៣២.០៣៧	៩,៦៧
ដើមទុនថ្នាក់ទី១ ដែលនៅសល់សម្រាប់ទ្រនាប់ដើមទុន	៤៨.៦៧៤.៣៥៣	៤,៣៣
តម្រូវការដើមទុនថ្នាក់ទី១ ដែលត្រូវបំពេញបន្ថែម	-	-
អនុបាតដើមទុនថ្នាក់ទី១អប្បបរមា + ដើមទុនថ្នាក់ទី១នៅសល់ +សម្រាប់បំពេញទ្រនាប់ដើមទុន		១១,៨៣
អនុបាតដើមទុនបម្រុងអប្បបរមា (គិតជាភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំហិរញ្ញវត្ថុ)		-

តារាង៧

ដើមទុន	ដុល្លារអាមេរិក
១ មូលធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៣,៩១%
ក- មូលធន	២០៣.១១៤.១៥០
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
២ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១០,៧៧%
ក- ដើមទុនថ្នាក់ទី១	១៥៧.៣០៦.៣៩០
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣ ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្ម ដែលឆ្លឹងហានិភ័យ (ក/ខ)	១៤,០០%
ក- ដើមទុនថ្នាក់ទី១	១៥៧.៣០៦.៣៩០
ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ	១.១២៣.៦៧៦.០១៨
៤ ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២ ធៀបនឹងទ្រព្យសកម្ម ដែលឆ្លឹងហានិភ័យ (ក/ខ)	១៩,៣៣%
ក- ដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	២១៧.២២៥.៧៥៦
ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ	១.១២៣.៦៧៦.០១៨
៥ មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១៤,៨៧%
ក- មូលនិធិផ្ទាល់សុទ្ធ	២១៧.២២៥.៧៥៦
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៦ អនុបាតសាធនភាព (ក/ខ)	១៩,៣៣%
ក- មូលនិធិផ្ទាល់សុទ្ធ	២១៧.២២៥.៧៥៦
ខ- ទ្រព្យសកម្មដែលឆ្លឹងហានិភ័យ	១.១២៣.៦៧៦.០១៨
៧ បំណុល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៨៦,០៩%
ក- បំណុលសរុប	១.២៥៧.៣៧៦.៦៦៩
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៨ បំណុល ធៀបនឹងមូលធន (ក/ខ)	៦១៩,០៥%
ក- បំណុលសរុប	១.២៥៧.៣៧៦.៦៦៩
ខ- មូលធន	២០៣.១១៤.១៥០
៩ ភាគលាភ ធៀបនឹងចំណេញសុទ្ធ (ក/ខ)	០,០០%
ក- ភាគលាភ	-
ខ- ចំណេញសុទ្ធ	១៦.៦១៣.៤៤៩
គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១០ ទុនបម្រុងធនាគារ ធៀបនឹងឥណទានសរុប (ក/ខ)	៤,៤២%
ក- ទុនបម្រុងសរុប	៤២.០០០.០០០
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
១១ ទុនបម្រុងធនាគារ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	២,៨៨%
ក- ទុនបម្រុងសរុប	៤២.០០០.០០០
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
១២ ឥណទានមិនដំណើរការ ធៀបនឹងឥណទានសរុប (ក/ខ)	១,៧២%
ក- ឥណទានមិនដំណើរការ	១៦.៣៥៥.៨៦៥
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧



គុណភាពទ្រព្យសកម្ម	ដុល្លារអាមេរិក
១៣ ឥណទានមិនដំណើរការ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,១២%
ក- ឥណទានមិនដំណើរការ	១៦.៣៥៥.៨៦៥
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
១៤ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងឥណទានសរុប (ក/ខ)	១,៧២%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១៦.៣៥៥.៨៦៥
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
១៥ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,១២%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១៦.៣៥៥.៨៦៥
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
១៦ ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់ ធៀបនឹងមូលធនសរុប (ក/ខ)	៨,០៥%
ក- ទ្រព្យសកម្ម ដែលបានធ្វើចំណាត់ថ្នាក់	១៦.៣៥៥.៨៦៥
ខ- មូលធន	២០៣.១១៤.១៥០
១៧ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងឥណទានសរុប (ក/ខ)	០,២៩%
ក- ឥណទានភាគីពាក់ព័ន្ធ	២.៧៩៨.៤៩៨
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
១៨ ឥណទានហានិភ័យធំ ធៀបនឹងឥណទានសរុប (ក/ខ)	៨,៨៥%
ក- ឥណទានហានិភ័យធំ	៨៤.០២២.២៩២
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
១៩ ឥណទានភាគីពាក់ព័ន្ធ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	១,២៩%
ក- ឥណទានភាគីពាក់ព័ន្ធ	២.៧៩៨.៤៩៨
ខ- មូលនិធិផ្ទាល់សុទ្ធ	២១៧.២២៥.៧៥៦
២០ ឥណទានហានិភ័យធំ ធៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	៣៨,៦៨%
ក- ឥណទានហានិភ័យធំ	៨៤.០២២.២៩២
ខ- មូលនិធិផ្ទាល់សុទ្ធ	២១៧.២២៥.៧៥៦
២១ សំវិធានធនទូទៅ ធៀបនឹងឥណទានសរុប (ក/ខ)	១,៣៦%
ក- សំវិធានធនទូទៅ	១២.៩១៩.៣៦៦
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
២២ សំវិធានធនដាក់លាក់ ធៀបនឹងឥណទានសរុប (ក/ខ)	១,០៤%
ក- សំវិធានធនដាក់លាក់	៩.៨៩២.១១០
ខ- ឥណទានសរុប (ដុល)	៩៤៩.៦០៦.០១៧
២៣ សំវិធានធនដាក់លាក់ ធៀបនឹងឥណទានមិនដំណើរការ (ក/ខ)	៦០,៤៨%
ក- សំវិធានធនដាក់លាក់	៩.៨៩២.១១០
ខ- ឥណទានមិនដំណើរការ	១៦.៣៥៥.៨៦៥
២៤ សំវិធានធនសរុប ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,៥៦%
ក- សំវិធានធនសរុប	២២.៨១១.៤៧៦
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
២៥ ឥណទាន ធៀបនឹងប្រាក់បញ្ញើ (ក/ខ)	៩០,១៤%
ក- ឥណទានអតិថិជនមិនមែនធនាគារសរុប (ដុល)	៨៩៦.៥៤៤.៦៥២
ខ- ប្រាក់បញ្ញើរបស់អតិថិជន	៩៩៤.៦១៥.៧២៨

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ➤ របាយការណ៍ប្រចាំឆ្នាំ២០២៣

ចំណូល	ដុល្លារអាមេរិក
២៦ អត្រាចំណូល ធៀបនឹងទ្រព្យសកម្ម (ក/ខ)	១,១៤%
ក- ចំណេញសុទ្ធ	១៦.៦១៣.៤៤៩
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
២៧ ផលលើមូលធន (ក/ខ)	៨,១៨%
ក- ចំណេញសុទ្ធ	១៦.៦១៣.៤៤៩
ខ- មូលធន	២០៣.១១៤.១៥០
២៨ អត្រាចំណូលដុល (ក/ខ)	៥,៦០%
ក- ចំណូលការប្រាក់	៨១.៧៨០.២២៥
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
២៩ កម្រិតការប្រាក់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប [(ក-ខ)/គ]	២,៦៥%
ក- ចំណូលការប្រាក់	៨១.៧៨០.២២៥
ខ- ចំណាយការប្រាក់	៤៣.១២០.៩៩៣
គ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣០ ចំណូលផ្សេងៗ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៦៤%
ក- ចំណូលផ្សេងៗ	៩.៣៩៤.៩៩៥
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣១ សំវិធានធន ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,៥៦%
ក- សំវិធានធន	២២.៨១១.៤៧៦
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣២ ចំណាយទូទៅ ធៀបនឹងទ្រព្យសកម្មសរុប(ក/ខ)	២,១៥%
ក- ចំណាយមិនមែនការប្រាក់	៣១.៤៤០.៧៧៨
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣៣ ចំណេញសុទ្ធមុនបង់ពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	១,៤៥%
ក- ចំណេញសុទ្ធមុនបង់ពន្ធ	២១.១៦៩.៧០៦
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣៤ ចំណាយពន្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	០,៣១%
ក- ចំណាយពន្ធ	៤.៥៥៦.២៥៧
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៣៥ កម្រិតការប្រាក់ ធៀបនឹងចំណូលដុល [(ក-ខ)/គ]	៤២,៤០%
ក- ចំណូលការប្រាក់	៨១.៧៨០.២២៥
ខ- ចំណាយការប្រាក់	៤៣.១២០.៩៩៣
គ- ចំណូលដុល	៩១.១៧៥.២២០
៣៦ ចំណូលមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	១០,៣០%
ក- ចំណូលមិនមែនការប្រាក់	៩.៣៩៤.៩៩៥
ខ- ចំណូលដុល	៩១.១៧៥.២២០
៣៧ ចំណាយមិនមែនការប្រាក់ ធៀបនឹងចំណូលដុល (ក/ខ)	៣៤,៤៨%
ក- ចំណាយមិនមែនការប្រាក់	៣១.៤៤០.៧៧៨
ខ- ចំណូលដុល	៩១.១៧៥.២២០
៣៨ ចំនួនដង នៃការកកចំណូលការប្រាក់ [(ក+ខ)/គ]	៧៨,៦១%
ក- ចំណេញមុនបង់ពន្ធ	២១.១៦៩.៧០៦
ខ- ចំណាយការប្រាក់	៤៣.១២០.៩៩៣
គ- ចំណូលការប្រាក់	៨១.៧៨០.២២៥

សាច់ប្រាក់ងាយស្រួល	ដុល្លារអាមេរិក
៣៩ ទ្រព្យសកម្មងាយស្រួល ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	២៦,៦១%
ក- ទ្រព្យសកម្មងាយស្រួល	៣៨៨.៦៤១.៤៧៧
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៤០ បំណុលរយៈពេលខ្លី ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	៦៧,១៧%
ក- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	៩៨១.០៦៤.៣៥៥
ខ- ទ្រព្យសកម្មសរុប	១.៤៦០.៤៩០.៨១៩
៤១ ទ្រព្យសកម្មងាយស្រួលសុទ្ធ [(ក-ខ)/គ]	-៤៧,១២%
ក- ទ្រព្យសកម្មងាយស្រួល	៣៨៨.៦៤១.៤៧៧
ខ- បំណុលរយៈពេលខ្លី (តិចជាង១ឆ្នាំ)	៩៨១.០៦៤.៣៥៥
គ- បំណុលសរុប	១.២៥៧.៣៧៦.៦៦៩
៤២ អនុបាតងាយស្រួល (ក/ខ)	៣៩,៦១%
ក- ទ្រព្យសកម្មងាយស្រួល	៣៨៨.៦៤១.៤៧៧
ខ- បំណុលរយៈពេលខ្លី	៩៨១.០៦៤.៣៥៥
៤៣ ប្រាក់បញ្ញើ ធៀបនឹងឥណទានសរុប (ក/ខ)	១១០,៩៤%
ក- ប្រាក់បញ្ញើអតិថិជនសរុប	៩៩៤.៦១៥.៧២៨
ខ- ឥណទានអតិថិជន (ដុល)	៨៩៦.៥៤៤.៦៨២

0៧



បណ្ណាញរបស់ធនាគារ

១៥៨ បណ្ណាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
១៦០ បណ្ណាញសាខារបស់ក្រុមហ៊ុនមេ

បណ្តាញធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

➤ ទីតាំងសាខាធនាគារ



ការិយាល័យកណ្តាល

ផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស
ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាមហាវិថីម៉ៅសេទុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថី
ម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាអូឡាំពិក

ផ្ទះលេខ២០១ មហាវិថី
ហ្សាវ៉ាហ្គាលនេហ៍ សង្កាត់
ផ្សារដើមគរ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខា EXCHANGE SQUARE

ជាន់ផ្ទាល់ដី អគារ Exchange Square
ផ្លូវ៥១-៦១ និងផ្លូវ១០២-១០៦
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាក្រុងសៀមរាប

ផ្ទះលេខ៣៨-៣៩-៤០ វិថីព្រះស៊ីវត្តា
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ខេត្តសៀមរាប

សាខាចំការមន

ផ្ទះលេខ៧៦៣ ផ្លូវ៩៣ សង្កាត់បឹងត្របែក
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា
សូសលហៅស៍ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាបាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩
សង្កាត់វាលវែង ខណ្ឌលមករា
រាជធានីភ្នំពេញ

សាខាក្រុងព្រះសីហនុ

ផ្ទះលេខ៩០ វិថីកក្កដា
សង្កាត់លេខ៤ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

សាខាក្រុងបាត់ដំបង

ផ្ទះលេខ៩៨-៩៩ សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ខេត្តបាត់ដំបង

សាខាមហាវិថីព្រះសីហនុ

ផ្ទះលេខ៥៧អេហ្វ មហាវិថីព្រះសីហនុ
សង្កាត់ចតុមុខ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី១

ផ្ទះលេខ៧៥ មហាវិថីសម្តេចមុនីរ័ត
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ

សាខាទួលគោក

ផ្ទះលេខ១៥០អិនបេ និង ១៥០បេ១
អ៊ី០អ៊ី១អ៊ី២អ៊ី៣អ៊ី៤ ផ្លូវ៥១៦
សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាក្រុងកំពង់ចាម - សង្កាត់កំពង់ចាម

ផ្ទះលេខ៣១ ភូមិ៧ សង្កាត់កំពង់ចាម
ក្រុងកំពង់ចាម ខេត្តកំពង់ចាម

➤ មជ្ឈមណ្ឌល

CIMB PREFERRED



ការិយាល័យកណ្តាល

ផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស
ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

សាខាមហាវិថីម៉ៅសេទុង

ផ្ទះលេខ១៨៧ អ៊ី០អ៊ី១ មហាវិថី
ម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាចំការមន

ផ្ទះលេខ៧៦៣ ផ្លូវ៩៣ សង្កាត់បឹងត្របែក
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាអូឡាំពិក

ផ្ទះលេខ២០១ មហាវិថី
ហ្សាវ៉ាហ្គាលនេហ៍ សង្កាត់
ផ្សារដើមគរ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាទឹកថ្លា

ជាន់ផ្ទាល់ដី អគារកាលីហ្វ័រនីញ៉ា
សូសលហៅស៍ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ

សាខាទួលគោក

ផ្ទះលេខ១៥០អិនបេ និង ១៥០បេ១
អ៊ី០អ៊ី១អ៊ី២អ៊ី៣អ៊ី៤ ផ្លូវ៥១៦
សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក
រាជធានីភ្នំពេញ

សាខាបាក់ទូក

ជាន់ផ្ទាល់ដី អគារវីត្រាស់ ផ្លូវ១៦៩
សង្កាត់វាលវែង ខណ្ឌលមករា
រាជធានីភ្នំពេញ

➤ ទីតាំងម៉ាស៊ីនអេធីអិម



សាខា EXCHANGE SQUARE

ជាន់ផ្ទាល់ដី អគារ Exchange Square
ផ្លូវ៥១-៦១ និងផ្លូវ១០២-១០៦
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

ផ្សារទំនើប ម៉ាក្រូ

អគារលេខ៥៧៣៤ ផ្លូវ១០០៣
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែន សុខ រាជធានីភ្នំពេញ

ណាហ្គាលីល ១ និង ណាហ្គាលីល ២

ផ្លូវសម្តេចតេជោហ៊ុនសែន
រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ លីម ឡុង (វេង ស្រែង)

ដីឡូត៍លេខ៩ មហាវិថីវេងស្រែង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

អគារ THE BRIDGE

អគារ The Bridge SoHo ភូមិ១៤
ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ

ផ្សារអង្គរ សៀមរាប (ខេត្តសៀមរាប)

ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង
សង្កាត់ស្វាយដង្កំ ក្រុងសៀមរាប
ខេត្តសៀមរាប

ផ្សារទំនើប អ៊ីអន

ក្រោយហាង Adidas ផ្សារទំនើបអ៊ីអន
អគារលេខ១៣២ មហាវិថីសម្តេចសុធារស
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ

ផ្សារទំនើប ម៉ាក្រូ ជ្រោយចង្វារ

ផ្លូវជាតិលេខ៦ ភូមិឃ្លាំងលើ
សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ
រាជធានីភ្នំពេញ

ផ្សារទំនើប EDEN GARDEN

មជ្ឈមណ្ឌលរាជធានីភ្នំពេញ
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ពោធិ៍ចិនតុង)

ផ្ទះលេខ៧អ មហាវិថីសហព័ន្ធរុស្ស៊ី
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ

អគារ RAIN TREE

អគារលេខ២៩៩ ផ្លូវព្រះអង្គឌួង
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
រាជធានីភ្នំពេញ

រោងចក្រស្រាបៀរអង្គរ (ខេត្តព្រះសីហនុ)

ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ

ផ្សារទំនើប អ៊ីអន សែន សុខ

ជាន់ទី២ នៃផ្សារទំនើបអ៊ីអន
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែន សុខ រាជធានីភ្នំពេញ

ក្រុមហ៊ុន MAJOR LAND

អគារលេខ១០៨ មហាវិថីសុធារស
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
រាជធានីភ្នំពេញ

ផ្សារទំនើប THE PARK

COMMUNITY MALL
ផ្លូវជាតិលេខ១ សង្កាត់និរោធ
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ តូតាល់ (ភ្នំពេញថ្មី)

ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ស្ថានីយប្រេងឥន្ធនៈ តូតាល់ (ផ្លូវ៥៩៨)

ផ្លូវ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរើនទី១
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

បណ្តាញសាខារបស់ក្រុមហ៊ុនមេ

CIMB GROUP HOLDINGS BERHAD

Level 13, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 0099
Website : www.cimb.com

CIMB ISLAMIC BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 0099
Website : www.cimb.com

CIMB BANK PLC

60, Preah Monivong Boulevard
Village 10, Sangkat Wat Phnom
Khan Daun Penh, Phnom Penh
120209 Cambodia
Tel : 855 23 988 388
Fax : 855 23 988 099
Website : www.cimbbank.com.kh

CIMB BANK BERHAD LONDON BRANCH

27 Knightsbridge
SW1X 7LY
United Kingdom
Tel : 44 0 20 7201 3150
Fax : Nil
Website : www.cimb.com

CIMB BANK BERHAD PHILIPPINES BRANCH

22th Floor, Bonifacio Stop
Over Corporate Center, 2nd
Avenue Corner 31st Street,
Bonifacio Global City, Taguig
1634 Philippines
Tel : 63 2 8858 0102
Fax : Nil
Website : www.cimbbank.com.ph

CIMB BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 0099
Website : www.cimb.com

PT BANK CIMB NIAGA TBK

Graha CIMB Niaga
Ji. Jend Sudirman Kav. 58
Jakarta 12190, Indonesia
Tel : 62 21 250 5252
62 21 250 5353
Fax : 62 21 250 5205
Website : www.cimbniaga.co.id

CIMB BANK (VIETNAM) LIMITED

Level 2, Cornerstone Building
16 Phan Chu Trinh
Hoan Kiem District
Hanoi, Vietnam
Tel : 84 24 3266 3388
Fax : 84 24 3266 3389
Website : www.cimbbank.com.vn

CIMB BANK BERHAD SHANGHAI BRANCH

Unit 1805-1807, Azia Centre
1233, Lujiazui Ring Road
Pudong New District
Shanghai 200120, China
Tel : 86 21 2026 1888
Fax : 86 21 2026 1988
Website : www.cimb.com

CIMB BANK (L) LIMITED

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel : 6087 597 500
Fax : 6087 597 501
6087 597 502
Website : www.cimb.com

CIMB INVESTMENT BANK BERHAD

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 0099
Website : www.cimb.com

CIMB THAI BANK PUBLIC COMPANY LIMITED

44, Langsuan Road
Lumpini, Pathumwan
Bangkok 10330, Thailand
Tel : 662 638 8000
662 626 7000
Fax : 662 657 3333
Website : www.cimbthai.com

CIMB BANK BERHAD SINGAPORE BRANCH

30 Raffles Place #04-01
Singapore 048622
Tel : 65 6333 7777
Fax : 65 6337 5335
Website : www.cimb.com.sg

CIMB BANK BERHAD HONG KONG BRANCH

Rooms 2501 & 2507-2510
25th Floor, Gloucester Tower
The Landmark, 15 Queen's Road
Central, Hong Kong
Tel : 852 2586 7288
Fax : 852 2556 3863
Website : www.cimb.com

CIMB BANK BERHAD LABUAN OFFSHORE BRANCH

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel : 6087 597 500
Fax : 6087 597 501
6087 597 502
Website : www.cimb.com

TOUCH 'N GO SDN. BHD.

Level 6, Tower 6
Avenue 5, The Horizon
No. 8, Jalan Kerinchi, Bangsar South
59200 Kuala Lumpur, Malaysia
Tel : 603 2714 8888
Fax : 603 2714 8889
Website : www.touchngo.com.my

CIMB ISLAMIC TRUSTEE BERHAD

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 9894
Website : www.cimb.com

ICIMB (MSC) SDN. BHD.

CIMB HUB, Level 9
No. 26, Jalan Sultan Ismail
50250 Kuala Lumpur, Malaysia
Tel : 603 2180 7600
Fax : Nil
Website : www.cimb.com

**PRINCIPAL ISLAMIC ASSET
MANAGEMENT SDN. BHD.**

Level 32, Exchange 106
Lingkaran TRX
55188 Tun Razak Exchange
Kuala Lumpur, Malaysia
Tel : 603 8680 8000
Fax : 603 2717 0381
Website : www.principalislamic.com

TNG DIGITAL SDN. BHD.

Level 3A, Tower 6
Avenue 5, The Horizon
No. 8, Jalan Kerinchi, Bangsar South
59200 Kuala Lumpur, Malaysia
Tel : 603 5022 8888
Fax : Nil
Website : www.touchngo.com.my

**CIMB COMMERCE TRUSTEES
BERHAD**

Level 21, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 9894
Website : www.cimb.com

CIMB FOUNDATION

Level 17, Menara CIMB
Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 8874
Website : www.cimbfoundation.com

**CIMB BANK BERHAD
YANGON REPRESENTATIVE
OFFICE**

1008 Level 10, Sakura Tower
Kyauktada Township, Yangon
Myanmar
Tel : 951 8 255 430
Fax : 951 8 255 430
Website : www.cimb.com

CIMB TRUST LIMITED

Level 14(A), Main Office Tower
Financial Park Labuan
Jalan Merdeka
87000 W P Labuan, Malaysia
Tel : 6087 414 252
Fax : 6087 411 855
Website : www.cimb.com

ICIMB (MALAYSIA) SDN. BHD.

CIMB HUB, Level 9
No. 26, Jalan Sultan Ismail
50250 Kuala Lumpur, Malaysia
Tel : 603 2180 7600
Fax : Nil
Website : www.cimb.com

**PRINCIPAL ASSET MANAGEMENT
BERHAD**

Level 32, Exchange 106
Lingkaran TRX
55188 Tun Razak Exchange
Kuala Lumpur, Malaysia
Tel : 603 8680 8000
Fax : 603 2717 0381
Website : www.principal.com.my

**CGS-CIMB SECURITIES
INTERNATIONAL PTE. LTD.
(F.K.A. KAF EQUITIES SDN. BHD.)**

Jalan Stesen Sentral 2
Kuala Lumpur Sentral
50470 Kuala Lumpur, Malaysia
Tel : 603 2261 8888
Fax : 603 2261 0099
Website : www.cimb.com

www.cimbbank.com.kh

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ផ្ទះលេខ៦០ មហាវិថីព្រះមុនីវង្ស ភូមិ១០
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
១២០២១១ ព្រះរាជាណាចក្រកម្ពុជា